

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ ប្រចាំឆ្នាំ ២០១៦



គោលដៅយុទ្ធសាស្ត្រចម្បង របស់ រ.ទ.ស.ភ. មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ។ វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ ប្រៀបធៀបបែបយុទ្ធសាស្ត្រ ជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៩ ផ្លូវ១០៦ សង្កាត់បឹងកេងកង ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: ៨៥៥(០)២៣៧២៤០៤៦
លេខទូរសារ: ៨៥៥(០)២៣៨២៧៦៥៧



អ៊ីមែល:
ir@ppwsa.com.kh

ទស្សនវិស័យ & បេសកកម្ម





ទស្សនវិស័យ

រ.ទ.ស.ភ. បានប្តេជ្ញាចិត្តបន្តធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន មានការរីកចម្រើន ប្រកបដោយចីរភាព ទាំងធ្វើជាអ្នកផ្តល់ប្រឹក្សា ជាអ្នកសម្របសម្រួលដើម្បីឲ្យប្រជាពលរដ្ឋ រស់នៅក្នុងទីប្រជុំជន ខេត្ត-ក្រុង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋរស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងពិភពលោក មានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

បេសកកម្ម

បេសកកម្មរបស់ រ.ទ.ស.ភ. គឺធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ មានសម្ពាធគ្រប់គ្រាន់ និងក្នុងតម្លៃមួយសមស្របជូនប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាលដែលជាប់នឹងរាជធានីភ្នំពេញ ដោយមិនមើលរំលងប្រជាពលរដ្ឋក្រីក្រ។ ក្រៅពីនេះ រ.ទ.ស.ភ. បាននឹងកំពុងចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន ដល់បណ្តា រដ្ឋាករទឹកខេត្ត-ក្រុងមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តា អង្គភាពទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោកតាមសំណូមពរ សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍កម្ពុជា ក៏ដូចជាគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ពិភពលោក។



បរិយាយ	ឆ្នាំ ២០១៦	ឆ្នាំ ២០១៥	ឆ្នាំ ២០១៤
ស្ថានភាពហិរញ្ញវត្ថុ			
ក- ទ្រព្យសកម្មសរុប (ពាន់រៀល)	១.២៩៧.៧២៩.៦០០	១.២៤៥.៤៣២.១២៨	១.១៦៦.០៥១.០៧៣
ខ- បំណុលសរុប (ពាន់រៀល)	៤៧៧.៧៩៧.៨០៤	៤៦១.៤៦៣.៩៤៦	៤២៩.៨៨២.៤៤៥
គ- មូលធនសរុប (ពាន់រៀល)	៨១៩.៩៣១.៧៩៦	៧៨៣.៩៦៨.១៨២	៧៣៦.១៦៨.៦២៨
លទ្ធផលហិរញ្ញវត្ថុ			
ក- ចំណូលសរុប (ពាន់រៀល)	១៩៨.១៧៩.៨៧៤	១៩១.៣៤៨.២៤៦	១៥៦.៥៤២.៨៤៩
ខ- ចំណេញមុនបង់ពន្ធប្រាក់ចំណេញ (ពាន់រៀល)	៦០.៥៩១.២៨៩	៦៧.៩៨៣.២៤៦	៥៦.០៥៦.៣៣៨
គ- ចំណេញសុទ្ធក្រោយបង់ពន្ធ (ពាន់រៀល)	៤៩.២៧៣.១០៤	៥៦.៩៤៩.១៣១	៤៥.៧៤៧.៩១១
អនុបាតហិរញ្ញវត្ថុ			
ក- អនុសន្ននីយភាព			
១- អនុបាតចរន្ត (ចំនួនដង)	៣,៩៥	៥,០៣	៤,៩២
២- អនុបាតចរន្តលឿន (ចំនួនដង)	៣,២៤	៣,៩៩	៤,២៣
ខ- អនុបាតចំណេញភាព			
១- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម (ភាគរយ)	៣,៨៧	៤,៧២	៤,០៤
២- ផលចំណេញក្នុងមួយឯកតាមូលធន (ភាគរយ)	៦,១៤	៧,៤៩	៦,៣៩
៣- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	៥៦៦,៥៣	៦៥៤,៧៩	៥២៦,០០
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)		១៥២,៥៧	១០៥,២០

តាមប្រភេទ	ចំនួនភាគហ៊ុន	ភាគសិទ្ធិភាព	ផ្សេងៗ
ភាគហ៊ុនប្រភេទ (ក)			
១- រដ្ឋ តំណាងដោយ "ស.ហ.វ." (*)	៣៩១.១០០.៩៤២	១០០%	
ភាគហ៊ុនធម្មតា			
១- រដ្ឋ តំណាងដោយ "ស.ហ.វ." (*)	៧៣.៩២៧.១៨៧	៨៥%	គ្មានរយៈពេលឡូកអាប់
២- ESOP (**)	១.០៦៥.៩៨៩	១,២២៦%	គ្មានរយៈពេលឡូកអាប់
៣- ភាគហ៊ុនិកឯកជន	១១.៩៧៩.៩៨៦	១៣,៧៧៤%	
សរុបភាគហ៊ុនធម្មតា	៨៦.៩៧៣.១៦២	១០០%	

(*) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(**) អភិបាល ឬគ្រប់គ្រងក្រុមហ៊ុន និងនិយោជិតដែលកាន់កាប់មូលបត្រកម្មសិទ្ធិរបស់ រ.ទ.ស.ភ.


ក្នុងឆ្នាំ២០១៦ នេះ

រ.ទ.ស.ភ. អាចធ្វើការផលិតទឹកស្អាតបាន ១៧៨.២៣៤.០៣៩ម^៣ ស្មើនឹង ១០៣% នៃផែនការ និងដាក់បណ្តាញ ចែកចាយទឹកក្នុងរាជធានីភ្នំពេញបាន ប្រវែង ១៩៥.៥០២,៨៧ម៉ែត្រ។ តបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប ដោយអនុវត្តគោលការណ៍ឧបត្ថម្ភធន និងបង់រំលស់របស់អង្គភាព បានចំនួន១.២៤០គ្រួសារ យើងបានប្រើប្រាស់ប្រាក់ឧបត្ថម្ភធនចំនួន ៣៤៦.៦៤៦.០០០រៀល ដែលជាមូលនិធិរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទ្រព្យសកម្មមានចំនួនរហូតដល់ ១.២៩៧.៧២៩.៦០០.០០០រៀល ប្រាក់ចំណូលសរុបមានចំនួន ១៩៨.១៧៩.៨៧៤.០០០រៀល ក្នុងនោះចំណេញ មុនបង់ពន្ធលើប្រាក់ចំណេញ មានចំនួន ៦០.៥៩១.២៨៩.០០០រៀល និងប្រាក់ចំណេញក្នុងការិយបរិច្ឆេទចំនួន ៤៩.២៧៣.១០៤.០០០រៀល។




ក្រាហ្វិកអំពី ព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជារៀល) និងទំហំជួញដូរ




ប្រាក់ចំណេញតាមបណ្តាញនីមួយៗ (លានរៀល)



ប្រាក់ចំណេញសម្រាប់ឆ្នាំ២០១៦ (លានរៀល)



កម្មសិទ្ធិភាព នៃភាគហ៊ុនធម្មតា



សមាសភាព ក្រុមប្រឹក្សាភិបាល





ឯកឧត្តម ស៊ីម ណារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម ស៊ីម ស៊ីថា
សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឌី ហ៊ាន់
សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ម៉ុង សេង
សមាជិកក្រុមប្រឹក្សាភិបាល



លោកស្រី លីម ច័ន
សមាជិកក្រុមប្រឹក្សាភិបាល



លោក ចាច យុនហៀង
សមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ុង សេង ម៉ុង
សមាជិកក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម ស៊ីម នារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

តួនាទី២០១៦ នេះ

“ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភ គាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៃ ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍របស់ទីក្រុងទាំងពីរ។”

ក្នុងឆ្នាំនេះ រ.ទ.ស.ភ. បានទទួលចំណូលសរុប ១៩៨.១៧៩.៨៧៤.០០០រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ ៦០.៥៩១.២៨៩.០០០រៀល។ លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិកមានចំនួន ៤៩.២៧៣.១០៤.០០០រៀល។ ចំណេញ ក្នុងមួយភាគហ៊ុន ជាមូលដ្ឋាន (basic earnings per share) គឺ ៥៦៦,៥៣រៀល។

ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្មស្មើនឹង៣,៨៧% ចំណែកផលចំណេញក្នុងមួយឯកតាមូលធនស្មើនឹង ៦,១៤%។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិនិយោគ កសាង ពង្រីកដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោម តាមច្បាប់។ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុង និងក្រៅប្រទេសដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ធានាឲ្យបាននូវចរន្តដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយប្រយោជន៍សង្គម បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាសវិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយ បណ្តាអង្គភាពទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាព ដែលអាចទទួលទានបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងឆ្នាំ២០១៦នេះ យើងផលិតបាន១៧៨.២៣៤.០៣៩ម^៣។ ទន្ទឹមនេះយើងបានប្រើប៉ូលីអាលុយមីញ៉ូមក្លរាយ (PAC) ជំនួសសាច់ដូរវិញ ដើម្បីបង្កើនគុណភាពទឹក និងកាត់បន្ថយចំណាយលើសារធាតុគីមី។

ជាលទ្ធផលនៅក្នុងឆ្នាំ២០១៦នេះ កំណើនអតិថិជនក្នុងត្រីមាសទី១ ២០១៦បណ្តាញ។ ក្នុងនោះកំណើនអតិថិជនដែលមានចំណូលទាប ចំនួន ១.២៤០បណ្តាញ ដែលយើងតែងយកចិត្តទុកដាក់ជាទៀងទាត់។ ជាមួយគ្នានេះយើងបានខិតខំយ៉ាងស្វិតស្វាញ ក្នុងការរក្សាអត្រាទឹកបាត់បង់ ដែលជាសូចនាករដ៏សំខាន់ក្នុងវិស័យទឹកស្អាតឲ្យស្ថិតក្នុងកម្រិត លេខមួយខ្ទង់គឺ ៧,១៩% ប្រសើរជាងគេក្នុងតំបន់អាស៊ី។ យើងបានផ្សព្វផ្សាយពីការងារផ្គត់ផ្គង់ទឹកស្អាតរបស់យើង ដែលយើងតែងធ្វើជាទៀងទាត់ជូនដល់ប្រជាពលរដ្ឋក្នុង សហគមន៍បានជ្រាប ហើយរាល់សំណើផ្សេងៗ ដែលយើងបានទទួលពីអតិថិជនពាក់ព័ន្ធនឹងសេវាទឹកស្អាត ត្រូវបានដោះស្រាយទាន់ពេលវេលាកំណត់។ បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាត ត្រូវបានពង្រីកជារៀងរាល់ថ្ងៃ បំពង់ប្រវែង ១៩៥.៥០២,៨៧ម៉ែត្រ ត្រូវបានដាក់នៅក្នុងឆ្នាំ២០១៦ នេះ។

ការអនុវត្តន៍ការងាររបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល បានជួបប្រជុំចំនួន០៦លើក ក្នុងឆ្នាំនេះ៖

១- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៩ អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៩ អាណត្តិទី៥ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៤:០០នាទីរសៀល នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបានធ្វើបទបង្ហាញដោយ មន្ត្រីជំនាញ រ.ទ.ស.ភ រួមមក ក្រុមប្រឹក្សាភិបាលបានពិនិត្យ-សម្រេចដូចខាងក្រោម៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី៤ ឆ្នាំ២០១៥ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ ដែលបានដេញថ្លៃ(០៨ករណី) ពិគ្រោះថ្លៃ(០៤ករណី) ស្ទង់តម្លៃ(០១ករណី) និងចុះកិច្ចសន្យាផ្ទាល់(០១ករណី) ដែលមានទឹកប្រាក់សរុបចំនួន ១.១៧២.៥៨៣,៣២ដុល្លារអាមេរិក និង ២៤៧.៩១៦.០០០រៀល។
- ៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ ដែលចំណាយទឹកប្រាក់សរុបចំនួន ៨៣២.៧១១.៦៥១រៀល។ ក្រុមប្រឹក្សាភិបាល បានអនុម័តលើគម្រោងសាងសង់អគារ ០១ខ្នង មាន០៥បន្ទប់ សម្រាប់សាលាបឋមសិក្សាចំការស្វាយ និងគម្រោងដឹក និងស្តារស្រះទឹកក្នុងភូមិទួលសាង់ និងអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្កើរ ខេត្តកែប ដោយប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ឆ្នាំ២០១៦។
- ៤- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារ ១០ខែ ឬក៏ ២ខែប៉ាន់ស្មាន ឆ្នាំ២០១៥ ដែលមានលទ្ធផល៖
 - ចំណូលសរុប ២២៥.៧៨៤.៤២៥.១០០រៀល
 - ចំណេញមុនបង់ពន្ធ ៦១.៩៦២.៣៦៦.៥០០រៀល
 - ចំណេញពិត ៤៩.៥៦៩.៨៩៣.០០០រៀល
 ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើផែនការត្រីមាសទី១ ឆ្នាំ២០១៦ ដូចខាងក្រោម៖
 - ចំណូលសរុប ៥១.២៦១.៦៩៦.០០០រៀល
 - ចំណេញមុនបង់ពន្ធ ១៤.៣៣៥.៥២៦.០០០រៀល
 - ចំណេញពិត ១១.៤៦៨.៤២២.០០០រៀល
- ៥- ឯកភាពជាគោលការណ៍លើ ការលុបចេញពីបញ្ជីឆ្នាំ២០១៥ នូវអចលនទ្រព្យខូចបាត់បង់គុណភាព និងធ្វើសំវិធានធនឃ្លាំងនូវសម្ភារមិនប្រើប្រាស់ និងប្រកាសលក់ឡែង។
- ៦- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លើយតបលើសំណើសុំរបស់ រ.ទ.ស.ភ ដោយតម្រូវឲ្យ រ.ទ.ស.ភ. បន្តទូទាត់អាករលើតម្លៃបន្ថែមនូវរាល់ការផ្គត់ផ្គង់ទំនិញ និងសេវាសាងសង់ក្នុងស្រុកសម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ជាធម្មតាសិន។

៧- ក្រុមប្រឹក្សាភិបាលពិភាក្សាលើរបៀបវារៈទី៧ និងផ្សេងៗ (ចំណុច ខ) ដោយផ្តល់អនុសាសន៍ណែនាំឲ្យ រ.ទ.ស.ភ រៀបចំ លិខិតទៅសាលារាជធានីភ្នំពេញដែលជាម្ចាស់គម្រោង អំពីផលប៉ះពាល់របស់គម្រោងស្តារ និងកសាងនូវហេដ្ឋារចនា សម្ព័ន្ធនានា លើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។

៨- ក្រុមប្រឹក្សាភិបាលអនុម័ត លើការបន្តអាណត្តិរបស់អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន និងអភិបាលឯករាជ្យ ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ ។

៩- ក្រុមប្រឹក្សាភិបាលពិភាក្សាលើ ការបង្កើតគណៈកម្មាធិការវិនិយោគរបស់ក្រុមប្រឹក្សាភិបាល និងណែនាំឲ្យ រ.ទ.ស.ភ សិក្សា និងរៀបចំឯកសារ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំលើកក្រោយ។

១០- ផ្សេងៗ

- ក- ឯកភាពលើរបាយការណ៍សិក្សាលទ្ធភាពសម្រាប់ផ្គត់ផ្គង់ទឹកស្អាតរំលេច ខេត្តកំពត។
- ខ- ក្រុមប្រឹក្សាភិបាលពិភាក្សា និងផ្តល់អនុសាសន៍ណែនាំដូចក្នុងរបៀបវារៈទី៧។
- គ- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំអនុញ្ញាតឲ្យ រ.ទ.ស.ភ ទទួលបានការពន្យារពេលនៃរយៈពេលលើកទឹកចិត្តពន្ធដារ តាមអនុក្រឹត្យលេខ ០១.អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យ មូលបត្រ។
- ឃ- ក្រុមប្រឹក្សាភិបាលអនុម័តលើគម្រោងកាត់បន្ថយថាមពលក្រោមយន្តការផ្តល់ឥណទានរួមគ្នាសម្រាប់គម្រោង កាត់បន្ថយ CO₂។

២- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ :

រ.ទ.ស.ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ អាណត្តិទី៥ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ. ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារលម្អិត នៃរបាយការណ៍ ដែលបានធ្វើបទបង្ហាញដោយ មន្ត្រីជំនាញ រ.ទ.ស.ភ រួចមក ក្រុមប្រឹក្សាភិបាលបានពិនិត្យ-សម្រេច ដូចខាងក្រោម៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ អង្គភាពលទ្ធកម្ម។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ដែលបានដេញថ្លៃ(០៩ករណី) ពិគ្រោះថ្លៃ(០៥ករណី) និងចុះកិច្ចសន្យាផ្ទាល់(១ករណី) មានទឹកប្រាក់សរុបចំនួន ៤.២០៧.៩៧៣.៩៦៦រៀល និង ២៤៥.០០០ ដុល្លារអាមេរិក។
- ៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្ត នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ដែលចំណាយទឹកប្រាក់សរុបចំនួន ១៦៩.១២៣.៣៥០ រៀល ។ ក្រុមប្រឹក្សាភិបាល បានអនុម័តលើ៖
 - គម្រោងសាងសង់សាលាបឋមសិក្សា ភ្នំធ្មារ ស្រុកអង្គរជ័យ ខេត្តកំពត
 - គម្រោងជីកស្រះទឹក ១កន្លែង នៅក្នុងស្រុកដំណាក់ចង្កើរ ខេត្តកែប
 - គម្រោងចំណាយជូនកងពលតូចអន្តរាគមន៍លេខ ៨
- ៤- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០១៦ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
 - ចំណូលសរុប ៥៣.០៥៩.៨៦៩.២០០រៀល
 - ចំណេញមុនបង់ពន្ធ ១៤.៤៧៣.៩០៤.៩៩២រៀល
 - ចំណេញពិត ១១.៥៧៩.១២៤.០១៤រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើផែនការត្រីមាសទី២ ឆ្នាំ២០១៦ ដូចខាងក្រោម៖

- ចំណូលសរុប ៥២.០០១.៤៨៦.០០០រៀល
- ចំណេញមុនបង់ពន្ធ ១៣.៧២៥.៤០៣.០០០រៀល
- ចំណេញពិត ១០.៩៨០.៣២៣.០០០រៀល

៥- ឯកភាពលើរបាយការណ៍លទ្ធផលហិរញ្ញវត្ថុឆ្នាំ២០១៥ (ក្រោយសវនកម្ម) ដែលទទួលបានប្រាក់ចំណេញ ចំនួន៥៦.៩៤៩.១៣១.០០០រៀល។



ក្រុមប្រឹក្សាភិបាលបានសម្រេចលើការបែងចែកប្រាក់ចំណេញ ប្រចាំឆ្នាំ២០១៥ ដូចខាងក្រោម៖

- បង្កើតភាគបម្រុងតាមច្បាប់ចំនួន ៥% មានទឹកប្រាក់ចំនួន ២.៨៤៧.៤៥៦.៥៥០រៀល
- បង្កើតភាគបម្រុងសេរីចំនួន ៥% មានទឹកប្រាក់ចំនួន ២.៨៤៧.៤៥៦.៥៥០រៀល
- ប្រាក់ចំណេញរក្សាទុក មានទឹកប្រាក់ចំនួន ៣៧.៩៨៤.៧២២.៥៧៤រៀល
- ភាគលាភជាសាច់ប្រាក់ សម្រាប់ភាគហ៊ុននិកកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ ប្រចាំឆ្នាំ២០១៥៖
 - អនុបាតនៃការបែងចែកភាគលាភ ចំនួន ២៣.៣០%
 - ភាគលាភសរុបដែលត្រូវបែងចែក មានទឹកប្រាក់ចំនួន ១៣.២៦៩.៤៩៥.៣២៦រៀល
 - ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ចំនួន ១៥២,៥៧ រៀល/ភាគហ៊ុន
 - កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុននិកដែលត្រូវទទួលបានភាគលាភ៖ ០៨ មេសា ២០១៦
 - កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ៖ ១៨ មេសា ២០១៦

៦- សម្រេចលើកិច្ចប្រជុំមហាសន្និបាតភាគហ៊ុននិក លើកទី៤ ៖

- កាលបរិច្ឆេទកំណត់ទុក (Record Date)៖ ១១ មេសា ២០១៦
- កាលបរិច្ឆេទកិច្ចប្រជុំមហាសន្និបាតភាគហ៊ុននិកលើកទី៤៖ ០២ ឧសភា ២០១៦
- ពេលវេលា៖ ម៉ោង ០៨:០០ ដល់ ម៉ោង ១១:០០
- ទីកន្លែងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុននិកលើកទី៤៖ សាលប្រជុំធំ (ស្នាក់ការដ្ឋានទឹកស្វយ័តក្រុងភ្នំពេញ)
- របៀបវារៈសំខាន់ៗ៖ របាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០១៥ និងទិសដៅអាជីវកម្មឆ្នាំ២០១៦

៧- ឯកភាពលើការចេញសេចក្តីប្រកាសជាសាធារណៈស្តីពី ការពន្យារអាណត្តិរបស់អភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុននិកឯកជន។

៨- ឯកភាពជាគោលការណ៍លើ ប្រាក់កម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។ រ.ទ.ស.ភ. ត្រូវបន្តអនុវត្តទៅតាមនីតិវិធី ដែលកំណត់ដោយច្បាប់ និងបញ្ញត្តិជាធរមាន។

៩- ឯកភាពជាគោលការណ៍លើ លិខិតគាំទ្រ (Comfort Letter) ចំពោះគម្រោងហិរញ្ញប្បទានផ្ទាល់លើកទី៤ រវាង រ.ទ.ស.ភ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)។ រ.ទ.ស.ភ ត្រូវស្នើសុំការសម្រេចចុងក្រោយទៅក្រសួងអាណាព្យាបាលទាំងពីរ។

១០- ក្រុមប្រឹក្សាភិបាលសម្រេចលើ គម្រោងវិនិយោគសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅ ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ដោយប្រើប្រាស់មូលនិធិរបស់ រ.ទ.ស.ភ ដែលមានតម្លៃគម្រោងប្រមាណជា ២លាន ដុល្លារអាមេរិក។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលផ្តល់អនុសាសន៍លើ ការទិញដីសម្រាប់សាងសង់រោងចក្រទឹកស្អាតថ្មី ដោយត្រូវស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។

៣- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១ អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ៖

រ.ទ.ស.ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១ អាណត្តិទី៥ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារលម្អិតនៃរបាយការណ៍បង្ហាញដោយ មន្ត្រីជំនាញ រ.ទ.ស.ភ. រួចមក ក្រុមប្រឹក្សាភិបាលបានពិនិត្យ-សម្រេច ដូចខាងក្រោម៖

១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានអាជីវកម្ម។

២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ដែលបានដេញថ្លៃ(១១ករណី) ពិគ្រោះថ្លៃ(០៣ករណី) មានទឹកប្រាក់សរុបចំនួន៥.៣២៩.៩២១.១១៤,៦៣រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័តលើគម្រោងលទ្ធកម្មកែតម្រូវសម្រាប់ឆមាសទី២ ឆ្នាំ២០១៦ ដែលគ្រោងទឹកប្រាក់សរុបប្រមាណ ៥.៦៨៤លានរៀល។

៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ដែលចំណាយទឹកប្រាក់សរុបចំនួន ៥៦១.៥៩១.៦១០រៀល។ ក្រុមប្រឹក្សាភិបាល ក៏បានអនុម័តលើការដឹកអណ្តូងស្នប់ ចំនួន១២កន្លែង នៅក្នុងខណ្ឌព្រែកព្នៅ ដែលគ្រោងទឹកប្រាក់សរុបប្រមាណ ២៤.០០០ដុល្លារអាមេរិក។

៤- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារត្រីមាសទី២ ឆ្នាំ២០១៦ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

- ចំណូលសរុប ៥៣.៣៧៤.៦១៣.៨០០រៀល
- ចំណេញមុនបង់ពន្ធ ១៤.៩៤១.៤៥៨.៨០០រៀល
- ចំណេញពិត ១១.៩៥៤.៣៩២.១០០រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើផែនការត្រីមាសទី៣ ឆ្នាំ២០១៦ ដូចខាងក្រោម៖

- ចំណូលសរុប ៥០.៤៣២.៣៤៩.០០០រៀល
- ចំណេញមុនបង់ពន្ធ ១៣.៤៦០.៧៩២.០០០រៀល
- ចំណេញពិត ១០.៧៦៨.៦៣៦.០០០រៀល

៥- ក្រុមប្រឹក្សាភិបាលផ្តល់អនុសាសន៍ណែនាំឱ្យ រ.ទ.ស.ភ រៀបចំលិខិតជូនសាលារាជធានីភ្នំពេញ ស្តីពីផលប៉ះពាល់រវាង គម្រោងកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ ដើម្បីទាមទារ សំណងពីក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងនេះ។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានឯកភាពជាគោលការណ៍លើការជម្រះបញ្ជីសារពើភ័ណ្ឌរបស់ រ.ទ.ស.ភ នូវ មធ្យោបាយដឹកជញ្ជូនចំនួន ១គ្រឿង ដោយអនុវត្តទៅតាមគោលការណ៍ និងនីតិវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៤- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០១៦ (ប្រជុំលើកទី២២) អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ អាណត្តិទី៥ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៩និង០០ នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់ លើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើ របៀបវារៈ៖

១. របាយការណ៍លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែលបានកំណត់អត្តសញ្ញាណហានិភ័យ និងផល ប៉ះពាល់ចំពោះ រ.ទ.ស.ភ.។
២. ការប្រើប្រាស់ថវិកាបដិភាគរបស់ រ.ទ.ស.ភ. ចំនួន ៤៨៦.៨០០ដុល្លារអាមេរិក សម្រាប់គម្រោងកាត់បន្ថយថាមពល ក្រោមការផ្តល់ឥណទានរួមគ្នាសម្រាប់គម្រោងកាត់បន្ថយ CO₂ ។
៣. ការកសាងគម្រោងផែនការអាជីវកម្មរយៈពេលវែងត្រូវបញ្ចប់ឲ្យបានទាន់ពេលវេលា ដើម្បីស្នើសុំក្រុមប្រឹក្សាភិបាល ពិនិត្យ និងអនុម័ត។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានសម្រេចលើ កាលបរិច្ឆេទកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២៣ អាណត្តិទី៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០ នាទីព្រឹក។

៥- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២៣ អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ :

រ.ទ.ស.ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២៣ អាណត្តិទី៥ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០៨និង៣០ នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើ ខ្លឹមសារលម្អិត នៃរបាយការណ៍ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ សាខាសេវាកម្មទឹកស្អាត និងអនាម័យ។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ដែលបានដេញថ្លៃ(២១ករណី) ពីគ្រោះថ្លៃ(១ករណី) មានទឹកប្រាក់សរុបចំនួន ២០.៨០៦.៩៧៧.១៧៦រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័ត លើគម្រោងកិច្ចលទ្ធកម្ម ឆ្នាំ២០១៧ មានទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ៦២.៦១៧លានរៀល (៥៨កញ្ចប់)។

៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុបចំនួន ៧៨៥.៤៣៨.៨២២រៀល និងអនុម័ត-ឯកភាព លើគម្រោងផែនការចំណាយ ឆ្នាំ២០១៧ មានទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ២.៥៤០លានរៀល។

៤- ឯកភាពលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៦ (ដាក់ស្តង់ដារខែ+ប៉ាន់ស្មាន៤ខែ) ដូចខាងក្រោម៖

- ចំណូលសរុប ២១៣.៤៤៣.៥០៩.០០០រៀល
- ចំណេញមុនបង់ពន្ធ ៥៧.៥៨៨.១០៧.០០០រៀល
- ចំណេញពិត ៤៦.០៧០.៤៨៦.០០០រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើគម្រោងផែនការ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ២៣៣.៣២០.១៧៣.០០០រៀល
- ចំណេញមុនបង់ពន្ធ ៦០.៩៦៩.៣៦២.០០០រៀល
- ចំណេញពិត ៤៨.៧៧៥.៤៩០.០០០រៀល

៦- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៤ ឆ្នាំ២០១៦ អាណត្តិទី៥ របស់ រ.ទ.ស.ក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ :

រ.ទ.ស.ក. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៤ អាណត្តិទី៥ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិ នៃ រ.ទ.ស.ក.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារ លម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសេវាកម្មផ្ទៃក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។

២. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដែលបានធ្វើការដេញថ្លៃ (ឥករណ៍) និងពិគ្រោះថ្លៃ (ឥករណ៍) មានទឹកប្រាក់សរុបចំនួន ៥.៤៧៧.៨០៦.៨២៧,៨០រៀល។

៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុបចំនួន ៧២៩.៥៧០.៦៣០រៀល។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តលើការ សាងសង់អគារអប់រំកែប្រែ និងបន្សាបគ្រឿងញៀន គ្រោងទឹកប្រាក់សរុបប្រមាណ ៤២៥.៣១៨.០០០រៀល។

៤. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារ១០ខែ បូក២ខែប៉ាន់ស្មាន ឆ្នាំ២០១៦ដូចខាងក្រោម៖

- ចំណូលសរុប ២២១.៧៣៩.៧២៩.៣០០ រៀល
- ចំណេញមុនបង់ពន្ធ ៥៩.៩១៩.២១៣.៦០០ រៀល
- ចំណេញពិត ៤៧.៩៣៥.៣៧០.៩៦០ រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើផែនការត្រីមាសទី១ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ៥៦.៧០៥.៩៩៧.០០០ រៀល
- ចំណេញមុនបង់ពន្ធ ១៤.៨៣១.២៤៤.០០០ រៀល
- ចំណេញពិត ១១.៨៦៤.៩៩៥.០០០ រៀល

៥. ឯកភាពជាគោលការណ៍លើ ការលុបចេញពីបញ្ជីឆ្នាំ២០១៦ នូវអចនៈទ្រព្យខូច-បាត់បង់គុណភាព និងធ្វើសំវិធានធន សន្និធិឃ្លាំងនូវសម្ភារមិនប្រើប្រាស់ និងប្រកាសលក់ឡើងវិញ ដោយអនុវត្តទៅតាមគោលការណ៍ និងនីតិវិធីរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៦. ឯកភាពជាគោលការណ៍លើ ជម្រើសទិញដីមួយកន្លែងទៀតសម្រាប់សាងសង់ស្ថានីយបូមទឹកល្អក់បាក់ខែង។

៧. ឯកភាពជាគោលការណ៍លើ ការជួលសេវាខ្នងដី ដើម្បីពិនិត្យមើលស្ថានភាពដីបាតទន្លេនៅទីតាំងស្ថានីយបូមទឹកល្អក់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតព្រែកតាសេក។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលក៏បានណែនាំ រ.ទ.ស.ក. រៀបចំលិខិតជូនសាលារាជធានីភ្នំពេញ ស្តីពីផលប៉ះពាល់ពី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញមកលើចំណាយដំណើរការសហគ្រាសរបស់ រ.ទ.ស.ក.។

ការរំពឹងទុកសម្រាប់ឆ្នាំខាងមុខ

ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនវិស័យរបស់ រ.ទ.ស.ភ. នឹងធ្វើការងារសំខាន់ៗ ដូចខាងក្រោម៖

- ការអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្ស
- ការអភិវឌ្ឍន៍មធ្យោបាយ និងសម្ភារប្រើប្រាស់
- សូចនាករសេវាកម្ម និងសូចនាករប្រសិទ្ធភាពការងារ។

បណ្តាសូចនាករសំខាន់ៗ ដែលត្រូវតាមដាន និងត្រួតពិនិត្យមានដូចខាងក្រោម៖

- ផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ៖ ១០០% នៅឆ្នាំ ២០២៥
- អត្រាដំណើរការសហគ្រាស៖ ទាបជាង ៤០%
- អត្រាទារប្រាក់ថ្លៃប្រើប្រាស់ទឹក៖ មិនទាបជាង ៩៩%
- អត្រាទឹកបាត់បង់៖ ក្នុងកម្រិត ៨%

រ.ទ.ស.ភ. មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយនឹងការពង្រីកសមត្ថភាពប្រព្រឹត្តិកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណាក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

សម្រាប់ឆ្នាំ២០១៧ យើងរំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ៤៨.៧៧៥.៤៩០.០០០រៀល ដូចដែលបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងសេចក្តីជឿជាក់គុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យើងក៏មានមោទនភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលបានខិតខំបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឲ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧

ប្រធានក្រុមប្រឹក្សាភិបាល



សឹម ណារ៉ា



សេចក្តីថ្លែងរបស់ អគ្គនាយក



ឯកឧត្តម ស៊ីម ស៊ីថា
អគ្គនាយក

សមិទ្ធិផលសម្រេចបាន ក្នុងឆ្នាំ២០១៦

“ តាងនាម រ.ទ.ស.ភ. ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយក្នុងការបង្ហាញ ជូននូវរបាយការណ៍ប្រចាំឆ្នាំ២០១៦ និងរបាយការណ៍ហិរញ្ញវត្ថុ របស់ រ.ទ.ស.ភ. សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ រ.ទ.ស.ភ. បានកត់ត្រានូវរបាយការណ៍ហិរញ្ញវត្ថុ ដែលប្រកបដោយការរីកចម្រើនមួយទៀតក្នុងគ្រប់វិស័យ នៃប្រតិបត្តិការរបស់ រ.ទ.ស.ភ.។ ក្នុងឆ្នាំ២០១៦ នេះ រ.ទ.ស.ភ. ទទួលបានចំណូលសរុបចំនួនប្រមាណ ១៩៨.១៧៩.៨៧៤.៨៧៤.០០០រៀល និងចំណេញមុនបង់ពន្ធ លើប្រាក់ចំណេញចំនួនប្រមាណ ៦០.៥៩១.២៨៩.០០០រៀល និងលទ្ធផលលម្អិត សរុបរបស់ភាគហ៊ុនិកចំនួនប្រមាណ ៤៩.២៧៣.១០៤.០០០រៀល។ ”

សកម្មភាពសំខាន់ៗក្នុងឆ្នាំ២០១៦

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល និងក្រុមប្រឹក្សាភិបាល នៅក្នុងអំឡុងឆ្នាំ២០១៦ នេះ រ.ទ.ស.ភ. នៅតែមានការវិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងកំណើននៃប្រាក់ចំណេញ មានការកើនឡើងជាលំដាប់លទ្ធផលនេះគឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការរីកចម្រើនលូតលាស់របស់រ.ទ.ស.ភ.។ ដោយការគ្រប់គ្រងហានិភ័យបានល្អប្រសើរបានប្រើប្រាស់នូវធនធានហិរញ្ញវត្ថុ មានប្រសិទ្ធភាពខ្ពស់ និងគ្រប់គ្រងការចំណាយបានយ៉ាងហ្មត់ចត់ ជាពិសេសដោយការយកចិត្តទុកដាក់ខ្ពស់ លើការកាត់បន្ថយអត្រាទឹកបាត់បង់ ទោះបីសកម្មភាពជួសជុល និងពង្រីកថ្នល់ទូទាំងរាជធានីភ្នំពេញ ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលបណ្តាលឲ្យមានការលេចធ្លាយបំពង់ទឹកក៏ដោយ ដូចបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានសវនកម្មដោយសវនករឯករាជ្យក្នុងឆ្នាំ២០១៦នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលសរុបចំនួន១៩៨.១៧៩.៨៧៤.០០០រៀល ហើយប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញមានចំនួន ៦០.៥៩១.២៨៩.០០០រៀល និងប្រាក់ចំណេញរបស់ភាគហ៊ុនិកមានចំនួន ៤៩.២៧៣.១០៤.០០០រៀល។ នាចុងការិយបរិច្ឆេទនេះ ទ្រព្យសកម្មសរុបបានកើនឡើង រហូតដល់ចំនួន ១.២៩៧.៧២៩.៦០០.០០០រៀល ដើមទុនបានកើនឡើងរហូតដល់ចំនួន៥៤១.២២៧.២៨២.០០០រៀល។ ការកើនឡើងនេះគឺដោយសារ រ.ទ.ស.ភ. សម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងការកាត់បន្ថយអត្រាបាត់បង់ទឹក ឲ្យនៅក្នុងកម្រិតលេខ ១ខ្ទង់ដែលអត្រាក្នុងឆ្នាំ២០១៦នេះ មានត្រឹមតែ៧,១៩%។ ការកាត់បន្ថយទឹកបាត់បង់ ជាកត្តាស្លាប់-រស់ របស់ រ.ទ.ស.ភ. ក្នុងដំណើរការប្រព្រឹត្តិកម្ម និងអាជីវកម្មរបស់ខ្លួនប្រកបដោយគុណភាព និងចរាចរ ក៏ដូចជាអាចបង្កលក្ខណៈឲ្យយើងមានទឹកស្អាតសម្រាប់ផ្គត់ផ្គង់ អាចផឹកបានពីក្បាលរ៉ូប៊ីណេ ដល់រាប់ម៉ឺនគ្រួសារ រួមទាំងគ្រួសារមានចំណូលទាបបំផុត ក្នុងតម្លៃមួយដ៏សមស្របដើម្បីចូលរួមចំណែក ក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ រ.ទ.ស.ភ. មានសមត្ថភាពផ្គត់ផ្គង់ទឹក ២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍ ដោយក្នុងឆ្នាំនេះ អាចធ្វើការផលិតបានចំនួន ១៧៨.២៣៤.០៣៩ម^៣។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាត ឥតឈប់ឈរក្នុងរាជធានីភ្នំពេញ និងជាយករាជធានី យើងកំពុង ដំណើរការសាងសង់ រោងចក្រនិរោធដំហាន២ ដែលមានសមត្ថភាពផលិត ១៣០.០០០ម^៣/ថ្ងៃ រោងចក្រនេះនឹងមានលទ្ធភាព ពង្រីកការផ្គត់ផ្គង់ទឹក ជូនអតិថិជននៅតំបន់ជាយករាជធានីភ្នំពេញ ដែលពុំទាន់បានទទួលសេវាកម្មគ្របដណ្តប់នៅឡើយ ដែលការសាងសង់រោងចក្រ និរោធដំហាន២ នេះបានរួចរាល់ប្រមាណ ១០០ភាគរយហើយ (ដែលបាននិងកំពុងដាក់ឱ្យដំណើរការសាកល្បង)។ ការប្រព្រឹត្តកម្ម ទឹកស្អាត គឺគោរពតាមស្តង់ដារគុណភាពទឹកជាតិ និងអង្គការសុខភាពពិភពលោក(WHO) ដោយមានបន្ទប់ពិសោធន៍ គុណភាព ទឹកអាចវិភាគបាន៥៣មុខ ជាងនេះទៀតចុងឆ្នាំនេះ យើងមានការវិភាគលើ២៣មុខ ពីមន្ទីរពិសោធន៍ក្រៅប្រទេស (មន្ទីរពិសោធន៍ សិង្ហបុរី និងសៀងហៃ)។ ការយកចិត្តទុកដាក់លើ គុណភាពទឹកនេះធ្វើឱ្យ រ.ទ.ស.ភ. អាចធានាជូនអតិថិជនបាន នូវការដឹកដោយ ផ្ទាល់ ពីក្បាលរ៉ឺម៉ក ដើម្បីចូលរួមចំណែក ក្នុងការទទួលខុសត្រូវចំពោះសង្គម ក្នុងគោលដៅជំរុញឱ្យប្រជាជនគ្រប់រូបមានទឹកស្អាត ប្រើប្រាស់ ដែលជាកម្មវិធីទឹកស្អាតសម្រាប់ ទាំងអស់គ្នា(Water for All) ដោយមានសេវាអនាម័យត្រឹមត្រូវ ដើម្បីការរស់នៅប្រកប ដោយសុខុមាលភាព មានជីវភាពល្អប្រសើរ និងមានបរិស្ថានល្អ។

សម្រាប់ការងារកាត់បន្ថយថាមពលអគ្គិសនី ថ្នាក់ដឹកនាំ រ.ទ.ស.ភ. បានពិនិត្យឃើញនូវសក្តានុពលនៃការកាត់បន្ថយ ថាមពលអគ្គិសនី ដោយសារការងារនេះ ជាចំណែកដ៏សំខាន់មួយក្នុងការកាត់បន្ថយថ្លៃដើមនៅក្នុងដំណើរការប្រព្រឹត្តកម្មទឹកស្អាត របស់ រ.ទ.ស.ភ.។ ហេតុដូច្នេះក្រុមការងារ រ.ទ.ស.ភ. បានធ្វើការសិក្សាទៅលើការកាត់បន្ថយថាមពលអគ្គិសនីក្នុងដំណើរការបូម ទឹកល្អកនៃរោងចក្រជ្រោយចង្វារ (ជំហាន២) ដោយធ្វើការប្រៀបធៀបរវាងដំណើរការបូមទឹកតាម MATRIX និង PID។ ដំណើរការបូមទឹកតាម MATRIX ជារបៀបដំណើរការចំនួនបូមទៅតាមតារាងដែលកំណត់រវាងកម្ពស់ទឹកទន្លេ និងបរិមាណទឹក ដែលបានកំណត់ Flow Set Point។ ចំណែកដំណើរការបូមទឹកតាម PID (Proportion Integration Derivation) ជារបៀប ដំណើរការទៅតាម ការកំណត់ធារទឹក (Flow Set Point) និងល្បឿនបូមដែលកំណត់ដោយប្រភេទក្នុងកម្រិត Efficiency។ ជាលទ្ធផលដែលទទួលបានពីការសិក្សាលើការកាត់បន្ថយថាមពលអគ្គិសនីក្នុងដំណើរការបូមទឹកល្អក របស់រោងចក្រជ្រោយចង្វារ (ជំហាន២) បង្ហាញឱ្យឃើញថា ដំណើរការបូមទឹកតាមប្រព័ន្ធ PID អាចកាត់បន្ថយថាមពលអគ្គិសនីជាមធ្យមបានប្រមាណ 6Wh/m³។ ដោយពិនិត្យឃើញពីអត្ថប្រយោជន៍នៃដំណើរការបូមទឹកតាមប្រព័ន្ធ PID យើងបានអនុញ្ញាតឱ្យក្រុមជំនាញស្វែង រកវិធីសាស្ត្រផ្សេងៗទៀត ដើម្បីចូលរួមកាត់បន្ថយថាមពលអគ្គិសនីក្នុងដំណើរការប្រព័ន្ធផលិតកម្ម។

ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុននៅឆ្នាំ២០១២ រ.ទ.ស.ភ បានទទួលនូវប្រព័ន្ធផ្ទាំងកញ្ចក់សូឡា ចំនួន ៣.៦២៤ផ្ទាំង ដែលមានសមត្ថភាពសរុប ៧៧៧គីឡូវ៉ាត់ និងអាចផលិតថាមពលអគ្គិសនីជាមធ្យមប្រមាណ ២.៨០០ គីឡូវ៉ាត់ម៉ោង/ថ្ងៃ។ ផ្ទាំងកញ្ចក់សូឡាទាំងនេះត្រូវបានតម្កើងក្នុងបរិវេណរបស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក នៅលើផ្ទៃ ប្រមាណ ៦.៤៣៣ ម៉ែត្រក្រឡា។ ប្រព័ន្ធផ្ទាំងកញ្ចក់សូឡានេះ ត្រូវបានដាក់ឱ្យដំណើរការចាប់ពីខែមិថុនា ឆ្នាំ២០១៣ ដែលមាន សមត្ថភាពជាក់ស្តែងសរុប (Efficiency Capacity) ប្រមាណ ៥៥០គីឡូវ៉ាត់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក។ តាមរយៈការប្រើប្រាស់ថាមពលអគ្គិសនីដែលផលិតបានពីប្រព័ន្ធផ្ទាំងកញ្ចក់សូឡា កន្លងមកនេះ បង្ហាញឱ្យឃើញថា ប្រព័ន្ធផ្ទាំងកញ្ចក់សូឡាបានសន្សំសំចៃថាមពលអគ្គិសនីប្រមាណ ៧.១៣% នៃថាមពលសរុប ដែលត្រូវប្រើប្រាស់សម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក។ ក្រៅពីអត្ថប្រយោជន៍នៃការសន្សំសំចៃថាមពលអគ្គិសនីខាងលើ ប្រព័ន្ធផ្ទាំងកញ្ចក់សូឡាក៏បានចូលរួមចំណែកក្នុងការកាត់បន្ថយឧស្ម័នកាបូនិច (CO₂) ប្រមាណ ២.៦០០តោន ដោយគិតចាប់ពីថ្ងៃ ដាក់ឱ្យដំណើរការរហូតមកដល់បច្ចុប្បន្ន។

សមិទ្ធផលសម្រេចបានផ្សេងទៀតរបស់ រ.ទ.ស.ភ. សម្រាប់ឆ្នាំនេះ គឺការទទួលបានរង្វាន់អន្តរជាតិសូក្រាត (Socrates International Award) ដែលបានទទួលនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងសន្និសីទថ្នាក់ដឹកនាំ ឆ្នាំ២០១៦ (Summit of Leaders 2016) នៅទីក្រុង Oxford ប្រទេសអង់គ្លេស ដែលមានអ្នកចូលរួម ប្រមាណ១៧០នាក់ មកពី៥០ប្រទេស។ ដែលក្នុងសន្និសីទនេះ រ.ទ.ស.ភ. បានធ្វើបទបង្ហាញថា ក្រោមប្រធានបទ “ទឹកស្អាតសម្រាប់ ទាំងអស់គ្នា (Water for All)”។ ពានរង្វាន់នេះ គឺជាពានរង្វាន់ខ្ពង់ខ្ពស់ជាតិដែលបង្កើតឡើងសម្រាប់ប្រគល់ជូនអង្គភាព ឬអ្នកដឹកនាំក្នុងតំបន់ ដែលមានស្នាដៃធ្វើម ក្នុងកិច្ចការរដ្ឋាភិបាល វិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ និងសិល្បៈ សេដ្ឋកិច្ច និងធុរកិច្ច ព្រមទាំងវិស័យ វេជ្ជសាស្ត្រ និងឱសថសាស្ត្រ។ ការវាយតម្លៃផ្តល់ជ័យលាភីជូន រ.ទ.ស.ភ. ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ វិទ្យាស្ថានគុណភាពស្តង់ដារនៃប្រទេសស្វីស ព្រមទាំងអ្នកជំនាញការងារករាជ្យខាងវិភាគស្រាវជ្រាវជាន់ខ្ពស់ជាច្រើនរូប ដោយផ្អែកទៅ លើការចូលរួមចំណែកដោយផ្ទាល់ដល់ការរីកចម្រើនដល់សេដ្ឋកិច្ច និងសង្គមជាលក្ខណៈសកល ព្រមទាំងមានស្នាដៃសម្រេច បាននូវសមិទ្ធផលលេចធ្លោ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គមកម្រិតខ្ពស់។

ជាមួយនឹងពានរង្វាន់នេះ រ.ទ.ស.ភ. កាន់តែរក្សាបាននូវកេរ្តិ៍ឈ្មោះល្បីនៅលើឆាកជាតិ និងអន្តរជាតិ។ នេះជាជោគជ័យថ្មីបន្ថែមទៀតរបស់ រ.ទ.ស.ភ. ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ **សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង**ឯកឧត្តមទេសរដ្ឋមន្ត្រី** ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹង **ឯកឧត្តមទេសរដ្ឋមន្ត្រី** ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអាណាព្យាបាល ព្រមទាំងក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ. និងការខ្ជាប់ខ្ជួនរួមគ្នាធ្វើការអស់ពីកម្លាំងកាយចិត្តរបស់មន្ត្រី-និយោជិត រ.ទ.ស.ភ.។ ជាកិច្ចឆ្លើយតបទៅនឹងគុណបការៈគុណនេះ ខ្ញុំបាទផ្ទាល់ និងមន្ត្រី-និយោជិតទាំងអស់ នឹងបន្តខិតខំបំពេញបេសកកម្មរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សំដៅបន្តពង្រឹង និងពង្រីក សេវាកម្មទឹកស្អាតជូនដល់រាល់ប្រជាពលរដ្ឋក្នុងទូទាំងរាជធានីភ្នំពេញ ដើម្បីបន្តចូលរួមចំណែកសម្រេច គោលដៅទី៧ នៃគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាឃើង។

ទិសដៅនៃការពង្រីកបណ្តាញចែកចាយទឹក គឺទៅតំបន់មានសក្តានុពលសេដ្ឋកិច្ច ដោយមិនមើលរំលងប្រជាពលរដ្ឋដែលមានចំណូលទាប ដោយក្នុងឆ្នាំ២០១៦ នេះ រ.ទ.ស.ភ. ដាក់បំពង់បានប្រវែង ១៩៥.៥០២,៨៧ម៉ែត្រ ដែលធ្វើឲ្យប្រវែង បំពង់មេ និងបំពង់ចែកចាយទឹកបច្ចុប្បន្ន សរុបស្មើនឹងប្រមាណ ២.៦៤៩គីឡូម៉ែត្រ និងរក្សាសម្ពាធដាមជ្រមុជ២០ម៉ែត្រ ក្នុងបណ្តាញចែកចាយទឹកទាំងមូល ដែលបំពង់មេនាំទឹកទំហំ១៤០០ម.ម. និង១៦០០ម.ម. រ.ទ.ស.ភ. បានធ្វើការដាក់ដោយខ្លួនឯង។ យើងបានខិតខំធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាព សេវាអតិថិជនដើម្បីស្វែងរក និងបង្កើនចំនួនអតិថិជនជំរុំដែលមានតម្រូវការទឹកច្រើន ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលប្រាក់ថ្លៃទឹកដែលអត្រាទារប្រាក់ក្នុងឆ្នាំនេះ រក្សាបានជាអតិបរមា ហើយកំណើនបណ្តាញអតិថិជន សម្រាប់ចុងឆ្នាំ២០១៦នេះ បានកើនឡើងចំនួន ៣១០.៨៣៥បណ្តាញ ស្មើនឹង ១០២% នៃផែនការដែលមានចំនួន ៣០៤.០០០បណ្តាញ។

ការរំពឹងទុកសម្រាប់ឆ្នាំ២០១៧

ចំពោះឆ្នាំ២០១៧ ខាងមុខ យើងនឹងខិតខំប្រឹងប្រែងព្យាយាមបន្ថែមទៀតដើម្បីធ្វើឲ្យកាន់តែប្រសើរក្នុងការពង្រឹងនូវអតិថិភាពកិច្ច សាជីវកម្មល្អរបស់ រ.ទ.ស.ភ. ហើយនៅតែប្រកាន់ខ្ជាប់នូវទស្សនវិស័យ និងបេសកកម្ម ដែលបានលើកពីបណ្តាញមុនដដែល។ ជាទិសដៅសម្រាប់ឆ្នាំបន្ទាប់ រ.ទ.ស.ភ. សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ចំនួនប្រមាណ ៤៨.៧៧៥.៤៩០.០០០រៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

រ.ទ.ស.ភ. ក៏នៅតែប្តេជ្ញាចិត្តផ្តល់សេវាកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ការជឿជាក់ពីអតិថិជន។ ជាងនេះទៅទៀត រ.ទ.ស.ភ. នៅតែខិតខំផ្តល់បណ្តាញទឹកជូនប្រជាពលរដ្ឋដែលមានចំណូលទាបតាមរូបភាពឧបត្ថម្ភថ្លៃច្បាប់ជាទឹក ស្របទៅតាមកម្រិតជីវភាពគ្រួសារនីមួយៗ ពី៣០% ៥០% ៧០% និង ១០០% ដើម្បីអនុវត្តគម្រោងចែកចាយទឹក ពិសេសជូនសហគមន៍ក្រីក្រ ដោយប្រើថវិការបស់ រ.ទ.ស.ភ. ដើម្បីប្រយោជន៍ប្រជាជន។

សេចក្តីថ្លែងអំណរគុណ

ជាថ្មីម្តងទៀត រ.ទ.ស.ភ. មានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាអាណាព្យាបាល ទាំងពីរ គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសូមសម្តែងនូវអំណរគុណដល់ក្រុមប្រឹក្សាភិបាល ចំពោះការគាំទ្រ និងការដឹកនាំល្អ សម្រាប់ឆ្នាំ២០១៧ និងសូមថ្លែងអំណរគុណជូនចំពោះអតិថិជនទាំងអស់ ដែលធ្វើឲ្យ រ.ទ.ស.ភ. បានទទួលជោគជ័យដូចសព្វថ្ងៃនេះ។

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧

អគ្គនាយក រ.ទ.ស.ភ.


ស៊ីម ស៊ីថា

មាតិកា

ទស្សនវិស័យ និងបេសកកម្ម	i
ព័ត៌មានហិរញ្ញវត្ថុសង្ខេប	iii
សមាសភាពក្រុមប្រឹក្សាភិបាល	vi
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	vii
សេចក្តីថ្លែងរបស់អគ្គនាយក	xiv
ផ្នែកទី១: ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០២
១- ព័ត៌មានទូទៅអំពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០២
២- ដំណើរការធុរកិច្ចសង្ខេប	០២
៣- ស្ថានភាពទីផ្សារ	០៥
៤- ស្ថានភាពប្រកួតប្រជែង	០៥
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	០៨
១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក	០៨
២- ការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ច	៣៦
៣- រចនាសម្ព័ន្ធចំណូល	៣៦
ផ្នែកទី៣: អភិបាលកិច្ចសាជីវកម្ម	៣៨
១- ភាគហ៊ុនិក	៣៨
២- អង្គការលេខ	៤១
៣- ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានា	៤២
៤- បុគ្គលិកជាន់ខ្ពស់	៥២
៥- ការជាប់ពាក់ព័ន្ធរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ក្នុងដំណើរការផ្លូវច្បាប់	៦១
៦- លាភការ ឬប្រាក់បំណាច់ចំពោះអភិបាល និងបុគ្គលិកជាន់ខ្ពស់	៦៣
៧- ក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់	៦៥
ផ្នែកទី៤: បញ្ជីរាយនាមភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ និងភាគហ៊ុនិក កាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន	៦៩ ៦៩
១- ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់	៦៩
២- ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន	
ផ្នែកទី៥: ព័ត៌មានអំពីការជួញដូរមូលបត្ររបស់បុគ្គលបោះផ្សាយ	៦៩
១- ព័ត៌មានអំពីមូលបត្រកម្មសិទ្ធិ	៦៩
២- ថ្លៃ និងបរិមាណជួញដូរ	៧០

ផ្នែកទី៦: របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង	៧១
ផ្នែកទី៧: របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់សវនករឯករាជ្យ	៧៦
ផ្នែកទី៨: ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ	១៣៤
១- ប្រតិបត្តិការជាមួយភាគហ៊ុននិក ដោយបញ្ជាក់ពីឈ្មោះភាគហ៊ុននិក ប្រភេទប្រតិបត្តិការ និងកាលបរិច្ឆេទ	១៣៤
២- ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលអភិបាល ឬបុគ្គលិកជាន់ខ្ពស់មានផលប្រយោជន៍	១៣៤
៣- ប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល និងបុគ្គលិកជាន់ខ្ពស់	១៣៤
៤- ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលមានទំនាក់ទំនងជាមួយអភិបាលរបស់ រ.ទ.ស.ភ. ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហូលឌីងរបស់ រ.ទ.ស.ភ. ដែលទំនាក់ទំនងរបស់បុគ្គលទាំងនោះកើតមាននៅក្នុងប្រតិបត្តិការ ឬការចាត់ចែងណាមួយដែលធ្វើឡើងដោយ រ.ទ.ស.ភ.	១៣៤
៥- ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយបុគ្គលធ្លាប់ជាអភិបាលក្នុងរយៈពេល ០២ (ពីរ) ឆ្នាំចុងក្រោយ	១៣៤
៦- ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ដែលទទួលបានផលប្រយោជន៍ ឬកម្រៃវិជ្ជាជីវៈ សម្រាប់សេវាដែលខ្លួនបានផ្តល់តាមរយៈក្រុមហ៊ុនណាមួយ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៣៤
៧- ប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធផ្សេងទៀត	១៣៤
ផ្នែកទី៩: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	១៣៦
១- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	១៣៦
២- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១៤២
៣- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៤៣
៤- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)	១៤៣
៥- ផលប៉ះពាល់នៃអតិផរណា	១៤៤
៦- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាល	១៤៤
ផ្នែកទី១០: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន	១៤៥
ហត្ថលេខារបស់អភិបាលរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៥០
ពានរង្វាន់ដែល រ.ទ.ស.ភ. ទទួលបានក្នុងឆ្នាំ ២០១៦	១៥១

2016



ផ្នែកទី១: ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

១- ព័ត៌មានទូទៅអំពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- អក្សរកូដ: KH1000010004
- អាសយដ្ឋាន: លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រះរាជាណាចក្រកម្ពុជា
- លេខទូរស័ព្ទ: +៨៥៥(០)២៣ ៤៣០ ៥៤១ / ៧២៤ ០៤៦
- លេខទូរសារ: +៨៥៥(០)២៣ ៤២៧ ៦៥៧
- គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២
កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ ៥២ អនក្រ.បក
កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
- សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន លេខ: ០១២/១២ គ.ម.ក/ស.ស.វ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ឈ្មោះបុគ្គលតំណាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ស៊ឹម ស៊ីថា**

២- ដំណើរការធុរកិច្ចសង្ខេប

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាសហគ្រាសដែលផលិត និងចែកចាយទឹកស្អាត ដូចនេះដំណើរការនៃប្រព័ន្ធប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹកស្អាត និងការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ជាដំណើរការដ៏សំខាន់នៃធុរកិច្ចរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

២.១- ដំណើរការនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពផលិតទឹកស្អាតជាមធ្យមបាន ៤០៩.៧៣២ម៉ែត្រគូប/ថ្ងៃ លើសមត្ថភាពដើមប្រមាណ ៤៦០.០០០ម៉ែត្រគូប/ថ្ងៃ ដោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៤គឺ៖

- រោងចក្រភូមិព្រែក: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ១៧០.០០០ម៉ែត្រគូប/ថ្ងៃ
- រោងចក្រជ្រោយចង្វារ: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ១៤០.០០០ម៉ែត្រគូប/ថ្ងៃ
- រោងចក្រចំការមនៈ: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ២០.០០០ម៉ែត្រគូប/ថ្ងៃ
- រោងចក្រនិរោធនៈ: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ១៣០.០០០ម៉ែត្រគូប/ថ្ងៃ

ប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃ គឺផ្អែកតាមតម្រូវការប្រើប្រាស់ទឹករបស់ប្រជាជនក្នុងផ្ទៃសេវាដែលតម្រូវការនេះអាចកើនឡើង ឬថយចុះមិនទៀងទាត់ ដែលទាក់ទងនឹងកត្តារដូវកាល និងអាកាសធាតុ។ ការចាត់ចែងដំណើរការរោងចក្រនីមួយៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ ត្រូវបានគិតគូរដល់ប្រសិទ្ធភាពសេដ្ឋកិច្ច របស់រោងចក្រនីមួយៗជាចម្បង។

ជាមួយនឹងការផលិតកម្មទឹករបស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំងអស់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចែកចេញជា ៣ដំណាក់ក៏៖

- ស្ថានីយបូមទឹកល្អក់

ស្ថានីយបូមទឹកល្អក់មានតួនាទីបូមទឹកល្អក់ពីប្រភពដើម (ទន្លេ) ដើម្បីបញ្ជូនទៅកាន់ស្ថានីយប្រព្រឹត្តកម្ម របស់រោងចក្រប្រព្រឹត្តកម្ម តាមបំពង់មេនាំទឹក ដែលក្នុងនោះរោងចក្រភូមិព្រែកបូមយកទឹកពីទន្លេសាប រោងចក្រជ្រោយចង្វារ

ផ្នែកទី១: ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)

២- ដំណើរការធុរកិច្ចសង្ខេប (ត)

២.១- ដំណើរការនៃប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត (ត)

បូមយកទឹកពីទន្លេមេគង្គលើ រោងចក្រចំការមនបូមយកទឹកពីទន្លេបាសាក់ និងរោងចក្រនិរោធបូមយកទឹក ពីទន្លេមេគង្គក្រោម។ សំណង់ស្ថានីយបូមទឹកល្អក់របស់រោងចក្រភូមិព្រៃក ជ្រោយចង្វារ និងនិរោធ ត្រូវបានសាងសង់ជាអគារបេតុងស្ថិតក្នុងទន្លេ ដោយឡែកស្ថានីយបូមទឹកល្អក់របស់រោងចក្រចំការមន ជាប្រភេទ ស្ថានីយបណ្តុត។

ជាទូទៅ កម្ពស់ទឹកទន្លេទាំង៣ ប្រែប្រួលទៅតាមរដូវកាល ហើយកម្ពស់ទឹកក្នុងឆ្នាំនីមួយៗក៏ពុំដូចគ្នាដែរ ដោយសារតែកត្តាអាកាសធាតុ និងជាពិសេសអាស្រ័យទៅនឹងរបបទឹកទន្លេមេគង្គ។

◆ ស្ថានីយប្រព្រឹត្តិកម្មទឹក

ប្រព័ន្ធប្រព្រឹត្តិកម្មទឹកចែកជា ៦ដំណាក់កាលគឺ (ទី១)អាងទទួលទឹក (ទី២)អាងកូរ (ទី៣)អាងផ្គុំកករ (ទី៤) អាងរង (ទី៥) អាងច្រោះ និង(ទី៦) អាងស្តុកទឹកស្អាត។ ក្នុងការចម្រាញ់ទឹកដើម “ទឹកទន្លេ” ឲ្យទៅជាទឹកស្អាត ចាំបាច់ត្រូវប្រើសារធាតុគីមី សាច់ដូរ/ប៉ូលីអាលុយមីញ៉ូមក្លរាយ(PAC) កំបោរ និងឧស្ម័នក្លរ ដែលសារធាតុនីមួយៗ មានតួនាទីផ្សេងៗគ្នាក្នុងការសម្អាតទឹក៖

- សាច់ដូរ/ប៉ូលីអាលុយមីញ៉ូមក្លរាយ (PAC): មានតួនាទីធ្វើឲ្យភាគល្អិតតូចៗនៃកករចាប់ផ្តុំគ្នា ជាដុំកករធំ មានទម្ងន់ធ្ងន់ ដែលអាចរងចុះបាន។ ភាគល្អិតទាំងនេះ រួមមានដីឥដ្ឋ និងដីល្បាប់ សារធាតុគីមីសរីរាង្គ កាកសំណល់ពីដំណើរការប្រព្រឹត្តិកម្មផ្សេងទៀត និងសារធាតុ សរីរាង្គ តូចៗជាច្រើនទៀត។
- កំបោរ: សម្រាប់បង្កើន pH នៃទឹក មានន័យថាបន្ថយជាតិអាស៊ីតក្នុងទឹក។
- ក្លរ: មានតួនាទីសម្លាប់មេរោគ និងកម្ចាត់សារធាតុជីវសាស្ត្រ (ពពួកស្លៃ) ចេញពីទឹក។

សង្វាក់ប្រព្រឹត្តិកម្មទឹកស្អាត ប្រព្រឹត្តទៅតាមដំណាក់ៗ ដូចខាងក្រោម៖

ដំបូងបង្អស់ ទឹកល្អក់ដែលបូមចេញពីទន្លេដោយស្ថានីយបូមទឹកល្អក់ ត្រូវបានបញ្ជូនទៅកាន់អាងទទួលទឹក។ នៅក្នុងអាងទទួលទឹក ដែលជាចំណុចចាប់ផ្តើមនៃដំណើរការប្រព្រឹត្តិកម្ម សារធាតុគីមីមានសាច់ដូរ/ប៉ូលីអាលុយមីញ៉ូមក្លរាយ(PAC) កំបោរ និងក្លរ ត្រូវបានបញ្ចូលទៅក្នុងទឹក រួចទើបទឹកហូរចូលទៅអាងកូរ។ ក្នុងអាងកូរ សារធាតុគីមីត្រូវបានកូរឲ្យសព្វជាមួយទឹកដោយម៉ាស៊ីនកូរ(កូរក្នុងល្បឿនលឿន) ឬដោយបម្រែបម្រួលល្បឿននៃលំហូរទឹកក្នុងអាង។ បន្ទាប់ពីកូរសព្វហើយ ទឹកហូរទៅអាងផ្គុំកករ ដែលក្នុងអាងនេះ មានបំពាក់ដោយម៉ាស៊ីនកូរក្នុងល្បឿនយឺតៗ ក្នុង បំណងឲ្យកករជួបគ្នា និងចាប់គ្នាជាដុំកករធំ។

នៅក្នុងអាងរង ដុំកករធំៗ រងឆ្លាក់ចុះទៅបាតអាង ហើយទឹកបន្តហូរចូលទៅក្នុងអាងច្រោះ ជាមួយនឹងកករតូចៗ ដែលពុំអាចរងចុះនៅក្នុងអាងរង ដោយកម្រិតល្អក់នៃទឹកដែលហូរចូលទៅក្នុងអាងច្រោះនៅ ត្រូវតែស្ថិតនៅក្នុងចន្លោះ ៤ ទៅ ៨ NTU។

អាងច្រោះមានតួនាទីជាតម្រង ដែលចម្រាញ់ ឬត្រងយកចេញនូវភាគល្អិតនៃកករ ដែលសេសសល់ពីអាងរង និងដកយកសំរាមដែលអណ្តែតចេញពីទឹក។

នៅទីនេះ ភាគល្អិតនៃពពួកស្លៃ ក៏ត្រូវបានត្រងយកចេញផងដែរ។

ទឹកដែលចេញពីអាងច្រោះ ត្រូវមានកម្រិតល្អក់មិនលើសពី៥ NTU។ ទឹកដែលច្រោះរួច ត្រូវបានបញ្ចូលសារធាតុក្លរទៅក្នុងទឹកមួយលើកទៀត សម្រាប់កម្ចាត់មេរោគ និងសារធាតុស្លៃដែលនៅសេសសល់ និងបម្រុង សម្រាប់កំបាត់មេរោគអាចមាននៅតាមបំពង់ចែកចាយទឹក ជាពិសេសនៅតាមបរិក្ខារទឹកតាមផ្ទះ មានជាអាទិ៍ អាងទឹក និងរូបីណេជាដើម។ ការបញ្ចូលក្លរត្រូវបានត្រួតពិនិត្យ ដើម្បីធានាឲ្យមានបរិមាណក្លរសេរីសមល្មម តាមកម្រិតកំណត់នៅក្នុងទឹកស្អាត។ ទឹកដែលចេញពីអាងច្រោះជាទឹកស្អាត ត្រូវបានបញ្ជូនទៅស្តុកក្នុងអាងស្តុកទឹកស្អាត សម្រាប់បូមបញ្ជូនទៅក្នុងប្រព័ន្ធចែកចាយ។



ដោយសារតម្រូវការទឹកស្អាតប្រចាំម៉ោងមិនស្មើគ្នា ហេតុនេះអាងស្តុកទឹកស្អាតក្នុងរោងចក្រមានតួនាទីសម្រប-សម្រួល រវាងបរិមាណទឹកប្រព្រឹត្តកម្ម និងបរិមាណទឹកផ្គត់ផ្គង់ ពោលគឺស្តុកទឹកនៅម៉ោងមានតម្រូវការតិច និងបញ្ចេញទឹក បង្រ្កប់សម្រាប់ម៉ោងមានតម្រូវការទឹកខ្ពស់។ សមត្ថភាពស្តុកទឹកស្អាតរបស់រោងចក្រនីមួយៗមានដូចខាងក្រោម៖

- រោងចក្រភូមិព្រែក មានអាងស្តុកទឹកស្អាត ២៥.០០០ម៉ែត្រគូប
- រោងចក្រជ្រោយចង្វារ មានអាងស្តុកទឹកស្អាត ២៥.០០០ម៉ែត្រគូប
- រោងចក្រចំការមន មានអាងស្តុកទឹកស្អាត ១.៥០០ម៉ែត្រគូប
- រោងចក្រនិរោធ មានអាងស្តុកទឹកស្អាត ២៣.០០០ម៉ែត្រគូប

◆ ស្ថានីយបូមទឹកស្អាត

មានតួនាទីបូមបញ្ជូនទឹកស្អាតទៅក្នុងប្រព័ន្ធចែកចាយទឹក។ ស្ថានីយនេះបំពាក់ទៅដោយម៉ូទ័របូមទឹក និងប្រព័ន្ធបញ្ជា ព្រមទាំងប្រព័ន្ធសម្របសម្រួលសម្ពាធទឹកស្វ័យប្រវត្តិ ដើម្បីធានាស្ថេរភាពក្នុងការផ្គត់ផ្គង់។

២.២- ដំណើរការនៃប្រព័ន្ធចែកចាយទឹកស្អាត

ប្រព័ន្ធចែកចាយទឹកស្អាតត្រូវបានបែងចែកជា ២ផ្នែកគឺ៖

- ◆ បំពង់មេនាំទឹក៖ ជាបំពង់មេធំៗមានទំហំចាប់ពី ២៥០ម.ម. ឡើងទៅ ដែលមានតួនាទីបញ្ជូនទឹកស្អាតពីស្ថានីយបូមទឹកស្អាតទៅបំពង់ចែកចាយ។ បច្ចុប្បន្ន រ.ទ.ស.ភ. មានបំពង់មេទំហំធំ បំផុត ១.៦០០ម.ម.។ ដោយផ្អែកលើតួនាទី និងសម្ពាធទឹកក្នុងបំពង់ ដូចនេះបំពង់មេនាំទឹក ត្រូវបានកំណត់ឲ្យប្រើប្រាស់បំពង់ប្រភេទដែកស្វិត (Ductile Iron) ។
- ◆ បំពង់ចែកចាយទឹក៖ ជាបំពង់មានទំហំចាប់ពី៥០ម.ម. ដល់២០០ម.ម. ដែលទទួលទឹកស្អាតពីបំពង់មេនាំទឹក រួចចែកចាយដល់អតិថិជន។ រ.ទ.ស.ភ. កំណត់ឲ្យប្រើប្រាស់បំពង់ចែកចាយជាប្រភេទHDPE ព្រោះមានតម្លៃថោកសមរម្យ តែមានគុណភាពខ្ពស់សមស្រប លើកលែងតែបំពង់ចែកចាយក្នុងខណ្ឌ៧មករា និងមួយផ្នែកនៃខណ្ឌទួលគោក ដែលស្ថិតក្នុងគម្រោងជំនួយរបស់ប្រទេសជប៉ុន ទើបជាបំពង់ដែកស្វិត។

២.៣- ការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់

ការងារដែលមានលក្ខណៈជាគន្លឹះបំផុតនោះគឺ ការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ដោយហេតុថា រ.ទ.ស.ភ. បានចាត់ទុកការកាត់បន្ថយទឹកបាត់បង់ គឺជាកត្តាស្លាប់-រស់ របស់អង្គភាព ព្រោះការកាត់បន្ថយទឹកបាត់បង់ឲ្យចុះទាប ជាហេតុនាំឲ្យបង្កើនបាននូវអត្រាធ្វើវិក្កយបត្រ និងឈានទៅបង្កើនបាននូវចំណូលថ្លៃទឹក។

លទ្ធផលដែល រ.ទ.ស.ភ. សម្រេចបានជោគជ័យដ៏ធំធេងក្នុងការកាត់បន្ថយអត្រាបាត់បង់ទឹក ឲ្យនៅក្នុងកម្រិតលេខ១ខ្ទង់ គឺដោយ រ.ទ.ស.ភ. បានបង្កើតនូវវិធានការចំនួន ៦ ក្នុងកម្មវិធីកាត់បន្ថយទឹកបាត់បង់ របស់ខ្លួនគឺ៖

- ◆ ការងារគ្រប់គ្រងអតិថិជន
- ◆ ការងារគ្រប់គ្រងនាឡិកាទឹក
- ◆ ការផ្លាស់ប្តូរបំពង់ចាស់ដោយដាក់បំពង់ថ្មី
- ◆ ការជួសជុលទឹកធ្លាយទាន់ពេលវេលា
- ◆ ការងារគ្រប់គ្រងទឹកជាតំបន់
- ◆ ការបង្ការ និងបង្ក្រាបបទល្មើស

ផ្នែកទី១: ព័ត៌មាន

ពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)

៣- ស្ថានភាពទីផ្សារ

ទីផ្សាររបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺ “ផ្ទៃសេរី” ដែលគ្រប់គ្រងដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។

រាជធានីភ្នំពេញមានខណ្ឌចំនួន១៣ហើយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសប្លង់បែងចែកខណ្ឌទាំងនោះ ទៅជាតំបន់ និងអនុតំបន់ ដោយមានបញ្ជាក់ពីទីតាំងនាឡិកាទឹកអនុតំបន់ ដែលបានដំឡើងក្នុងអនុតំបន់នីមួយៗ។ ក្នុងក្រុងមាន ៤ខណ្ឌ និងជាយក្រុងមាន ៩ខណ្ឌ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់សេវា ១០០% នៅក្នុងក្រុង មាន ខណ្ឌដូនពេញ ៧មករា ចំការមន និងទួលគោក។ ផ្ទៃសេវាសម្រាប់ខណ្ឌទាំង៩ តាមតំបន់ជាយក្រុងនៅមានកម្រិត ជាក់ស្តែងក្នុងខណ្ឌដង្កោ មានជ័យ និងឫស្សីកែវ មានផ្ទៃសេវាប្រមាណត្រឹមតែ ៦៥% និងក្រុងតាខ្មៅមានផ្ទៃសេវា ប្រមាណ៦០%ប៉ុណ្ណោះ។


ល.រ	ខណ្ឌ	ចំនួនបណ្តាញអតិថិជន
០១	ដូនពេញ	១៩.១២៥
០២	៧មករា	១៨.៥៨៧
០៣	ចំការមន	២៩.៣៣១
០៤	ទួលគោក	២៩.៣០៤
០៥	ឫស្សីកែវ	២៩.៤៧៨
០៦	មានជ័យ	៤១.២០៧
០៧	ដង្កោ	១៤.៧៧៤
០៨	ពោធិ៍សែនជ័យ	៤៧.៦៣៨
០៩	សែនសុខ	៤២.០៧៤
១០	ជ្រោយចង្វារ	៥.០៩១
១១	ច្បារអំពៅ	១៨.៩២១
១២	ព្រែកព្នៅ	២.២០២
១៣	តាខ្មៅ	១៣.១០៣
សរុប		៣១០.៨៣៥

៤- ស្ថានភាពប្រកួតប្រជែង

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាអ្នកផ្គត់ផ្គង់ទឹកតែមួយគត់ (ម៉ូណូប៉ូលី) នៅក្នុងរាជធានីភ្នំពេញ និងមិនធ្វើការ ប្រកួតប្រជែងលើថ្លៃនៅលើទីផ្សារទេ ទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ។



ផ្ទៃសេវារបស់ រ.ទ.ស.ភ. សម្រាប់ឆ្នាំ២០១៦



2016



ផ្នែកទី២: ព័ត៌មានអំពី លទ្ធផលប្រតិបត្តិការធុរកិច្ច

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

១.១- លទ្ធផលការងារប្រព្រឹត្តកម្ម ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ដំណើរការនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពផលិតទឹកស្អាតជាមធ្យមបាន ៤០៩.៧៣២ម៉ែត្រគូប/ថ្ងៃ លើសមត្ថភាព ដើមប្រមាណ ៤៦០.០០០ម៉ែត្រគូប/ថ្ងៃ ដោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៤គឺ៖

- រោងចក្រភូមិព្រៃក្រវាត់: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ១៧០.០០០ម៉ែត្រគូប/ថ្ងៃ
- រោងចក្រជ្រោយចង្វារ: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ១៤០.០០០ម៉ែត្រគូប/ថ្ងៃ
- រោងចក្រចំការមនៈ: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ២០.០០០ម៉ែត្រគូប/ថ្ងៃ
- រោងចក្រនិរោធ: មានសមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតចំនួន ១៣០.០០០ម៉ែត្រគូប/ថ្ងៃ

ប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃ គឺផ្អែកតាមតម្រូវការប្រើប្រាស់ទឹករបស់ប្រជាជនក្នុងផ្ទៃសេវា ដែលតម្រូវការ នេះអាចកើនឡើង ឬថយចុះមិនទៀងទាត់ ដែលទាក់ទងនឹងកត្តារដូវកាល និងអាកាសធាតុ ។

ការចាត់ចែងដំណើរការរោងចក្រនីមួយៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ត្រូវបានគិតគូរទៅដល់ប្រសិទ្ធភាពសេដ្ឋកិច្ច របស់រោងចក្រនីមួយៗជាចម្បង ហេតុនេះទើបអត្រាដំណើរការរបស់រោងចក្រនីមួយៗ ធៀបនឹងសមត្ថភាពប្រព្រឹត្តកម្មពុំដូចគ្នា ទាំងស្រុង។

ជាមួយ សង្វាក់ផលិតកម្មទឹករបស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំងអស់របស់ រ.ទ.ស.ភ. ចែកចេញជា ៣ដំណាក់កាល៖

- ១- ស្ថានីយបូមទឹកល្អក់ (ទឹកទន្លេ)
- ២- ស្ថានីយប្រព្រឹត្តកម្មទឹក
- ៣- ស្ថានីយបូមទឹកស្អាត

ប្រព័ន្ធចែកចាយទឹកស្អាត

ប្រព័ន្ធចែកចាយទឹកស្អាតត្រូវបានបែងចែកជា ២ផ្នែកគឺ៖

- បំពង់មេនាំទឹក: ជាបំពង់មេធំៗមានទំហំចាប់ពី ២៥០ម.ម. ឡើងទៅ ដែលមានតួនាទីបញ្ជូនទឹកស្អាត ពី ស្ថានីយបូមទឹកស្អាតទៅបំពង់ចែកចាយ។ បច្ចុប្បន្ន រ.ទ.ស.ភ. មានបំពង់មេទំហំធំបំផុត ១.៦០០ម.ម.។ ដោយផ្អែកលើតួនាទី និងសម្ពាធទឹកក្នុងបំពង់ដូចនេះបំពង់មេនាំទឹក ត្រូវបាន កំណត់ឲ្យប្រើប្រាស់បំពង់ប្រភេទដែកស្វិត (Ductile Iron) ។
- បំពង់ចែកចាយទឹក: ជាបំពង់មានទំហំចាប់ពី ៥០ម.ម. ដល់២០០ម.ម. ដែលទទួលទឹកស្អាតពីបំពង់មេនាំទឹក រួចចែកចាយដល់អតិថិជន។ រ.ទ.ស.ភ. កំណត់ឲ្យប្រើប្រាស់បំពង់ចែកចាយ ជាប្រភេទ HDPE ព្រោះមានតម្លៃថោកសមរម្យ តែមានគុណភាពខ្ពស់សមស្រប លើកលែងតែបំពង់ចែកចាយ ក្នុងខណ្ឌ៧មករា និងមួយផ្នែកនៃខណ្ឌទួលគោក ដែលស្ថិតក្នុងគម្រោងជំនួយរបស់ប្រទេស ជប៉ុនទើបជាបំពង់ដែកស្វិត ។

ការបាត់បង់ទឹក

ការងារដែលមានលក្ខណៈជាក់ស្តែងបំផុតនោះគឺ ការងារគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ដោយហេតុថា រ.ទ.ស.ភ. បានចាត់ ទុកការកាត់បន្ថយទឹកបាត់បង់ គឺជាកត្តាស្នាបស់របស់អង្គភាព ដោយហេតុថាការកាត់បន្ថយទឹកបាត់បង់អោយចុះទាប ជាហេតុនាំ ឲ្យបង្កើនបាននូវអត្រាធ្វើវិក្កយបត្រ និងឈានទៅបង្កើនបាននូវចំណូលថ្លៃទឹក។

ក- លទ្ធផលការងារប្រព្រឹត្តកម្ម

ក.១- ប្រព្រឹត្តកម្ម

ជាទូទៅការផលិតទឹករបស់យើងមានបរិមាណលើសផែនការឆ្នាំប្រមាណ ៣% ពិសេសរោងចក្រចំការមនបានផលិតលើសផែនការច្រើនជាងគេ ព្រោះក្នុងការចងក្រងរៀបចំផែនការសម្រាប់ឆ្នាំ២០១៦ រោងចក្រចំការមនគ្រោងនឹងផ្អាកដំណើរការផលិតមួយរយៈដើម្បីធ្វើការជួសជុលសាងសង់រោងចក្រឡើងវិញ ដំណើរការនេះគ្រោងនឹងផ្អាកក្នុងខែកក្កដា ឆ្នាំ២០១៦ តែជាក់ស្តែងបច្ចុប្បន្ននេះយើងនៅតែបន្តដំណើរការផលិតជាធម្មតា ទើបផែនការឆ្នាំដែលយើងគ្រោងទាបជាងការផលិតជាក់ស្តែងច្រើន។ រោងចក្រនិរោធផលិតទឹកទាបជាងផែនការប្រមាណជា៥% ដោយសារការផ្តាច់បន្តអគ្គិសនីញឹកញាប់ពីអគ្គិសនីកម្ពុជា ដែលផលប៉ះពាល់ពីការធ្វើផ្លូវជាតិលេខ ១ ព្រមជាមួយគ្នានេះដែរដោយសារតែបរិមាណទឹកផលិតនៅតែបន្តចេញពីរោងចក្រចំការមនទើបតម្រូវឲ្យរោងចក្រនិរោធត្រូវតែបន្ថយបរិមាណផលិតមួយចំនួន។ ទាំងនេះជាកត្តារួមផ្សំអោយការផលិតទឹករបស់រោងចក្រនិរោធមានការថយចុះដែរ ។

ដោយឡែករោងចក្រភូមិព្រែក និងរោងចក្រជ្រោយចង្វារបានផលិតទឹកលើសផែនការផងដែរដោយមានកត្តាមួយចំនួនចូលរួមផ្សំក្នុងនោះយើងសង្កេតឃើញថាតម្រូវការទឹកនៅតំបន់កណ្តាលភាគខាងជើង និងភាគខាងកើតរាជធានីភ្នំពេញមានការកើនឡើងតាមរយៈសំណង់ថ្មីៗកើតឡើងច្រើន។ ក្រៅពីនេះការចាត់ចែងដំណើរការបូមបានល្អប្រសើរនិងមានប្រសិទ្ធភាព ជារួមការផលិតទឹករបស់យើងលើសផែនការប្រមាណជា៣% កត្តានេះបណ្តាលមកពីក្នុងឆមាសទី១ ឆ្នាំ២០១៦ នេះជារដូវប្រាំងក្តៅហួតហែងបំបែបរំលោភអាសាធាតុក្តៅខ្លាំងទើបធ្វើឲ្យមានតម្រូវការប្រើប្រាស់ទឹកមានការកើនឡើង ដែលជាហេតុធ្វើអោយការផលិតទឹករបស់យើងមានការកើនឡើងផងដែរ។

ក្នុងរយៈពេលពេញមួយឆ្នាំ២០១៦ កន្លងទៅនេះ រ.ទ.ស.ភ. បានបន្តធានាផ្គត់ផ្គង់ទឹក ស្អាតស្របទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជនដោយធានាទាំងបរិមាណ និងគុណភាពទឹកស្អាតគ្មានមេរោគព្រមទាំង អាចផឹកបានពីបណ្តាញដោយផ្ទាល់។ ជាមួយលទ្ធផលការងារផលិតកម្មឆ្នាំ២០១៦ មានដូចខាងក្រោម៖


បរិយាយ	ផែនការ (គិតជា ម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជា ម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រ ភូមិព្រែក	៥៤.៦៨៥.៤៨០	៥៩.៩៨៨.៤៨៥	១១០
រោងចក្រ ជ្រោយចង្វារ	៥៣.៨៨៣.៤០០	៥៦.២០៩.១២០	១០៤
រោងចក្រ ចំការមន	២.៤០១.៧០២	៣.៨៣៩.៦២៧	១៦០
រោងចក្រ និរោធ	៦១.៤២៣.៦០០	៥៨.១៩៦.៨០៧	៩៥
សរុប	១៧២.៣៩៤.២០០	១៧៨.២៣៤.០៣៩	១០៣



កម្ពស់ទឹកទន្លេទាំង៣ តាមរដូវកាល

ស្ថានីយបូមទឹកល្អក់មានតួនាទីបូមទឹកល្អក់ពីប្រភពដើម(ទន្លេ) ដើម្បីបញ្ជូនទៅកាន់ស្ថានីយប្រព្រឹត្តកម្ម របស់រោងចក្រប្រព្រឹត្តកម្ម តាមបំពង់មេនាំទឹក ដែលក្នុងនោះរោងចក្រភូមិព្រែកបូមយកទឹកពីទន្លេសាប រោងចក្រជ្រោយចង្វារ បូមយកទឹកពីទន្លេមេគង្គលើ និងរោងចក្រចំការមន បូមយកទឹកពីទន្លេបាសាក់ រោងចក្រនិរោធ បូមយកទឹកពីទន្លេមេគង្គក្រោម។ រ.ទ.ស.ភ. មានសំណង់ស្ថានីយបូម ទឹកល្អក់របស់រោងចក្រភូមិព្រែក និងជ្រោយចង្វារ និងនិរោធ ត្រូវបានសាងសង់ជាអគារបេតុងស្ថិតនៅក្នុងទន្លេ ដោយឡែកស្ថានីយបូមទឹកល្អក់របស់រោងចក្រចំការមន ជាប្រភេទស្ថានីយបណ្តាត។ ជាទូទៅកម្ពស់ទឹកទន្លេទាំង៤ ប្រែប្រួលទៅតាមរដូវកាល ហើយកម្ពស់ទឹកក្នុងឆ្នាំនីមួយៗ ក៏ពុំដូចគ្នាដែរ ដោយសារតែកត្តាអាកាសធាតុ និងជាពិសេសអាស្រ័យទៅនឹងរបបទឹកទន្លេមេគង្គ។ រ.ទ.ស.ភ. មិនអាចផ្តល់ការធានាណាមួយថា កម្ពស់ទឹកទាំងនេះមិនមានបម្រែបម្រួលខ្លាំង នាពេលអនាគតខាងមុខនេះទេ។

ជាទូទៅ កម្ពស់ទឹកទន្លេទាំង៣ ប្រែប្រួលទៅតាមរដូវកាល ហើយកម្ពស់ទឹកក្នុងឆ្នាំនីមួយៗក៏ពុំដូចគ្នាដែរ ដោយសារតែកត្តា អាកាសធាតុ និងជាពិសេសអាស្រ័យទៅនឹងរបបទឹកទន្លេមេគង្គ។ ខាងក្រោមនេះជាតារាងសង្ខេប នៃកម្ពស់ទឹកពីអតីតកាល ទន្លេទាំង៣ (ឯកតាគិតជាម៉ែត្រ)៖



ក- លទ្ធផលការងារប្រតិបត្តិកម្ម (ត)

ក.១- ប្រតិបត្តិកម្ម (ត)

បរិមាណនៃការប្រើប្រាស់ PAC សរុបទាបជាងផែនការប្រមាណជា ០,៣២ក្រាម/ម^៣ ចំណុចនេះគឺបណ្តាលមកពី ៖

- ដោយសារគុណភាពទឹកដើម របស់រោងចក្រភូមិព្រែក បានទទួលឥទ្ធិពលពីប្រភពទឹកទន្លេមេគង្គលើនៅរដូវប្រាំង ទឹកមានលក្ខណៈថ្លាស្រមទាំងងាយស្រួលក្នុងចាប់ផ្តុំកកឲ្យបានជំនួស។

បរិមាណនៃការប្រើប្រាស់ក្លរីនទាបជាងផែនការ ០,៥២ក្រាម/ម^៣ ដោយសារ៖

- រោងចក្រភូមិព្រែកបានប្រើប្រាស់ក្លរីនទឹកជំនួសក្លរីនឧស្ម័នបានមួយចំនួនតែមួយចំនួនទៀតនៅប្រើប្រាស់ក្លរីនឧស្ម័ននៅឡើយ។ ម្យ៉ាងវិញទៀតការផលិតទឹកស្អាតរបស់រោងចក្រនិរោធនមានបរិមាណថយចុះ ដែលជាហេតុធ្វើអោយការប្រើប្រាស់ក្លរីនឧស្ម័នមានការថយចុះផងដែរ។

ការប្រើប្រាស់ថាមពលអគ្គិសនីទាបជាងផែនការ ដែលកត្តានេះបណ្តាលមកពី៖


- ការិយាល័យយន្តសាស្ត្រ និងអគ្គិសនីបានសហការធ្វើការកែសម្រួលលើប្រព័ន្ធបញ្ជាបូមទឹកល្អក់លេខ៥ ដល់លេខ១០ ដែលជាកត្តាចំបងក្នុងការជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ។
- បណ្តាញមេនាំទឹកត្រូវបានដាក់ឲ្យដំណើរការផ្គត់ផ្គង់ទឹកបានល្អប្រសើរ (បើកវ៉ានបញ្ចូលទឹក) ។
- ការដាច់ភ្លើងតាមរោងចក្រ មានការថយចុះច្រើន។
- ការចាត់ចែងដំណើរការបញ្ជាបូមបានល្អប្រសើរ។

លទ្ធផលការប្រើប្រាស់វត្ថុធាតុដើមក្នុងការប្រតិបត្តិកម្មទឹកស្អាត ក្នុងឆ្នាំ២០១៦

បរិយាយ	រោងចក្រ ភូមិព្រែក		រោងចក្រ ព្រាយចង្វារ		រោងចក្រ ចំការមន		រោងចក្រ និរោធ		សរុបរួម	
	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង	ផែនការ	ជាក់ស្តែង
PAC	៩,៩៨ក្រ/ម ^៣	៧,៨៧ក្រ/ម ^៣	៥,១៧ក្រ/ម ^៣	៥,០៣ក្រ/ម ^៣	៧,៧៨ក្រ/ម ^៣	១០,៤៦ក្រ/ម ^៣	៦,៦០ ក្រ/ម ^៣	៧,៥៤ក្រ/ម ^៣	៧,២៤ក្រ/ម ^៣	៦,៩២ក្រ/ម ^៣
ក្លរី	២,៩១ក្រ/ម ^៣	១,៩៨ក្រ/ម ^៣	២,០៥ក្រ/ម ^៣	១,៩៧ក្រ/ម ^៣	២,៣៨ក្រ/ម ^៣	២,០៩ក្រ/ម ^៣	២,៧៨ក្រ/ម ^៣	២,២៦ក្រ/ម ^៣	២,៥៩ក្រ/ម ^៣	២,០៧ក្រ/ម ^៣
អំបិល	-	៤,១៦ក្រ/លីត្រ	-	-	-	-	-	-	-	៤,១៦ក្រ/លីត្រ
អគ្គិសនី	២៧០ក្ល/ម ^៣	២៥២ក្ល/ម ^៣	២៧៥ក្ល/ម ^៣	២៧១ក្ល/ម ^៣	២៩៨ក្ល/ម ^៣	២៦៦ក្ល/ម ^៣	២៧៤ក្ល/ម ^៣	២៤៥ក្ល/ម ^៣	២៧៤ក្ល/ម ^៣	២៥៦ក្ល/ម ^៣



ក្រាហ្វិកបង្ហាញពីការប្រើប្រាស់វត្ថុធាតុដើម តាមបណ្តាញរោងចក្រនីមួយៗ



លទ្ធផលគុណភាពទឹកតាមរោងចក្រ និងបណ្តាញចែកចាយ ក្នុងឆ្នាំ២០១៦

មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ចំការមន	រោងចក្រ ជ្រោយចង្វារ	រោងចក្រ និរោធ	បណ្តាញចែកចាយ
ភាពល្អក់	NTU	≤ ៥	០,៥៩	១,១៣	០,៤១	០,៥៦	០,៧២
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,៤៩	៧,៤៥	៧,៩៣	៧,៧៣	៧,៥៥
ក្លរេសេរី	mg/l	០,១ - ១	០,៨៦	០,៨១	០,៧៦	០,៦៨	០,១៩
ក្លរេសរុប	mg/l	< ២	១,០៤	០,៩៤	០,៨៧	០,៨៣	០,៣១
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០

ត្រួតពិនិត្យគុណភាពទឹកតាមរោងចក្រផលិតទឹកទាំងបួនចំនួន ៣ដង/ថ្ងៃ ត្រួតពិនិត្យគុណភាពទឹកនៅតាមបណ្តាញចែកចាយចំនួន ៨០កន្លែង/សប្តាហ៍ យ៉ាងទៀតទាត់ គុណភាពទឹកស្ថិតក្នុងកម្រិតអនុញ្ញាតរបស់ស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ការងារត្រួតពិនិត្យគុណភាពទឹក ទាំងនៅតាមរោងចក្រ និងតាមបណ្តាញចែកចាយតាមយន្តការ និងកម្មវិធីមានស្រាប់ បានជាប់លាប់ និងទៀតទាត់ ដោយធានាបាននូវគុណភាពទឹកគ្មានមេរោគ និងផឹកបានដោយផ្ទាល់ពីបណ្តាញ ស្របតាមស្តង់ដារទឹកផឹករបស់អង្គការសុខភាពពិភពលោក។

ក- លទ្ធផលការងារប្រព័ន្ធគ្រប់គ្រង (ត)

ក.២.១- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព័ន្ធគ្រប់គ្រង (រោងចក្រ ភូមិព្រែក)

- ជួសជុលផ្លាស់ប្តូរ Air Regulator Valve លាងអាងបោះ បូមស្តារកក់ល្បាប់ច្រាំងទន្លេជុំវិញអណ្តូងស្ថានីយបូមទឹកល្អក់
- ធ្វើហ៊ុំព័ទ្ធការពារព្រំ និងសម្រាមហូរចូលខាងមុខទ្វារទឹកអណ្តូងស្ថានីយបូមទឹកល្អក់ និងជួសជុលទ្វារទឹកអាងបោះចាស់
- ផ្លាស់ប្តូរជណ្តើរ និងធ្វើតម្របអាង Suction Pit បូមធំ
- ជួសជុលទ្វារទឹកលាងអាងបោះចាស់ចំនួនពីរប្រព័ន្ធ
- ជួសជុលលាបថ្នាំបង្កាន់ដៃ និងវ៉ានលើអាងរងចាស់ និងអាងបោះ
- ជួសជុលលាបថ្នាំផ្នែកម្រាលអាងបោះចាស់ ១៣០ម^២
- ជួសជុលប្តូរទ្វារបន្ទប់មុខប្រឡាយអាងបោះចាស់ចំនួន១៤គ្រឿង
- ជួសជុលប្តូររឹងកញ្ចក់ជញ្ជាំង និងបន្ទប់ទូរព្យាបាល
- ជួសជុលលាបថ្នាំផ្ទៃក្នុងជញ្ជាំងអាងបោះចាស់ បន្ថែមខ្សាច់ក្នុងអាងបោះ ជួសជុលកែសម្រួលឡាវបូមនីរពិសោធន៍ទឹក
- ជួសជុលម៉ូទ័រកូរយ៉ែតចាស់ចំនួន ២គ្រឿង ជួសជុលទ្វារទឹកអាងបោះចាស់៤ប្រព័ន្ធ ជួសជុលប្រព័ន្ធបង្ហូរឧស្ម័នក្តី
- ជួសជុល និងដំឡើង Valve Control DN350 ថ្មីបូមទឹកស្អាតតូចលេខ៥
- ជួសជុលកែលម្អបន្ទប់រង្វង់មូលមុខជណ្តើរឡើង
- ជួសជុល និងដំឡើង Valve Control DN500 ថ្មីបូមទឹកស្អាតធំលេខ៣
- ជួសជុលលាបថ្នាំផ្ទៃក្នុងជញ្ជាំងអាងបោះចាស់ ៦៥០ម^២
- ជួសជុលក្លាបប៉េ (Check Valve) ម៉ូទ័របូមទឹកល្អក់លេខ៥ ជួសជុលប្រព័ន្ធ Vacuum ម៉ូទ័របូមទឹកស្អាត
- ជួសជុលលាបថ្នាំស្លាបម៉ូទ័រកូរយ៉ែតអាងរងចាស់ ៤គ្រឿង លេខ១ លេខ២ លេខ៣ និងលេខ១២
- ជួសជុល និងកែសម្រួលប្រព័ន្ធបំភ្លើងមួយចំនួនក្នុងរោងចក្រ ជួសជុលប្រព័ន្ធម៉ូទ័រកូរ PAC លេខ៣
- ជួសជុលម៉ូទ័របូមទឹកស្អាត 180KW លេខ៦
- ជួសជុលម៉ូទ័របូមទឹកសំណល់ចំនួន ២គ្រឿងនៅមាត់ច្រាំងទន្លេស្ថានីយបូមទឹកល្អក់
- ជួសជុលដាលអាងបោះចាស់ចំនួន៣ អាងលេខ៨ លេខ៩ លេខ១១
- ជួសជុលម៉ូទ័រកូរយ៉ែតចាស់ ២គ្រឿងលេខ៥ និងលេខ៩
- ជួសជុលប្រព័ន្ធម៉ូទ័រលាងអាងបោះ (ម៉ូទ័រ Flashing Pump)
- ជួសជុលប្តូរវ៉ាន PAC (uPVC)
- ជួសជុលម៉ូទ័របូមទឹកស្អាត ៣២០KW លេខ២ លេខ៣ និងវ៉ាន២គ្រឿង
- ជួសជុលប្រព័ន្ធទុយោខ្យល់លាងអាងបោះ
- ជួសជុលដំបូលអគារទូបញ្ជាអាងបោះថ្មីចំនួន ៣៨០,៥០ម^២
- ជួសជុលប្រព័ន្ធបូមទឹកល្អក់លេខ៣ និងលេខ៤ នៅស្ថានីយបូមទឹកល្អក់
- ជួសជុលម៉ូទ័របូមទឹកស្អាតលេខ180kw (Transmiss Pump No.1)
- ជួសជុលប្រព័ន្ធបូមទឹកល្អក់លេខ៣ និងលេខ៤ នៅស្ថានីយបូមទឹកល្អក់
- ជួសជុលម៉ូទ័របូមទឹកស្អាតលេខ 180kw (Transmiss Pump No.1)

ក.២.២- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ ជ្រោយចង្វារ)

- ▣ ជួសជុលផ្លាស់ប្តូរគ្រឿងបន្លាស់កៅស៊ូ Rubber Bearing
- ▣ ជួសជុលការឡើងក្នុងបរិវេណរោងចក្រ
- ▣ ជួសជុលលាបថ្នាំបាំងសាច់ទឹកភ្លៀងអាងបោះ ជួសជុលប្រព័ន្ធសុញ្ញកាស
- ▣ ជួសជុលប្រព័ន្ធលាយ PAC លេខ១ និងលេខ២ ជួសជុលប្រព័ន្ធបន្សាបភ្លើ
- ▣ ជួសជុលផ្លាស់ប្តូរប្រព័ន្ធបំភ្លើងក្នុងបរិវេណរោងចក្រ
- ▣ ជួសជុលជើងទេរបេតុងច្រាំងទន្លេ និងបង្គោលបេតុង ជួសជុលម៉ូទ័របូមទឹកល្អក់លេខ៤
- ▣ ជួសជុលប្រព័ន្ធសុញ្ញកាសលេខ១ និងលេខ២ របស់បូមទឹកស្អាត
- ▣ ជួសជុលប្រព័ន្ធកូរលេខ១ ជួសជុលទ្វារទឹកអាងបោះចំនួន៦
- ▣ ជួសជុលម៉ាស៊ីន Air Blower & Air Compressor លេខ១ និងលេខ២
- ▣ ជួសជុលប្រព័ន្ធគ្រាប់ប៉េបូមទឹកល្អក់ ចាក់កៅស៊ូ Rubber Bearing ជួសជុលប្រព័ន្ធកូរយឺត
- ▣ ជួសជុលប្រព័ន្ធកៀរកកអាងរងចាស់លេខ៣ និងលេខ៤
- ▣ បន្ថែមខ្សាច់ក្នុងអាងបោះ ជួសជុលប្រព័ន្ធបូមទឹកស្អាត
- ▣ ជួសជុលប្រព័ន្ធគ្រាប់ប៉េបូមទឹកស្អាតលេខ៣ និងលេខ៧
- ▣ ជួសជុលទ្វារទឹក និងម៉ូទ័របូមទឹកសំណល់ ជួសជុលជើងទេរបេតុងច្រាំងទន្លេ និងបង្គោលបេតុង
- ▣ ជួសជុលប្រព័ន្ធគ្រាប់ប៉េបូមទឹកស្អាតលេខ៣ និងលេខ៩
- ▣ ជួសជុលឧបករណ៍ការពារសម្ពាធគំហុក ជួសជុលកែសម្រួលអគាររោងចក្រ
- ▣ ជួសជុលប្រព័ន្ធបូមទឹកស្អាតលេខ១ និងលេខ២ ជួសជុលម៉ូទ័របូមទឹកល្អក់លេខ៣
- ▣ ជួសជុលប្រព័ន្ធកូរលេខ២
- ▣ ជួសជុលប្រព័ន្ធសុញ្ញកាស បូមទឹកស្អាតលេខ៣ និងលេខ៤
- ▣ ចាក់កៅស៊ូ Rubber Bearing បូមទឹកល្អក់ចំនួន២គ្រឿង
- ▣ ជួសជុលប្រព័ន្ធកៀរកកលេខ១ និងលេខ២ អាងរងថ្មី
- ▣ ជួសជុលទ្វារទឹកអាងបោះចំនួន ៦អាង
- ▣ ជួសជុលម៉ូទ័របូមទឹកល្អក់លេខ២
- ▣ ជួសជុលប្រព័ន្ធកូរ PAC លេខ១ និងលេខ២
- ▣ ជួសជុលប្រព័ន្ធកូរយឺតអាងរងថ្មីលេខ១ និងលេខ២
- ▣ ជួសជុលប្រព័ន្ធកូរលេខ៣
- ▣ ជួសជុលម៉ូទ័របូមទឹកល្អក់លេខ១
- ▣ ជួសជុលទ្វារទឹក និងម៉ូទ័របូមទឹកសំណល់
- ▣ កែសម្រួលប្រព័ន្ធ Solenoid Valve របស់ប្រព័ន្ធបញ្ចេញភក់
- ▣ ជួសជុលត្រង់ស្ទូរ 22kv/400V

ក.២.៣- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ ចំការមន)

- ▣ រៀបចំកែសម្រួលប្រព័ន្ធបំភ្លឺភ្លើងក្នុងបរិវេណរោងចក្រ និងស្ថានីយបូមទឹកល្អក់
- ▣ ជួសជុលកែសម្រួលប្រព័ន្ធបូមទឹកល្អក់លេខ១
- ▣ ជួសជុលកែសម្រួលប្រព័ន្ធបូម PAC
- ▣ ជួសជុលម៉ាស៊ីនបូមទឹកលាងអាងបោះ
- ▣ ជួសជុលកែសម្រួលប្រព័ន្ធម៉ូទ័របូមទឹកស្អាតលេខ ១
- ▣ ជួសជុលម៉ូទ័របូមខ្យល់ (Air Compressor)នៅស្ថានីយបូមទឹកល្អក់
- ▣ រៀបចំកែសម្រួលប្រព័ន្ធអាងរង
- ▣ រៀបចំកែសម្រួលប្រព័ន្ធអាងបោះ
- ▣ ជួសជុលម៉ូទ័រកូរយ៉ែតអាងរងដែកចំនួន ១គ្រឿង
- ▣ កែសម្រួលប្រព័ន្ធបំភ្លឺក្នុងបរិវេណរោងចក្រ

ក.២.៤- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ និរោធ)

- ▣ ជួសជុលទ្វារទឹកប្រព័ន្ធអាងរង
- ▣ ជួសជុលប្រព័ន្ធគ្លាបប៉េបូមទឹកល្អក់
- ▣ ដំឡើងខ្សែរំពាំងការពារទុរយោមនាំទឹកនៅស្ថានីយបូមទឹកល្អក់ ក្តីតាមកុយ
- ▣ ជួសជុលទ្វារទឹកប្រព័ន្ធអាងបោះ
- ▣ ជួសជុលការរំឡោនៅក្នុងរោងចក្រ និងនៅស្ថានីយបូមទឹកទន្លេ
- ▣ ជួសជុលផ្លាស់ប្តូរប្រព័ន្ធបំភ្លឺភ្លើងនៅតាមអគារនីមួយៗក្នុងរោងចក្រ
- ▣ ជួសជុល និងផ្លាស់ប្តូរប្រព័ន្ធកូរ
- ▣ ជួសជុលទុរយោប្រព័ន្ធបូម PAC
- ▣ ជួសជុល និងផ្លាស់ប្តូរប្រព័ន្ធបន្សាបកូរ
- ▣ ជួសជុលប្រព័ន្ធបញ្ចេញកក់
- ▣ ជួសជុលប្រព័ន្ធបូមទឹកសំណល់ក្នុងស្ថានីយបូមទឹកស្អាត
- ▣ ផ្លាស់ប្តូរ Filter ថ្មីសម្រាប់ការពារសត្វល្អិត និងធូលី
- ▣ ជួសជុលលាបថ្នាំបន្ទប់លាយ PAC ចំនួន ៨០ម^២
- ▣ បូមស្តារភក់ក្នុងស្ថានីយបូមទឹកល្អក់
- ▣ ជួសជុលម៉ាស៊ីនកូរយ៉ែតលេខ ១
- ▣ ជួសជុលផ្លាស់ប្តូររ៉ាន Valve Connection-V ទុរយោស្អាតជាមួយ និងធុងភ្លើ
- ▣ ជួសជុលប្រព័ន្ធម៉ូទ័របូមជ្រលក់ក្នុងអណ្តូង



ក.២.៤- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (រោងចក្រ និងរោងចក្រ) "ត"

- ▣ ជួសជុលទ្វារទឹកប្រព័ន្ធអាងរងលេខ៣ បន្ថែមខ្សាច់ក្នុងអាងប្រោះ
- ▣ ជួសជុលម៉ាស៊ីនកូរ PAC អាងលេខ៣ ជួសជុល និងប្តូររ៉ឺន PAC
- ▣ បន្ថែមទឹកស្វិត (សូលុយស្យុងស្វិតកំហាប់ ៥០%)
- ▣ ជួសជុលសំណាញ់ការពារក្បាលបូមទឹកល្អក់លេខ៧ ចំនួន ៤គ្រឿង
- ▣ ជួសជុលផ្លាស់ប្តូរសម្ភារអគ្គិសនីលើប្រព័ន្ធបញ្ជាវ៉ានបញ្ចេញកក់ លេខ៣១ លេខ៣២ លេខ៣៣
- ▣ ផ្លាស់ប្តូរទុយេជ័រសម្រាប់បាញ់លាងសម្អាតកក់ក្នុងអាងរង
- ▣ ជួសជុលប្រព័ន្ធអាងប្រោះ ជួសជុលប្រព័ន្ធម៉ាស៊ីន Compressure
- ▣ ជួសជុលប្រព័ន្ធកូរលឿនលេខ៤
- ▣ ជួសជុលប្រព័ន្ធបំភ្លឺតាមអគារក្នុងបរិវេណរោងចក្រ
- ▣ ជួសជុលផ្លាស់ប្តូរប្រព័ន្ធបន្សាបក្តារ
- ▣ ជួសជុលផ្លាស់ប្តូរការ៉ូឡានៅក្នុងរោងចក្រ និងស្ថានីយបូមទឹកទន្លេ
- ▣ ជួសជុលប្រព័ន្ធបូម PAC
- ▣ បំពាក់បន្ថែមឧបករណ៍ការពារសុវត្ថិភាពភ្លើងឆ្លាយ
- ▣ ជួសជុលប្រព័ន្ធម៉ាស៊ីន Compressure នៅស្ថានីយបូមទឹកល្អក់ភ្នំតាកុយ
- ▣ ជួសជុលប្រព័ន្ធកូរលឿនលេខ២
- ▣ ជួសជុលប្រព័ន្ធបញ្ចេញកក់
- ▣ ជួសជុលចាក់ដីលុបរណ្តៅបាក់ស្រុតនៅចំណុចកែងរបងនាទិស្ប៉ាសាន
- ▣ ជួសជុលប្រព័ន្ធគ្រាប់ប៉េបូមទឹកស្អាត
- ▣ ជួសជុលដងអាបម៉ូទ័រកូរ PAC របស់ម៉ូទ័រកូរលេខ២
- ▣ ផ្លាស់ប្តូរ Ballast និងដើងអំពូលនៅបន្ទប់ Chlorine Storage
- ▣ ជួសជុលប្រព័ន្ធអាងប្រោះលេខ៣ និងលេខ១០
- ▣ ជួសជុលផ្លាស់ប្តូរសម្ភារប្រព័ន្ធកូរ
- ▣ ជួសជុល និងប្តូររ៉ឺន PAC
- ▣ ជួសជុលប្រព័ន្ធបំភ្លឺ
- ▣ ជួសជុលការ៉ូឡានៅក្នុងរោងចក្រ និងស្ថានីយបូមទឹកទន្លេ
- ▣ ផ្លាស់ប្តូរទុយេជ័រសម្រាប់បាញ់លាងសម្អាតកក់ក្នុងអាងរង
- ▣ ជួសជុលប្រព័ន្ធគ្រាប់ប៉េបូមទឹកល្អក់
- ▣ ជួសជុលម៉ាស៊ីនកូរយឺតលេខ៦
- ▣ ជួសជុលប្រព័ន្ធបូមទឹកសំណល់នៅក្នុងអគារស្ថានីយបូមទឹកស្អាត
- ▣ ជួសជុលលាបថ្នាំវ៉ានខ្យល់នៅស្ថានីយបូមទឹកភ្នំតាកុយ

ក.២.៥- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (ប្រព័ន្ធ Scada និងអគ្គិសនី)

- ▣ ដំឡើងប្រព័ន្ធ VSD របស់ទូបញ្ជា Back Wash& Air Blower នៅរោងចក្រភូមិព្រែក
- ▣ ជួសជុល និងកែសម្រួលបញ្ចប់លើការងាររបងបន្ទាល្អសព្វជុំវិញរបងរោងចក្រផលិតទឹកស្អាតជ្រោយចង្វារ
- ▣ កែសម្រួលបន្ទប់ដាក់ម៉ាស៊ីនផលិតភ្លើងទឹករោងចក្រភូមិព្រែក និងជួសជុលប្រព័ន្ធ Moto Valve ORV Filter លេខ៣ រោងចក្រនិរោធ
- ▣ ជួសជុលផ្លាស់ប្តូរ Solenoid Valve នៅរោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរតម្រងចម្រោះខ្យល់ Filter-Regulator របស់ប្រព័ន្ធបញ្ជាឈាងអាងច្រោះ ចាស់រោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ 3Phase Monitoring Relay ថ្មីចំនួន ៣គ្រាប់សម្រាប់ដាក់ក្នុងទូទទួល ថាមពល 0.4KV រោងចក្រនិរោធ
- ▣ កែសម្រួលប្រព័ន្ធបញ្ជាម៉ាស៊ីនភ្លើងដែលផ្គត់ផ្គង់ចរន្តអគ្គិសនីទៅសាលប្រជុំអគាររដ្ឋបាលថ្មី
- ▣ ជួសជុលផ្លាស់ប្តូរប្រព័ន្ធបញ្ជាម៉ាស៊ីនវាស់ស្ទង់នាឡិកាទឹកនៅការិយាល័យទំនាក់ទំនងអតិថិជន
- ▣ ជួសជុលត្រង់ស្ទូរ 2500KVA រោងចក្រជ្រោយចង្វារ និងផ្លាស់ប្តូរ ឌីស្កូទ័រលើទូ LV12 សម្រាប់ភ្លើងផ្នែករដ្ឋបាល
- ▣ ផ្លាស់ប្តូរឌីស្កូទ័រ និងអំពូលសម្រាប់ប្រព័ន្ធភ្លើងបំភ្លឺក្នុងបន្ទប់ហ្វីល នៅរោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Float & Anti freezing Oil សម្រាប់ប្រព័ន្ធបញ្ជា Chlorme Evaporator នៅរោងចក្រនិរោធ
- ▣ ផ្លាស់ប្តូរអាគុយស្ទូត Rocket 12v/40A ចំនួន ៤គ្រឿងលើប្រព័ន្ធ Scada
- ▣ ផ្លាស់ប្តូរ Limit switch ចំនួន ១០គ្រាប់សម្រាប់ប្រព័ន្ធបញ្ជាឈាងអាងច្រោះ រោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Limit switch សម្រាប់ម៉ាស៊ីនគៀរកក់រោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរកង្ហារបើកដៅថ្មីចំនួន ២គ្រឿងនៅរោងចក្រនិរោធ
- ▣ ជួសជុលកែសម្រួលប្រព័ន្ធ Solenoid Valve របស់ប្រព័ន្ធគៀរកក់នៅរោងចក្រ ជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរឌីស្កូទ័រមេ និងបន្ថែមខ្សែភ្លើងមេចូលបន្ទប់ម៉ាស៊ីនផលិតភ្លើងទឹករោងចក្រ ភូមិព្រែក
- ▣ ផ្លាស់ប្តូរ Rectifier ថ្មីចំនួន ១គ្រឿងដាក់ក្នុងទូ PLC នៅអាងតម្កល់ទឹកចោមចៅ



ក.២.៥- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (ប្រព័ន្ធ Scada និងអគ្គិសនី)

- ▣ រៀបចំកែសម្រួលប្រព័ន្ធបញ្ជាបូមទឹកល្អក់លេខ៥ លេខ៦ លេខ៧ និងលេខ៨ ពី Matrix ទៅ PID ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី រោងចក្រជ្រោយចង្វារ និងជួសជុលប្រព័ន្ធ Control Air Field Light នៅអាងតម្កល់ទឹកតាខ្មៅ
- ▣ បាញ់លាងសម្អាតផ្ទាំងកញ្ចក់ Solar រោងចក្រភូមិព្រែក ផ្លាស់ប្តូរ Sensor Gas Detection នៅរោងចក្រជ្រោយចង្វារ
- ▣ ជួសជុលប្រព័ន្ធ Motor Valve បំពង់បូមទឹកល្អក់រោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរ MCCB (3P/250A) លើប្រព័ន្ធបញ្ជាម៉ូទ័របូមទឹកល្អក់លេខ១ ចាស់រោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរនាឡិកាតម្រាម៉ោងដំណើរការម៉ូទ័របស់ទូរបញ្ជាបូមទឹកល្អក់ចំនួន ៤គ្រឿង នៅរោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរកង្ហារបឺតខ្យល់ចំនួន ៤គ្រឿងដាក់ក្នុងទូ PLC នៅអាងតម្កល់ទឹកចោមចៅ
- ▣ កែសម្រួលប្រព័ន្ធបញ្ជាកៀររកកំអាងរងចាស់ រោងចក្រជ្រោយចង្វារ
- ▣ ជួសជុលប្រព័ន្ធបញ្ជា Motor Valve នៅអាងតម្កល់ទឹកច្រាំងចំរេះ
- ▣ ផ្លាស់ប្តូរ Limit Switch ប្រព័ន្ធបញ្ជាលាងអាងច្រោះ នៅរោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Timer Relay ថ្មីនៅទូរបញ្ជាបូមទឹកស្អាត និងទឹកល្អក់រោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Limit Switch និង Solenoid Valve ប្រព័ន្ធបញ្ជាវ៉ានបញ្ចេញភក់លេខ៤៨
- ▣ ផ្លាស់ប្តូរ Auxiliary Relay MM2PN AC200/220V Motor នៅទូរបញ្ជាបូមទឹកស្អាត លេខ១ រោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Aclaptor, Latching Relay & Cantactor នៅរោងចក្រនិរោធន
- ▣ ផ្លាស់ប្តូរ Sensor Gas Detection លើប្រព័ន្ធបន្សាបភ្លើងនៅរោងចក្រនិរោធន
- ▣ ផ្លាស់ប្តូរ 3Phase Monitoring Relay ថ្មីចំនួន ១គ្រាប់ ដាក់ក្នុងទូទទួលថាមពល រោងចក្រនិរោធន
- ▣ ជួសជុល Control Block លើប្រព័ន្ធគ្លីបូមទឹកស្អាតរោងចក្រនិរោធន
- ▣ ផ្លាស់ប្តូរ Sensor Gas Detection នៅរោងចក្រជ្រោយចង្វារ
- ▣ កែសម្រួលប្រព័ន្ធ Solenoid Valve របស់ប្រព័ន្ធកៀររកកំ រោងចក្រជ្រោយចង្វារ

ក.២.៥- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (ប្រព័ន្ធ Scada និងអគ្គិសនី) "ត"

- ▣ កែសម្រួលប្រព័ន្ធ Control របស់ Contactor 3KV រោងចក្រជ្រោយចង្វារ និងជួសជុលប្រព័ន្ធ VCB និងត្រង់ស្ទូររោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរកង្ហារបឺតខ្យល់ ចំនួន ៤គ្រឿងដាក់ក្នុងទូ PLC នៅអាងតម្កល់ទឹកចោមចៅ និងអាងតម្កល់ទឹកពោធិ៍ចិនតុង
- ▣ ជួសជុលកែសម្រួលប្រព័ន្ធអគ្គិសនីអគារកីឡា និងផ្លាស់ប្តូរ ឌីស្យង់ទ័រ និងអំពូលសម្រាប់ប្រព័ន្ធបំភ្លឺនៅក្នុងឃ្លាំងធំ រ.ទ.ស.ក.
- ▣ ផ្លាស់ប្តូរ Filter ថ្មីសម្រាប់ការពារសត្វល្អិត និងធូលីរបស់ទូ VFD បូមទឹកល្អក់លេខ៤ និងលេខ៦ នៅរោងចក្រនិរោធ
- ▣ ជួសជុលTransceiver (Icom)របស់ប្រព័ន្ធស្តារជា RTU7 នៅអាងតម្កល់ទឹកប្រាំងចំរេះ
- ▣ ជួសជុលប្រព័ន្ធបញ្ជា Air Blower លេខ១ថ្មីចំនួន ៣គ្រាប់ រោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរ MCCB សម្រាប់ម៉ូទ័របូមទឹកស្អាត រោងចក្រជ្រោយចង្វារ និងជួសជុលទូបញ្ជាប្រព័ន្ធកូរយ៉ែត រោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Contactor សម្រាប់ទូបញ្ជាបូមទឹកស្អាតលេខ៦ រោងចក្រជ្រោយចង្វារ
- ▣ កែសម្រួលប្រព័ន្ធបញ្ជាស៊ីញ៉ាល Flocculator រោងចក្រជ្រោយចង្វារ និងជួសជុលប្រព័ន្ធបំភ្លឺភ្លើងនៅតាមអាងតម្កល់ទឹកចោមចៅ
- ▣ ផ្លាស់ប្តូរ Solenoid Valve លើប្រព័ន្ធបញ្ជាស្រោចអាងព្រោះរោងចក្រភូមិព្រែក និងជួសជុលទូបញ្ជាប្រព័ន្ធគីមីរោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Digital Multi Meter សម្រាប់ថែទាំប្រព័ន្ធអគ្គិសនីផ្នែករដ្ឋបាល
- ▣ ផ្លាស់ប្តូរ Transformer (400v-230v) លើប្រព័ន្ធបញ្ជាម៉ូទ័របូមទឹកល្អក់លេខ១០ រោងចក្រជ្រោយចង្វារ
- ▣ ជួសជុលប្រព័ន្ធបញ្ជាបិទ-បើកខ្យល់លាងអាងព្រោះចាស់ចំនួន ៦ទូ នៅរោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Auxiliary Relay MM2PN AC200/220V ទូបញ្ជាបូមទឹកល្អក់រោងចក្រភូមិព្រែក
- ▣ ជួសជុលផ្លាស់ប្តូរ Arrester សម្រាប់ទូ Solar របស់រោងចក្រភូមិព្រែក
- ▣ ជួសជុលកែសម្រួលប្រព័ន្ធ Priming System ចាស់នៅរោងចក្រជ្រោយចង្វារ
- ▣ ជួសជុលឧបករណ៍ចែកចាយខ្យល់ សម្រាប់ផ្លាស់ប្តូរប្រព័ន្ធ Compressure បញ្ជាបិទ-បើកវ៉ានលាងអាងព្រោះ រោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Arrester Signal សម្រាប់ Flow Level Valve រោងចក្រភូមិព្រែក
- ▣ ជួសជុលផ្លាស់ប្តូរ Motor បូមលាងអាងព្រោះលេខ ២ នៅរោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Thermistor Relay ថ្មីចំនួន ២គ្រាប់ រោងចក្រនិរោធ និងផ្លាស់ប្តូរContactor សម្រាប់ទូបញ្ជាSolar នៅរោងចក្រភូមិព្រែក
- ▣ រៀបចំកែសម្រួលប្រព័ន្ធបញ្ជាបូមទឹកល្អក់លេខ៩ និងលេខ១០ ពីMatrix ទៅPID ដើម្បីសន្សំសំចៃថាមពលអគ្គិសនីរោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរឌីស្យង់ទ័រ (MCCB) សម្រាប់ទូ Low Voltage នៅរោងចក្រជ្រោយចង្វារ




ក.២.៥- ការងារជួសជុល និងថែទាំប្រព័ន្ធប្រព្រឹត្តកម្ម (ប្រព័ន្ធ Scada និងអគ្គិសនី) "ត"

- ▣ ផ្លាស់ប្តូរ Display ចំនួន ២គ្រឿងនៅស្ថានីយបូមទឹកល្អក់រោងចក្រនិរោធន
- ▣ ជួសជុល និងផ្លាស់ប្តូរប្រព័ន្ធលើកដាក់សារធាតុគីមីរោងចក្រភូមិព្រែក
- ▣ ជួសជុល និងបំពាក់ការមេរ៉ាថ្មីបន្ថែមនៅរោងចក្រនិរោធន
- ▣ ផ្លាស់ប្តូរអំពូលភ្លើងហ្វូចំនួន៨គ្រាប់ នៅស្ថានីយបូមទឹកល្អក់ទាំងពីរនៅរោងចក្រ ជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរ Adaptor Camera និង Camera នៅរោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរ Float Switch នៅរោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរ Auxiliary Relay MM2PN AC200/220V នៅទូរបញ្ជាបូមទឹកល្អក់ រោងចក្រភូមិព្រែក
- ▣ បន្ថែមសញ្ញាបញ្ជាដំណើរការបូមទឹកល្អក់នៅរោងចក្រភូមិព្រែកចូលប្រព័ន្ធ Scada
- ▣ ផ្លាស់ប្តូរខ្សែអង់តែនរបស់ប្រព័ន្ធ Scada(RTU7)នៅអាងតម្កល់ទឹកច្រាំងចំរេ
- ▣ បន្ថែមសញ្ញាអានថាមពលការប្រើប្រាស់អគ្គិសនីចូលប្រព័ន្ធ Scada រោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Charger Block ចំនួន១គ្រឿងនៅអាងតំកល់ទឹកច្រាំងចំរេ
- ▣ ផ្លាស់ប្តូរ Thermistor Relay លើទូរ VFD លេខ១ បូមទឹកស្អាតនៅរោងចក្រ និរោធន
- ▣ ផ្លាស់ប្តូរសម្ភារអគ្គិសនីផ្នែករដ្ឋបាលមួយចំនួនតាមអគារការិយាល័យក្នុងអង្គភាព រ.ទ.ស.ភ. និងអាងតម្កល់ទឹក
- ▣ ផ្លាស់ប្តូរ Contactor សម្រាប់ទូរបញ្ជា Solar នៅរោងចក្រភូមិព្រែក
- ▣ ផ្លាស់ប្តូរ Arrester សម្រាប់ទូរ Solar នៅរោងចក្រភូមិព្រែក
- ▣ ជួសជុលប្រព័ន្ធបញ្ជា Motor Valve នៅអាងតម្កល់ទឹកចោមចៅ
- ▣ កែសម្រួលផ្លាស់ប្តូរឧបករណ៍ Variable speed drive ម៉ាក Varmeca ឲ្យទៅ Variable speed drive ម៉ាក Altiver /Schneider សម្រាប់ម៉ូទ័រយ៉ាតនៅលើអាងរងចាស់ រោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរប្រព័ន្ធ Power Supply ពី UPS ទៅឧបករណ៍ផ្លាស់ប្តូរបូមទឹកស្អាត និងទឹកល្អក់រោងចក្រជ្រោយចង្វារ
- ▣ ជួសជុលផ្លាស់ប្តូរតំណ Optic របស់ប្រព័ន្ធ PLC នៅរោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរ Soleniod Valve ចំនួន ៤គ្រាប់លើប្រព័ន្ធបញ្ជាវ៉ានបញ្ចេញកក់រោងចក្រនិរោធន
- ▣ កែសម្រួលប្រព័ន្ធ Soleniod Valve ប្រព័ន្ធបញ្ចេញកក់រោងចក្រជ្រោយចង្វារ
- ▣ ផ្លាស់ប្តូរសម្ភារអគ្គិសនីនៅបន្ទប់លាយ PAC និងបន្ទប់ Air Blower រោងចក្រជ្រោយចង្វារ

ខ- លទ្ធផលការងាររៀបចំ ប្រព័ន្ធចែកចាយទឹកស្អាត

ខ.១- ការងារពង្រីកផ្ទៃសេវា

បរិយាយ	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រ)
១- ខណ្ឌដូនពេញ	៧.២៣៧,៦៧
២- ខណ្ឌ៧មករា	៨១,០០
៣- ខណ្ឌចំការមន	១.៤៧១,៥៧
៤- ខណ្ឌទួលគោក	៣៥,១០
៥- ខណ្ឌឫស្សីកែវ	១៥.២៤៦,១០
៦- ខណ្ឌមានជ័យ	១៥.០៣៦,២៤
៧- ខណ្ឌដង្កោ	៣០.៣០៣,៣៤
៨- ខណ្ឌពោធិ៍សែនជ័យ	៤៦.៣៦៩,៩០
៩- ខណ្ឌសែនសុខ	៣៩.២២៧,៧០
១០- ខណ្ឌជ្រោយចង្វារ	៩.២៤៨,៣០
១១- ខណ្ឌច្បារអំពៅ	១៧០៩៩,០៥
១២- ខណ្ឌព្រែកព្នៅ	៩.៣៥៥,៩០
១៣- ក្រុងតាខ្មៅ	៤.៧៩១,០០
សរុប	១៩៥.៥០២,៨៧





គ- លទ្ធផលការងារកាត់បន្ថយ ទឹកបាត់បង់

អត្រាទឹកបាត់បង់របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ២០១៦ មានកម្រិតនៅក្នុងរង្វង់លេខមួយខ្ទង់ប៉ុណ្ណោះពោលគឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថយទឹកបាត់បង់ មកនៅត្រឹមអត្រា ៧,១៩% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។
ជាលទ្ធផលការងារ គិតមកដល់ចុងឆ្នាំ២០១៦ នេះ រ.ទ.ស.ភ. បានអនុវត្តដោយសម្រេច បានដូចខាងក្រោម៖

ការងារជួសជុល និងថែទាំឧបករណ៍ប្រព័ន្ធផ្គត់ផ្គង់ទឹក

☐ ថែទាំនាឡិកាតំបន់	២៣៤ គ្រឿង	☐ ជួសជុល លើកគម្របប្រអប់ចុងបំពង់	២០ កន្លែង
☐ ថែទាំវ៉ានស្តុប	១៣៦ កន្លែង	☐ ជួសជុល លើកគម្របប្រអប់នាឡិកាតំបន់	៣០ កន្លែង
☐ ថែទាំវ៉ានខ្យល់	២២១ កន្លែង	☐ ដឹករៀបប្រអប់ចុងបំពង់ថ្មី	៣២ កន្លែង
☐ ថែទាំចុងបំពង់	១៨ កន្លែង	☐ បង្ហូរលាងតាមចុងបំពង់	២២០ កន្លែង
☐ ជួសជុល លើកគម្របប្រអប់វ៉ានខ្យល់	៤២ កន្លែង	☐ ដឹកលើក ប៊ូសអាត្មេ (ថែទាំ-សម្អាត)	៦៦៣ កន្លែង
☐ ជួសជុល លើកគម្របប្រអប់វ៉ានស្តុប	២៣ កន្លែង	☐ ការងារដាក់ ប៊ូសអាត្មេ ថ្មី	១១៥ កន្លែង
☐ បង្ហូរលាងបង្គោលពន្លត់អគ្គិភ័យ	៦៥ កន្លែង	☐ ជួសជុលវ៉ានខ្យល់	០២ កន្លែង
☐ ជួសជុលចុងបំពង់	០១ កន្លែង	☐ ជួសជុលគម្របប្រអប់សាកសម្អាត	០២ កន្លែង
☐ ដឹកដំឡើងបង្គោលពន្លត់អគ្គិភ័យ	០២ កន្លែង	☐ ជួសជុលប្រអប់នាឡិកាបង្គោលពន្លត់អគ្គិភ័យ	០១ កន្លែង
☐ ប្តូរគម្របប្រអប់វ៉ានខ្យល់	០១ កន្លែង	☐ ប្តូរគម្របវ៉ានស្តុប	០១ កន្លែង
☐ ការងាររើបំពង់ ប្រវែង ១២.៨២០ម៉ែត្រ និងការងាររៀបដាក់បំពង់ ប្រវែង ១៨.៩៥២ម៉ែត្រ			
- ទំហំ៣ ម.ម.		- ទំហំ៩០ ម.ម.	
- ទំហំ១១០ ម.ម.		- ទំហំ១៦០ ម.ម.	
- ទំហំ២២៥ ម.ម.			

ប្រភេទបំពង់	គេដឹកប៉ះ	បច្ចេកទេស	សម្ភារ	សរុបក្នុង ឆ្នាំ២០១៦
បំពង់មេ	៥០	៣២	៣៣	១៦២
បណ្តាញចូលផ្ទះ	៤៣៦	២២	៧២១	១.២៥៧
សរុប	៤៨៦	៥៤	៧៥៤	១.៤១៩


ចំនួនលេចធ្លាយមានការកើនឡើងច្រើនបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦ កត្តានេះបណ្តាលមកពីការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងបាននឹងកំពុងរីកដុះជាលម្អិតច្រើនកន្លែង របស់សាលារាជធានីភ្នំពេញដូចជា ការដ្ឋានឈូសឆាយពង្រីកផ្លូវ ការដ្ឋានចាក់បេតុងតាមផ្លូវលំ ការដ្ឋានដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងនាដូរស្យា ការដ្ឋានដាក់បណ្តាញអគ្គិសនីខ្សែកាប ខ្សែអុកទឹច ។ល។ ហើយក៏ជាកត្តាធ្វើឲ្យប៉ះពាល់ដល់បំពង់ និងសម្ភារ តភ្ជាប់ដែរ។



ការគ្រប់គ្រងទឹកបាត់បង់តាមតំបន់

តំបន់គ្រប់គ្រង	អត្រាកំណត់	បរិយាយ	លទ្ធផល
១- ខណ្ឌ ជួនពេញ	៨,០០%	- អង្កេត និងត្រួតពិនិត្យអតិថិជន	១៧.១៦១
		- បទល្មើសបំបែកមុខនាឡិកា	០
		- ទឹកឆ្លាយ (មុខនាឡិកាស្ទង់)	២៨
		- រកឃើញនាឡិកាងាប់	៤
២- ខណ្ឌ ព័កកក	៨,០០%	- អង្កេត និងត្រួតពិនិត្យអតិថិជន	៦២.២១២
		- បទល្មើសបំបែកមុខនាឡិកា	៥០
		- ទឹកឆ្លាយ (មុខនាឡិកាស្ទង់)	៤
		- រកឃើញនាឡិកាងាប់	០
៣- ខណ្ឌ ចំការមន	៨,០០%	- អង្កេត និងត្រួតពិនិត្យអតិថិជន	៥៨.២៩៥
		- ទឹកឆ្លាយ (មុខនាឡិកាស្ទង់)	៨៤
		- បទល្មើសបំបែកមុខនាឡិកា	០
		- រកឃើញនាឡិកាងាប់	២៥
៥- ខណ្ឌ ទួលគោក	៨,០០%	- អង្កេត និងត្រួតពិនិត្យអតិថិជន	៤៤.៨៦៨
		- ទឹកឆ្លាយ (មុខនាឡិកាស្ទង់)	៦៧
		- រកឃើញនាឡិកាងាប់	៣៥
៥- ខណ្ឌ ឫស្សីកែវ	៨,០០%	- អង្កេត និងត្រួតពិនិត្យអតិថិជន	៤៤.៤៧២
		- ទឹកឆ្លាយ (មុខនាឡិកាស្ទង់)	៦៧
		- រកឃើញនាឡិកាងាប់	១៨
៦- ខណ្ឌ មានជ័យ	៨,០០%	- អង្កេត និងត្រួតពិនិត្យអតិថិជន	៣៨.៦០៩
		- បទល្មើសបំបែកមុខនាឡិកា	០
		- ទឹកឆ្លាយ (មុខនាឡិកាស្ទង់)	៥៧
		- រកឃើញនាឡិកាងាប់	១៦
៧- ខណ្ឌ ដង្កោ	៨,០០%	- អង្កេត និងត្រួតពិនិត្យអតិថិជន	៣.៣៩៧
		- ទឹកឆ្លាយ (មុខនាឡិកាស្ទង់)	៤
		- រកឃើញនាឡិកាងាប់	០
៨- ក្រុងតាខ្មៅ	៨,០០%	- អង្កេត និងត្រួតពិនិត្យអតិថិជន	២៨.៨៧៧
		- ទឹកឆ្លាយ (មុខនាឡិកាស្ទង់)	២៤
		- រកឃើញនាឡិកាងាប់	១៦
៩- ខណ្ឌ សែនសុខ	៨,០០%	- អង្កេត និងត្រួតពិនិត្យអតិថិជន	០
		- ទឹកឆ្លាយ (មុខនាឡិកាស្ទង់)	០
		- រកឃើញនាឡិកាងាប់	០

ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ (គិតជាភាគរយ)



2016



ផ្នែកទី២: ព័ត៌មានអំពី លទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

១.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម ឆ្នាំ២០១៦

តបណ្តាញទឹកជូនអតិថិជន

ក្រោយពីបានរៀបចំបណ្តាញចែកចាយទឹករួច រ.ទ.ស.ភ. នឹងប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមកបំពេញបែបបទតបណ្តាញទឹកចូលផ្ទះរៀងៗខ្លួន ។

ការងារតបណ្តាញទឹកចូលផ្ទះ ត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយ ដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្តទាំងមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ. និងអតិថិជន។ បណ្តាញទឹក-និយោជិតដែលបំពេញការងារផ្ទាល់ជាមួយអតិថិជនត្រូវបានអប់រំឲ្យមានអាកប្បកិរិយាសុភាពរាបសារ ម្យ៉ាងទៀត រាក់ទាក់ ម៉ឺងម៉ាត់ និងជួយសម្រួលការងារតបណ្តាញទឹកចូលផ្ទះ ឲ្យបានឆាប់បំផុត។

ក្នុងករណីពិសេស ដូចជាការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្រីក្រ នៅតាមតំបន់ជម្រាលជន្លាត ភ្នំពេញ រ.ទ.ស.ភ. បានចាត់តាំងមន្ត្រី-និយោជិត ទៅបំពេញការងារនៅសហគមន៍នោះតែម្តង។ គោលបំណងចម្បងរបស់ រ.ទ.ស.ភ. គឺជួយសម្រួលប្រជាពលរដ្ឋក្នុងការបំពេញបែបបទតបណ្តាញទឹកឲ្យបានលឿន ទទួលបានប្រាក់ថ្លៃជាទឹកនៅនឹងកន្លែង កាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ល។

ការងារគ្រប់គ្រងអតិថិជន

នៅមុនឆ្នាំ១៩៩៣ ការគ្រប់គ្រងអតិថិជនមានកង្វះខាតយ៉ាងខ្លាំង។ ដូចបានរៀបរាប់រួចនៅខាងដើម ចំនួនអតិថិជនក្នុងបញ្ជី ខុសពីចំនួនអតិថិជនពិតប្រាកដយ៉ាងច្រើន ជាងនេះទៅទៀតក្នុងបញ្ជីពុំបានកត់ត្រាអ្នកមានបណ្តាញទឹកទេ តែបែបជាមានឈ្មោះអ្នក ដែលគ្មានបណ្តាញទឹកប្រើប្រាស់ទៅវិញ។ កត្តានេះទើបធ្វើឲ្យអត្រាប្រមូលប្រាក់ថ្លៃទឹក នៅពេលនោះ មានត្រឹមតែ៤៨% ប៉ុណ្ណោះ។ ដើម្បីកែតម្រូវបញ្ជីនេះអោយត្រឹមត្រូវឡើងវិញ ដោយបានស្នើសុំកំលាំងអន្តរាគមន៍ ប្រមាណ ១០០នាក់ ពីសាលាក្រុងភ្នំពេញ ជាជំនួយ រ.ទ.ស.ភ. បានបើកយុទ្ធនាការអង្កេតអតិថិជនមួយនៅទូទាំងផ្ទៃសេវា ដោយចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ១៩៩៤។ ជាលទ្ធផលនៃយុទ្ធនាការនេះ គឺបានរកឃើញអ្នកមានបណ្តាញទឹកប្រើប្រាស់តែពុំបានកត់ត្រាក្នុងបញ្ជីអតិថិជនចំនួន ១៣.៧២២ អតិថិជន ដោយឡែកក៏បានរកឃើញអ្នកដែលមានឈ្មោះក្នុងបញ្ជី តែជាក់ស្តែងពុំមានបណ្តាញទឹកប្រើប្រាស់ ចំនួន ១២.៩៨០អតិថិជន ។ ក្នុងនេះដែរក៏បានរកឃើញអណ្តូងរួមចំនួន ១.៩៤៥ ដោយពុំដែលមានវិក្កយបត្រទូទាត់ថ្លៃទឹក (ដោយសារសម្ពាធជាបនៅពេលនោះដែលទឹកពុំអាចឡើងដុតពីផ្ទៃដី គេបាននាំគ្នាដឹកអណ្តូង រួចចោះបំពង់មេចែកចាយទឹក ដើម្បីបង្ហូរទឹកពីបំពង់ចូលទៅក្នុងអណ្តូង ហើយប្រើប្រាស់រួមគ្នាច្រើនគ្រួសារ)។ ដំណោះស្រាយចំពោះមុខគឺ (ទី១) ដំឡើងនាឡិកាមេលើបំពង់ដែលបង្ហូរទឹកចូលអណ្តូង រួចចាត់អោយមានតំណាងដើម្បីទូទាត់ថ្លៃទឹក (ទី២) ក្នុងករណីពុំអាចរកតំណាងបានត្រូវរៀបចំបណ្តាញតាមផ្ទះនីមួយៗ ហើយលុបអណ្តូងនេះចេញ។ អណ្តូងរួមទាំងនេះ ត្រូវបានលុបបំបាត់ជាបន្តបន្ទាប់ រហូតបញ្ចប់ជាស្ថាពរ នៅក្នុងពេលផ្លាស់ប្តូរបំពង់មេចែកចាយទឹកថ្មី ដោយរៀបចំជាបណ្តាញចូលផ្ទះទាំងអស់។

ការងារគ្រប់គ្រងនាឡិកាទឹក


ការងារគ្រប់គ្រងនាឡិកាទឹកត្រូវបានចែកចេញជា ៣ផ្នែកគឺ៖ (១)ការដាក់នាឡិកាទឹក ១០០% មានន័យថាគ្រប់បណ្តាញចូលផ្ទះទាំងអស់ត្រូវតែមាននាឡិកាទឹក (២)ការជ្រើសរើសប្រភេទនាឡិកាដែលមានសុក្រិតភាពខ្ពស់ និងគុណភាព សមស្រប និង (៣)កម្មវិធីត្រួតពិនិត្យ និងផ្លាស់ប្តូរ ។ នៅឆ្នាំ១៩៩៣ បណ្តាញទឹកដែលមានបំពាក់នាឡិកាស្ទង់មានចំនួន ៣.៣៩១ ដែលស្មើនឹង ១២,៦១%នៃចំនួនបណ្តាញសរុប ហើយការចេញវិក្កយបត្រថ្លៃទឹកពេលនោះ ត្រូវបានគណនាបរិមាណទឹកតាមការប៉ាន់ស្មាន។ នៅឆ្នាំ១៩៩៤ រ.ទ.ស.ភ. បានចាប់ផ្តើមធ្វើការដំឡើងនាឡិកាទឹកជាបន្តបន្ទាប់ លើគ្រប់បណ្តាញចូលផ្ទះ ដែលធ្វើឲ្យបញ្ឈប់បានទាំងស្រុងនូវការប៉ាន់ស្មានបរិមាណទឹកក្នុងវិក្កយបត្រថ្លៃទឹក។ តារាងខាងក្រោមនេះបង្ហាញពីកំណើននាឡិកាទឹកតាមឆ្នាំនីមួយៗ ធៀបនឹងចំនួនបណ្តាញ ហើយចាប់ពីឆ្នាំ២០០១ បណ្តាញចូលផ្ទះ ទាំងអស់មាននាឡិកាទឹក១០០%។

ក- ការងារផ្គត់ផ្គង់ទឹកជូន ប្រជាពលរដ្ឋមានចំណូលទាប

លទ្ធផលនៃការតបណ្តាញជូនអតិថិជន

បើគិតចាប់ពីពេលអនុវត្តកម្មវិធី “ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប” រហូតដល់ចុងឆ្នាំ២០១៦នេះ រ.ទ.ស.ភ. បានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាបសរុប ៣៣.៨៥៣បណ្តាញ។ ក្នុងនោះបានឧបត្ថម្ភធនសរុប ចំនួន២៣.០៩០ បណ្តាញ ដែល រ.ទ.ស.ភ. ត្រូវចំណាយទឹកប្រាក់សរុប ៥.៨៨១.៩៧៩.៣៦០រៀល ស្មើនឹង ១.៤៧០.៤៩៥ដុល្លារអាមេរិក។

បណ្តាញអតិថិជនមានចំណូលទាប ក្នុងត្រីមាសបណ្តាញនីមួយៗ



ការវាយតម្លៃ

ការផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋមានចំណូលទាប ពិសេសប្រជាពលរដ្ឋក្រីក្ររស់នៅមានលក្ខណៈ ប្រមូលផ្តុំក្នុងសហគមន៍ ដែលកន្លងមកមិនធ្លាប់បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋ ក្នុងតម្លៃមួយ សមស្របថោកជាងឯកជន ផ្គត់ផ្គង់២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង ១សប្តាហ៍ ធានានូវគុណភាពបូមបានផ្ទាល់ពីក្បាលម៉ាស៊ីន និងមានការឧបត្ថម្ភធនផងនោះ បានធ្វើឲ្យប្រជាពលរដ្ឋមានចំណូលទាប ទាំងនោះ សប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយ ដែលបានយកចិត្តទុកដាក់ចំពោះដីភាពរស់នៅរបស់ពួកគាត់។



តបណ្តាញជូនប្រជាពលរដ្ឋមានចំណូលទាប		សរុប (ត្រីសាវ)	តុលាក្រុង (ត្រីសាវ)	ជ័យភ្នេង (ត្រីសាវ)
បង់រំលស់ ១២ខែ		០១	-	០១
ឧបត្ថម្ភធន ៣០%	និង បង់រំលស់ ១២ខែ	៥១	០២	៤៩
ឧបត្ថម្ភធន ៥០%	និង បង់រំលស់ ១២ខែ	៤២៨	០៧	៤២១
ឧបត្ថម្ភធន ៧០%	និង បង់រំលស់ ១២ខែ	១៣៦	០៤	១៣២
ឧបត្ថម្ភធន ១០០%	និង បង់រំលស់ ០៤ខែ	៦២៤	២៩	៥៩៥
សរុប		១.២៤០	៤២	១.១៩៨



ខ- ការងារតបណ្តាញចូលផ្ទះ និង ការគ្រប់គ្រងអតិថិជន

ការងារតបណ្តាញចូលផ្ទះ

ការងារតបណ្តាញចូលផ្ទះ ត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្ត ទាំងមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ. និងអតិថិជន។ គោលបំណងរបស់ រ.ទ.ស.ភ. គឺជួយសម្រួលប្រជាពលរដ្ឋ ក្នុងការបំពេញបែបបទ តបណ្តាញទឹកឲ្យបានលឿន ទទួលបានប្រាក់ថ្លៃទឹកនៅនឹងកន្លែង កាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាលទ្ធផលក្នុងឆ្នាំ២០១៦ នេះ យើងបានតបណ្តាញជូនប្រជាពលរដ្ឋ បានចំនួន២១.៨១១បណ្តាញ។


ការងារគ្រប់គ្រងអតិថិជន

យើងគ្រប់គ្រងអតិថិជនបានល្អ និងមានប្រសិទ្ធភាពដោយ ៖

- បញ្ចូលទិន្នន័យអតិថិជនតបណ្តាញថ្មី និងទិន្នន័យនាឡិកាប្តូរថ្មីទៅក្នុងប្រព័ន្ធបានត្រឹមត្រូវ និងទាន់ពេលវេលា “មិនលើសពីបីថ្ងៃការងារក្រោយថ្ងៃតបណ្តាញ និងប្តូរនាឡិកា” ។
- បញ្ចូលរាល់សំណើកែតម្រូវទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធទាន់ពេលវេលា ។
- ធ្វើ Back Up ទុករាល់ថ្ងៃ និងសប្តាហ៍ ទិន្នន័យអតិថិជននៅក្នុងប្រព័ន្ធ ដើម្បីធានាសុវត្ថិភាពដោយធ្វើការត្រួតពិនិត្យនៅរាល់ចុងត្រីមាសទៀតផង ។
- ធ្វើការថែទាំកុំព្យូទ័រ និង Hardware ទូទាំងអង្គភាពតាមកម្មវិធីដែលបានកំណត់ ។

ប្រភេទអតិថិជន	២០១២	២០១៣	២០១៤	២០១៥	ឆ្នាំ២០១៦
ជីវភាព	១៩៥.២៦១	២០៩.៩៩៧	២២៥.៧៣៥	២៣២.៣៣២	២៥១.០៦៧
អាជីវកម្ម	៣៩.០៣៣	៤១.៥១០	៤៤.២៥៨	៥១.២៥៦	៥៤.២២៨
អង្គភាពរដ្ឋ	៧៩៧	៧៧៥	៧៨៥	៧៩៦	៦៥៥
អ្នកលក់ទឹក	១៧	១៣	១៤	១៣	១១
តំណាងចែកចាយ	២០	២០	២០	២៤	២២
បន្ទប់ជួល	០	០	០	៤.៦០៣	៤.៨៥២
សរុប	២៣៥.១២៨	២៥២.៣១៥	២៧០.៨១២	២៨៩.០២៤	៣១០.៨៣៥

ក្រាហ្វិចបង្ហាញពីបំណែងចែកអតិថិជន ក្នុងឆ្នាំ២០១៦ (អតិថិជនសរុបចំនួន: ៣១០.៨៣៥អតិថិជន)




គ- ចំណូលថ្លៃទឹក និងការងារជួសជុល បូរោឡីកាទឹក

គ.១- ចំណូលថ្លៃទឹក

ដើម្បីធានាប្រសិទ្ធភាព និងទិន្នផលកាន់តែល្អប្រសើរ លើការងារប្រមូលប្រាក់ថ្លៃទឹកប្រើប្រាស់ពីអតិថិជន យើងបានបន្តអនុវត្តយន្តការអានមួយថ្ងៃបោះពុម្ពវិក្កយបត្រមួយថ្ងៃ។ ទន្ទឹមនោះយើងបានបន្តដំណើរការ សាខាទទួលប្រាក់ថ្លៃទឹកចំនួនបួនកន្លែងនៅតាមអាងតម្កល់ទឹកជាយក្រុងទាំងបី និងនៅតាខ្មៅ សំដៅបង្កភាពងាយស្រួលដល់ការទូទាត់ប្រាក់ថ្លៃទឹករបស់អតិថិជន ក៏ដូចជាកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់អតិថិជនផងដែរ។ ពិសេសជាងនេះទៅទៀត យើងបានសហការជាមួយបណ្តាធនាគារ និងក្រុមហ៊ុន ដាក់ឱ្យដំណើរការសេវាកម្មទទួលប្រាក់ថ្លៃទឹកតាមបច្ចេកវិទ្យាទំនើបថែមទៀត។ ដែលជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ ចំណូលថ្លៃទឹកទារបានស្មើនឹង ៩៩,៩០% នៃទឹកប្រាក់ប្រកាសក្នុងវិក្កយបត្រ។

ក្រាហ្វិចបង្ហាញពីចំណូលថ្លៃទឹកទារបានស្មើនឹង ៩៩,៩០% ក្នុងឆ្នាំ២០១៦



គ.២- ការងារជួសជុល និងបូរោឡីកាទឹក

- ◆ ដោះដូរនាឡិកាទឹក ២៣.៥៤៦គ្រឿង (នាឡិកាទឹកទំហំ៤០ម.ម. ឡើងចំនួន៩៩គ្រឿង) ស្មើនឹង ១០២% នៃផែនការ ២៣.០០០គ្រឿង ក្នុងនោះនាឡិកាមានអាយុកាលលើស១១ឆ្នាំឡើង ១៨.១៦៤គ្រឿង ស្មើនឹង៩៩% លើផែនការ ១៨.៤២៣គ្រឿង។
- ◆ ទន្ទឹមនឹងការដោះដូរនាឡិកានេះ យើងបានធ្វើការលើកបរិមាណទឹកដែលល្អៀង បញ្ចូលទៅក្នុងវិក្កយបត្រ ក្នុងរយៈពេលនាឡិកាខូចចំនួន៣.២១៤គ្រឿង និងបាត់១៣២គ្រឿង បានប្រមាណ២៣៣.៩៧៤ម^៣ និងនាឡិកាដើរយឺតលើសកម្រិតកំណត់ចំនួន ១.៥៨១គ្រឿង បានប្រមាណ ១០.៣៥៦ម^៣។



2016



2016



ផ្នែកទី២: ព័ត៌មានអំពី

លទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូល

ព័ត៌មានធុរកិច្ចតាមផ្នែក (ត)

១.៣- ការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

ផ្អែកលើសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍ធនធានមនុស្ស និងដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពការងារ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាំបាច់ត្រូវរៀបចំគម្រោងផែនការច្បាស់លាស់ ដោយមានការសហការ ឧបត្ថម្ភពីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើឲ្យ រ.ទ.ស.ភ. មានសមត្ថភាពកាន់តែប្រសើរឡើង ក្នុងការកែសម្រួលចំណុចសំខាន់ៗដូចខាងក្រោម៖

- ◆ រៀបចំឲ្យមានមណ្ឌលបណ្តុះបណ្តាល និងដំណើរការជាបណ្តើរៗ ចាប់ពីឆ្នាំ១៩៩៧ ដែលមាន គោលការណ៍៖
 - កំណត់នូវគោលការណ៍ស្តីពីការបញ្ជូនមន្ត្រី និយោជិតទៅទទួលការបណ្តុះបណ្តាល។
 - ស្វែងរកគ្រូបណ្តុះបណ្តាលនៅតាមវិទ្យាស្ថាននានា ទាំងក្នុង និងក្រៅប្រទេស សម្រាប់បណ្តុះ បណ្តាលជំនាញដល់មន្ត្រី និយោជិត រ.ទ.ស.ភ.។
 - សហការជាមួយម្ចាស់ជំនួយក្នុងការស្នើ និងបញ្ជូនមន្ត្រីទៅទទួលការបណ្តុះបណ្តាលជំនាញចាំបាច់ នៅក្រៅប្រទេស។
- ◆ ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្នមណ្ឌលបណ្តុះបណ្តាលនេះបានដំណើរការពេញសមត្ថភាពដោយបាន រៀបចំឲ្យមានគ្រូបង្គោលក្នុងអង្គភាពសម្រាប់ដំណើរការបណ្តុះបណ្តាលជំនាញ សម្រាប់និយោជិតថ្នាក់ ក្រោម ដោយផ្ដោតជាសំខាន់ទៅលើការបណ្តុះបណ្តាល ទាក់ទងនឹងការអនុវត្តន៍ការងារជាក់ស្តែង (បែប បទដំណើរការងារស្តង់ដារការងារ “SOP”)។
- ◆ បានធ្វើការកែសម្រួលនូវការវាយតម្លៃមន្ត្រី-និយោជិតតាមរយៈព្រឹត្តិបត្រពិន្ទុប្រចាំខែ មកប្រចាំត្រីមាស ក្នុងឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។
- ◆ ខែមិថុនា ឆ្នាំ២០០៧ រ.ទ.ស.ភ. បានរៀបចំឲ្យមានការប្រឡងសមត្ថភាពប្រចាំឆ្នាំ។ ការប្រឡង សមត្ថភាពនេះ បានអនុវត្តសម្រាប់មន្ត្រី-និយោជិត ដើម្បីឲ្យឃើញពីសមត្ថភាព និងការយល់ដឹងក្នុងការ អនុវត្តន៍ការងារ។
- ◆ បានរៀបចំបែបបទនៃការដំឡើងឋានៈ ការដំឡើងកាំប្រែវត្សរ៍ ដំឡើងបៀវត្សរ៍ លើកសរសើរប្រចាំឆ្នាំតាម លទ្ធផល នៃការប្រឡងសមត្ថភាព និងលទ្ធផលនៃការវាយតម្លៃតាមរយៈព្រឹត្តិបត្រពិន្ទុប្រកបដោយតម្លាភាព។

១.៣.១- ការងារគ្រប់គ្រងធនធានមនុស្ស

ក្នុងឆ្នាំ២០១៦ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានមន្ត្រីនិយោជិតទាំងអស់ចំនួន ១.០៣០រូប (នារី៖ ១៨៤រូប) ក្នុងនោះមាន៖

- ◆ មន្ត្រីក្របខ័ណ្ឌរដ្ឋ ចំនួន០២រូប គឺអគ្គនាយក និងអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ និងជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- ◆ មន្ត្រី និយោជិតក្របខ័ណ្ឌសហគ្រាស ចំនួន៩១០រូប (នារី៖១៦៨រូប)
- ◆ និយោជិតសាកល្បងការងារចំនួន ៤២រូប (នារី៖០៤រូប)
- ◆ និយោជិតជាប់កិច្ចសន្យា ចំនួន ៧៦រូប (នារី៖១២រូប)
- ◆ និយោជិតចំនួន ២៥រូប បានចុះអនុវត្តការងារនៅតាមបណ្តាខេត្តនានា។


ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

កម្រិតជំនាញរបស់មន្ត្រី និយោជិត

កំរិតអប់រំ និងមុខវិជ្ជាជីវៈ	រយៈពេល				សរុប	
	រយៈពេល ១៨-២៦	រយៈពេល ២៧-៣៤	រយៈពេល ៣៥-៤៤	រយៈពេល ៤៥	ចំនួន (នាក់)	ភាគរយ (%)
បណ្ឌិត	-	-	០២	០២	០២	០,១៩
អនុបណ្ឌិត	១៤	១៨	១៧	៤៩	៤៩	៤,៧៦
បរិញ្ញាបត្រ / វិស្វករ	៣៨	១៥០	៣៩	១៨	២៤៥	២៣,៧៩
បរិញ្ញាបត្រ/រង/មធ្យមបច្ចេកទេស	០៩	២៤	១៦	១៣	៦២	៦,០២
មធ្យមសិក្សាទុតិយភូមិ និងទទួលការបណ្តុះបណ្តាលរយៈពេលខ្លី	១៣៩	១១២	២៨	៣០	៣០៩	៣០,០០
អ្នកបច្ចេកទេស និង កម្មករជំនាញ	០២	០៩	១៤	១៥	៤០	៣,៨៨
អ្នកមានបទពិសោធន៍ការងារលើ១០ឆ្នាំ ឡើង	-	០៧	៣៧	៥៦	១០០	៩,៧១
កម្មករពលកម្ម	៦៥	១១៤	៣៣	១១	២២៣	២១,៦៥
សរុប	២៥៣	៤៣០	១៨៥	១៦២	១.០៣០	១០០

ក្រាហ្វិចខាងក្រោមបង្ហាញពីកម្រិតជំនាញរបស់មន្ត្រី និយោជិត រ.ទ.ស.ភ.



ការអនុវត្តន៍លក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង

- ចំនួនបុគ្គលិកដែលបានប្រើប្រាស់ក្នុងរយៈកាលកន្លងមកក្នុងកម្រិត ៣,២៣ លើ ១.០០០ អតិថិជន (ចំនួនអតិថិជនសរុបចុងគ្រា ៣១០.៨៣៥)។
- ការអនុវត្តន៍តួនាទី ភារកិច្ច វិន័យ ការងារ ពេលម៉ោងធ្វើការ សំលៀកបំពាក់ និងការប្រើប្រាស់សម្ភារការពារសុវត្ថិភាពពលកម្ម របស់ មន្ត្រី-និយោជិត កម្មករ កាន់តែប្រសើរ។

ការលើកទឹកចិត្ត:

- បានធ្វើការដំឡើងប្រាក់បំណាច់អគ្គនាយក ប្រាក់លាភការក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋ មន្ត្រីនិយោជិតក្នុងក្របខ័ណ្ឌទាំងបួនជារួម១០% និង តម្លើងកាំប្រាក់បៀវត្សរ៍ចំនួន១កាំ។
- បានធ្វើលិខិត និងរង្វាន់លើកសរសើរជូន មន្ត្រី និយោជិត ៦២រូប។
- បានផ្តល់មេដាយគ្រឿងឥស្សរិយយស ជូនអគ្គនាយក រ.ទ.ស.ភ. ថ្នាក់ដឹកនាំ និងមន្ត្រី និយោជិត ចំនួន១៧២រូប ក្រោមអធិបតីភាព **ឯកឧត្តម បប ប្រសិទ្ធ** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម-សិប្បកម្ម
- បានផ្លាស់ប្តូរតួនាទី និងដំឡើងឋានៈ ចំនួន ០៣រូប(នារី០១រូប)។
- បានផ្លាស់ប្តូរតួនាទី ចំនួន០៦ រូប។

ការងារជ្រើសរើស:

ធ្វើការជ្រើសរើសនិយោជិតតាមតម្រូវការជាក់ស្តែងរបស់បណ្តាញនាយកដ្ឋាន ក្នុងនោះបាន ៖

- បញ្ចូលជានិយោជិតហ្វឹកហាត់ការងារ ចំនួន ៨២រូប(នារី ១៨រូប) / (លាវែង០៣រូប)
- ពីនិវត្តន៍ជនជានិយោជិតជាប់កិច្ចសន្យា ចំនួន ០៣រូប
- បញ្ចូលជានិយោជិតជាប់កិច្ចសន្យា ចំនួន ១៣២រូប(នារី ២៥រូប)
- បញ្ចូលជានិយោជិតសាកល្បងការងារ ចំនួន ១៤៦រូប(នារី ៣៥រូប)
- បញ្ចូលជានិយោជិតក្របខ័ណ្ឌពេញសិទ្ធិ ចំនួន ១១៤រូប(នារី ៣០រូប)
- បញ្ចូលជានិយោជិតបន្តកិច្ចសន្យាបណ្តោះអាសន្ន ចំនួន ០១រូប

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

១.៣.២- ការងារអភិវឌ្ឍន៍ ធនធានមនុស្ស

ការងារបណ្តុះបណ្តាល

- បានបើកវគ្គបណ្តុះបណ្តាលក្នុងអង្គភាពលើមុខជំនាញ១៩ ដល់មន្ត្រី និយោជិតចំនួន ១.១៥៣រូប(នារី១៣០រូប)
- បានបញ្ជូនទៅបណ្តុះបណ្តាលតាមមហាវិទ្យាល័យ និងវិទ្យាស្ថាននានាលើមុខជំនាញ១០ ចំនួន៥៨រូប (នារី ២៤រូប)។
- បានបញ្ជូនមន្ត្រី និយោជិតទៅក្រៅប្រទេសចំនួន ៣៤រូប(នារី០៥រូប) ដើម្បីចូលរួម៖
 - កិច្ចប្រជុំកំពូលអ្នកដឹកនាំទឹកពិភពលោកនៅប្រទេសសិង្ហបុរី ០២រូប។
 - វគ្គបណ្តុះបណ្តាលនៅប្រទេសសិង្ហបុរី ០១រូប។
 - សន្និសីទនៅប្រទេសម៉ាឡេស៊ី ០២រូប ប្រទេសអង់គ្លេស ០១រូប និងប្រទេសជប៉ុន ០២រូប។
 - សិក្ខាសាលានៅម៉ាឡេស៊ី ០៤រូប ប្រទេសជប៉ុន ០១រូប ប្រទេសវៀតណាម ០៤រូប ប្រទេសហ្វីលីពីន ០១រូប និងនៅប្រទេសប៉ាគីស្ថាន ០១រូប។
 - ទស្សនៈកិច្ចនៅប្រទេសហ្វីលីពីន ០៣រូប (នារី០១រូប)។
 - ផ្លាស់ប្តូរទពិសោធន៍ការងារនៅប្រទេសថៃ ១១រូប(នារី០៤រូប)។



ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

១- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

១.៣.២- ការងារអភិវឌ្ឍន៍ ធនធានមនុស្ស

ការងារផ្តល់ចំណេះដឹង

ទទួលសិស្ស និស្សិត ចំនួន សរុបចំនួន ៥៧៦រូប(នារី១២៥រូប) ដើម្បីមក៖

- កម្មសិក្សា: វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ០២រូប សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ០៧រូប និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (នារី០១រូប)។
- ទស្សនៈកិច្ចសិក្សា: វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ១៥២រូប(នារី ៣០រូប) វិទ្យាស្ថានអន្តរជាតិអាមេរិកាំង ២១៧រូប (នារី ៥៩រូប) សាលារៀនអាហ្សូនកម្ពុជា ២២រូប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣១រូប (នារី២៥រូប) សាកលវិទ្យាល័យខេមរៈ ២០រូប(នារី១០រូប) Asia Pacific Fredfort International School ០៤រូប The Lycée français Rene Descartes ៧៨រូប និងអង្គការJICA ៤២រូប។
- ចុះបណ្តុះបណ្តាលតាមខេត្ត/ក្រុង: គ្រូបង្គោត១៤រូប ជាមន្ត្រី រ.ទ.ស.ភ. (កំពង់ចាម កំពត ស្វាយរៀង សៀមរាប បាត់ដំបង កំពង់ធំ ក្រុងព្រះសីហនុ និងមណ្ឌលគិរី)។

២- ការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ច

គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះ គ្មានការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ចនោះទេ។

៣- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភពចំណូល	ឆ្នាំ២០១៦		ឆ្នាំ២០១៥		ឆ្នាំ២០១៤	
		បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	១៧៩.០០៦.៥០១	៩០,៣៣%	១៦២.០២៨.០៩៥	៨៤,៦៨%	១៤៦.៨៥៧.៣៤៨	៩៣,៨១%
២	ចំណូលពីសេវាសាងសង់	៥.៤២០.៨៦០	២,៧៤%	១៧.៩៦៨.៧៩៩	៩,៣៩%	២០០.៦៣១	០,១៣%
៣	ចំណូលផ្សេងៗ	១៣.៧៥២.៥១៣	៦,៩៤%	១១.៣៥១.៣៥២	៥,៩៣%	៩.៤៨៤.៨៧០	៤,៧៦%
	ចំណូលសរុប	<u>១៩៨.១៧៩.៨៧៤</u>		<u>១៩១.៣៤៨.២៤៦</u>		<u>១៥៦.៥៤២.៨៤៩</u>	

2016



ផ្នែកទី៣: អភិបាលកិច្ចសាជីវកម្ម

១- ភាគហ៊ុនិក

ក-ការការពារសិទ្ធិភាគហ៊ុនិក

ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ. ត្រូវបានការពារសិទ្ធិដោយក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ. ដែលក្នុងនោះមាន៖

- ភាគហ៊ុនិកអាចស្វែងរកព័ត៌មានទាន់ពេល របាយការណ៍ប្រចាំត្រីមាស និងប្រចាំឆ្នាំ និងព័ត៌មានផ្សេងទៀត របស់ រ.ទ.ស.ភ. បាន តាមរយៈគេហទំព័រ www.ppwsa.com.kh។
- ភាគហ៊ុនិកអាចចូលរួមកិច្ចប្រជុំ មហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំរបស់ រ.ទ.ស.ភ. ដោយអនុវត្តតាមសេចក្តីណែនាំរបស់ រ.ទ.ស.ភ. សម្រាប់ការចូលរួមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកនីមួយៗ។ នៅក្នុងកិច្ចប្រជុំនេះ ភាគហ៊ុនិកអាចធ្វើការបញ្ចេញយោបល់ និង/ឬ ស្នើសុំកែតម្រូវ និងធ្វើការបោះឆ្នោតលើរបៀបវារៈ ដែលត្រូវសម្រេចដោយមហាសន្និបាតភាគហ៊ុនិក។ ភាគហ៊ុនិកអាចទាញយកឯកសារសម្រាប់ការចូលរួមមហាសន្និបាតភាគហ៊ុនិក និងកំណត់ហេតុមហាសន្និបាតភាគហ៊ុនិក តាមរយៈគេហទំព័រ www.ppwsa.com.kh។
- ភាគហ៊ុនិកមានសិទ្ធិបោះឆ្នោត អនុម័តលើបេក្ខភាពអភិបាលឯករាជ្យ នៅក្នុងមហាសន្និបាតភាគហ៊ុនិក ដោយ អនុវត្តតាមសេចក្តីណែនាំរបស់ រ.ទ.ស.ភ. សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យ។
- ភាគហ៊ុនិកឯកជនអាចស្នើបេក្ខភាព និងបោះឆ្នោតជ្រើសតាំងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជននៅក្នុងមហាសន្និបាតភាគហ៊ុនិក ដោយអនុវត្តតាមសេចក្តីណែនាំរបស់ រ.ទ.ស.ភ. សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន។
- ភាគហ៊ុនិកមានសិទ្ធិទទួលភាគលាភ ដែលប្រកាសដោយក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ. ទៅតាមសមាមាត្រភាគហ៊ុនដែលខ្លួនកាន់កាប់។
- ភាគហ៊ុនិកត្រូវបានការពារដោយមិនត្រូវមានជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរផ្ទៃក្នុងឬស៊ើបអង្កេតផ្ទៃក្នុង (Self-Dealing) ដែលមិនត្រឹមត្រូវរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់។ អភិបាល និងបុគ្គលិកជាន់ខ្ពស់ របស់ រ.ទ.ស.ភ. មិនអាចធ្វើការជួញដូរភាគហ៊ុនរបស់ រ.ទ.ស.ភ. ក្នុងរយៈពេល៖
 - ១០ថ្ងៃ នៃថ្ងៃធ្វើការ មុនការចេញផ្សាយព័ត៌មានហិរញ្ញវត្ថុ រហូតដល់ ០១ថ្ងៃ នៃថ្ងៃធ្វើការក្រោយការចេញផ្សាយព័ត៌មានហិរញ្ញវត្ថុ។
 - ០៧ថ្ងៃ នៃថ្ងៃធ្វើការ មុនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រហូតដល់ ០១ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។

ផ្នែកទី៣:

អភិបាលកិច្ចសាជីវកម្ម (ត)

១- ភាគហ៊ុនិក (ត)

ខ- ការបែងចែកប្រភេទភាគហ៊ុនិក

បរិយាយ	សញ្ញាតិ	ប្រភេទភាគហ៊ុនិក	ចំនួនភាគហ៊ុនិក	ចំនួនមូលបត្រ	ភាគរយ
តិចជាង ០៥%	សញ្ញាតិខ្មែរ	រូបវន្តបុគ្គល	១.២៣៥	៤.៣៦៧.៥៩២	៥,០២២%
		នីតិបុគ្គល	៤	១.២៣១.១០៧	១,៤១៦%
	មិនមានសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	៣៥៣	៥.០៤៣.៩៥៩	៥,៧៩៩%
		នីតិបុគ្គល	៨	២.៤០៣.៣១៧	២,៧៦៣%
ចាប់ពី ០៥% ដល់ ៣០%	សញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន
	មិនមានសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន
ចាប់ពី ៣០% ឡើងទៅ	សញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	១	៧៣.៩២៧.១៨៧	៨៥%
	មិនមានសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន

គ- អភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិតដែលកាន់កាប់មូលបត្រកម្មសិទ្ធិរបស់ រ.ទ.ស.ភ.

ភាគហ៊ុនិក	ចំនួនភាគហ៊ុនិក	ចំនួនមូលបត្រ	ភាគរយធៀបនឹងមូលបត្រកម្មសិទ្ធិដែលបានបោះផ្សាយ(*)	ភាគរយធៀបនឹងមូលបត្រកម្មសិទ្ធិសរុប(**)
អភិបាល	១	៧.៥៩៩	០,០៥៨%	០,០០៩%
បុគ្គលិកជាន់ខ្ពស់	១៣	១៤៣.៩៩៧	១,១០៤%	០,១៦៦%
និយោជិត	៤៤៩	៩១៤.៣៩៣	៧,០០៩%	១,០៥១%
សរុប	៤៦៣	១.០៦៥.៩៨៩	៨,១៧១%	១,២២៦%

* មូលបត្រកម្មសិទ្ធិដែលបានបោះផ្សាយ: ១៣.០៤៥.៩៧៥ភាគហ៊ុន

** មូលបត្រកម្មសិទ្ធិសរុប: ៨៦.៩៧៣.១៦២ភាគហ៊ុន

ឃ- ការផ្លាស់ប្តូរភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ ដោយបញ្ជាក់អំពីអត្តសញ្ញាណ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. ពុំមានការផ្លាស់ប្តូរភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នោះទេ។

ង- អត្តសញ្ញាណភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនចាប់ពី០៥(ប្រាំ)ភាគរយឡើងទៅ ស្ថិតក្នុងស្ថានភាពអសាធារណ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. ពុំមានភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនចាប់ពី៥(ប្រាំ)ភាគរយ ឡើងទៅ ដែលស្ថិតនៅក្នុងស្ថានភាពអសាធារណនោះទេ។



ច- កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក

ល.រ.	កាលបរិច្ឆេទ	ប្រភេទកិច្ចប្រជុំ	របៀបវារៈ	សេចក្តីសម្រេច
១	០២/ឧសភា/២០១៦	សាមញ្ញ	- របាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០១៥ - ទិសដៅអាជីវកម្មឆ្នាំ២០១៦	គ្មាន

ឆ- គោលនយោបាយភាគលាភ

ឆ.១- គោលនយោបាយភាគលាភរបស់ រ.ទ.ស.ភ.

ក្រោយពីបានអនុម័តលើគណនី បើពិនិត្យឃើញថាមានចំណេញ ក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចសម្រេចផ្ទេរទឹកប្រាក់ទាំងនោះដើម្បី៖

១- ការទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅ

២- បន្ទាប់ពីបានទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅរួច ប្រសិនបើមានប្រាក់ចំណេញនោះប្រាក់ចំណេញនេះត្រូវបែងចែកសម្រាប់៖

ក- ថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិត តាមលក្ខខណ្ឌ៖

- ក្នុងករណីប្រាក់ចំណេញនៅសល់មានចំនួនពី៥% ដល់១០% នៃចំណាយដំណើរការរបស់ រ.ទ.ស.ភ. សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹងមួយខែនៃប្រាក់បៀវត្សស្មុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
- ក្នុងករណីប្រាក់ចំណេញលើសពី១០% ដល់២០% នៃចំណាយដំណើរការរបស់ រ.ទ.ស.ភ. សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹងពីរខែនៃប្រាក់បៀវត្សស្មុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
- ក្នុងករណីប្រាក់ចំណេញលើសពី២០% នៃចំណាយដំណើរការរបស់ រ.ទ.ស.ភ. សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹងបីខែនៃប្រាក់បៀវត្សស្មុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។

ខ- ចំនួន២% សម្រាប់ប្រាក់សោធននិវត្ត និងអសមត្ថភាពវិជ្ជាជីវៈ។

គ- បង្កើតភាគបម្រុងតាមច្បាប់ ៥%។

ឃ- បង្កើតភាគបម្រុងសេរីចំនួន ៥%។

ង- មូលនិធិ ៥% លើប្រាក់ចំណេញសម្រាប់បម្រើផលប្រយោជន៍សង្គម ដែលត្រូវកាត់ត្រាចូលក្នុងបន្ទុកក្នុងឆ្នាំ ដែលធ្វើប្រតិបត្តិការចំណាយនោះ។

៣- ចំនួនប្រាក់ដែលនៅសល់បន្ទាប់ពីការបែងចែកខាងលើនេះត្រូវ៖

ក- ដកប្រាក់រក្សាទុកដើម្បីធ្វើការវិនិយោគនាពេលខាងមុខ ដែលចំនួននេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល។

ខ- ប្រាក់នៅសល់ក្រោយពីការរក្សាទុកសម្រាប់ធ្វើការវិនិយោគត្រូវធ្វើការបែងចែក ៨៥% ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ១៥% ទៅភាគហ៊ុនិកដែលជាវិនិយោគិនសាធារណៈ។


ឆ.២- ព័ត៌មានប្រវត្តិសាស្ត្រអំពីការបែងចែកភាគលាភ

ព័ត៌មានលម្អិតអំពីការបែងចែកភាគលាភ	២០១៣	២០១៤	២០១៥
ចំណេញសុទ្ធ	៣៨.០៨៨.០៣០.០០០រៀល	៤៥.៧៤៧.៩១១.០០០រៀល	៥៦.៩៤៩.១៣១.០០០រៀល
ភាគលាភជាសាច់ប្រាក់សរុប	៤.៧៦១.០០៣.៧៥០រៀល	៩.១៤៩.៥៨២.២០០រៀល	១៣.២៦៩.៤៩៥.៣២៦រៀល
ភាគលាភជាមូលបត្រកម្មសិទ្ធិសរុប	គ្មាន	គ្មាន	គ្មាន
ភាគលាភផ្សេងទៀត	គ្មាន	គ្មាន	គ្មាន
អនុបាតចំណាយភាគលាភ (%)	១២,៥០%	២០%	២៣,៣០%
ទិន្នផលភាគលាភ (%)	***១,០២%	**២,៣៩%	*៣%
ភាគលាភក្នុងមួយមូលបត្រកម្មសិទ្ធិ	៥៤,៧៤រៀល	១០៥,២០រៀល	១៥២,៥៧រៀល

* ថ្ងៃបិទទីផ្សារប្រចាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ គឺ ៥.០៨០រៀល

** ថ្ងៃបិទទីផ្សារប្រចាំថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ គឺ ៤.៤០០រៀល

*** ថ្ងៃបិទទីផ្សារប្រចាំថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ គឺ ៥.៣៦០រៀល



ផ្នែកទី៣:

អភិបាលកិច្ចសាជីវកម្ម (ត)

៣- ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានា

ក- សមាសភាពក្រុមប្រឹក្សាភិបាល

ល.រ.	ឈ្មោះអភិបាល	តំណែង	កាលបរិច្ឆេទ ក្លាយជាអភិបាល	កាលបរិច្ឆេទ បញ្ចប់អាណត្តិបច្ចុប្បន្ន
១	ឯកឧត្តម សឹម ណារ៉ា	ប្រធានក្រុមប្រឹក្សាភិបាល	២៤/០២/២០១៤	២៤/០២/២០២០
២	ឯកឧត្តម ស៊ីម ស៊ីថា	សមាជិកក្រុមប្រឹក្សាភិបាល	២៧/០៧/២០១២	២៧/០៧/២០១៨
៣	ឯកឧត្តម ម៉ី វ៉ាន់	សមាជិកក្រុមប្រឹក្សាភិបាល	២៤/០២/២០១៤	២៤/០២/២០១៧
៤	ឯកឧត្តម យួង ស្រេង	សមាជិកក្រុមប្រឹក្សាភិបាល	២៥/០៨/២០១៤	២៥/០៨/២០១៧
៥	លោកស្រី ជិន ចន្ទ្រា	សមាជិកក្រុមប្រឹក្សាភិបាល	១៣/០២/២០១៤	១៣/០២/២០១៧
៦	លោកឧកញ៉ា ចាង យុនហៀង	អភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន	២០/០២/២០១៣	២០/០២/២០១៩
៧	លោក អោម សេងបូរ៉ា	អភិបាលឯករាជ្យ	២០/០២/២០១៣	២០/០២/២០១៩

ដោយយោងអនុក្រឹត្យស្តីពីការបន្តអាណត្តិមុខតំណែងប្រធានក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ. លេខ១១២២ អនក្រ.តត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបន្តអាណត្តិការងារជូន**ឯកឧត្តម សឹម ណារ៉ា** ក្នុងមុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ. សម្រាប់អាណត្តិថ្មី “អាណត្តិទី៦” គឺពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់កាលបរិច្ឆេទបញ្ចប់អាណត្តិបច្ចុប្បន្ន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយយោងអនុក្រឹត្យស្តីពីការបន្តអាណត្តិមុខតំណែង អគ្គនាយក រ.ទ.ស.ភ. លេខ១១៤ អនក្រ.តត ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបន្តអាណត្តិការងារជូន**ឯកឧត្តម ស៊ីម ស៊ីថា** ក្នុងមុខតំណែងជាអគ្គនាយក រ.ទ.ស.ភ. សម្រាប់អាណត្តិថ្មី “អាណត្តិទី៦” គឺពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ រហូតដល់កាលបរិច្ឆេទ បញ្ចប់អាណត្តិបច្ចុប្បន្ន ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

ដោយយោងប្រកាសស្តីពីការបន្តអាណត្តិរបស់អភិបាល លេខ០០១ ក្រប្រក ប្រក.តត ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ប្រធានក្រុមប្រឹក្សាភិបាល អាណត្តិទី៥ នៃ រ.ទ.ស.ភ. បានសម្រេចបន្តអាណត្តិជូនអភិបាល២រូប គឺទី១ លោកឧកញ៉ា ចាង យុនហៀង “អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន” និងទី២ គឺលោក អោម សេងបូរ៉ា “អភិបាលឯករាជ្យ” សម្រាប់រយៈពេលមួយ(១) អាណត្តិចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

◆ ឈ្មោះលេខាធិការសហគ្រាសរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **បណ្ឌិត ជា វិសុទ្ធ**

ខ- ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល៖

- ◆ កំណត់គម្រោងអភិវឌ្ឍន៍សហគ្រាស ដោយអនុលោមតាមទិសដៅកំណត់របស់រាជរដ្ឋាភិបាល យោងតាមសំណើរបស់អគ្គនាយក
- ◆ កំណត់គម្រោងថវិកាប្រចាំឆ្នាំ និងកម្មវិធីវិនិយោគ ព្រមទាំងហិរញ្ញប្បទានបម្រុងសម្រាប់សម្រេចកម្មវិធីវិនិយោគ
- ◆ អនុម័តលើរបាយការណ៍គណនេយ្យ (របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងរបាយការណ៍លទ្ធផលសង្គម)
- ◆ កំណត់នូវចន្លោះសម្រាប់ចាត់តាំងចំនួនក្របខ័ណ្ឌការងារបែងចែកមុខងារទូទៅ និងប្រាក់បៀវត្សរបស់និយោជិត តាមសំណើរបស់អគ្គនាយក
- ◆ អនុញ្ញាតឱ្យបើក ឬសម្រេចឱ្យបិទសកម្មភាពរបស់ការិយាល័យភ្នាក់ងារ ឬតំណាង
- ◆ អនុញ្ញាតឱ្យទិញអចលនទ្រព្យគ្រប់ប្រភេទ ដោយគោរពតាមប្រកាស លេខ៩៩៧ សហវ.ទរ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការគ្រប់គ្រងលទ្ធកម្មនៅសហគ្រាសសាធារណៈ
- ◆ ជ្រើសរើសស្នងការគណនី និងកំណត់នូវលក្ខណៈការជូនចំពោះស្នងការគណនី
- ◆ សម្រេចយល់ព្រមលើកិច្ចសន្យា ឬសន្ធិសញ្ញាផ្សេងៗ
- ◆ ធ្វើការពិនិត្យក្នុងចន្លោះពេលទៀតទាត់មួយ លើទិសដៅដែលបានកំណត់ឱ្យសហគ្រាស និងលើកឡើងនូវបណ្តាវិធានការកែសម្រួល
- ◆ លើកសំណើសុំកែប្រែលក្ខន្តិកៈ។

ក្រុមប្រឹក្សាភិបាល



ឯកឧត្តម ស៊ីម ណារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦៧ និងបានទទួលបរិញ្ញាបត្រវិស្វកម្មគីមី នៅ វិទ្យាស្ថានជាន់ខ្ពស់បច្ចេកវិទ្យាគីមី ទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី ក្នុងឆ្នាំ១៩៩៣ និងទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Swinburne University of Technology ទីក្រុងមែលប័រន ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០២។ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣ ឯកឧត្តមបានបម្រើការងារ ឲ្យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅនាយកដ្ឋានផែនការ នាយកដ្ឋានសហប្រតិបត្តិការ និងការងារ អាស៊ាន និងអគ្គនាយកដ្ឋានឧស្សាហកម្ម។ ឯកឧត្តមបានបម្រើការងារឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។ **ឯកឧត្តម ស៊ីម ណារ៉ា** ជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៥ នៃ រ.ទ.ស.ភ. ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។





បណ្ឌិត ស៊ីម ស៊ីថា
សមាជិកក្រុមប្រឹក្សាភិបាល

អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦១ និងបានទទួលជាវិស្វករ សំណង់ ស៊ីវិលឧស្សាហកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) ក្នុងឆ្នាំ១៩៨៩។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៧។ ក្នុងឆ្នាំ២០១៤ លោកបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យ លើជំនាញ គ្រប់គ្រង ពាណិជ្ជកម្ម នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោកជា អនុប្រធានអង្គភាព រដ្ឋាករទឹកខេត្ត ព្រះសីហនុពីខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ខែ មិថុនា ឆ្នាំ២០០៣។ ចាប់ពីខែមិថុនាឆ្នាំ២០០៣ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកមានតួនាទីជា ប្រធានអង្គភាព រដ្ឋាករទឹកខេត្ត ព្រះសីហនុ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ លោកជាអគ្គនាយក រ.ទ.ស.ភ. និងជាសមាជិក ក្រុមប្រឹក្សាភិបាល នៃ រ.ទ.ស.ភ. អាណត្តិទី៥ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូតមកដល់



ឯកឧត្តម ម៉ឺ ច័ន្ទ
សមាជិកក្រុមប្រឹក្សាភិបាល

តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៦៩ និងបានទទួល អនុបណ្ឌិត គោលនយោបាយសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ D'AUVERGNE ប្រទេសបារាំង នៅឆ្នាំ១៩៩៩។ ឯកឧត្តមបានទទួលបណ្ឌិតសេដ្ឋកិច្ចពាណិជ្ជកម្មនៃសាកលវិទ្យាល័យ PRESTON សហរដ្ឋអាមេរិក នៅឆ្នាំ២០០៩។ ឯកឧត្តម បានបម្រើការងារឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអគ្គនាយក នៃ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ។ **ឯកឧត្តម ម៉ឺ ច័ន្ទ** ចូលជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។



ឯកឧត្តម ឃុន ស្រេង
សមាជិកក្រុមប្រឹក្សាភិបាល

តំណាងសាលារាជធានីភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៦៦ និងបានទទួលសញ្ញាបត្រ ម៉ាស៊ីនកប៉ាល់ នៅរដ្ឋស្ស៊ី សហភាពសូវៀត នៅឆ្នាំ១៩៩២។ នៅឆ្នាំ១៩៩៧ ឯកឧត្តមបានទទួល បរិញ្ញាបត្រ វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៤ ឯកឧត្តមបានទទួលអនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ២០០៧ ឯកឧត្តមទទួលបានបណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ ឆ្នាំ២០១១ ដល់ឆ្នាំ២០១២ ថ្នាក់បណ្ឌិត និក្ខេបបទ “នីតិព្រហ្មទណ្ឌនៃកម្ពុជា”។ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ១៩៩៩ ឯកឧត្តម ជាមន្ត្រីការិយាល័យផែនការហិរញ្ញវត្ថុខណ្ឌទូលគោក។ ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៨ ឯកឧត្តម ជាអភិបាលរងខណ្ឌទូលគោក។ ឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ឯកឧត្តមជាអនុរដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម។ ចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ឯកឧត្តម ជាអភិបាលរងរាជធានីភ្នំពេញ។

ឯកឧត្តម ឃុន ស្រេង ចូលជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥ នៃរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។

តំណាងនិយោជិត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



លោកស្រី ចិន ចន្ទានា
សមាជិកក្រុមប្រឹក្សាភិបាល

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៦០។ នាឆ្នាំ២០០៧ លោកស្រីបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកស្រីបម្រើការងារនៅមន្ទីរពាណិជ្ជកម្មរាជធានី ឋានៈជាប្រធានអគ្គនាយកដ្ឋាន។ លោកស្រីបានចូលបម្រើការងារនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ១៩៩៣។ ជាបន្តបន្ទាប់ លោកស្រីបានកាន់តំណែងជា ប្រធានការិយាល័យហិរញ្ញវត្ថុ និងជាអនុប្រធាននាយកដ្ឋានអាជីវកម្ម។ ឆ្នាំ២០១២ លោកស្រី ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាជីវកម្ម។ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន លោកស្រី ត្រូវបានតែងតាំងជាអគ្គនាយករងទទួលបន្ទុកការងារអាជីវកម្ម។

អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន



លោកឧកញ៉ា ចាន់ យុនហ្វេង
សមាជិកក្រុមប្រឹក្សាភិបាល

ជនជាតិចិន សញ្ជាតិខ្មែរ កើតនៅឆ្នាំ១៩៧១។ នៅឆ្នាំ១៩៩៥ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគីមីវិទ្យា នៅសាកលវិទ្យាល័យបច្ចេកទេស តាឡងបទពិសោធន៍ការងារ។ ពីឆ្នាំ២០០៣-២០០៨ លោកជានាយកគ្រប់គ្រងទូទៅនៃ Cambodia of China State Farms Group។ ពីឆ្នាំ២០០៨-២០១០ លោកជាប្រធានក្រុមប្រឹក្សាភិបាល នៃ Union Resource Investment Group Co., Ltd។ ពីឆ្នាំ២០១០ ដល់បច្ចុប្បន្ន លោកជាប្រធានក្រុមប្រឹក្សាភិបាល នៃ Golden Fortune (Cambodia) Securities Plc / Golden Fortune Investment Group Co., Ltd / Golden Fortune Real Estate Co., Ltd និងGolden Fortune Mining Investment Co., Ltd។ លោកបានចូលជាសមាជិកក្រុមប្រឹក្សាភិបាល (ជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន) អាណត្តិទី៥ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។

អភិបាលឯករាជ្យ



លោក ឈេម សេង ម៉ូរ៉ា
សមាជិកក្រុមប្រឹក្សាភិបាល

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅឆ្នាំ១៩៧៧។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងគណនេយ្យ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងលោកទទួលបានបណ្ឌិតកិត្តិយស គ្រប់គ្រងពាណិជ្ជកម្ម។ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ លោកជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund Cambodia។ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ លោកជាសមាជិកសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា។ បច្ចុប្បន្នលោកជាអគ្គនាយក Garuna Fund និងអ្នកសម្របសម្រួលវិនិយោគ HG Capital Partners and Blue Energy Partners។ លោកជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនប្រឹក្សាផ្តល់យោបល់ Aplus Consulting។ លោកជាប្រធានក្រុមប្រឹក្សាភិបាល របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍អគ្គនាយក និងសហគ្រិន នៃ Aplus School For Professionals។ លោកជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ AEON Microfinance។ លោកចូល ជាសមាជិកក្រុមប្រឹក្សាភិបាល (ជាអភិបាលឯករាជ្យ) អាណត្តិទី៥ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។



ផ្នែកទី៣:

អភិបាលកិច្ចសាជីវកម្ម (ត)

៣- ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានា (ត)

ឃ- សេចក្តីសម្រេច និងលទ្ធផលការងាររបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល បានជួបប្រជុំចំនួន០៦លើក ក្នុងឆ្នាំនេះ៖

១- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៩ អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៩ អាណត្តិទី៥ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៤:០០នាទីរសៀល នៅទីបាត់ការប្រតិបត្តិ នៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារ លម្អិតនៃរបាយការណ៍ ដែលបានធ្វើបទបង្ហាញដោយ មន្ត្រីជំនាញ រ.ទ.ស.ភ. រួចមក ក្រុមប្រឹក្សាភិបាលបានពិនិត្យ-សម្រេច ដូចខាងក្រោម៖

១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី៤ ឆ្នាំ២០១៥ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។

២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ ដែលបានដេញថ្លៃ(០៨ករណី) ពិគ្រោះថ្លៃ(០៤ករណី) ស្ទង់តម្លៃ(០១ករណី) និងចុះកិច្ចសន្យាផ្ទាល់(០១ករណី) ដែលមានទឹកប្រាក់សរុបចំនួន ១.១៧២.៥៨៣,៣២ដុល្លារអាមេរិក និង ២៤៧.៩១៦.០០០រៀល។

៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ ដែលចំណាយទឹកប្រាក់សរុបចំនួន ៨៣២.៧១១.៦៥១រៀល។ ក្រុមប្រឹក្សាភិបាល បានអនុម័តលើគម្រោងសាងសង់អគារ ០១ខ្នង មាន០៥បន្ទប់ សម្រាប់សាលាបឋមសិក្សាចំការស្វាយ និងគម្រោងជីក និងស្តារស្រះទឹកក្នុងភូមិទួលសាងាំ និងអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្កើ ខេត្តកែប ដោយប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ឆ្នាំ២០១៦។

៤- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារ ១០ខែ បូក ២ខែប៉ាន់ស្មាន ឆ្នាំ២០១៥ ដែលមានលទ្ធផល៖

- ចំណូលសរុប ២២៥.៧៨៤.៤២៥.១០០រៀល
- ចំណេញមុនបង់ពន្ធ ៦១.៩៦២.៣៦៦.៥០០រៀល
- ចំណេញពិត ៤៩.៥៦៩.៨៩៣.០០០រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើផែនការត្រីមាសទី១ ឆ្នាំ២០១៦ ដូចខាងក្រោម៖

- ចំណូលសរុប ៥១.២៦១.៦៩៦.០០០រៀល
- ចំណេញមុនបង់ពន្ធ ១៤.៣៣៥.៥២៦.០០០រៀល
- ចំណេញពិត ១១.៤៦៨.៤២២.០០០រៀល

៥- ឯកភាពជាគោលការណ៍លើ ការលុបចេញពីបញ្ជីឆ្នាំ២០១៥ នូវអចលនទ្រព្យខូចបាត់បង់គុណភាព និងធ្វើសំវិធានធនឃ្លាំងនូវសម្ភារមិនប្រើប្រាស់ និងប្រកាសលក់ឡើងវិញ។

៦- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លើយតបលើសំណើសុំរបស់ រ.ទ.ស.ភ ដោយតម្រូវឲ្យ រ.ទ.ស.ភ បន្តទូទាត់អាករលើតម្លៃបន្ថែមនូវរាល់ការផ្គត់ផ្គង់ទំនិញ និងសេវាសាងសង់ក្នុងស្រុកសម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ជាធម្មតាសិន។

៧- ក្រុមប្រឹក្សាភិបាលពិភាក្សាលើរបៀបវារៈទី៧ និងផ្សេងៗ (ចំណុច ខ) ដោយផ្តល់អនុសាសន៍ណែនាំឲ្យ រ.ទ.ស.ក. រៀបចំ លិខិតទៅសាលារាជធានីភ្នំពេញដែលជាម្ចាស់គម្រោង អំពីផលប៉ះពាល់របស់គម្រោងស្តារ និងកសាងនូវហេដ្ឋារចនា សម្ព័ន្ធនានា លើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។

៨- ក្រុមប្រឹក្សាភិបាលអនុម័ត លើការបន្តអាណត្តិរបស់អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនកងកម្ម និងអភិបាលឯករាជ្យ ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ក.។

៩- ក្រុមប្រឹក្សាភិបាលពិភាក្សាលើការបង្កើតគណៈកម្មាធិការវិនិយោគរបស់ក្រុមប្រឹក្សាភិបាល និងណែនាំឲ្យ រ.ទ.ស.ក. សិក្សា និងរៀបចំឯកសារ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំលើកក្រោយ។

១០- ផ្សេងៗ

- ក- ឯកភាពលើរបាយការណ៍សិក្សាលទ្ធភាពសម្រាប់ផ្គត់ផ្គង់ទឹកស្អាតរំលេច ខេត្តកំពត។
- ខ- ក្រុមប្រឹក្សាភិបាលពិភាក្សា និងផ្តល់អនុសាសន៍ណែនាំដូចក្នុងរបៀបវារៈទី៧។
- គ- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំអនុញ្ញាតឲ្យ រ.ទ.ស.ក ទទួលបានការពន្យារពេលនៃរយៈពេលលើកទឹកចិត្តពន្ធដារ តាមអនុក្រឹត្យលេខ ០១.អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យ មូលបត្រ។
- ឃ- ក្រុមប្រឹក្សាភិបាលអនុម័តលើគម្រោងកាត់បន្ថយថាមពលក្រោមយន្តការផ្តល់ឥណទានរួមគ្នាសម្រាប់គម្រោង កាត់បន្ថយ CO₂។

២- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ អាណត្តិទី៥ របស់ រ.ទ.ស.ក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ :

រ.ទ.ស.ក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ អាណត្តិទី៥ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារលម្អិត នៃរបាយការណ៍ ដែលបានធ្វើបទបង្ហាញដោយ មន្ត្រីជំនាញ រ.ទ.ស.ក រួចមក ក្រុមប្រឹក្សាភិបាលបានពិនិត្យ-សម្រេច ដូចខាងក្រោម៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ អង្គភាពលទ្ធកម្ម។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ដែលបានដេញថ្លៃ(០៩ករណី) ពិគ្រោះថ្លៃ(០៥ករណី) និងចុះកិច្ចសន្យាផ្ទាល់(១ករណី) មានទឹកប្រាក់សរុបចំនួន ៤.២០៧.៩៧៣.៩៦៦រៀល និង ២៤៥.០០០ ដុល្លារអាមេរិក។
- ៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្ត នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ដែលចំណាយទឹកប្រាក់សរុបចំនួន ១៦៩.១២៣.៣៥០ រៀល ។ ក្រុមប្រឹក្សាភិបាល បានអនុម័តលើ៖
 - គម្រោងសាងសង់សាលាបឋមសិក្សា ភ្នំធ្មារ ស្រុកអង្គរជ័យ ខេត្តកំពត
 - គម្រោងជីកស្រះទឹក ១កន្លែង នៅក្នុងស្រុកដំណាក់ចង្កើរ ខេត្តកែប
 - គម្រោងចំណាយជូនកងពលតូចអន្តរាគមន៍លេខ ៨
- ៤- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០១៦ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

▪ ចំណូលសរុប	៥៣.០៥៩.៨៦៩.២០០រៀល
▪ ចំណេញមុនបង់ពន្ធ	១៤.៤៧៣.៩០៤.៩៩២រៀល
▪ ចំណេញពិត	១១.៥៧៩.១២៤.០១៤រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើផែនការត្រីមាសទី២ ឆ្នាំ២០១៦ ដូចខាងក្រោម៖

- ចំណូលសរុប ៥២.០០១.៤៨៦.០០០រៀល
- ចំណេញមុនបង់ពន្ធ ១៣.៧២៥.៤០៣.០០០រៀល
- ចំណេញពិត ១០.៩៨០.៣២៣.០០០រៀល

៥- ឯកភាពលើរបាយការណ៍លទ្ធផលហិរញ្ញវត្ថុឆ្នាំ២០១៥ (ក្រោយសវនកម្ម) ដែលទទួលបានប្រាក់ចំណេញ ចំនួន៥៦.៩៤៩.១៣១.០០០រៀល។



ក្រុមប្រឹក្សាភិបាលបានសម្រេចលើការបែងចែកប្រាក់ចំណេញ ប្រចាំឆ្នាំ២០១៥ ដូចខាងក្រោម៖

- បង្កើតភាគបំរុងតាមច្បាប់ចំនួន ៥% មានទឹកប្រាក់ចំនួន ២.៨៤៧.៤៥៦.៥៥០រៀល
- បង្កើតភាគបំរុងសេរីចំនួន ៥% មានទឹកប្រាក់ចំនួន ២.៨៤៧.៤៥៦.៥៥០រៀល
- ប្រាក់ចំណេញរក្សាទុក មានទឹកប្រាក់ចំនួន ៣៧.៩៨៤.៧២២.៥៧៤រៀល
- ភាគលាភជាសាច់ប្រាក់ សម្រាប់ភាគហ៊ុននិកកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ក ប្រចាំឆ្នាំ២០១៥៖
 - អនុបាតនៃការបែងចែកភាគលាភ ចំនួន ២៣.៣០%
 - ភាគលាភសរុបដែលត្រូវបែងចែក មានទឹកប្រាក់ចំនួន ១៣.២៦៩.៤៩៥.៣២៦រៀល
 - ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ចំនួន ១៥២,៥៧ រៀល/ភាគហ៊ុន
 - កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុននិកដែលត្រូវទទួលបានភាគលាភ៖ ០៨ មេសា ២០១៦
 - កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ៖ ១៨ មេសា ២០១៦

៦- សម្រេចលើកិច្ចប្រជុំមហាសន្និបាតភាគហ៊ុននិក លើកទី៤ ៖

- កាលបរិច្ឆេទកំណត់ទុក (Record Date)៖ ១១ មេសា ២០១៦
- កាលបរិច្ឆេទកិច្ចប្រជុំមហាសន្និបាតភាគហ៊ុននិកលើកទី៤៖ ០២ ឧសភា ២០១៦
- ពេលវេលា៖ ម៉ោង ០៨:០០ ដល់ ម៉ោង ១១:០០
- ទីកន្លែងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុននិកលើកទី៤៖ សាលប្រជុំធំ (ស្នាក់ការកណ្តាលទីក្រុងភ្នំពេញ)
- របៀបវារៈសំខាន់ៗ៖ របាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០១៥ និងទិសដៅអាជីវកម្មឆ្នាំ២០១៦

៧- ឯកភាពលើការចេញសេចក្តីប្រកាសជាសាធារណៈស្តីពី ការពន្យារអាណត្តិរបស់អភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុននិកឯកជន។

៨- ឯកភាពជាគោលការណ៍លើ ប្រាក់កម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។ រ.ទ.ស.ក. ត្រូវបន្តអនុវត្តទៅតាមនីតិវិធី ដែលកំណត់ដោយច្បាប់ និងបញ្ញត្តិជាធរមាន។

៩- ឯកភាពជាគោលការណ៍លើ លិខិតគាំទ្រ (Comfort Letter) ចំពោះគម្រោងហិរញ្ញប្បទានផ្ទាល់លើកទី៤ រវាង រ.ទ.ស.ក. និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)។ រ.ទ.ស.ក. ត្រូវស្នើសុំការសម្រេចចុងក្រោយទៅក្រសួងអាណាព្យាបាលទាំងពីរ។

១០- ក្រុមប្រឹក្សាភិបាលសម្រេចលើ គម្រោងវិនិយោគសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅ ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ដោយប្រើប្រាស់មូលនិធិរបស់ រ.ទ.ស.ក ដែលមានតម្លៃគម្រោងប្រមាណជា ២លាន ដុល្លារអាមេរិក។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលផ្តល់អនុសាសន៍លើ ការទិញដីសម្រាប់សាងសង់រោងចក្រទឹកស្អាតថ្មី ដោយត្រូវស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។

៣- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១ អាណត្តិទី៥ របស់ រ.ទ.ស.ក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ៖

រ.ទ.ស.ក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១ អាណត្តិទី៥ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ក.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារលម្អិតនៃរបាយការណ៍បង្ហាញដោយ មន្ត្រីជំនាញ រ.ទ.ស.ក. រួចមក ក្រុមប្រឹក្សាភិបាលបានពិនិត្យ-សម្រេច ដូចខាងក្រោម៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានអាជីវកម្ម។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ដែលបានដេញថ្លៃ(១១ករណី) ពិគ្រោះថ្លៃ(០៣ករណី)មានទឹកប្រាក់សរុបចំនួន៥.៣២៩.៩២១.១១៤,៦៣រៀល។ក្រុមប្រឹក្សាភិបាលបានអនុម័តលើគម្រោងលទ្ធកម្មកែតម្រូវសម្រាប់ឆមាសទី២ ឆ្នាំ២០១៦ ដែលគ្រោងទឹកប្រាក់សរុបប្រមាណ ៥.៦៨៤លានរៀល។

៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ដែលចំណាយទឹកប្រាក់សរុបចំនួន ៥៦១.៥៩១.៦១០រៀល។ ក្រុមប្រឹក្សាភិបាល ក៏បានអនុម័តលើការដឹកអណ្តូងស្នប់ ចំនួន១២កន្លែង នៅក្នុងខណ្ឌព្រែកព្នៅ ដែលគ្រោងទឹកប្រាក់សរុបប្រមាណ ២៤.០០០ដុល្លារអាមេរិក។

៤- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារត្រីមាសទី២ ឆ្នាំ២០១៦ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

- ចំណូលសរុប ៥៣.៣៧៤.៦១៣.៨០០រៀល
- ចំណេញមុនបង់ពន្ធ ១៤.៩៤១.៤៥៨.៨០០រៀល
- ចំណេញពិត ១១.៩៥៤.៣៩២.១០០រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើផែនការត្រីមាសទី៣ ឆ្នាំ២០១៦ ដូចខាងក្រោម៖

- ចំណូលសរុប ៥០.៤៣២.៣៤៩.០០០រៀល
- ចំណេញមុនបង់ពន្ធ ១៣.៤៦០.៧៩២.០០០រៀល
- ចំណេញពិត ១០.៧៦៨.៦៣៦.០០០រៀល

៥- ក្រុមប្រឹក្សាភិបាលផ្តល់អនុសាសន៍ណែនាំឱ្យ រ.ទ.ស.ភ រៀបចំលិខិតជូនសាលារាជធានីភ្នំពេញ ស្តីពីផលប៉ះពាល់រវាង គម្រោងកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ ដើម្បីទាមទារសំណង ពីក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងនេះ។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានឯកភាពជាគោលការណ៍លើការជម្រះបញ្ជីសារពើភ័ណ្ឌរបស់ រ.ទ.ស.ភ. នូវ មធ្យោបាយដឹកជញ្ជូនចំនួន ១គ្រឿង ដោយអនុវត្តទៅតាមគោលការណ៍ និងនីតិវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៤- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០១៦ (ប្រជុំលើកទី២២) អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ អាណត្តិទី៥ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៩និង០០ នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់ លើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើ របៀបវារៈ៖

១. របាយការណ៍លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែលបានកំណត់អត្តសញ្ញាណហានិភ័យ និង ផលប៉ះពាល់ចំពោះ រ.ទ.ស.ភ ។
២. ការប្រើប្រាស់ថវិកាបដិភាគរបស់ រ.ទ.ស.ភ ចំនួន ៤៨៦.៨០០ដុល្លារអាមេរិក សម្រាប់គម្រោងកាត់បន្ថយថាមពល ក្រោមការផ្តល់ឥណទានរួមគ្នាសម្រាប់គម្រោងកាត់បន្ថយ CO₂ ។
៣. ការកសាងគម្រោងផែនការអាជីវកម្មរយៈពេលវែងត្រូវបញ្ចប់ឱ្យបានទាន់ពេលវេលា ដើម្បីស្នើសុំក្រុមប្រឹក្សាភិបាល ពិនិត្យ និងអនុម័ត។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានសម្រេចលើ កាលបរិច្ឆេទកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២៣ អាណត្តិទី៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០ នាទីព្រឹក។

៥- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២៣ អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២៣ អាណត្តិទី៥ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០៨និង៣០ នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើ ខ្លឹមសារលម្អិត នៃរបាយការណ៍ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ សាខាសេវាកម្មទឹកស្អាត និងអនាម័យ។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ដែលបានដេញថ្លៃ(២១ករណី) ពិគ្រោះថ្លៃ(១ករណី) មានទឹកប្រាក់សរុបចំនួន ២០.៨០៦.៩៧៧.១៧៦រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័ត លើគម្រោងកិច្ចលទ្ធកម្ម ឆ្នាំ២០១៧ មានទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ៦២.៦១៧លានរៀល (៥៨កញ្ចប់)។

៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុបចំនួន ៧៨៥.៤៣៨.៨២២រៀល និងអនុម័ត-ឯកភាព លើគម្រោងផែនការចំណាយ ឆ្នាំ២០១៧ មានទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ២.៥៤០លានរៀល។

៤- ឯកភាពលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៦ (ដាក់ស្តង់ដារខែ+ប៉ាន់ស្មាន៤ខែ) ដូចខាងក្រោម៖

- ចំណូលសរុប ២១៣.៤៤៣.៥០៩.០០០រៀល
- ចំណេញមុនបង់ពន្ធ ៥៧.៥៨៨.១០៧.០០០រៀល
- ចំណេញពិត ៤៦.០៧០.៤៨៦.០០០រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើគម្រោងផែនការ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ២៣៣.៣២០.១៧៣.០០០រៀល
- ចំណេញមុនបង់ពន្ធ ៦០.៩៦៩.៣៦២.០០០រៀល
- ចំណេញពិត ៤៨.៧៧៥.៤៩០.០០០រៀល

៦- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៤ ឆ្នាំ២០១៦ អាណត្តិទី៥ របស់ រ.ទ.ស.ក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ :

រ.ទ.ស.ក. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៤ អាណត្តិទី៥ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិ នៃ រ.ទ.ស.ក.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារ លម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសេវាកម្មផ្ទៃក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។

២. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដែលបានធ្វើការដេញថ្លៃ (ឥករណ៍) និងពិគ្រោះថ្លៃ (ឥករណ៍) មានទឹកប្រាក់សរុបចំនួន ៥.៤៧៧.៨០៦.៨២៧,៨០រៀល។

៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុបចំនួន ៧២៩.៥៧០.៦៣០រៀល។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តលើការ សាងសង់អគារអប់រំកែប្រែ និងបន្សាបគ្រឿងញៀន គ្រោងទឹកប្រាក់សរុបប្រមាណ ៤២៥.៣១៨.០០០រៀល។

៤. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារ១០ខែ បូក២ខែប៉ាន់ស្មាន ឆ្នាំ២០១៦ដូចខាងក្រោម៖

- ចំណូលសរុប ២២១.៧៣៩.៧២៩.៣០០ រៀល
- ចំណេញមុនបង់ពន្ធ ៥៩.៩១៩.២១៣.៦០០ រៀល
- ចំណេញពិត ៤៧.៩៣៥.៣៧០.៩៦០ រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើផែនការត្រីមាសទី១ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ៥៦.៧០៥.៩៩៧.០០០ រៀល
- ចំណេញមុនបង់ពន្ធ ១៤.៨៣១.២៤៤.០០០ រៀល
- ចំណេញពិត ១១.៨៦៤.៩៩៥.០០០ រៀល

៥. ឯកភាពជាគោលការណ៍លើ ការលុបចេញពីបញ្ជីឆ្នាំ២០១៦ នូវអចនៈទ្រព្យខូច-បាត់បង់គុណភាព និងធ្វើសំវិធានធន សន្និធិឃ្លាំងនូវសម្ភារមិនប្រើប្រាស់ និងប្រកាសលក់ឡឡុង ដោយអនុវត្តទៅតាមគោលការណ៍ និងនីតិវិធីរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៦. ឯកភាពជាគោលការណ៍លើ ជម្រើសទិញដីមួយកន្លែងទៀតសម្រាប់សាងសង់ស្ថានីយ៍បូមទឹកល្អក់បាក់ខែង។

៧. ឯកភាពជាគោលការណ៍លើ ការជួលសេវាខ្នងដី ដើម្បីពិនិត្យមើលស្ថានភាពដីបាតទន្លេនៅទីតាំងស្ថានីយ៍បូមទឹកល្អក់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតព្រែកតាសេក។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលក៏បានណែនាំ រ.ទ.ស.ក រៀបចំលិខិតជូនសាលារាជធានីភ្នំពេញ ស្តីពីផលប៉ះពាល់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញមកលើចំណាយដំណើរការសហគ្រាសរបស់ រ.ទ.ស.ក.។

ង- ការបណ្តុះបណ្តាលអភិបាល

ក្នុងឆ្នាំ២០១៦ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានការបណ្តុះបណ្តាលអភិបាលនោះទេ។

ច- គណៈកម្មាធិការនានាសម្រាប់ក្រុមប្រឹក្សាភិបាល

ច.១-គណៈកម្មាធិការសវនកម្ម

ច.១.១-សមាសភាព

ល.រ	ឈ្មោះគណៈកម្មាធិការ	តំណែង	
		ក្នុង រ.ទ.ស.ភ.	ក្នុងគណៈកម្មាធិការ
១	លោក អោម សេងបូរ៉ា	សមាជិកក្រុមប្រឹក្សាភិបាល-អភិបាលឯករាជ្យ	ប្រធាន
២	ឯកឧត្តម នេត មុនី	មន្ត្រីត្រួតពិនិត្យរដ្ឋ	អនុប្រធាន
៣	លោកស្រី ជិន ចន្ទ្រា	សមាជិកក្រុមប្រឹក្សាភិបាល-តំណាងនិយោជិត	សមាជិក

ច.១.២-សកម្មភាពការងារ

ក្នុងឆ្នាំ២០១៦ នេះ គណៈកម្មាធិការសវនកម្ម ពុំមានសកម្មភាពការងារនោះទេ។

ច.១.៣-បញ្ហាប្រឈម

ក្នុងឆ្នាំ២០១៦ នេះ គណៈកម្មាធិការសវនកម្ម ពុំមានបញ្ហាប្រឈមនោះទេ។

ច.២-គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

ច.២.១-សមាសភាព

ល.រ	ឈ្មោះគណៈកម្មាធិការ	តំណែង	
		ក្នុង រ.ទ.ស.ភ.	ក្នុងគណៈកម្មាធិការ
១	ឯកឧត្តម ម៉ី វ៉ាន់	សមាជិកក្រុមប្រឹក្សាភិបាល (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)	ប្រធាន
២	ឯកឧត្តម ស៊ីម ស៊ីថា	សមាជិកក្រុមប្រឹក្សាភិបាល (តំណាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ)	អនុប្រធាន
៣	ឯកឧត្តម យួង ស្រេង	សមាជិកក្រុមប្រឹក្សាភិបាល (តំណាងសាលារាជធានីភ្នំពេញ)	សមាជិក
៤	លោកឧកញ៉ា ចាង យុនហៀង	សមាជិកក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន)	សមាជិក
៥	លោក ជូ ផល្លា	ប្រធានអង្គភាពលទ្ធកម្មនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	សមាជិក

ច.២.២-សកម្មភាពការងារ

ក្នុងឆ្នាំ២០១៦ នេះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ពុំមានសកម្មភាពការងារនោះទេ។

ច.២.៣-បញ្ហាប្រឈម

ក្នុងឆ្នាំ២០១៦ នេះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ពុំមានបញ្ហាប្រឈមនោះទេ។



ផ្នែកទី៣:

អតិបាលកិច្ចសាលាស្តីវត្ត (ត)

៤- បុគ្គលិកជាន់ខ្ពស់

ក- សមាសភាពបុគ្គលិកជាន់ខ្ពស់

ល.រ	ឈ្មោះ	តំណែង
១	ឯកឧត្តម ស៊ីម ស៊ីថា	អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
២	ឯកឧត្តម នេត មុន្នី	មន្ត្រីត្រួតពិនិត្យរដ្ឋ
៣	លោក រស់ គឹមលាង	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៤	លោក ឡុង ណារ៉ូ	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៥	លោក សំរិទ្ធ សុវិទ្យា	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៦	បណ្ឌិត ជា វិសុទ្ធ	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៧	លោក កែវ សុវណ្ណវិទ្យា	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៨	លោក ចាន់ ពិសិដ្ឋ	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
៩	លោកស្រី ងិន ចន្ទា	អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១០	លោក ឡាច បដិណា	ទីប្រឹក្សាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១១	លោក ស៊ីម ខេងលីន	ទីប្រឹក្សាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
១២	លោក ជា សតិកទ្ធ	ប្រធាននាយកដ្ឋាន ផែនការ និងគម្រោង
១៣	លោក ម៉ា ណារ៉ាវីន	ប្រធាននាយកដ្ឋាន ផលិតកម្ម និងផ្គត់ផ្គង់ទឹក
១៤	លោក ឱម អដ្ឋរស	ប្រធាននាយកដ្ឋាន អាជីវកម្ម
១៥	លោកស្រី រឿន ណារី	ប្រធាននាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស
១៦	លោកស្រី សេង គាតារា	ប្រធានសវនកម្មផ្ទៃក្នុង

បុគ្គលិកជាន់ខ្ពស់



ឯកឧត្តម ស៊ីម ស៊ីថា
អគ្គនាយក

អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តម កើតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦១ និងបានទទួលជាវិស្វករ សំណង់ស៊ីវិល ឧស្សាហកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) ក្នុង ឆ្នាំ១៩៨៩។ ឯកឧត្តម ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៧។ ក្នុងឆ្នាំ២០១៤ ឯកឧត្តម បានបញ្ចប់និក្ខេបបទ ថ្នាក់បណ្ឌិតដោយជោគជ័យ លើជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជាអនុប្រធានអង្គភាព រដ្ឋាករទឹកខេត្ត ព្រះសីហនុពីខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ខែ មិថុនា ឆ្នាំ២០០៣។ ចាប់ពីខែមិថុនា ឆ្នាំ២០០៣ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ ឯកឧត្តម មានតួនាទីជា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ **ឯកឧត្តម ស៊ីម ស៊ីថា** ជាអគ្គនាយក រ.ទ.ស.ភ. និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃ រ.ទ.ស.ភ. អាណត្តិទី៥ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ រហូត មកដល់បច្ចុប្បន្ន។





ឯកឧត្តម លេង មុន្នី
មន្ត្រីត្រួតពិនិត្យរដ្ឋ

មន្ត្រីត្រួតពិនិត្យរដ្ឋ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ ឯកឧត្តមកើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៥ និងបានទទួលសញ្ញាបត្រ សាលាកម្រិតសិក្សាទី៣ តាខ្មៅ ក្នុងឆ្នាំ១៩៨៤។ ឯកឧត្តមបានទទួលបរិញ្ញាបត្រសេដ្ឋកិច្ចរោងចក្រ នៅសាលាវិស្វកម្ម បច្ចេកទេសគមនាគមន៍ នៃប្រទេសអាស្ត្រាលី ក្នុងឆ្នាំ១៩៨៨ និងបានទទួលអនុបណ្ឌិត សេដ្ឋកិច្ចហិរញ្ញវត្ថុ នៅសកលវិទ្យាល័យឡុងដុង (កម្ពុជា និងអង់គ្លេស) ក្នុងឆ្នាំ១៩៩៧។ **ឯកឧត្តម លេង មុន្នី** បានបម្រើការងារឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតួនាទីជាប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងជាមន្ត្រីត្រួតពិនិត្យរដ្ឋ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន។



លោក រស់ គឹមណាង
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២។ លោកបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច នាឆ្នាំ១៩៩២ លើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាឆ្នាំ២០០៣ លោកបានទទួលអនុបណ្ឌិត លើជំនាញហិរញ្ញវត្ថុ ពីសកលវិទ្យាល័យឆាលស្តាតនៃប្រទេសអូស្ត្រាលី (Chales Sturt University of Australia)។ លោកចូលបម្រើការងារនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ១៩៨០ និងមានតួនាទីជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ រហូតដល់ចុងឆ្នាំ២០១១។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ លោកមានតួនាទីជាអគ្គនាយករង រ.ទ.ស.ក. ទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ។ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន លោកជាអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច និងផ្សារមូលបត្រ និងទទួលខុសត្រូវបន្ថែមជា ប្រធាននាយកដ្ឋាន គណនេយ្យ និងហិរញ្ញវត្ថុ។



លោក ឡុង ណារ៉ូ
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៦។ នាឆ្នាំ១៩៨៩ លោកបានទទួលសញ្ញាបត្រវិស្វកម្ម ជំនាញ Mechanical នៅសាលាវិស្វកម្ម សម្រាប់ Plant and Construction George Dimidroff នៃប្រទេសអាស្ត្រាលីម៉ុង។ នៅឆ្នាំ២០០៦ លោកបានទទួលអនុបណ្ឌិត ជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យឆាលស្តាតនៃប្រទេសអូស្ត្រាលី (Chales Sturt University of Australia) ។ លោកចូលបម្រើការងារនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៩១ ជាអនុប្រធានរោងចក្រភូមិព្រៃក។ ជាបន្តបន្ទាប់ លោកបានកាន់តំណែងជាប្រធានការិយាល័យសិក្សាគម្រោងជាប្រធាននាយកដ្ឋានបច្ចេកទេស និងគម្រោង និងនៅឆ្នាំ២០០២ លោកជាអគ្គនាយករងនៃ រ.ទ.ស.ក. ទទួលបន្ទុកនាយកដ្ឋានបច្ចេកទេសផែនការ និងនាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។ ចាប់ពីឆ្នាំ២០១២ មកទល់បច្ចុប្បន្ន លោកអគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកសាខាសេវាកម្ម ទឹកស្អាត និងអនាម័យ។



លោក ស៊ីន សុទិឡា
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៦៤។ លោកបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ជំនាញមេកានិចឧស្សាហកម្មធុនស្រាលនៃមហាវិទ្យាល័យម៉ាស៊ីន និងបរិក្ខារ ឧស្សាហកម្ម នៅទីក្រុងលេនីនក្រាត សហភាពសូវៀត នាឆ្នាំ១៩៩១។ បន្ទាប់មកទៀត លោកបានទទួលសញ្ញាបត្រអនុបណ្ឌិត លើជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យឆាលស្តានៃប្រទេសអូស្ត្រាលី (Charles Sturt University of Australia) នាឆ្នាំ២០០៣។ លោកបានចូលបម្រើការនៅ រ.ទ.ស.ភ. នាឆ្នាំ១៩៩២ ហើយនៅឆ្នាំ២០០៣ លោកមានឋានៈជាប្រធាននាយកដ្ឋានផែនការ និងគម្រោង។ ចាប់ពីខែធ្នូ ឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន លោកជាអគ្គនាយករង រ.ទ.ស.ភ. ទទួលបន្ទុកការងារផែនការ និងវិនិយោគ ។



បណ្ឌិត ជា សុទ្ធ
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៦០។ នាខែកក្កដា ១៩៨៤ លោកបានបញ្ចប់បរិញ្ញាបត្រនៅមហាវិទ្យាល័យភាសា Leipzig នៃប្រទេសអាល្លឺម៉ង់។ នាខែកុម្ភៈ ១៩៨៩ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិត នៅមហាវិទ្យាល័យបច្ចេកវិទ្យា Dresden ប្រទេសអាល្លឺម៉ង់ លើមុខជំនាញវិស្វកម្មគ្រប់គ្រងទឹក (Water Management Engineering)។ លោកបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យ លើជំនាញអនាម័យ និងផ្គត់ផ្គង់ទឹកស្អាត នៅមហាវិទ្យាល័យ Dresden ប្រទេសអាល្លឺម៉ង់ នាខែមីនា ឆ្នាំ១៩៩៤។ លោកចូលបម្រើការនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩៧ លោកមានតួនាទីជាជំនួយការអគ្គនាយក។ ចាប់ពីឆ្នាំ២០១២ រហូតមកទល់បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាលេខាធិការសហគ្រាស របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។



លោក កែវ សុវណ្ណរិទ្ធ
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ មករា ១៩៦៩។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់នាឆ្នាំ១៩៩៥ ជំនាញដោះស្រាយបញ្ហា និងការរីកចម្រើនរបស់ក្រុមហ៊ុន នៅសកលវិទ្យាល័យ ស្ថាបត្យកម្ម និងសំណង់ នៃអតីតសហភាពសូវៀត។ ចាប់ពីឆ្នាំ១៩៩៦ លោកជាមន្ត្រី នៃមន្ទីររៀបចំក្រុង និងសំណង់ រាជធានីភ្នំពេញ។ នាឆ្នាំ២០០០ មកទល់បច្ចុប្បន្ន លោក បានចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាអគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារផលិតកម្ម និងផ្គត់ផ្គង់ទឹក ។





លោក ចាន់ ពិសិដ្ឋ
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៧៦។ លោកបានទទួលបរិញ្ញាបត្រនាឆ្នាំ១៩៩៩ ជំនាញអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ បន្ទាប់មកទៀតលោកបានទទួលសញ្ញាបត្រអនុបណ្ឌិត លើជំនាញគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រភ្នំពេញ នាឆ្នាំ២០០៥។ លោកបានចូលបម្រើការនៅ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅការិយាល័យកិច្ចការទឹក (នាយកដ្ឋានទឹកស្អាត) ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០១។ ពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០០៩ លោកជាអនុប្រធានការិយាល័យកិច្ចការទឹក ដល់ឆ្នាំ២០០៩ លោកទទួលបានការតែងតាំងជាប្រធានការិយាល័យកិច្ចការទឹក នៃនាយកដ្ឋានទឹកស្អាត។ ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន លោកបានចូលបម្រើការនៅ រ.ទ.ស.ភ. ជាអគ្គនាយករងទទួលបន្ទុករដ្ឋបាល និងធនធានមនុស្ស។



លោកស្រី ស៊ីន ចង្រ្ទា
អគ្គនាយករង

អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៦០។ នាឆ្នាំ២០០៧ លោកស្រីបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកស្រីបម្រើការងារនៅមន្ទីរពាណិជ្ជកម្មរាជធានី ឋានៈជាប្រធានអគ្គារសៀង។ លោកស្រីបានចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ១៩៩៣។ ជាបន្តបន្ទាប់លោកស្រីបានកាន់តំណែងជា ប្រធានការិយាល័យហិរញ្ញវត្ថុ និងជាអនុប្រធាននាយកដ្ឋានអាជីវកម្ម។ ឆ្នាំ២០១២ លោកស្រី ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាជីវកម្ម។ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន លោកស្រី ត្រូវបានតែងតាំងជាអគ្គនាយករងទទួលបន្ទុកការងារអាជីវកម្ម។



លោក ឡាច មង្គលា
ទីប្រឹក្សាអគ្គនាយក

ទីប្រឹក្សាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៤ និងបានទទួលសញ្ញាបត្រមធ្យមសិក្សាភាគII នៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ឆ្នាំ១៩៧៤។ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨១ លោកជាគណនេយ្យករ ក្រុមហ៊ុនឧស្សាហកម្ម មន្ទីរពាណិជ្ជកម្មរដ្ឋធានីភ្នំពេញ ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩ លោកជាប្រធានការិយាល័យគណនេយ្យ ក្រុមហ៊ុនសណ្ឋាគារ និងភោជនីយដ្ឋានមន្ទីរពាណិជ្ជកម្មរដ្ឋធានីភ្នំពេញ។ ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ លោកជាអនុប្រធានការិយាល័យគណនេយ្យ នៃមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ ជាប្រធានការិយាល័យគណនេយ្យ នៃ រ.ទ.ស.ភ. ពីឆ្នាំ ១៩៩៧ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ លោកជាអនុប្រធាននាយកដ្ឋាន គណនេយ្យ និងហិរញ្ញវត្ថុ រ.ទ.ស.ភ. ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៤ លោកជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ រ.ទ.ស.ភ.។ លោកជា ទីប្រឹក្សាអគ្គនាយក រ.ទ.ស.ភ. ទទួលបន្ទុកជំនួយការលើការងារ គណនេយ្យ និងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។

ទីប្រឹក្សាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



លោក ស៊ីម ខេងលីន
ទីប្រឹក្សាអគ្គនាយក

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៤៧ និងបានទទួលបរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ១៩៧៥។ លោកបានបម្រើការងារឲ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាប្រធាននាយកដ្ឋាន អាជីវកម្ម ចាប់ពីឆ្នាំ១៩៩៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២។ លោកជាទីប្រឹក្សាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកជំនួយការលើការងារអាជីវកម្ម ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។

ប្រធាននាយកដ្ឋានផែនការ និងគម្រោង



លោក ជា សតិកន្ទ
ប្រធាននាយកដ្ឋាន

ជនជាតិខ្មែរ សញ្ជាតិខ្មែរ លោកកើតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៦៥ និងបានទទួលសញ្ញាបត្រថ្នាក់ឧត្តមសិក្សា នៅសហភាពសូវៀត ក្នុងឆ្នាំ១៩៩១។ លោកបានបម្រើការងារឲ្យ រ.ទ.ស.ភ. មានតួនាទីជាអ្នកសិក្សា និងគូសប្លង់បំពង់ចាស់នៃប្រព័ន្ធបណ្តាញ ក្នុងរាជធានីភ្នំពេញ។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ លោកទទួលខុសត្រូវដាក់បំពង់ចែកចាយ និងបំពង់មេនាំទឹក ក្នុងរាជធានីភ្នំពេញ។ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០ លោកជា សមាជិកអង្គភាពលទ្ធកម្ម។ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ លោកជាអ្នកត្រួតពិនិត្យការងារដាក់បំពង់មេនាំទឹក ក្នុងរាជធានីភ្នំពេញ។ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ លោកមានតួនាទី ជាប្រធានការិយាល័យបណ្តាញមេ។ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣ លោកជាអនុប្រធាននាយកដ្ឋានផែនការ និងបច្ចេកទេស។ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន លោកទទួលបានការតែងតាំងជាប្រធាននាយកដ្ឋានផែនការ និងគម្រោង។

ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក



លោក ម៉ា ណូរ៉ាវីន
ប្រធាននាយកដ្ឋាន

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៩៦ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ លើជំនាញផ្នែកវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ទាប់មក នៅឆ្នាំ២០០៨ លោកទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ជំនាញ Socio-Environmental Engineering នៅប្រទេសជប៉ុន។ លោកចូលបម្រើការនៅ រ.ទ.ស.ភ. នៅឆ្នាំ១៩៩៧ និងទទួលបានការតែងតាំងជាប្រធានការិយាល័យសិក្សាគម្រោង នាឆ្នាំ២០០៣។ នៅឆ្នាំ២០០៨ បានទទួលការតែងតាំងជាអនុប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក ហើយចាប់ពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្នជាប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។





លោក ឱម អង្គរស
ប្រធាននាយកដ្ឋាន

ប្រធាននាយកដ្ឋាន អាជីវកម្ម

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០១ខែធ្នូ ឆ្នាំ១៩៦១។ នាឆ្នាំ១៩៨៥ លោកបានទទួលសញ្ញាបត្រកម្មករជំនាញ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈប្រទេសសហភាពសង្គមនិយមសូវៀត។ ឆ្នាំ១៩៨៧ លោកបានទទួលសញ្ញាបត្រទូតិយភូមិ នៅវិទ្យាល័យបាក់ទុកបំពេញវិជ្ជាក្រៅម៉ោងធ្វើការ។ ឆ្នាំ១៩៩៣ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់ទឹក និងប្រព័ន្ធកាកសំណល់ នៅវិទ្យាស្ថានស្ថាបត្យកម្ម និងកាកសំណល់ប្រទេសសហភាពសង្គមនិយមសូវៀត។ លោកបានបម្រើការងារឲ្យ រ.ទ.ស.ក. ជាបុគ្គលិកតបណ្តាញចូលផ្ទះ នៅឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២។ ឆ្នាំ១៩៨៥ លោកជាបុគ្គលិកជួសជុល នៅរោងជាងយន្តសាស្ត្រ។ ឆ្នាំ១៩៨៧ លោកជាបុគ្គលិក នៅការិយាល័យផែនការ និងបច្ចេកទេស។ ឆ្នាំ១៩៩៣ លោកជាមន្ត្រីបច្ចេកទេស នៅការិយាល័យបណ្តាញចូលផ្ទះ។ ឆ្នាំ១៩៩៧ លោកជាអនុប្រធានការិយាល័យបណ្តាញចូលផ្ទះ។ លោកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាជីវកម្មចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន។



លោកស្រី ឡឺន ណារី
ប្រធាននាយកដ្ឋាន

ប្រធាននាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៦៧។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នាឆ្នាំ២០០៤ ជំនាញផ្នែកគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យបៀល-ប្រាយ។ នៅឆ្នាំ២០១១ លោកស្រីបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ នាឆ្នាំ១៩៨៦ លោកស្រីជាបុគ្គលិកមន្ត្រីផែនការក្រុងភ្នំពេញ។ លោកស្រីចូលបម្រើការនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ ១៩៩១ មានតួនាទីជាអនុប្រធានការិយាល័យធនធានមនុស្ស នៅឆ្នាំ១៩៩៧ និងជាប្រធានការិយាល័យធនធានមនុស្ស នៅឆ្នាំ២០០៣។ ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន លោកស្រីទទួលបានការតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស។



លោកស្រី សេង គាតារា
ប្រធានសវនកម្មផ្ទៃក្នុង

ប្រធានសវនកម្មផ្ទៃក្នុង

ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៦៦។ លោកស្រីបានទទួលបញ្ចប់ថ្នាក់បរិញ្ញាបត្រ នាឆ្នាំ២០០៤ ផ្នែកគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា។ នាឆ្នាំ១៩៨៧ លោកស្រីជាបុគ្គលិកមន្ត្រីពាណិជ្ជកម្មរាជធានីភ្នំពេញ។ លោកស្រីចូលបម្រើការងារនៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៧ លោកស្រីជាប្រធានផ្នែកគណនេយ្យ និងជាអនុប្រធានការិយាល័យគណនេយ្យនៅឆ្នាំ២០១២។ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន លោកស្រីទទួលបានការតែងតាំងជា ប្រធានសវនកម្មផ្ទៃក្នុង។

ផ្នែកទី៣:

អភិបាលកិច្ចសាជីវកម្ម (ត)

៤- បុគ្គលិកជាន់ខ្ពស់

ខ- តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់បុគ្គលិកជាន់ខ្ពស់

ឯកឧត្តម ស៊ឹម ស៊ីថា (អគ្គនាយក)

- រៀបចំការប្រជុំក្រុមប្រឹក្សាភិបាល និងទទួលខុសត្រូវលេខាធិការកិច្ច
- ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ហើយធ្វើឲ្យសម្រេចនូវគោលនយោបាយ ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល
- រៀបចំគម្រោងការងារសហគ្រាស ហើយដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- រៀបចំរបាយការណ៍ប្រចាំត្រីមាស ឆ្នាំ អំពីសកម្មភាព ធ្វើតុល្យការហិរញ្ញវត្ថុ ប្រចាំត្រីមាស ឆ្នាំ និងដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- ប្រើប្រាស់ និងចាត់ចែងនិយោជិត រ.ទ.ស.ក. ក្នុងកម្រិតក្របខ័ណ្ឌ ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល និងស្របតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងលក្ខន្តិកៈបុគ្គលិកនៃ រ.ទ.ស.ក.
- ជ្រើសរើសតែងតាំង ដកហូតមុខងារ ឬបណ្តេញចោលនូវបុគ្គលិក និងអនុវត្តសិទ្ធិអំណាចតាមឋានានុក្រមរៀបចំកិច្ចសន្យា និងចុះហត្ថលេខាលើសន្ធិសញ្ញាស្របតាម សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- មានសិទ្ធិផ្តល់អំណាច និងសិទ្ធិចុះហត្ថលេខារបស់ខ្លួនទៅឲ្យនាយកមួយរូប ឬច្រើនរូប ឬទៅឲ្យភ្នាក់ងារដទៃណាមួយដែលខ្លួនជ្រើសរើស
- ជាមុខ អគ្គនាយក មានមុខងារដឹកនាំ និងគ្រប់គ្រងរាល់ការងារចាំបាច់ទាំងអស់សម្រាប់ធានាដំណើរការជាប្រក្រតីរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ឯកឧត្តម នេត មុនី (មន្ត្រីត្រួតពិនិត្យរដ្ឋ)

- ត្រួតពិនិត្យលើ រ.ទ.ស.ក. ជាពិសេសលើទិដ្ឋភាពហិរញ្ញវត្ថុ
- បំពេញកាតព្វកិច្ចរបស់ រ.ទ.ស.ក. ដែលមានចែងក្នុងច្បាប់ និងបទបញ្ជាទាំងឡាយជាធរមាន
- អនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- តាមដានការប្រព្រឹត្តទៅ និងការអភិវឌ្ឍន៍របស់ រ.ទ.ស.ក.

លោក រស់ គឹមលាង (អគ្គនាយករង)

- ទទួលបន្ទុកហិរញ្ញកិច្ច និងទីផ្សារមូលបត្រ និងជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ និងជាជំនួយការអគ្គនាយកលើកិច្ចការផ្សារមូលបត្រ កិច្ចការអាជីវកម្ម កិច្ចការផែនការអាជីវកម្ម-វិនិយោគប្រចាំឆ្នាំ និងការងារសវនកម្មផ្ទៃក្នុង។

លោក ឡុង ណារ៉ូ (អគ្គនាយករង)

- ទទួលបន្ទុកសាខា សេវាកម្មទឹកស្អាត និងអនាម័យ
- ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រង សាខាសេវាកម្មទឹកស្អាត និងអនាម័យ ព្រមទាំងធ្វើការទាក់ទង ស្វែងរកទីផ្សារការងារសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុង និងក្រៅប្រទេស។



ខ- តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់បុគ្គលិកជាន់ខ្ពស់ (ត)

លោក សំរិទ្ធ សុវិទ្យា (អគ្គនាយករង)

- ◆ ទទួលបន្ទុកផែនការនិងវិនិយោគ
- ◆ ជាជំនួយការអគ្គនាយកក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានផែនការ និងគម្រោង និងជាជំនួយការអគ្គនាយកលើកិច្ចការធ្វើផែនការវិនិយោគប្រចាំឆ្នាំ ការងារបច្ចេកទេស ព្រមទាំងការងារសហប្រតិបត្តិការជាមួយអ្នកផ្តល់ជំនួយ និងហិរញ្ញប្បទាន។

បណ្ឌិត ជា សុទ្ធ (អគ្គនាយករង)

- ◆ ទទួលបន្ទុកលេខាធិការសហគ្រាស
- ◆ ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងលេខាធិការដ្ឋាន។

លោក កែវ សុវណ្ណវិទ្យា (អគ្គនាយករង)

- ◆ ទទួលបន្ទុកផលិតកម្ម និងផ្គត់ផ្គង់ទឹក
- ◆ ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានផលិតកម្មនិងផ្គត់ផ្គង់ទឹក ព្រមទាំងតាមដាន និងធ្វើការវិភាគលក្ខណៈសេដ្ឋកិច្ច នៃការងារផលិតកម្ម និងថែទាំប្រព័ន្ធចែកចាយទឹក រួមទាំងការងារកាត់បន្ថយទឹកបាត់បង់។

លោក ចាន់ ពិសិដ្ឋ (អគ្គនាយករង)

- ◆ ទទួលបន្ទុករដ្ឋបាល និងធនធានមនុស្ស
- ◆ ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស។

លោកស្រី ជិន ចន្ទ្រា (អគ្គនាយករង)

- ◆ ទទួលបន្ទុកការងារអាជីវកម្ម
- ◆ ជាជំនួយការអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានអាជីវកម្ម

លោក ឡាច បដ្ឋណា (ទីប្រឹក្សាអគ្គនាយក)

- ◆ ទទួលបន្ទុកលើការងារ គណនេយ្យ និងហិរញ្ញវត្ថុ

លោក ស៊ឹម ខេងលីន (ទីប្រឹក្សាអគ្គនាយក)

- ◆ ទទួលបន្ទុកលើការងារ អាជីវកម្ម

លោក ជា សតិកទ្ធ (ប្រធាននាយកដ្ឋាន ផែនការ និងគម្រោង)

- ◆ ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ នាយកដ្ឋានផែនការ និងគម្រោង

លោក ម៉ា ណារ៉ាន (ប្រធាននាយកដ្ឋាន ផលិតកម្ម និងផ្គត់ផ្គង់ទឹក)

- ◆ ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក

លោក ឱម អដ្ឋរស (ប្រធាននាយកដ្ឋាន អាជីវកម្ម)

- ◆ ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ នាយកដ្ឋានអាជីវកម្ម

លោកស្រី រឿន ណារី (ប្រធាននាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស)

- ◆ ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ នាយករដ្ឋបាល និងធនធានមនុស្ស

លោកស្រី សេង គាតា (ប្រធានសវនកម្មផ្ទៃក្នុង)

- ◆ ជាសេនាធិការជូនអគ្គនាយក ក្នុងការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើ សវនកម្មផ្ទៃក្នុង

ផ្នែកទី៣:

អភិបាលកិច្ចសាជីវកម្ម (ត)

គ- ការបណ្តុះបណ្តាលបន្តសម្រាប់បុគ្គលិកជាន់ខ្ពស់

ក្នុងឆ្នាំ២០១៦ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានការបណ្តុះបណ្តាលបន្តសម្រាប់បុគ្គលិកជាន់ខ្ពស់ នោះទេ។

៥- ការជាប់ពាក់ព័ន្ធរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ក្នុងដំណើរការផ្លូវច្បាប់

ក- បណ្តឹងពាក់ព័ន្ធនឹងក្ស័យធនធ្វើឡើងចំពោះក្រុមហ៊ុន ដែលបុគ្គលិកជាន់ខ្ពស់ ឬអភិបាល

របស់ រ.ទ.ស.ភ. ធ្លាប់ជាអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬជាម្ចាស់សិទ្ធិករ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. មិនមានអភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ធ្លាប់មានការពាក់ព័ន្ធនឹងបណ្តឹងក្ស័យធនធ្វើឡើងចំពោះក្រុមហ៊ុនដែលអភិបាល ឬបុគ្គលិកជាន់ខ្ពស់របស់ រ.ទ.ស.ភ. ធ្លាប់ជាអភិបាល ឬជាម្ចាស់សិទ្ធិករនោះទេ។

ខ- ការផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬកំពុងស្ថិតនៅក្នុងនីតិវិធីតុលាការចំពោះអភិបាល ឬបុគ្គលិកជាន់ខ្ពស់

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. មិនមានអភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬកំពុងស្ថិតនៅក្នុងនីតិវិធីតុលាការនោះទេ។

គ- ការសម្រេចជាស្ថាពរ ឬជាបណ្តោះអាសន្នរបស់តុលាការមានសមត្ថកិច្ច ចំពោះអភិបាល

ឬបុគ្គលិកជាន់ខ្ពស់ ដោយហាមឃាត់មិនឲ្យចូលរួម ឬដោយរារាំង ឬដោយព្យួរ ឬដោយដាក់កំហិត

ទៅលើអភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះនៅក្នុងសកម្មភាពមូលបត្រ ឬសកម្មភាពធុរកិច្ចណាមួយ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. មិនមានអភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ទទួលបានការសម្រេចជា ស្ថាពរ ឬជាបណ្តោះអាសន្នរបស់តុលាការមានសមត្ថកិច្ច ដោយហាមឃាត់មិនឲ្យចូលរួម ឬដោយរារាំង ឬដោយព្យួរ ឬដោយដាក់កំហិតទៅលើអភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះនៅក្នុងសកម្មភាពមូលបត្រ ឬសកម្មភាពធុរកិច្ចណាមួយនោះទេ។

ឃ- ការសម្រេចរបស់គណៈកម្មការមូលបត្រកម្ពុជា ឬគណៈកម្មការមូលបត្របរទេស ឬនិយ័តករនៃ

វិស័យផ្សេងទៀត ដោយហាមឃាត់មិនឲ្យចូលរួម ឬដោយរារាំង ឬដោយព្យួរ ឬដោយដាក់កំហិត

ទៅលើអភិបាល ឬបុគ្គលិកជាន់ខ្ពស់ នៅក្នុងសកម្មភាពមូលបត្រ ឬសកម្មភាពធុរកិច្ចណាមួយ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. មិនមានអភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាម្នាក់ ទទួលបានការសម្រេចពីគណៈកម្មការមូលបត្រកម្ពុជា ឬគណៈកម្មការមូលបត្របរទេស ឬនិយ័តករនៃវិស័យផ្សេងទៀត ដោយហាមឃាត់មិនឲ្យចូលរួម ឬដោយរារាំង ឬដោយព្យួរ ឬដោយដាក់កំហិតទៅលើសកម្មភាពមូលបត្រ ឬសកម្មភាពធុរកិច្ចណាមួយនោះទេ។



2016



ផ្នែកទី៣:

អភិបាលកិច្ចសាជីវកម្ម (ត)

៦- លាភការ ឬប្រាក់បំណាច់របស់អភិបាល និងបុគ្គលិកជាន់ខ្ពស់

ក- ឈ្មោះ តំណែងអភិបាល និងបុគ្គលិកជាន់ខ្ពស់ និងប្រាក់បំណាច់ ឬលាភការដែលទទួលបាន

ល.រ	ឈ្មោះអភិបាល និងបុគ្គលិកជាន់ខ្ពស់	មុខតំណែងក្នុង រ.ទ.ស.ក.	ប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ មធ្យមប្រចាំឆ្នាំ ២០១៦ (ពាន់រៀល)	ចំនួនសរុប ប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់មិនបូក បញ្ចូលប្រាក់សោធនវិវត្តន៍ (ពាន់រៀល)
១	ឯកឧត្តម ស៊ីម ស៊ីថា	អគ្គនាយក	២៦.៦៩៤	៣២០.៣៣៣
២	លោក រស់ គឹមលាង	អគ្គនាយករង	១៤.៥៩០	១៦៩.៧៦៦
៣	លោក ឡុង ណារ៉ូ	អគ្គនាយករង	១៤.៥១៩	១៦៨.៩០៦
៤	លោក សំរិទ្ធ សុវិទ្យា	អគ្គនាយករង	១៤.៥៥៤	១៦៩.៣៣៦
៥	បណ្ឌិត ជាវិសុទ្ធ	អគ្គនាយករង	១៤.១៤៧	១៦៩.៧៦៦
៦	លោក កែវ សុវណ្ណវិទ្យា	អគ្គនាយករង	១២.៤៨១	១៤៩.៧៦៩
៧	លោក ចាន់ ពិសិដ្ឋ	អគ្គនាយករង	១២.១៧២	១៤៦.០៦១
៨	លោកស្រី ជិន ចន្ទ្រា	អគ្គនាយករង	២៣.៦១២	២៧៨.៦៥៥
៩	លោក ឡាច បដ្ឋណា	ទីប្រឹក្សាអគ្គនាយក	៣.៦៨៣	៤៤.២០០
១០	លោក ស៊ីម ខេងលីន	ទីប្រឹក្សាអគ្គនាយក	៤.២៥០	៥១.០០០
១១	លោក ជា សតិកទ្ធ	ប្រធាននាយកដ្ឋានផែនការ និងគម្រោង	១០.៤២៩	១២១.៥៣០
១២	លោក ម៉ាណូរ៉ាវីន	ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក	១២.៦៦៤	១៤៧.២៩៧
១៣	លោក ឱម អដ្ឋរស	ប្រធាននាយកដ្ឋានអាជីវកម្ម	៩.១៩៩	១០៧.៣៤៩
១៤	លោកស្រី រៀន ណារី	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស	១៣.៣០៥	១៥៤.៧១១
១៥	លោកស្រី សេង គាតារា	ប្រធានសវនកម្មផ្ទៃក្នុង	៨.៩៦៧	១០៤.៩១០



ខ- ចំនួនប្រាក់បំណាច់ ឬលាភការសរុបដែលបើកឲ្យអភិបាលមិនប្រតិបត្តិ

រ.ទ.ស.ភ. មានអភិបាលមិនប្រតិបត្តិចំនួន ៥រូប ដែលជាសមាជិកក្រុមប្រឹក្សាភិបាល តំណាង ស្ថាប័ន-ក្រសួង ដែលមិនប្រតិបត្តិការងារប្រចាំថ្ងៃនៅក្នុង រ.ទ.ស.ភ. និងតែងតាំងដោយអនុក្រឹត្យ។
ដែលចំនួនប្រាក់បំណាច់ ឬលាភការសរុបមានចំនួន ៦៧១.៣៩៣ពាន់រៀល

គ- ចំនួនប្រាក់បំណាច់ ឬលាភការជាភក្តីដែលបានបើកឲ្យអភិបាល និងបុគ្គលិកជាន់ខ្ពស់

រ.ទ.ស.ភ. មានអភិបាលសរុបទាំងអស់ចំនួន ៧រូប និងបុគ្គលិកជាន់ខ្ពស់ចំនួន ១៥រូប រួមទាំងមន្ត្រីត្រួតពិនិត្យរដ្ឋ។
ខាងក្រោមគឺចំនួនសរុប (ប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់មិនបូកបញ្ចូលប្រាក់សោធននិវត្តន៍)៖

- ◆ អភិបាលទាំងអស់ ១.២៧០.៣៨១ពាន់រៀល
- ◆ បុគ្គលិកជាន់ខ្ពស់ទាំងអស់ ២.០០០.៤៣២ពាន់រៀល

ឃ- ចំនួនប្រាក់បំណាច់ ឬលាភការសរុបសម្រាប់រយៈពេល ០១ (មួយ) ឆ្នាំខាងមុខ ដែលត្រូវផ្តល់ជូនអភិបាល និងបុគ្គលិកជាន់ខ្ពស់

ប្រាក់បំណាច់ ឬលាភការសរុបសម្រាប់រយៈពេល ០១ (មួយ) ឆ្នាំខាងមុខ ដែលត្រូវផ្តល់ជូនអភិបាល និងបុគ្គលិកជាន់ខ្ពស់ មានដូចខាងក្រោម៖

- ◆ អភិបាលទាំងអស់ ១.៣៣៣.៩០០ពាន់រៀល
- ◆ បុគ្គលិកជាន់ខ្ពស់ទាំងអស់ ២.១០០.៤៥៤ពាន់រៀល

ង- ការបង្កើនប្រាក់បំណាច់ ឬលាភការសរុប ក្នុងចំនួនច្រើនដល់អភិបាល ឬបុគ្គលិករបស់ រ.ទ.ស.ភ. នៅក្នុងឆ្នាំសារពើពន្ធ ឬអនាគត

ក្រុមប្រឹក្សាភិបាលបានអនុម័ត និងឯកភាពជាគោលការណ៍ក្នុងការតម្លើងប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់មុខងារចំនួន ៥% ជូនអភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិតរបស់ រ.ទ.ស.ភ. នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ។

ផ្នែកទី៣:

អភិបាលកិច្ចសាស្ត្រ (ត)

៧- ក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់

ក- គោលការណ៍នៃក្រមសីលធម៌

ក.១- សេចក្តីផ្តើម

ស្របតាមលក្ខខណ្ឌតម្រូវរបស់គណៈកម្មការមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក.”) និងសម្រាប់ជាការប្តេជ្ញាចិត្ត ជម្រុញឲ្យមានស្តង់ដារសីលធម៌ល្អបំផុត ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា “ក្រុមហ៊ុន”) បានអនុម័តក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ (តទៅហៅថា “ក្រមសីលធម៌”) ដើម្បី៖

- លើកទឹកចិត្តឲ្យមានភាពស្មោះត្រង់ និងឥរិយាបថប្រកបដោយសីលធម៌ ក្នុងការធ្វើអាជីវកម្ម ក្នុងគោលបំណងធានាឲ្យបាននូវសមភាព និងជៀសវាងអំពើទំនាស់ផលប្រយោជន៍។
- លើកទឹកចិត្តក្នុងការផ្តល់ព័ត៌មានចាំបាច់នានា ដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ឲ្យបានពេញលេញ ច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេល។
- លើកទឹកចិត្តដល់ការអនុវត្តច្បាប់ និងបទបញ្ញត្តិជាធរមាន។
- ធានាការពារផលប្រយោជន៍ អាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុន រួមបញ្ចូលទាំងកាលានុវត្តន៍ភាពអាជីវកម្ម ទ្រព្យសកម្មទាំងទ្រព្យអរូបិយ និងព័ត៌មានសម្ងាត់ របស់ក្រុមហ៊ុន។
- បញ្ចៀសនូវកិរិយាមិនត្រឹមត្រូវ ឬទង្វើផ្ទុយនឹងទំនៀមទម្លាប់។

អាជីវកម្មរបស់ក្រុមហ៊ុន ត្រូវស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំទូទៅរបស់ក្រុមប្រឹក្សាភិបាល ។ អភិបាល និងបុគ្គលិកជាន់ខ្ពស់ មានការទទួលខុសត្រូវជាចម្បងក្នុងការ វិនិច្ឆ័យពីអាជីវកម្មតាមបែបបទដែលខ្លួនជឿជាក់ថា វាផ្តល់ផលប្រយោជន៍ល្អបំផុត សម្រាប់ក្រុមហ៊ុន និងសម្រាប់ភាគហ៊ុននិកទាំងអស់របស់ក្រុមហ៊ុន។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ទាំងអស់ ត្រូវយល់ច្បាស់ពីក្រមសីលធម៌នេះ ហើយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍និងវិធាន ដែលមានចែងនៅក្នុងក្រមសីលធម៌នេះ។

ក.២- និយមន័យ

នៅក្នុងបរិបទនៃក្រមសីលធម៌នេះ ពាក្យខាងក្រោមត្រូវបានឲ្យនិយមន័យដូចតទៅ៖

- **ច្បាប់ និងបទបញ្ញត្តិជាធរមាន៖** សំដៅដល់រាល់ច្បាប់ និងបទបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា រួមមានជាអាទិ៍ ច្បាប់អនុក្រឹត្យ ប្រកាស វិធាន និងគោលការណ៍ណែនាំរបស់ អាជ្ញាធរមានសមត្ថកិច្ច ដូចជា គ.ម.ក. និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក.”) ដែលច្បាប់និងបញ្ញត្តិ ទាំងនោះត្រូវអនុវត្តទៅលើក្រុមហ៊ុន អភិបាល និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន។
- **អភិបាល៖** សំដៅដល់សមាជិកក្រុមប្រឹក្សាភិបាល រួមបញ្ចូលទាំងអភិបាលប្រតិបត្តិ អភិបាលមិនប្រតិបត្តិ និងអភិបាលឯករាជ្យ។
- **បុគ្គលិកជាន់ខ្ពស់៖** សំដៅដល់បុគ្គលទាំងឡាយណាដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋានរហូតដល់អគ្គនាយក រួមទាំងលេខាធិការក្រុមហ៊ុន និងប្រធានសវនកម្មផ្ទៃក្នុង និងអ្នកដែលមានមុខតំណែងសំខាន់ ផ្សេងទៀតក្នុងក្រុមហ៊ុនដែលកំណត់ដោយ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។



ក.៣- ការអនុវត្តច្បាប់ និង បទបញ្ញត្តិជាធរមាន

ក្នុងពេលបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ទាំងអស់ ត្រូវអនុវត្ត និងព្យាយាមធ្វើឲ្យក្រុមហ៊ុនអនុវត្ត តាមច្បាប់ និងបទបញ្ញត្តិជាធរមាន។ ប្រសិនបើអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ណាមួយ បានដឹងព័ត៌មានដែលខ្លួនជឿជាក់ថា ក្រុមហ៊ុន អភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬនិយោជិកណាមួយបានបំពានច្បាប់ និងបទបញ្ញត្តិជាធរមាន អភិបាល ឬបុគ្គលិកជាន់ខ្ពស់ដែលបានដឹងត្រូវផ្តល់ព័ត៌មាននេះជូនអគ្គនាយក ប្រធានក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការសវនកម្ម ឬសវនករផ្ទៃក្នុង។

ក.៤- អំពើទំនាស់ផលប្រយោជន៍

បន្ថែមលើបទបញ្ញត្តិទាំងឡាយនៃមាត្រា ១៣៤ ១៣៥ ១៣៦ និងមាត្រា ១៣៨ នៃច្បាប់ស្តីពីសហគ្រាស ពាណិជ្ជកម្ម អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវជៀសវាងនូវរាល់អំពើទំនាស់ផលប្រយោជន៍ដែលអាចកើតមាន ជាមួយក្រុមហ៊ុន។

ជាទូទៅ ទំនាស់ផលប្រយោជន៍កើនឡើង នៅពេលដែលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ អភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬផលប្រយោជន៍របស់សមាជិកគ្រួសារផ្ទាល់របស់អភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះបានជ្រៀតចូលក្នុង ឬអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់៖

- (ក) ផលប្រយោជន៍ទូទៅ ឬអាជីវកម្មរបស់ក្រុមហ៊ុន ។
- (ខ) លទ្ធភាពរបស់អភិបាល ឬបុគ្គលិកជាន់ខ្ពស់ផ្សេងៗទៀត ក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវផ្តល់ព័ត៌មានទៅក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយត្រូវធ្វើសេចក្តី ប្រកាសជាសាធារណៈពីប្រតិបត្តិការ ឬទំនាក់ទំនងណាមួយដែលខ្លួនគិតថានឹងនាំឲ្យ កើតមានទំនាស់ផលប្រយោជន៍ជាមួយក្រុមហ៊ុន តាមការកំណត់របស់ គ.ម.ក. ឬ ផ.ម.ក. ។

អភិបាលឬបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន ត្រូវបង្ហាញនូវផលប្រយោជន៍របស់ខ្លួន ជាលាយលក្ខណ៍អក្សរ ទៅក្រុមហ៊ុន ឬស្នើឲ្យមានសេចក្តីប្រកាសដែលបានដាក់ចូលទៅក្នុងកំណត់ហេតុ នៃកិច្ចប្រជុំប្រឹក្សាភិបាល ក្នុងករណីដែល៖

- (ក) អភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះ ជាភាគីនៃកិច្ចសន្យា ឬជាអ្នកស្នើធ្វើកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនឬ
- (ខ) អភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះ មានផលប្រយោជន៍សំខាន់ជាមួយនឹងបុគ្គល ឬនីតិបុគ្គល ដែលជាភាគីក្នុងកិច្ចសន្យា ឬភាគីដែលស្នើធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ។

ដោយយោងតាមច្បាប់ និងបទបញ្ញត្តិជាធរមាន រួមទាំង ប្រកាសស្តីពីអភិបាលកិច្ចសាជីវកម្ម សម្រាប់សហគ្រាស សាធារណៈអភិបាលឯករាជ្យ មិនត្រូវមានផលប្រយោជន៍ ណាមួយនៅក្នុងក្រុមហ៊ុន ដែលធ្វើឲ្យប៉ះពាល់ឯករាជ្យភាពរបស់ខ្លួន និងមិនត្រូវកាន់កាប់ភាគហ៊ុនលើសពីមួយ (១) ភាពហ៊ុននៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនឡើយ ។

ក.៥- កាលានុវត្តន៍ភាពអាជីវកម្ម

នៅក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវយកចិត្តទុកដាក់ ជាអទិភាពដល់ផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន នៅពេលសមស្រប ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវជៀសវាង៖

- (ក) ធ្វើឱកាសធ្វើកិច្ចការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលខ្លួនបានដឹងក្នុងពេលអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួននៅក្នុងក្រុមហ៊ុន ។
- (ខ) ប្រើប្រាស់ទ្រព្យសម្បត្តិ ឬព័ត៌មានរបស់ក្រុមហ៊ុន ឬឋានៈ និងមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
- (គ) ប្រកួតប្រជែងជាមួយក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលនឹងកំណត់ពីទង្វើដែលផ្ទុយពីខ្លឹមសារនៃប្រការនេះ ដោយពិចារណាលើអង្គហេតុ និងស្ថានភាពការណ៍ ដែលពាក់ព័ន្ធទាំងឡាយនៃទង្វើនោះ។

ផ្នែកទី៣:

អភិបាលកិច្ចសាស្ត្រ (ត)

៧- ក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់

ក- គោលការណ៍នៃក្រមសីលធម៌ (ត)

ក.៦- ទំនាក់ទំនងដោយស្មើភាព

នៅក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវធ្វើឲ្យមានភាពស្មើគ្នាក្នុងទំនាក់ទំនង រវាងគ្នា និងអតិថិជន អ្នកផ្គត់ផ្គង់ គូប្រជែង អ្នកម៉ៅការ និង និយោជិតរបស់ក្រុមហ៊ុន ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ មិនត្រូវទាញយកផលប្រយោជន៍ពីបុគ្គលណាម្នាក់ដោយមិនស្មោះត្រង់ ដោយប្រើប្រាស់ឧបាយកល ការលាក់បាំង ការបំភ័ន្ត ព័ត៌មានសំខាន់ ការបង្ហាញហេតុការណ៍ដែលខុសពីការពិត ឬដោយអំពើមិនស្មោះត្រង់ផ្សេងទៀតក្នុងអាជីវកម្ម ។

ការប្រើប្រាស់ ព័ត៌មានអំពីសិទ្ធិ ព័ត៌មានសម្ងាត់នៃអាជីវកម្មរបស់ក្រុមហ៊ុន ឬការបញ្ចុះបញ្ចូលអភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិតរបស់ក្រុមហ៊ុនទាំងអតីត និងបច្ចុប្បន្ន ឲ្យទម្លាយនូវព័ត៌មានទាំងនោះ ត្រូវបានហាមឃាត់ដាច់ខាត។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនដោយសុចរិត និងដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុន និងភាគហ៊ុនិកទាំងអស់របស់ក្រុមហ៊ុន។ អភិបាល និងបុគ្គលិកជាន់ខ្ពស់ មិនត្រូវទាញយកផលប្រយោជន៍ពីមុខដំណែងរបស់ខ្លួនជាអភិបាល ឬជាបុគ្គលិកជាន់ខ្ពស់ និងមិនត្រូវទទួលអំណោយណាមួយពីអតិថិជន ដោយសារមុខដំណែងជាអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ។

ក.៧- ការការពារ និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន

នៅក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវជំរុញឲ្យមានការត្រួតពិនិត្យ និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដោយមានការទទួលខុសត្រូវ នូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន រួមទាំងទ្រព្យរូបិយ និងទ្រព្យអរូបិយ។

ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន មានដូចជា ព័ត៌មាន សម្ភារ គ្រឿងបរិក្ខារ កម្មសិទ្ធិបញ្ញា ឧបករណ៍ ប្រភពធនធានប្រព័ន្ធព័ត៌មានវិទ្យា និងទ្រព្យដទៃទៀតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឬទ្រព្យដែលក្រុមហ៊ុនជួលពីគេ ឬទ្រព្យដែលស្ថិតក្រោមការកាន់កាប់របស់ក្រុមហ៊ុន ត្រូវបានប្រើប្រាស់សម្រាប់តែគោលដៅអាជីវកម្មស្របច្បាប់ របស់ក្រុមហ៊ុនតែប៉ុណ្ណោះ ។

ក.៨- បណ្តឹងពាក់ព័ន្ធនឹងគណនេយ្យ

គណៈកម្មាធិការសវនកម្ម (ប្រសិនបើមាន) ឬសវនករផ្ទៃក្នុងរបស់ក្រុមហ៊ុន ត្រូវទទួលខុសត្រូវក្នុងការរៀបចំនីតិវិធីសមស្របមួយសម្រាប់ទទួលពាក្យបណ្តឹង និងរក្សាទុកនូវពាក្យបណ្តឹង និងពិនិត្យលើពាក្យបណ្តឹងទាក់ទងនឹងគណនេយ្យ ការត្រួតពិនិត្យគណនេយ្យផ្ទៃក្នុង ឬបញ្ហាផ្សេងទៀតដែលទាក់ទងទៅនឹងសវនកម្ម។

អភិបាល ឬបុគ្គលិកជាន់ខ្ពស់ អាចដាក់ពាក្យបណ្តឹងពីបញ្ហាខាងលើ ទៅគណៈកម្មាធិការសវនកម្ម ឬសវនករផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ការស្នើសុំឲ្យពិនិត្យបណ្តឹងជាសម្ងាត់ អាចធ្វើឡើងបានតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន។

ក.៩- ការលើកទឹកចិត្តឲ្យរាយការណ៍ពីទង្វើខុសច្បាប់ ឬអសីលធម៌

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវខិតខំជម្រុញឲ្យក្រុមហ៊ុនប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងលើកទឹកចិត្តនិយោជិតឲ្យរាយការណ៍ ពីកសតានៃទង្វើខុសច្បាប់ ឬអសីលធម៌ ទៅនាយកដ្ឋាន ឬបុគ្គលដែលមានសមត្ថកិច្ចនៅក្នុងក្រុមហ៊ុន ។

ក.១០- ការជួញដូរផ្ទៃក្នុង

អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវអនុវត្ត និងប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិ ជាធរមាន បទបញ្ជាផ្ទៃក្នុង និងគោលនយោបាយរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការលក់-ទិញភាគហ៊ុន របស់ក្រុមហ៊ុន ។



ក.១១- ការរក្សាការសម្ងាត់

អភិបាល និងបុគ្គលិកជាន់ខ្ពស់ ត្រូវរក្សាការសម្ងាត់នៃព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ដែលខ្លួនបានដឹង លើកលែងតែក្នុងករណីដែលក្រុមហ៊ុន អនុញ្ញាតឲ្យផ្តល់ព័ត៌មាន ឬក៏ការផ្តល់ព័ត៌មាននេះត្រូវបានតម្រូវដោយច្បាប់ និងបទបញ្ញត្តិជាធរមាន ឬការតម្រូវពីអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។

ពាក្យថា «ព័ត៌មានសម្ងាត់» រួមមានជាអាទិ៍ ព័ត៌មានមិនមែនសាធារណៈដែលអាចត្រូវបានប្រើដោយគូ ប្រកួតប្រជែងរបស់ក្រុមហ៊ុន ឬព័ត៌មានមិនមែនសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន ឬអតិថិជនរបស់ក្រុមហ៊ុន ប្រសិនបើព័ត៌មាននោះត្រូវបានបង្ហាញ។

អភិបាល ឬបុគ្គលិកជាន់ខ្ពស់ត្រូវពិភាក្សាជាមុនជាមួយនឹងអគ្គនាយក ឬប្រធានក្រុមប្រឹក្សាភិបាល ប្រសិនបើអភិបាល ឬបុគ្គលិកជាន់ ខ្ពស់នោះ គិតថាខ្លួនមានកាតព្វកិច្ចតាមច្បាប់ក្នុងការបង្ហាញព័ត៌មានសំងាត់នោះ។

ក.១២- ការផ្តល់ព័ត៌មាន

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវឲ្យយល់ច្បាស់ពីនីតិវិធី និងការត្រួតពិនិត្យការផ្តល់ព័ត៌មានរបស់ក្រុមហ៊ុន ដើម្បីឲ្យសេចក្តីប្រកាសជាសាធារណៈ របាយការណ៍ និងឯកសារផ្តល់ព័ត៌មានដែលត្រូវចុះបញ្ជី ជាមួយអាជ្ញាធររដ្ឋ រួមបញ្ចូលទាំង គ.ម.ក. អាចរៀបចំធ្វើឡើងដោយ អនុលោមតាមច្បាប់ និងបទបញ្ញត្តិជាធរមាន រួមទាំងគោលការណ៍ណែនាំរបស់ គ.ម.ក. និងផ.ម.ក.។

ម្យ៉ាងវិញទៀត ក្នុងទំហំនៃតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមានអំណាចដឹកនាំ ឬគ្រប់គ្រង ការចុះបញ្ជីឯកសារជាមួយ គ.ម.ក. និង/ឬ ផ.ម.ក. ឬការជូនដំណឹងជាសាធារណៈផ្សេងទៀតរបស់ក្រុមហ៊ុន ពាក់ព័ន្ធអាជីវកម្មទូទៅលទ្ធផល លក្ខខណ្ឌ និងលទ្ធភាពហិរញ្ញវត្ថុ ត្រូវពិភាក្សាជាមួយនឹងអភិបាល បុគ្គលិកជាន់ខ្ពស់ផ្សេងទៀត និងជាមួយនិយោជិតពាក់ព័ន្ធ ហើយចាត់វិធាន ការសម្របសម្រួលនីតិវិធី និងការត្រួតពិនិត្យការផ្តល់ព័ត៌មាន ដើម្បីផ្តល់ការព័ត៌មាន ធ្វើបានពេញលេញ ច្បាស់លាស់ ត្រឹមត្រូវ ទាន់ពេលវេលា និងអាចយល់បាន។

ក្នុងទំហំដែលពាក់ព័ន្ធនឹងនីតិវិធី និងការត្រួតពិនិត្យការផ្តល់ព័ត៌មានរបស់ក្រុមហ៊ុន អភិបាល និងបុគ្គលិកជាន់ខ្ពស់ម្នាក់ៗ៖

- ត្រូវយល់ច្បាស់អំពីលក្ខខណ្ឌតម្រូវនៃការផ្តល់ព័ត៌មានរបស់ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិការអាជីវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
- មិនត្រូវធ្វើសេចក្តីថ្លែងខុសពីការពិត
ឬធ្វើឲ្យអ្នកដទៃថ្លែងខុសពីការពិតទាក់ទងអំពីព័ត៌មានរបស់ក្រុមហ៊ុនប្រាប់អ្នកដទៃ ទោះបីជាអ្នកនោះនៅក្នុងឬនៅក្រៅក្រុមហ៊ុន រួមទាំងសវនករករណីផ្សេងៗ និងស្ថាប័នផ្សេងៗទៀត។

ក.១៣- វិសោធនកម្ម និងការលើកលែង

ក្រុមសីលធម៌នេះអាចត្រូវបានធ្វើវិសោធនកម្ម ឬលើកលែងមិនអនុវត្តដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដោយគោរពតាមលក្ខខណ្ឌតម្រូវក្នុងការផ្តល់ព័ត៌មាននេះ ច្បាប់ និងបទបញ្ញត្តិជាធរមាន។ ជាវិធានទូទៅ ក្រុមប្រឹក្សាភិបាលនឹងមិនផ្តល់ការលើកលែងមិនអនុវត្ត ប្រការណាមួយនៃក្រុមសីលធម៌នេះឡើយ ប្រសិនបើគ្មានមូលហេតុសមស្រប និងចាំបាច់នោះទេ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវអនុវត្តឲ្យបានច្បាស់ ខ្ជាប់ខ្ជួនតាមស្មារតី និងខ្លឹមសារតាមក្រុមសីលធម៌នេះ។ អភិបាល និងបុគ្គលិកជាន់ខ្ពស់ មានកាតព្វកិច្ចយល់ដឹងពីក្រុមសីលធម៌នេះ និងស្វែងរកការពន្យល់ និងការផ្តល់ប្រឹក្សាបន្ថែម ទាក់ទងនឹងការបកស្រាយ ខ្លឹមសារ និងលក្ខខណ្ឌតម្រូវនៃក្រុមសីលធម៌នេះ ជាពិសេសនៅពេលមានហេតុការណ៍ណាមួយដែលអាចមានទំនាស់ជាមួយនឹង ក្រុមសីលធម៌នេះ។

ក្រុមប្រឹក្សាភិបាលត្រូវចាត់វិធានការណ៍សមស្រប ក្នុងករណីដែលមានការបំពានក្រុមសីលធម៌នេះ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ អាចសាកសួរដោយផ្ទាល់ទៅអគ្គនាយក ទាក់ទងនឹងការអនុវត្តន៍ ឬការបកស្រាយក្រុមសីលធម៌នេះ។

ខ- ការអនុវត្តក្រុមសីលធម៌

ក្រុមសីលធម៌នេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១០១២ និងមានអនុភាពអនុវត្តចាប់ពីក្រុមហ៊ុនទទួលបានការយល់ព្រម ឲ្យមានការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដោយ គ.ម.ក. និងត្រូវបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដោយ គ.ម.ក. និងត្រូវបានចុះបញ្ជីលក់មូលបត្រនៅ ផ.ម.ក.។

ផ្នែកទី៤: បញ្ជីរាយនាមភាគហ៊ុននិកកាន់កាប់ភាគហ៊ុន មានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ និងភាគហ៊ុននិក កាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន

១- ភាគហ៊ុននិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់

- ◆ ឈ្មោះ: រដ្ឋដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ◆ សញ្ជាតិ: ខ្មែរ
- ◆ អាសយដ្ឋាន : ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ◆ លេខអត្តសញ្ញាណវិនិយោគ (ប្រសិនបើមាន): T00000000007
- ◆ បរិមាណ: ៧៣.៩២៧.១៨៧
- ◆ ភាគរយ: ៨៥%

២- ភាគហ៊ុននិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គ្មានភាគហ៊ុននិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើននោះទេ។

ផ្នែកទី៥: ព័ត៌មានអំពីការច្នៃប្រឌិតមូលបត្ររបស់បុគ្គលបោះឆ្នោត

១- ព័ត៌មានអំពីមូលបត្រកម្មសិទ្ធិ

- ◆ ឈ្មោះមូលបត្រកម្មសិទ្ធិ: ភាគហ៊ុនធម្មតា
- ◆ អក្សរកូដមូលបត្រកម្មសិទ្ធិ: KH1000010004
- ◆ ចំណាត់ថ្នាក់នៃមូលបត្រកម្មសិទ្ធិ: មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោត
- ◆ តម្លៃចារឹកក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១.០០០ រៀល
- ◆ ថ្លៃលក់ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៤.១០០រៀល (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦)
- ◆ បរិមាណមូលបត្រកម្មសិទ្ធិសរុបទាំងអស់ដែលកំពុងចរាចរលើទីផ្សារ: ១៣.០៤៥.៩៧៥ មូលបត្រកម្មសិទ្ធិ
- ◆ មូលធនបន្ថែមកម្មទីផ្សារ: ៣៥៦.៥៨៩.៩៦៤.២០០រៀល
- ◆ ឈ្មោះទីផ្សារមូលបត្រប្រតិបត្តិ: ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
- ◆ កាលបរិច្ឆេទនៃការចុះបញ្ជីលក់មូលបត្រ: ១៨/មេសា/២០១២



២- ថ្លៃ និងបរិមាណជួញដូរ

មូលបត្រកម្មសិទ្ធិ		មករា	កុម្មុៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ
ថ្លៃជួញដូរ (រៀល)	អតិបរមា	៥.២០០	៤.៩២០	៤.៩០០	៤.៩៦០	៤.៨៦០	៤.៨៨០	៤.៨០០	៤.៦៨០	៤.៧០០	៤.៥០០	៤.៣០០	៤.២៨០
	អប្បបរមា	៤.៧០០	៤.៧៨០	៤.៨០០	៤.៧០០	៤.៧០០	៤.៧០០	៤.៧២០	៤.៥៤០	៤.៥០០	៤.១៨០	៤.១០០	៣.៩៨០
	មធ្យម	៤.៩៥០	៤.៨៥០	៤.៨៥០	៤.៨៣០	៤.៧៨០	៤.៧៩០	៤.៧៦០	៤.៦១០	៤.៦០០	៤.៣៤០	៤.២០០	៤.១៣០
បរិមាណ ជួញដូរ (កាតហ៊ុន)	អតិបរមា	៥.៩៤៧	១២៦.៦៣១	២.៨០០	៣.៩៤៨	៤.៥០៨	២.៦៩១	១៦.៦៣៣	១៧.២២៧	១៦.៩៩៣	៩០.០០០	៩៦.៥៣៧	៣៥.៣០៥
	អប្បបរមា	០	០	០	០	០	០	០	០	០	០	០	១១៩
	មធ្យម	២.៩៧៤	៦៣.៣១៥,៥	១.៤០០	១.៩៧៤	២.២៥៤	១.៣៤៦	៨.៣១៦,៥	៨.៦១៣,៥	៨.៤៩៦,៥	៤៥.០០០	៤៨.២៦៨,៥	១៧.៧១២

ផ្នែកទី៦:

**របាយការណ៍សវនកម្ម
របស់សវនករផ្ទៃក្នុង
លើការត្រួតពិនិត្យផ្ទៃក្នុង**





សវនកម្មផ្ទៃក្នុង

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍ស្តីពីការកែលម្អទូទៅនៃប្រព័ន្ធនីតិវិធី
លើអនុលោមភាព និងប្រតិបត្តិការ តុល្លា ២០១៦

ការងារត្រួតពិនិត្យផ្ទៃក្នុង គឺជាកត្តាចម្បងដ៏មានសារៈសំខាន់បំផុត ដែលជួយដល់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពប្រកបដោយជោគជ័យ និងសម្រេចបាននូវគោលដៅផ្គត់ផ្គង់ទឹកស្អាត ជូនអតិថិជនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកបដោយសុខុមាលភាព ។

យោងតាមផែនការឆ្នាំ ២០១៦ សវនកម្មផ្ទៃក្នុង បានចុះត្រួតពិនិត្យនៅ ៖

១. នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ (ត្រីមាសទី ៤ ឆ្នាំ ២០១៥)
២. អង្គភាពលទ្ធកម្ម
៣. នាយកដ្ឋានអាជីវកម្ម
៤. សាខាសេវាកម្មទឹកស្អាត និងអនាម័យ

១ - នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ (ត្រីមាសទី ៤ ឆ្នាំ ២០១៥)

លទ្ធផលការងារសាធារណៈ

ការកែលម្អ

- ខ្វះខាតបែងចែក និង ញែកឲ្យបានច្បាស់លើការចំណាយតាម នាយកដ្ឋាន ទាំងចំណាយក្នុងផែនការ, ចំណាយលើសវិធានការណ៍កំណត់ក្នុងផែនការ និងចំណាយក្រៅផែនការ ។ - ការិយាល័យហិរញ្ញវត្ថុ បានធ្វើការកែលម្អ ។
- ការទូទាត់ចំណាយជូនបណ្តាញនាយកដ្ឋាន និង ក្រុមហ៊ុនផ្គត់ផ្គង់នៅ មានលក្ខណៈយឺតយ៉ាវ ផ្ទុយពីប្រសាសន៍របស់លោកអនុប្រធាន នាយកដ្ឋានកំណត់ (០៦ថ្ងៃនៃថ្ងៃធ្វើការងារ) ក្រោយពីទទួលសំណើ។ - ការិយាល័យហិរញ្ញវត្ថុ បានធ្វើការកែលម្អ ។
- សវនករបានធ្វើការត្រួតពិនិត្យ ចំនួន ០៤ខែ (ខែមិថុនា, កក្កដា, វិច្ឆិកា និងធ្នូ) ដែលមានចំនួន ៧២១សំណើ ក្នុងនោះមាន ៨៧សំណើ បានទូទាត់យឺត (ពី១០ថ្ងៃ ទៅ ១០៨ថ្ងៃ នៃថ្ងៃធ្វើការងារ)។

សវនដ្ឋានបានធ្វើការកែលម្អ លើចំណុចខ្វះខាតខាងលើ នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦ ។

២ - អង្គភាពលទ្ធកម្ម (ត្រីមាសទី ១)

លទ្ធផលការងារសាធារណៈ

ការកែលម្អ

- សក្ខីបត្រទទួលប្រាក់ពីការលក់ឯកសារដេញថ្លៃ (ស៊ីត) និងមានការចុះហត្ថលេខាត្រឹមត្រូវ ។ - អង្គភាព បានអនុវត្តការទទួលប្រាក់ពីការលក់ឯកសារដេញថ្លៃ ដោយសក្ខីបត្រមានលេខរៀង (ស៊ីត) និងមានចុះហត្ថលេខាប្រធាន ឬ អនុប្រធានអង្គភាពបានត្រឹមត្រូវ ។
- ការវាយតម្លៃបុរេលក្ខណៈសម្បត្តិ ស្តីពីការផ្គត់ផ្គង់សម្លៀកបំពាក់ឯកសណ្ឋាន និងសម្ភារសន្តិសុខ លេខកិច្ចសន្យា 18-PPWSA-15 បានអនុវត្តផ្ទុយនឹងកិច្ចសន្យាត្រង់ប្រការ ១១ ដោយក្រុមហ៊ុនខ្មែរសុធា បានប្រគល់ការងារជូនក្រុមហ៊ុនខ្មែរមេកុងកាត់ដេរជាអនុវត្តបន្ត ។ - អង្គភាព បានព្រមានក្រុមហ៊ុនតាមលិខិតលេខ២៨៣ អ.ល ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ គឺក្រុមហ៊ុនត្រូវសុំការឯកភាពពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មុននឹងប្រគល់កិច្ចសន្យាបន្ត ។

- អង្គភាព ត្រូវធ្វើបច្ចុប្បន្នភាពលើបែបបទដំណើរការស្តង់ដារការងារ ដើម្បីធានាបាននូវការអនុវត្តឱ្យមានប្រសិទ្ធភាព និងគម្លាតភាព ការងារ ។
- អង្គភាព បានរៀបចំកែសម្រួលបែបបទដំណើរការស្តង់ដារនីតិវិធីប្រតិបត្តិ ការងារ (SOP) បានរួចរាល់ កំពុងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច ។

សវនដ្ឋានបានធ្វើការកែលម្អ លើចំណុចខ្វះចន្លោះខាងលើ នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ។

៣- តាមកង្ខារលើកទី២ (ត្រីមាសទី ២)

♦ ការិយាល័យទំនាក់ទំនងអតិថិជន

លទ្ធផលការងារសាធារណៈ

- ការសុំបើកបណ្តាញទឹកប្រើប្រាស់ឡើងវិញ ពុំមានសំណើភ្ជាប់ និង ហត្ថលេខាលើកែប្រែប្រាក់បណ្តោះអាសន្នពីអតិថិជន ។
- ពុំឃើញមានគណៈកម្មការចូលរួមវាយតម្លៃលើការបាត់នាឡិកា ។
- ការគ្រប់គ្រងឯកសារ អនុវត្តពុំទាន់បានសមស្របនៅឡើយ ដោយ ឯកសារទូទាត់សម្ភារៈរួចពុំបានថតចម្លង រក្សាទុកក្នុងកា.សាមី ។

ការកែលម្អ

- ការិយាល័យ បានស្នើសុំទៅការិយាល័យចំណូល ទាំង ១០ នៅពេល អតិថិជនមកស្នើសុំបើកទឹក ជួយបំពេញឯកសារឲ្យបានគ្រប់គ្រាន់ ។
- ដោយសារទីតាំងនាឡិកាបាត់ជាដុំឡើងទំនេរ ឬ ផ្ទះចាក់សោរចោល គ្មានអ្នកទទួលខុសត្រូវ និងបាន កាត់ជាបណ្តោះអាសន្ន ។
- ការិយាល័យ បានថតចម្លងឯកសារទូទាត់សម្ភារៈពីការិយាល័យ គណនេយ្យ ដើម្បីរក្សាទុកជាឯកសារ ។

សវនដ្ឋានបានធ្វើការកែលម្អ លើចំណុចខ្វះចន្លោះខាងលើ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ។

♦ ការិយាល័យបណ្តាញចូលផ្ទះ

លទ្ធផលការងារសាធារណៈ

- ការតបណ្តាញទឹក អនុវត្តពុំទាន់សមស្របតាមស្តង់ដារការងារ ៖
 - ✓ ការចុះវាស់បណ្តាញ មុនទទួលសំណើសុំពីអតិថិជន ។
 - ✓ ការចុះតបណ្តាញទឹកមានការយឺតយ៉ាវ ពី៥៤ថ្ងៃ ទៅ៦៨ថ្ងៃ ។
 - ✓ ការបញ្ជាក់បំណុល ពីសុំតបណ្តាញទឹក មានការយឺតយ៉ាវពី ៧ ថ្ងៃ ទៅ ៩ថ្ងៃ ។
- ការបញ្ចេញសម្ភារៈតបណ្តាញទឹក ពុំមានហត្ថលេខាពីអ្នកទទួល និង ប្រធានការិយាល័យ ។
- ការគ្រប់គ្រងឯកសារ អនុវត្តពុំទាន់បានសមស្របនៅឡើយដោយឯក សារទូទាត់សម្ភារៈរួច ពុំបានថតចម្លងរក្សាទុកក្នុងការិយាល័យសាមី។

ការកែលម្អ

- បច្ចុប្បន្នការិយាល័យបានធ្វើការណែនាំ ដល់អ្នកនាំពាក្យឲ្យធ្វើការត្រួត ពិនិត្យឲ្យបានម៉ត់ចត់ និង ទំនួលខុសត្រូវខ្ពស់ ។
- បច្ចុប្បន្នការិយាល័យ បានរៀបចំធ្វើទម្រង់បែបបទ (Form) ដើម្បីឲ្យ ក្រុមជាងធ្វើរបាយការណ៍ ភ្ជាប់មូលហេតុនៃការយឺតយ៉ាវក្នុងចុះ តបណ្តាញជូនអតិថិជន ។
- បច្ចុប្បន្ននេះ ការិយាល័យចំណូលជាអ្នកទទួលខុសត្រូវ។
- ការិយាល័យ បានធ្វើការកែប្រែឲ្យកាន់តែល្អប្រសើរឡើង ។
- ការិយាល័យបានធ្វើតារាងទូទាត់សម្ភារៈតបណ្តាញថ្មីជាមួយការិយាល័យ គណនេយ្យ រៀងរាល់ខែ ។

សវនដ្ឋានបានធ្វើការកែលម្អ លើចំណុចខ្វះចន្លោះខាងលើ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ។

♦ ការិយាល័យចំណូលខណ្ឌទី ១០

លទ្ធផលការងារសាធារណៈ

- ថ្នាក់ដ្ឋានអានលេខនាឡិកា អនុវត្តពុំទាន់សមស្របដោយមានការ យឺតយ៉ាវក្នុងការរាយការណ៍ជូនប្រធានការិយាល័យចំណូល (មូល ហេតុការដាក់លេខកូដ មិនតាមលេខរៀងស្លឹកក្នុងតំបន់) ។

ការកែលម្អ

- ការិយាល័យ កំពុងរៀបចំបញ្ជីឈ្មោះអតិថិជនឲ្យស្មើតម្លៃទីតាំង អតិថិជនជាក់ស្តែង និងបញ្ជូនទៅមណ្ឌលកុំព្យូទ័រ ដើម្បីកែសម្រួល ជាបណ្តើរៗ ។ ដោយឡែកកា. ចំណូលចំការមន បានធ្វើរួច និង អនុវត្តចាប់ពីវគ្គ ០១+០២/១៧



- ប្រធានការិយាល័យ ពុំបានសិក្សា និងតាមដានឲ្យបានច្បាស់លើ សំណើសុំផ្លាស់ប្តូរទំហំនាឡិកាពីតូច ទៅធំ ព្រោះអតិថិជនមួយចំនួន មានការប្រើប្រាស់ទឹកថយចុះ ដូច្នេះត្រូវជម្រុញការតាមដានការលើក បរិមាណទឹកប្រើប្រាស់ ឲ្យមានចំនួនប្រហាក់ប្រហែលនឹងសំណើសុំ របស់អតិថិជន ។
- ប្រធានការិយាល័យចំណូល ពុំទាន់បានធ្វើលិខិត អញ្ជើញអតិថិជន ដែលប្រើប្រាស់ទឹកចាប់ពីទឹកប្រាក់ ៥០០.០០០៛ ឡើងទៅមកបង់ ប្រាក់កក់ធានាលើការប្រើប្រាស់ទឹកបន្ថែម ។

- លោកស្រីអគ្គនាយិការងារ បានកំណត់ឲ្យការិយាល័យចំណូលកំណត់ បរិមាណទឹកប្រើប្រាស់កន្លងមកជាមធ្យម និងភ្ជាប់ជាមួយសំណើស្នើសុំ របស់អតិថិជន ដើម្បីពិនិត្យ-សម្រេច មុនធ្វើការផ្លាស់ប្តូរទំហំនាឡិកា ។
- ការិយាល័យ រង់ចាំប្រព័ន្ធដំណើរបានល្អនេះទើបចាប់ផ្តើមអញ្ជើញ អតិថិជនមកបង់ប្រាក់កក់បន្ថែម តាមគោលការណ៍របស់អង្គភាព ។

សវនដ្ឋានបានធ្វើការកែលម្អ លើចំណុចខ្វះខាតខាងលើ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ។

៤- សាខាសេវាកម្មទឹកស្អាត និងអនាម័យ (ត្រីមាសទី ៣)

លទ្ធផលការងារសេវាកម្ម

- ការងារសាកសម្ភាធ បានអូសបន្លាយពេល យូរពី១០-២៩ថ្ងៃ (២៣ ករណី) និងពី៣០-៤១១ ថ្ងៃ (៤២ករណី) ក្រោយពីការដ្ឋានបញ្ចប់ ។
- សាខាធ្វើការទូទាត់គម្រោង ក្នុងរាជធានីភ្នំពេញ យីតឆ្នងឆ្នាំ ២០១៦ មានចំនួន ១០០ គម្រោង និងតាមបណ្តាខេត្តបានចំនួន ២០ គម្រោង លើគម្រោងសរុប ១២៥ គម្រោង ។
- សាខា រៀបចំវិក័យបត្រចំណាយផ្សេងៗតាមបណ្តាខេត្ត មិនស្របទៅ នឹងការអនុវត្តគម្រោង ។
- សាខា ពុំទាន់បានធ្វើការទូទាត់ប្រាក់បុរេប្រទាន ជូនអង្គភាពវិញមាន ចំនួន ៧៤៩.៤៨៩.៦០០ រ និង ៣៧១.០០០៛ ក្នុងនោះមាន ប្រាក់ លើកិច្ចសន្យា និងត្រៀមដេញថ្លៃគម្រោងតាមខេត្ត, ការរៀបចំដំណើរ ការដ្ឋានតាមខេត្ត, ការងារដាក់បំពង់ និងជួសជុលផ្លូវ និងការងារបុក ដែក ។
- បែបបទដំណើរការស្តង់ដារការងារ សាខាមិនទាន់បានធ្វើបច្ចុប្បន្នភាព នៅឡើយ។

ការកែលម្អ

- សាខា បានគោលការណ៍ឯកភាពពី **៦កន្ទុក អគ្គនាយក** សម្រាប់ បង្កើតក្រុមសាកសម្ភាធមួយក្រុមទៀតពីថ្ងៃទី២៦/មិថុនា/២០១៥ ។
- សាខា បានធ្វើការទូទាត់បញ្ចប់ ១០០% ។
- សាខាបានណែនាំឲ្យមន្ត្រីទទួលបន្ទុកចំណាយ ឲ្យរៀបចំវិក័យបត្រ ចំណាយស្របទៅតាមនីតិវិធីរបស់គណនេយ្យ ។
- សម្រាប់ថវិកា ៤២០.០០០.០០០៛ និង ៨០.០០០៛ ជាដើមទុន តម្កល់ក្នុងគណនីសាខាសេវាកម្មទឹកស្អាត និងអនាម័យ នៅធនាគារកាណាឌីយ៉ា មានការឯកភាពពី ឯកឧត្តមអគ្គនាយក ចុះថ្ងៃទី ២៦/កញ្ញា/ ២០១៦។ ថវិកាចំនួន១២៩.៤៨៩.៦០០៛ ជាប្រាក់កក់ ដើម្បីធានា កិច្ចសន្យាស្តីពីការផ្គត់ផ្គង់សម្ភារបរិក្ខារ និងការអនុវត្តគម្រោងនៃកិច្ច សន្យា កំពុងដំណើរផ្ទេរចូលគណនី រ.ទ.ស.ភ វិញ ។ ថវិកាចំនួន ៣៦.០០០៛ សាខាបានបង្វែរចូលបេឡាអង្គភាពវិញ នៅថ្ងៃទី២៨/ កញ្ញា/២០១៦ ។ សម្រាប់ការដ្ឋានតាមខេត្ត ថវិកាចំនួន ១៤០.០០០៛ បានបង្វែរចូលបេឡាអង្គភាពវិញ នៅថ្ងៃទី២៨/កញ្ញា/២០១៦ ។ ថវិកា ចំនួន ១០០.០០០៛ កំពុងដំណើរការបង្វែរចូលបេឡាវិញ។ ថវិកាចំនួន ២០០.០០០.០០០៛ បានបង្វែរ បេឡាអង្គភាពវិញ នៅថ្ងៃទី ១៥/កុម្ភៈ/ ២០១៦ ។ ថវិកាចំនួន ១៥.០០០៛ ការងារបុកដែកបានទូទាត់បញ្ចប់ និងជម្រះបញ្ចប់បុរេប្រទាន នៅចុងខែ កុម្ភៈ ឆ្នាំ ២០១៧ ។
- សាខា កំពុងធ្វើបច្ចុប្បន្នភាពលើដំណើរការស្តង់ដារ នីតិវិធីប្រតិបត្តិការ ការងារ ។

សវនដ្ឋានបានធ្វើការកែលម្អ លើចំណុចខ្វះខាតខាងលើ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧ ។

ប្រធានគណៈកម្មាធិការសេវាកម្ម
 ភ្នំពេញ , ថ្ងៃទី**៣១** ខែ មីនា ឆ្នាំ ២០១៧
 ប្រធានគណៈកម្មាធិការសេវាកម្ម

 អោម សេងប្អូក

ភ្នំពេញ , ថ្ងៃទី**៣០** ខែ មីនា ឆ្នាំ ២០១៧
សេនាធម្មត្រី

 សេង គាតា

2016



ផ្នែកទី៧:

របាយការណ៍ហិរញ្ញវត្ថុ
និងរបាយការណ៍របស់
សវនករឯករាជ្យ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

របាយការណ៍ហិរញ្ញវត្ថុ និង
របាយការណ៍របស់សវនករឯករាជ្យ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

របាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ
ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ភាសាអង់គ្លេសត្រូវបានយកជាគោល។

របាយការណ៍ប្រចាំឆ្នាំ ២០១៦



មាតិកា

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍របស់សវនករឯករាជ្យ	៤
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១០
របាយការណ៍ចំណេញឬខាត និងចំណូលរៀងៗ	១១
របាយការណ៍បម្រែបម្រួលមូលធន	១២
របាយការណ៍លំហូរសាច់ប្រាក់	១៣
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	១៤

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ពុទ្ធនូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា “រ.ទ.ស.ភ” សម្រាប់កាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៦។

ក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តភ្នំពេញ គឺស្ថិតនៅក្រោមការត្រួតពិនិត្យបច្ចេកទេសនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម (MIM) និងមានទីស្នាក់ការរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តភ្នំពេញ ត្រូវបានគេទទួលស្គាល់ថាមានលក្ខណៈជាសហគ្រាសសេដ្ឋកិច្ចសាធារណៈ ដោយក្រសួងពាណិជ្ជកម្ម និងមានលេខចុះបញ្ជី Co.០៨៣៩ EV ២០១២ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១២។

ទីស្នាក់ការចុះបញ្ជីរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ គឺការិយាល័យលេខ ៤៥ ផ្លូវលេខ ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺ ប្រព្រឹត្តកម្ម និង ផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ និងតំបន់នៅជុំវិញ រួមមានក្រុងតាខ្មៅ និងសកម្មភាពផ្សេងទៀតដែលទាក់ទងទៅនឹងការផ្គត់ផ្គង់ទឹកស្អាត។

ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បងរបស់ រ.ទ.ស.ភ ក្នុងកាលបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការ និងស្ថានភាព របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ចុងកាលបរិច្ឆេទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមនៅលើទំព័រ ១០ ទៅ ៥៥។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំទាន់ធ្វើសេចក្តីសម្រេចលើការទូទាត់ភាគលាភ សម្រាប់ចុងកាលបរិច្ឆេទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅក្នុងឆ្នាំ និងរហូតដល់កាលបរិច្ឆេទនៃការរាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ	មុនកំណែប្តូរ
ឯកឧត្តម ស៊ឹម ណារ៉ា	ប្រធានក្រុមប្រឹក្សាភិបាល
បណ្ឌិត ស៊ឹម ស៊ីថា	សមាជិកក្រុមប្រឹក្សាភិបាល
ឯកឧត្តម ម៉ី វ៉ាន់	សមាជិកក្រុមប្រឹក្សាភិបាល
ឯកឧត្តម យុង ស្រែង	សមាជិកក្រុមប្រឹក្សាភិបាល
លោកស្រី ជិន ចន្ទ្រា	សមាជិកក្រុមប្រឹក្សាភិបាល
លោក ធាម សេងបូរី	សមាជិកក្រុមប្រឹក្សាភិបាល
លោក ចាង យុនហៀង	សមាជិកក្រុមប្រឹក្សាភិបាល



សមណៈ

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣១ ខែធ្នូឆ្នាំ ២០១៦ បានធ្វើសវនកម្មដោយក្រុមហ៊ុន ហ្វេន សន្តុន ខេមបូឌា លីមីតធីត។

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមិនមានភាគកម្មក្នុងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទៅលើរបាយការណ៍ហិរញ្ញវត្ថុបច្ចុប្បន្ន និង របាយការណ៍ហិរញ្ញវត្ថុមុនៗនោះទេ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានការទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះដើម្បីបង្ហាញពីទិដ្ឋភាពពិត និងត្រឹមត្រូវសម្រាប់ការវិវត្តទឹកស្វយ័ត ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និង ស្ថានភាពលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ សម្រាប់ការវិវត្តនេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលតម្រូវឲ្យអោយ៖

- ក. ត្រៀមវិធីសាស្ត្រនយោបាយគណនេយ្យ ក្នុងការអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា ("CIFRS") ឲ្យបានសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និង ប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះអោយមានសង្គតិភាព។
- ខ. អនុលោមតាមគោលការណ៍ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយប្រសិនបើ មានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាល ត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណអោយបានត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- គ. បានអោយបាននូវភាពគ្រប់គ្រាន់នៃការកត់ត្រាគណនេយ្យ និង ប្រព័ន្ធគ្រប់គ្រងថ្លៃក្នុងអោយមានប្រសិទ្ធិ ភាព។
- ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុង ករណីមិនសមរម្យក្នុងការសន្មតថា រ.ទ.ស.ភ នឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ង. ត្រួតពិនិត្យ និងដឹកនាំ រ.ទ.ស.ភ អោយមានប្រសិទ្ធភាពលើកលែងសេចក្តីសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ ដល់ប្រតិបត្តិការ និងដំណើរការរបស់ រ.ទ.ស.ភ ហើយត្រូវប្រាកដថាកិច្ចការទាំងនេះត្រូវបានបង្ហាញត្រឹម ត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ រ.ទ.ស.ភ ហើយក៏ត្រូវចាត់វិធានការឲ្យ សមស្រប ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យក្នុងបង្គំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលអះអាងថា រ.ទ.ស.ភ បានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងការណ៍នៅក្នុងគំនិតរបស់ក្រុមប្រឹក្សាភិបាល បានអមជាមួយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលចេញ។ សេចក្តីថ្លែងការណ៍នៃការបម្រែបម្រួលមូលធន និងសេចក្តីថ្លែង ការណ៍នៃលំហូរសាច់ប្រាក់ដែលបានរួមគ្នាជាមួយនឹងកំណត់ត្រាដែលបានបន្ថែម ត្រូវបានផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ចុងការិយច្រើនត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ខ្លួនសម្រាប់ឆ្នាំបញ្ចប់ នៅក្នុងការ អនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



ឯកឧត្តម ស៊ីម ណារ៉កា
ប្រធានក្រុមប្រឹក្សាភិបាល



បណ្ឌិត ស៊ីម ស៊ីថា
សមាជិកក្រុមប្រឹក្សាភិបាល



លោក រស់ គឹមលាង
អគ្គនាយករងទទួលបន្ទុក
ការងារហិរញ្ញកិច្ច និងផ្សារមូលបត្រ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៧ ខែ មេសា ២០១៧





របាយការណ៍របស់សវនករឯករាជ្យ

Grant Thornton (Cambodia) Limited
20th Floor Canada Tower
315 Preah Ang Duong Street corner
Monivong Boulevard
Sangkat Wat Phnom
Khan Daun Penh, Phnom Penh
Kingdom of Cambodia

T +855 23 966 520
www.GrantThornton.com.kh

ជូនចំពោះភាគទុតិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មនូវ របាយការណ៍ហិរញ្ញវត្ថុ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា “រ.ទ.ស.ភ” ដែល
រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាការបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងរបាយការណ៍ចំណេញ
ឬខាត និងចំណូលផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ចុង
ការិយបរិច្ឆេទ និង សេចក្តីសង្ខេបកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុផ្សេងៗ រួមទាំងគោលនយោបាយ
គណនេយ្យសង្ខេបសំខាន់ៗ។

ជាមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ
របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម
និង ស្ថានភាពលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទនេះ ដោយអនុលោមទៅតាម ស្តង់ដាររបាយ
ការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ (“ISAs”) ។ ការទទួលខុសត្រូវរបស់
យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកទទួលខុសត្រូវរបស់សវនករសម្រាប់ការ
ធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ។ យើងមានឯកភាពថា លើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយអនុលោម
តាមស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ “ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (“IESBA”)” រួមជាមួយនិង
តម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេស
កម្ពុជា ហើយយើងបានចំណេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code ។
យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មទាំងឡាយដែលយើងទទួលបានគឺគ្រប់គ្រាន់និងសមរម្យដើម្បីផ្តល់ជូននូវមូល
ដ្ឋានសម្រាប់បញ្ចេញមតិរបស់យើង។

បញ្ហាគន្លឹះសវនកម្ម

តាមវិជ្ជាជីវៈវិនិច្ឆ័យរបស់យើងខ្ញុំ បញ្ហាគន្លឹះសវនកម្មគឺជាបញ្ហាទាំងឡាយណា ដែលមានសារៈសំខាន់បំផុតក្នុងការធ្វើ
សវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុពេលបច្ចុប្បន្ន។ បញ្ហាទាំងនេះត្រូវបានបង្ហាញនៅក្នុងបរិបទនៃ
ការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុទាំងមូល និងក្នុងការបង្កើតមតិយោបល់របស់យើងខ្ញុំ ហើយ
យើងខ្ញុំនឹងបិទផ្តល់នូវមតិយោបល់ដាច់ដោយឡែកណាមួយទៅលើបញ្ហាទាំងនេះទេ។

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ

សមាជិកក្រុមហ៊ុន សាន់តូន អន្តរជាតិ។ ក្រុមហ៊ុន សាន់តូន អន្តរជាតិ និង សមាជិកនីមួយៗនៃក្រុមហ៊ុនសាមីករណាមួយទាំងស្រុង
ទៅរាល់សេវាកម្មនានាត្រូវបានផ្តល់ឱ្យដោយសមាជិកនីមួយៗ ។



ក. ការទទួលស្គាល់ចំណូល

ចំណូលពីការលក់ទឹកស្អាត រួមបញ្ចូលចំណូលពីការលក់ទឹកស្អាតបង្គរ ដែលទទួលស្គាល់ដោយផ្អែកទៅលើទំហំទឹកប្រើប្រាស់ដោយអតិថិជន កំឡុងពេល ២ ខែចុងក្រោយនាឆ្នាំបច្ចុប្បន្ន តែមិនទាន់បានចេញវិក័យបត្រ នាការបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ ការទទួលស្គាល់ចំណូលដ៏មានសារៈសំខាន់ សម្រាប់ការធ្វើសវនកម្មរបស់យើងដោយសារ ៤.១.ស.ក អាចនឹងធ្វើបង្កចំណូលពីការលក់ទឹកមិនបានត្រឹមត្រូវ ដែលធ្វើឲ្យមានការទទួលចំណូលលើសពីការពិត។

នីតិវិធីសវនកម្មរបស់យើងក្នុងការឆ្លើយតបទៅលើកំហុសជាសារវន្តទាក់ទងទៅនឹងការកត់ត្រា និងការទទួលស្គាល់ចំណូលដែលត្រូវបានចាត់ទុកថាជាហានិភ័យធំដុំនោះរួមមាន៖

- ក ការធ្វើតេស្តត្រួតពិនិត្យដែលមានជំនួយពីអ្នកព័ត៌មានវិទ្យារបស់យើង រួមមានការប្រៀបធៀបប្រាក់ចំណូលក្នុងប្រព័ន្ធគណនេយ្យ និងប្រព័ន្ធគណនេយ្យ ការកត់ត្រាប្រាក់ទទួលបានទៅក្នុងប្រព័ន្ធគណនេយ្យអតិថិជន ពាណិជ្ជកម្ម ការផ្ទេរផ្ទងបញ្ជីកត់ត្រាប្រាក់សរុបជាមួយសាច់ប្រាក់ទទួល ការកត់ត្រាសាច់ប្រាក់ទទួលទៅក្នុងទិន្នន័យប្រព័ន្ធ
- ខ ត្រួតពិនិត្យវិក័យបត្រដែលបានចេញបន្ទាប់ពីការិយបរិច្ឆេទបច្ចុប្បន្ន សម្រាប់ចំណូលពីការលក់ទឹកបង្គរ និង
- គ អនុវត្តនីតិវិធីវិភាគ ប្រាក់ចំណូល និង ពេលវេលានៃការទទួលស្គាល់ប្រាក់ចំណូលដោយផ្អែកលើការវិវិធានទុកស្តែងចេញព័ត៌មានដឹងរបស់យើងខ្ញុំ ក្នុងវិស័យនេះព្រមទាំងតាមដានភាពខុសគ្នា។

យើងបានរកឃើញថា ការគ្រប់គ្រងថ្លៃក្នុងទាំងនេះ គឺអាចជឿទុកចិត្តបាន ដើម្បីប្រើប្រាស់ក្នុងគោលបំណង ក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ ហើយការទទួលស្គាល់ចំណូលដែលបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺមានសង្គតិភាពជាមួយការវិវិធានទុករបស់យើងខ្ញុំ។

ខ. កាតព្វកិច្ចសោធននិវត្តន៍

នាការបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានកាតព្វកិច្ចសោធននិវត្តន៍ចំនួន ៣៣.៩៨៣.៤៨៧ ពាន់រៀល ។ ក្រុមប្រឹក្សាភិបាលបានចុះកិច្ចសន្យាជាមួយអ្នកជំនាញខាង actuarial ដើម្បីធ្វើការគណនាចំនួនទឹកប្រាក់ទាំងនេះ។ ការសន្មតដែលជាមូលដ្ឋានក្នុងការវាយតម្លៃកាតព្វកិច្ចសោធននិវត្តន៍ គឺមានសារៈសំខាន់។ ការសន្មតទាំងនេះរួមមានអត្រាអប្បបរមា អត្រាកំណើនប្រាក់បៀវត្ស អត្រាការដក និងអត្រាមរណភាព។ កម្រៃបច្ចុប្បន្ននៃសោធននិវត្តន៍ ត្រូវបានកំណត់ដោយការធ្វើអប្បបរមា លំហូរសាច់ប្រាក់ប៉ាន់ប្រមាណនាពេលអនាគត ដោយប្រើប្រាស់អត្រាបញ្ញើប្រាក់បៀលរយៈពេលមធ្យមទៅរយៈពេលវែង របស់ធនាគារនៅក្នុងប្រទេសកម្ពុជាក្នុងអត្រា ៨% ក្នុងមួយឆ្នាំ។ យើងខ្ញុំបានពិនិត្យទៅលើភាពសមហេតុផលនៃការសន្មតសំខាន់ៗ ដែលប្រើដោយអ្នកជំនាញ actuarial។

ដោយអនុលោមតាម ISA ៦២០ យើងក៏បានអនុវត្តនីតិវិធី ចំពោះការដាក់ភាពជឿជាក់ លើរបាយការណ៍វាយតម្លៃដាក់ស្តែងនោះដែរ។ នីតិវិធីសវនកម្មទូទៅដែលបានអនុវត្តរួមមាន៖

- ទទួលបានការយល់ដឹងគ្រប់គ្រាន់ចំពោះវិស័យជំនាញរបស់អ្នកឯកទេស actuarial និង
- ធ្វើការវាយតម្លៃសមត្ថភាព និង គោលដៅរបស់អ្នកឯកទេស actuarial ។

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិការ
សមាជិកភាពក្រុម សន្តត្តិ អន្តរជាតិ។ ក្រុម សន្តត្តិ អន្តរជាតិ និង សមាជិកតំបន់នៃនាយកដ្ឋានពាណិជ្ជកម្មទូទាំងសកលលោក
ទៀតសមាជិកក្រុមនាគ្រូបានផ្តល់យោបល់ដាច់ខាតដោយសមាជិកតំបន់ ។



យើងបានរកឃើញថា ការប៉ាន់ប្រមាណដែលបានប្រើដើម្បីកំណត់កាតព្វកិច្ចអត្ថប្រយោជន៍សោធននីវត្តន៍ របស់អ្នកជំនាញ actuarial មានភាពសមហេតុផលតាមគំរូវិស័យ ដែលធ្វើអោយយើងអាចជឿទុកចិត្តបានទៅលើរបាយការណ៍វាយតម្លៃ actuarial។

គ. ការចំណាយពន្ធលើប្រាក់ចំណេញ បំណុលពន្ធនុ្យា និង យថាភាពពន្ធ

ផ្នែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា 1.9.ស.ក មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា 20% លើប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមាក្នុងអត្រា 9% នៃផលរបបសរុប ចំពោះជម្រើសណាមួយដែលជំរើង។ នាការេ និង ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប៉ាន់ប្រមាណបំណុលពន្ធនុ្យាចំនួន ៣១.៤៤២.១០៩ ពាន់រៀល និងការចំណាយពន្ធលើប្រាក់ចំណូល ១០.១៥៩.១៧០ ពាន់រៀល។

យើងបានរកឃើញថា ដើម្បីកំណត់សំវិធានពន្ធនុ្យា 1.9.ស.ក បានប្រើប្រាស់ការប៉ាន់ប្រមាណសំខាន់ជាច្រើន។ បំណុលពន្ធត្រូវបានទទួលស្គាល់ដោយផ្អែកទៅលើការប៉ាន់ប្រមាណពន្ធដែលបង់ តាមរយៈការបកស្រាយរបស់ក្រុមប្រឹក្សាភិបាល ដោយផ្អែកទៅលើច្បាប់ពន្ធជាច្រើន។ ដោយការគណនាពន្ធរបស់ 1.9.ស.ក អាចនឹងទទួលបានការត្រួតពិនិត្យដើម្បីកំណត់ពន្ធឡើងវិញ ពីនាយកដ្ឋានសវនកម្មសហគ្រាសរបស់អគ្គនាយកដ្ឋានពន្ធដារ ពន្ធដែលត្រូវបង់ចុងក្រោយអាចនឹងមានភាពលម្អៀង ពីចំនួនពន្ធដែលបានទទួលស្គាល់មុនដំបូង។ យើងខ្ញុំបានធ្វើការត្រួតពិនិត្យទៅលើការប៉ាន់ប្រមាណ ការគណនាពន្ធលើប្រាក់ចំណូល និងពន្ធនុ្យា ដែលជាផ្នែកមួយនៃការធ្វើសវនកម្មយើងខ្ញុំ។

យើងខ្ញុំត្រូវបានឲ្យដឹងថា នាការេបរិច្ឆេទនៃរបាយការណ៍ នាយកដ្ឋានសវនកម្មសហគ្រាស របស់អគ្គនាយកដ្ឋានពន្ធដារ កំពុងធ្វើសវនកម្មសារពើពន្ធពេញលេញ សម្រាប់ឆ្នាំសារពើពន្ធថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ និង ឆ្នាំ២០១៤។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ មិនទាន់បានទទួលការជូនដំណឹងពីការកំណត់ពន្ធឡើងវិញ សម្រាប់ឆ្នាំសារពើពន្ធថ្ងៃទី៣១ ខែធ្នូ ២០១៥ និង ២០១៦ ឡើយ។

យើងខ្ញុំបានធ្វើការលាតត្រដាងពីភាពពិតនៃយថាភាព នៅក្នុងកំណត់សម្គាល់ ៣៧ នៃរបាយការណ៍ហិរញ្ញវត្ថុ។

យើងបានធ្វើការត្រួតពិនិត្យឡើងវិញ (កំណត់បង្ហាញលេខ ៣៧) និងវាយតម្លៃទៅលើបញ្ហាទាំងនេះ ហើយយើងបានរកឃើញថាបញ្ហាទាំងនេះបានអនុវត្តត្រឹមត្រូវទៅតាម CIFRSs។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុ របស់ 1.9.ស.ក នាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើសវនកម្ម ដោយក្រុមហ៊ុនសវនករដ៏ទៃទៀត ហើយបានបញ្ចេញមតិសវនកម្ម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ថារបាយការណ៍ហិរញ្ញវត្ថុនោះមានភាពត្រឹមត្រូវ។

សំណួរផ្សេងៗ

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវទាំងស្រុង ទៅលើព័ត៌មានផ្សេងៗទៀត។ ព័ត៌មានទាំងនេះរួមមាន របាយការណ៍ប្រចាំឆ្នាំដែលមិនមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំ។ របាយការណ៍ប្រចាំឆ្នាំរំពឹងថានឹងផ្តល់ឲ្យយើងត្រួតពិនិត្យ បន្ទាប់ពីថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករ។

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ
សមាជិកភាពប្រធាន សន្តត្តិ អន្តរជាតិ។ ប្រធាន សន្តត្តិ អន្តរជាតិ និង សមាជិកគំរូនៃនាយកដ្ឋានពន្ធដារកម្ពុជាទាំងសកលលោក
ទៅរកសេវាកម្មនានាត្រូវបានផ្តល់ឲ្យដោយសមាជិកគំរូយូរ ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយ យើងក៏មិនបញ្ចេញមតិយោបល់ទៅលើព័ត៌មានទាំងនោះដែរ។

ការទទួលខុសត្រូវរបស់យើងខ្ញុំ ទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមានព័ត៌មានដែលបានរកឃើញ ខាងលើ នៅពេលដែលវាផ្តល់ឲ្យយើង ហើយធ្វើការវិនិច្ឆ័យ ថាព័ត៌មានព័ត៌មានណាមួយដែលមិនសង្កេតឃើញ ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬក៏មានភាពខុសគ្នាជាសារវន្ត។

នៅពេលដែលយើងរកឃើញភាពខុសគ្នាជាសារវន្តណាមួយ ពេលអានរបាយការណ៍ប្រចាំឆ្នាំ យើងនឹងធ្វើការ ប្រាស្រ័យទាក់ទងវាជាមួយទាំងនេះជាមួយក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការកែតម្រូវព័ត៌មានផ្សេងៗទាំងនេះ ដោយ អនុលោមទៅតាម ISA ៧២០ (បានកែលម្អឡើងវិញ)។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឲ្យបានត្រឹមត្រូវដោយ អនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឲ្យមានការរាយការណ៍ ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬក៏ហុសឆ្កងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពភ្នាក់ងារទឹក ស្ទើរតែក្នុងភ្នំពេញ ក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព លាតត្រដាង ប្រសិនបើមានការព្រួយ បារម្ភនិរន្តរភាព និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែក្រុមប្រឹក្សាភិបាលមានគោល បំណងរំសាយភ្នាក់ងារទឹកស្ទើរតែក្នុងភ្នំពេញ ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេងៗទៀតចាំបាច់ត្រូវធ្វើ។

ការទទួលខុសត្រូវរបស់សវនករលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់ពួកយើងគឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដោយព័ត៌មានលក្ខណៈខុសឆ្គងជាសារវន្ត បណ្តាលមកពីការក្លែងបន្លំ ឬក៏ហុសឆ្កង ហើយនិងការធ្វើរបាយការណ៍ សវនកម្មដែលរួមមានមតិយោបល់របស់ពួកយើង។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែ វាមិនបានធានាថា ការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិ និងតែងតែរកឃើញនូវការរាយ ការណ៍ខុសជាសារវន្តដែលមានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬក៏ហុសឆ្កងដែល អាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬក៏ហុសឆ្កងធ្ងន់ធ្ងរបានធ្វើអោយចំណាត់ការសេចក្តីសម្រេចចិត្ត ផ្អែកសេចក្តីចូររបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។




ជាផ្នែកមួយនៃការធ្វើសវនកម្មជាប្រចាំឆ្នាំនៅតាមស្តង់ដារសវនកម្មអន្តរជាតិ ហើងអនុវត្តនូវវិធានវិនិច្ឆ័យ និងការសង្ស័យដែលមានវិធានវិនិច្ឆ័យទៅលើការធ្វើសវនកម្ម។ ពួកយើងគឺ៖


- ក កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គង រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលភស្តុតាងសវនកម្មតាមការត្រួតពិនិត្យ និងសមស្រប ដើម្បីគាំទ្រជាមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើង។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាកំហុសឆ្គងដោយអចេតនា ដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬ ការរើសអើងលំអិតលើការត្រួតពិនិត្យផ្ទៃក្នុង។
- ខ ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពគ្រប់គ្រងផ្ទៃក្នុង។
- គ ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- ឃ សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់ក្រុមប្រឹក្សាភិបាល លើមូលដ្ឋាននិរន្តរភាពគណនេយ្យផ្នែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឲ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ រ.ទ.ស.ភ ។ ប្រសិនបើយើងសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងតម្រូវឲ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់នោះមតិយោបល់មិនត្រឹមត្រូវ ត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់ពួកយើង គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន គិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើង។ ក៏ប៉ុន្តែស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឲ្យ រ.ទ.ស.ភ មិនអាចបន្តប្រតិបត្តិការជាជំនួសបាន។
- ង វាយតម្លៃការបង្ហាញទូទៅ ទម្រង់ និងអក្ខរកិច្ចរបស់របាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងការលាតត្រដាងនានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។

យើងប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលទៅលើបញ្ហាផ្សេងៗ ការរៀបចំផែនការកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបបដំណើរការសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតធំៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលពួកយើងរកឃើញកំឡុងពេលធ្វើសវនកម្ម។

គណនេយ្យក្រុមហ៊ុននិងសវនកម្មប្រតិបត្តិ
សមាជិកភាគហ្មឺន សម្តេច អន្តរជាតិ ។ អូស្ត្រេលី សម្តេច អន្តរជាតិ និង សមាជិកភាគហ្មឺននៃអន្តរជាតិក្នុងកម្ពុជា ទាំងសកលលោក
ទៅរាល់សេវាកម្មនានាត្រូវបានផ្តល់ឱ្យដោយសេរី និងមិនមានការរឹតត្បិត ។

យើងក៏ផ្តល់ជូនក្រុមប្រឹក្សាភិបាល នូវសេចក្តីថ្លែងការណ៍មួយដែលពួកយើងបានអនុវត្តទៅតាមតម្រូវការក្រុមសិល្បៈ ធម៌ដែលទាក់ទងនឹងឯករាជ្យភាព ហើយពួកយើងធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលនូវបញ្ហាទាំងអស់ ដែលនឹងពិតជាសមហេតុផលទៅលើឯករាជ្យភាពរបស់ពួកយើង និង ការការពារដែលអាចមាន។ អំពីបញ្ហាដែលបានប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាល យើងបានកំណត់បញ្ហាសំខាន់ៗសម្រាប់ការធ្វើសវនកម្ម ទៅលើរបាយការណ៍ហិរញ្ញវត្ថុនៃឆ្នាំបច្ចុប្បន្ន ដែលបានរួមបញ្ចូលទៅក្នុងបញ្ហាគន្លឹះសវនកម្ម។ យើងពណ៌នាបញ្ហាទាំងនោះនៅក្នុងរបាយការណ៍សវនកម្មរបស់យើង លុះត្រាតែមានច្បាប់ណាមួយដែលមិនតម្រូវឱ្យយើងធ្វើដូច្នេះ ឬក៏នៅពេលដែលយើងកំណត់ថា ការចង្អុលបង្ហាញបញ្ហាទាំងនោះ អាចនឹងមានផលប៉ះពាល់ធំជាងអត្ថប្រយោជន៍ដែលសាធារណៈអាចទទួលបាន។


 ហ្វ្រេន សនធីន មេមបូនា លីមីតធីត
 គណនេយ្យករជំនាញ
 សវនករប្រតិបត្តិចុះបញ្ជី


 Ronald C. Almera
 នាយកសវនករជំនាញ
 ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ២៧ មីនា ២០១៧

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ
 សមាជិកភាពហ្វ្រេន សនធីន អន្តរជាតិ។ ហ្វ្រេន សនធីន អន្តរជាតិ និង សមាជិកភាពនៃអង្គការជាដាច់ខាតនៃអង្គការសហប្រតិបត្តិការសហប្រតិបត្តិការ
 ទៅរកសេវាកម្មនានាត្រូវបានផ្តល់ដោយសមាជិកនីមួយៗ ។



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ (បានបង្ហាញឡើងវិញ) ពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសកម្មរដ្ឋ រោងចក្រ និង បរិក្ខារ	៦	១.០៣៦.៤០៩.៥៣៩	៩៣៦.៧១១.៩៣៧
ទ្រព្យសកម្មអរូបី	៧	១.៩៧៤.១៨៤	២.២៦៣.៤៩៣
ឥណទានផ្តល់ឱ្យប្រាក់កម្ចីករក្នុងតំបន់	៨	២៥៤.៧៤៥	៣៧៩.០៧៤
ទ្រព្យសកម្មរយៈពេលវែងសរុប		១.០៣៨.៦៣៨.៤៦៨	៩៣៩.៣៥៤.៥០៤
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិសម្រាប់ប្រើប្រាស់	៩	៤៨.៣៩៤.៤០៣	៥៣.៧១៤.២៣៧
គណនីអតិថិជនជាតិកម្ពុជា និងគណនីទទួលបានប្រាក់	១០	៣៤.៩៩៤.៥៨៥	៣៤.៣១៥.១០៤
ឥណទានផ្តល់ឱ្យប្រាក់កម្ចីករក្នុងតំបន់	៨	១២៣.១១២	១១០.៤៤៥
ឥណទានផ្តល់ឱ្យបុគ្គលិក	១១	៥.៦០៨.៧៨៧	៥.៦០៨.៧៨៧
វិធានការរយៈពេលខ្លី	១២	១៤៨.២៧១.៣៨៤	១៩៤.៤៨៧.៥៦៤
ឥណទានទទួលបាន		៥.៣១២.០៥២	៥.៣១២.០៥២
សាច់ប្រាក់ និង សាច់ប្រាក់សមមូល	១៣	១៦.៣៨៦.៨៤៩	១២.៥៥៥.៤៣៥
ទ្រព្យសកម្មរយៈពេលខ្លីសរុប		២៥៩.០៩១.១៣២	៣០៦.០៨៧.៦២៤
ទ្រព្យសកម្មសរុប		១.២៩៧.៧២៩.៦០០	១.២៤៥.៤៤២.១២៨
បំណុល និងចំណូល			
បំណុលធនាគារកម្ពុជា			
ប្រាក់បញ្ញើ	១៤	៥៤១.២២៧.២៧២	៥៤១.២២៧.២៧២
ប្រាក់បញ្ញើ	១៥	២២៩.៤៧១.៤១០	១៨៥.៧៩៩.៧៧២
ចំណេញរក្សាទុក		៤៩.២៧៣.១០៤	៥៦.៩៤៩.១២៨
បំណុលធនាគារកម្ពុជាសរុប		៨១៩.៩៧១.៧៨៦	៧៨៣.៩៧៦.១៧២
ចំណូល			
ចំណូលរយៈពេលវែង			
ប្រាក់កម្ចី	១៦	២៥១.៦១៦.២១៩	២៥៦.៣៦០.៨៦២
កាតព្វកិច្ចសោតទឹកក្នុងតំបន់	១៧	៣៣.៩៨៣.៤៧៧	២៩.៨៥២.៣៩១
ចំណូលពីការប្រើប្រាស់ប្រាក់កម្ចី និងចំណូលផ្សេងៗ	១៨	២៧.៨៥០.៩៧៤	៣០.២១០.៩៤៦
ចំណូលពីការប្រើប្រាស់ប្រាក់កម្ចី	១៩	៣១.១៣០.៨៦៩	៣៣.៩៧៤.៧៩៩
ចំណូលផ្សេងៗ	២០	៥៤.៩២២.៣១៦	៤៦.២៨៥.២៥១
ចំណូលរយៈពេលវែងសរុប		៣៩៩.៥០៣.៨៥៥	៣៩៦.៦៨៤.១៥៩
ចំណូលរយៈពេលខ្លី			
គណនីកម្ចីករក្នុងតំបន់ និងគណនីចំណូលផ្សេងៗ	២១	៣៣.៣៨៤.២៧០	២៧.៣០៨.០០០
ប្រាក់កម្ចី	១៦	៣៤.៦៩៥.៧៥៨	២៥.៥៤០.៦០១
ចំណូលពីការប្រើប្រាស់ប្រាក់កម្ចី		១០.១៧៣.៩២១	៥.៩២១.១៤៦
ចំណូលរយៈពេលខ្លីសរុប		៧៨.២៥៣.៩៤៩	៥៨.៧៧០.៧៤៧
ចំណូលសរុប		៤៧៧.៧៥៧.៨០៤	៤៥៥.៤៥៤.៩០៦
បំណុលធនាគារកម្ពុជា និងចំណូលសរុប		១.២៩៧.៧២៩.៦០០	១.២៤៥.៤៤២.១២៨

របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ

	កំណត់ សម្គាល់	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់កាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
ចំណូល			
ការលក់	២១	១៧៩.០០៦.៥០១	១៦២.០២៨.០៩៨
កំណើសេវាសាងសង់	២២	៥.៤២០.៨៦០	១៧.៩៦៤.៧៩៩
ចំណូលផ្សេងៗ	២៣	១៣.៧៥២.៥១៣	១១.៣៥១.៣៥២
ចំណូលសរុប		១៩៨.១៨០.៨៧៤	១៩១.៣៤៤.២៥០
ចំណាយ			
ចំណាយលើសម្ភារៈប្រកបរបរ និងប្រកបរបររដ្ឋបាល	៦.៧	(៣៥.៩៩៥.៣៧២)	(៣៤.៦៤៧.៧០៣)
ចំណាយផ្គត់ផ្គង់		(៣២.៣០១.៩៧៤)	(២៩.៩៨៨.២១២)
ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	២៤	(៣៦.១៤២.៦៩៤)	(៣០.៦៥១.៤៩៧)
ចំណាយវត្ថុធាតុដើមសម្រាប់លើកទឹកស្អាត	២៥	(៦.៥១៤.៤១៦)	(៥.៧៧០.៥៧៤)
ចំណាយវត្ថុធាតុដើមសម្រាប់ការងារបណ្តាញទឹកស្អាត	២៦	(៩.៦៨៩.០៦៤)	(៧.១៦០.០៧៤)
ចំណាយលើសម្ភារៈ និងថែទាំ		(៧.០៦៧.៦៦៩)	(៦.២១១.២៣៦)
ចំណាយសេវាសាងសង់		(៦.៥២៦.៥៤០)	(១៤.០៩១.១៥៤)
ចំណាយប្រតិបត្តិការផ្សេងៗ		(៧.៣៤៧.៧៤៦)	(៥.១២៧.៤៨៩)
ចំណេញ(ខាត)សុទ្ធពីការប្តូររូបិយប័ណ្ណ	២៧	៨៧៥.០៤៤	(៣.០៥៧.៦៦៥)
ប្រាក់ចំណេញប្រតិបត្តិការ		៨៧.៤៦៩.៤៧៣	៥៤.៦៤២.៦៣៨
ចំណូលហិរញ្ញវត្ថុ	២៨	២០.១៩៣.៥៩៩	៣៣.២១០.៤៦៦
ចំណាយហិរញ្ញវត្ថុ	២៨	(១៧.០៧១.៧៨៣)	(១៩.៨៦៩.៨៨៤)
ចំណេញមុនពន្ធដំណូល		៦០.៥៩១.២៨៩	៦៧.៩៨៣.២២០
ចំណាយពន្ធលើប្រាក់ចំណេញ	២៩	(១០.១៥៩.១៧០)	(១៤.០៥១.១៧៦)
ចំណេញក្នុងកាលិយបរិច្ឆេទ		៥០.៤៣២.១១៩	៥៣.៩៣២.០៤៤
ចំណូលសន្តិសុខផ្សេងៗ៖			
(ខាត)ចំណេញពីការវាយតម្លៃកាតព្វកិច្ចសោធន៍ដីវត្ត	១៧	(១.១៥៩.០១៥)	៣.០១៧.០៦១
សុទ្ធផលសន្តិសុខក្នុងកាលិយបរិច្ឆេទ		៤៩.២៧៣.១០៤	៥៦.៩៥៩.១០៥

ចំណេញក្នុងឆ្នាំ៣១ ខែធ្នូ (ជាប្រាក់រៀល) របស់កាតព្វកិច្ចសោធន៍ដីវត្ត ក្នុងកាលិយបរិច្ឆេទនេះមានដូចខាងក្រោម៖

ចំណេញមូលដ្ឋានក្នុងមួយឆ្នាំ៣១ ខែធ្នូ	៣០	៥៦៦,៥៣	៦៥៤,៧៩
ចំណេញក្នុងមួយឆ្នាំ៣១ ខែធ្នូ	៣០	៥៦៦,៥៣	៦៥៤,៧៩



របាយការណ៍បម្រែបម្រួលមូលធន

	កំណត់ សម្គាល់	មូលធនភាគហ៊ុន តាមរៀល	ទុនច្បាប់ តាមរៀល	ចំណេញរក្សាទុក តាមរៀល	មូលធនសរុប តាមរៀល
សមតុល្យដើមត្រីមាសទី១ ខែមករា ឆ្នាំ២០១៦					
		៨៤១.២២៧.២៨២	១៨៨.៧៩១.៧៧២	៨៦.៩៤៩.១២៨	៧៥៧.៩៦៨.១៨២
ការផ្ទេរទៅគណនីទុនបម្រុង	១៨	-	៤៣.៦៧៩.៦៣៨	(៤៣.៦៧៩.៦៣៨)	-
ភាគលាភបានបង់	៣១	-	-	(១៣.២៦៩.៤៩០)	(១៣.២៦៩.៤៩០)
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៤៣.៦៧៩.៦៣៨	(៨៦.៩៤៩.១២៨)	(១៣.២៦៩.៤៩០)
ចំណេញក្នុងកាលបរិច្ឆេទ		-	-	៥០.៤៣២.១១៩	៥០.៤៣២.១១៩
ចំណូលលក្ខិតឡើងៗ	១៧	-	-	(១.១៨៩.០១៨)	(១.១៨៩.០១៨)
លទ្ធផលលក្ខិតសរុបក្នុងកាលបរិច្ឆេទ		-	-	៤៩.២៤៣.១០១	៤៩.២៤៣.១០១
សមតុល្យដើមត្រីមាសទី៣១ ខែធ្នូ ឆ្នាំ២០១៦		៨៤១.២២៧.២៨២	២៣២.៤៧១.៤១០	៤៩.២៤៣.១០១	៨២២.៩៤១.៧៩៣
សមតុល្យដើមត្រីមាសទី១ ខែមករា ឆ្នាំ២០១៧					
		៨៤១.២២៧.២៨២	១៨៩.១៩៣.៤៣៧	៤៥.៧៤៧.៩០៩	៧៧៦.១៦៨.៦២៨
ការផ្ទេរទៅគណនីទុនបម្រុង	១៨	-	៣៦.៨៩៨.៣៣៨	(៣៦.៨៩៨.៣៣៨)	-
ភាគលាភបានបង់	៣១	-	-	(៩.១៤៩.៨៧៧)	(៩.១៤៩.៨៧៧)
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៣៦.៨៩៨.៣៣៨	(៤៥.៧៤៧.៩០៩)	(៩.១៤៩.៨៧៧)
ចំណេញក្នុងកាលបរិច្ឆេទ		-	-	៥៣.៩៣២.០៧០	៥៣.៩៣២.០៧០
ចំណូលលក្ខិតឡើងៗ	១៧	-	-	៣.០១៧.០៦១	៣.០១៧.០៦១
លទ្ធផលលក្ខិតសរុបក្នុងកាលបរិច្ឆេទ		-	-	៥៦.៩៤៩.១៣១	៥៦.៩៤៩.១៣១
សមតុល្យដើមត្រីមាសទី៣១ ខែធ្នូ ឆ្នាំ២០១៧		៨៤១.២២៧.២៨២	២២៦.០៩១.៧៧៥	៥៦.៩៤៩.១៣១	៧២៤.២៦៨.១៨៨

របាយការណ៍លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់កាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនពន់		៦០.៥៩១.២៨៩	៦៧.៩៨៣.២៤៦
កែសម្រួល			
វិលសម្រួលសកម្មរូបិ	៧	៧២៩.៣៦២	៧៨៦.១១៧
វិលសម្រួលចំណុះពីរដ្ឋាភិបាល និងចំណូលផ្សេងៗ	១៨	(២.៣៥៩.៩៧២)	(២.៣៥៩.៩៧២)
វិលសម្រួលសកម្មរូបិ	៦	៣៥.២៦៦.០១០	៣៣.៨៦១.៨៨៦
ចំណូលបរិច្ចាគ	២៨	(២០.១៩៣.៥៩៩)	(៣៣.២១០.៤៦៦)
ចំណាយបរិច្ចាគ	២៨	១៧.០៧១.៧៨៣	១៩.៨៦៩.៨៨៨
បាត់ពីការប្រើប្រាស់ប្រាក់បៀវត្ស រោងចក្រ និងបរិក្ខារ		៥២០.៨០៣	៤.៤៧៦.៣១៣
ចំណាយកាតព្វកិច្ចសោធន៍វត្ថុ	១៧	៤.០៣៦.០៨៨	៣.៦២៣.៤៧៣
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនច្រើន		៩៥.៦៦១.៧៣៤	៩៥.០៣០.១៥៨
បម្រែបម្រួលដើមទុនច្រើន			
បម្រែបម្រួលសន្និសីទសម្រាប់ប្រើប្រាស់		៥.៣២(១.០៩៧.៥៦០)	(៣.២១៦.៣៧៧)
បម្រែបម្រួលគណនីអតិថិជនពាណិជ្ជកម្ម និងគណនីទូរលេខផ្សេងៗ		(២.៣១០.៦០៦)	(៣.៨៨២.១៣៥)
បម្រែបម្រួលគណនីអ្នកផ្គត់ផ្គង់ និងគណនីចំណូលផ្សេងៗ		៦.០៧៦.២៧០	៣.២៨៦.៤៣៦
បម្រែបម្រួលប្រាក់កំណត់បង់ប្រាក់		៨.៦៦៧.០៦៥	៣.៦៤១.៥៣៨
សាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ		១១៣.០៩៤.២៩៧	៨៨.៨៥៩.៦១៤
ចំណូលពន្ធដារ		(១១.៧៩០.២៧៨)	(៤.៩០៩.៨៨៩)
កាតព្វកិច្ចសោធន៍វត្ថុ	១៧	(១.០៦៣.៩៨៧)	(១.០០០.១៨១)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		១០០.២៤០.០៣២	៨២.៩៤៩.៥៤៤
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទូទាត់សាច់ប្រាក់លើការទិញប្រាក់បៀវត្ស រោងចក្រ និងបរិក្ខារ	៦	(១៣៥.១០១.០៧១)	(៩១.៨៤៣.៨៣០)
កំណែប្រែប្រែទានពាក់ព័ន្ធលើការទិញប្រាក់បៀវត្ស រោងចក្រ និងបរិក្ខារ	៦	(៣៨៣.៣៤៤)	(២៨៧.៧០៦)
ការទិញប្រាក់បៀវត្ស	៧	(៤៤០.០៨៣)	(១៩១.៩៩៣)
ទឹកប្រាក់សំណងពីគណនីប្រាក់បៀវត្សប្រាក់បៀវត្ស		១១១.៦៦២	១០០.៣៨៦
ការវិនិយោគរយៈពេលវែង		៤៦.១៨៦.១៨០	១.៨៧៣.៧៦៧
ការប្រាក់ទទួលបាន		១៤.៩២៩.០៣៤	៨.៦៨៦.០៦១
សាច់ប្រាក់សុទ្ធប្រើប្រាស់ពីសកម្មភាពវិនិយោគ		(៧៤.៦៩៩.៨៩២)	(៨១.៦៦៣.០១៥)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភដែលបានបង់	៣១	(១៣.២៦៩.៤៩០)	(៩.១៤៩.៨៧៧)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		៣៣.៧៧៤.៩៥៨	៤៤.១៦១.៧៤១
ការប្រាក់បានបង់		(១៧.៣១៩.៦៨៧)	(៩.៩៧៩.៩៦៨)
ការបង់សាច់ប្រាក់កម្ចី		(២៥.២២០.៨១០)	(២៤.៦៩៦.៧៣១)
សាច់ប្រាក់សុទ្ធប្រើប្រាស់ពីសកម្មភាពហិរញ្ញប្បទាន		(២២.០៣៤.០២៩)	៣៣៦.៤៦៥
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៣.៩០១.៤១៥	(២.៤០៦.៧០៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមកាលិយបរិច្ឆេទ		១២.៥៨៥.៤៣៥	១៤.៩៩២.១៤១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងកាលិយបរិច្ឆេទ	១៣	១៦.៤៨៦.៨៥០	១២.៥៨៥.៤៣៥

ជូនភ្ជាប់កំណត់សម្គាល់ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។



កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១ ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថា ជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជីពាណិជ្ជកម្ម Co.០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាខ្មែររៀល (“រៀល”) ដែលជាប្រភេទប័ណ្ណហិរញ្ញវត្ថុរបស់រដ្ឋាករទឹកផងដែរ។

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ។ កម្មវត្ថុរាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ រាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម
- ធ្វើរាជីវកម្ម-សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេសដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម រាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។

២ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៃការអនុលោមតាម CIFRSs

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ក្រុមប្រឹក្សាគណនេយ្យជាតិ (“NAC”) បានកំណត់ដោយប្រកាស (សាកល) លេខ ០៦៨. ថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ទៅលើការអនុម័តនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជាបានសម្រេចអនុម័តយ៉ាងពេញលេញទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”)

ដែលចេញដោយក្រុមប្រឹក្សាភិបាលស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ដោយគ្មានការកែប្រែ។ បទដ្ឋានថ្មីត្រូវបាន
ហៅថា “ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា” (“CIFRSs”)។

៣ ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យ

**៣.១ ស្តង់ដារថ្មី និងស្តង់ដារដែលបានកែលម្អ ដែលមានប្រសិទ្ធភាព សម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំដែលចាប់ផ្តើមពី ឬ
បន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦**

1.9.ស.ក មិនទាន់អនុវត្តស្តង់ដារថ្មី ឬមានវិសោធនកម្មស្តង់ដារថ្មីណាមួយដែលមានផលប៉ះពាល់ជាសារវន្តទៅលើ
លទ្ធផលរបាយការណ៍ហិរញ្ញវត្ថុរបស់ 1.9.ស.ក ទេ។

**៣.២ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយទៅលើស្តង់ដារដែលមានស្រាប់ ដែលមិនទាន់មានប្រសិទ្ធភាពនៅឡើយ
និងមិនទាន់អនុវត្តនៅដោយរដ្ឋាករទឹកស្វយ័តភ្នំពេញ**

នាការបរិច្ឆេទនៃការអនុញ្ញាតឱ្យប្រើរបាយការណ៍ហិរញ្ញវត្ថុនេះ និងការធ្វើវិសោធនកម្មស្តង់ដារដែលមានស្រាប់ដែល
ត្រូវបានចេញផ្សាយដោយ IASB ដែលមិនទាន់មានប្រសិទ្ធភាព និងមិនទាន់អនុវត្តដោយរដ្ឋាករទឹកស្វយ័តភ្នំពេញនៅ
ឡើយ។ ស្តង់ដារថ្មី និងការធ្វើវិសោធនកម្មដែលពាក់ព័ន្ធទៅនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាករទឹកស្វយ័តក្រុង
ភ្នំពេញត្រូវបានផ្តល់ជូននៅខាងក្រោម៖

ក្រុមប្រឹក្សាភិបាលរំពឹងថា ការប្រកាសពាក់ព័ន្ធទាំងអស់នឹងត្រូវបានអនុវត្តនៅក្នុងគោលនយោបាយគណនេយ្យរបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម បន្ទាប់ពីប្រកាសនោះមានប្រសិទ្ធភាព។ ស្តង់ដារថ្មី
បំណកស្រាយ និងការធ្វើវិសោធនកម្ម ដែលមិនទាន់បានអនុវត្ត ឬមិនបានរួមបញ្ចូលនៅខាងក្រោម ក្រុមប្រឹក្សាភិបាល
រំពឹងថានឹងមិនមានផលប៉ះពាល់ជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនោះទេ។

ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ៩ ស្តីពី “ឧបករណ៍ហិរញ្ញវត្ថុ” (“CIFRS ៩”)

ស្តង់ដារថ្មីសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ (“CIFRS ៩”) ជំនួសអោយស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៩ ដែល
ធ្វើការណែនាំអំពី ការចំណាត់ថ្នាក់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ និងណែនាំអំពីថ្លៃនៃការបាត់បង់ឥណទានដែល
បានរំពឹងទុក សម្រាប់ឱកាតកម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ CIFRS ៩ ផ្តល់នូវការណែនាំថ្មី ទៅលើគណនេយ្យទប់
ស្កាត់ហានិភ័យ។

ក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនទាន់បានវាយតម្លៃផលប៉ះពាល់នៃ CIFRS ៩ ទៅលើរបាយ
ការណ៍ហិរញ្ញវត្ថុរបស់ខ្លួននោះទេ។

CIFRS ៩ មានប្រសិទ្ធភាពអនុវត្តសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំដែលចាប់ផ្តើមពី ឬ បន្ទាប់ពីថ្ងៃទី១ ខែមករា
ឆ្នាំ២០១៨ ។



ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ១៥ ស្តីពី “ចំណូលពីកិច្ចសន្យាជាមួយអតិថិជន” (“CIFRS ១៥”)
CIFRS ១៥ បានបង្ហាញពីតម្រូវការថ្មីសម្រាប់ការទទួលស្គាល់ចំណូលជំនួស CIAS ១៨ ប្រាក់ចំណូល CIAS ១១ “កិច្ចសន្យាសាងសង់” និងបំណកស្រាយទាក់ទងនឹងចំណូលជាច្រើនទៀត។ ស្តង់ដារថ្មីនេះ បង្កើតគំរូការទទួលស្គាល់ប្រាក់ចំណូល ហើយផ្តល់ការណែនាំបន្ថែម នៅតាមផ្នែកជាច្រើនទៀត ដែលមិនបានរួមបញ្ចូលនៅក្នុង CIFRSs ដែលមានស្រាប់ រួមទាំងរបៀបកត់ត្រាសម្រាប់ការរៀបចំតាមភាគពួកកិច្ចជាច្រើន ការកំណត់តម្លៃអថេរ ការបង្វិលសងប្រាក់របស់អតិថិជន ជម្រើសក្នុងការជ្រើសរើសជាអ្នកផ្គត់ផ្គង់ និង ភាពស្មុគស្មាញផ្សេងៗទៀត។

CIFRS ១៥ មានប្រសិទ្ធភាពអនុវត្តសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំដែលចាប់ផ្តើមពី ឬបន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ ក្រុមប្រឹក្សាភិបាលមិនទាន់ចាប់ផ្តើមធ្វើការវាយតម្លៃពីផលប៉ះពាល់នៃ CIFRS ១៥ នេះទេ។

ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ១៦ ស្តីពី “ភតិសន្យា” (“CIFRS 16”)
CIFRS ១៦ នឹងជំនួសឱ្យ CIAS ១៧ និងបំណកស្រាយបីផ្សេងទៀត។ វាគឺជាការបញ្ចប់គម្រោងរបស់ IASB ដើម្បីធ្វើកំណែទម្រង់គណនេយ្យភតិសន្យា។ ភតិសន្យានឹងត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងទម្រង់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា។

CIFRS ១៦ មានប្រសិទ្ធភាពអនុវត្តសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំដែលចាប់ផ្តើមពី ឬបន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។ ក្រុមប្រឹក្សាភិបាលមិនទាន់បានធ្វើការវាយតម្លៃពីផលប៉ះពាល់នៃស្តង់ដារ CIFRS ១៦ នេះទេ។

៤ គោលនយោបាយគណនេយ្យសង្ខេបសំខាន់ៗ

៤.១ ការពិនិត្យពិច័យសរុប

របាយការណ៍ហិរញ្ញវត្ថុបានរៀបចំតាមគោលការណ៍គណនេយ្យ គឺស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត ដូចខាងក្រោម។

៤.២ ការបកប្រែរូបិយប័ណ្ណបរទេស

រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាខ្មែររៀល (រៀល) ដែលជារូបិយប័ណ្ណគោលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

សមតុល្យ និង ប្រតិបត្តិការរូបិយប័ណ្ណបរទេស

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀត ក្រៅពីរូបិយប័ណ្ណគោលរបស់ រ.ទ.ស.ភ ហៅកាត់ថា (រូបិយប័ណ្ណបរទេស) ត្រូវបានប្តូរទៅជារូបិយប័ណ្ណគោល ដោយប្រើប្រាស់អត្រាការប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណបរទេសដែលកើតមកពីការទូទាត់ប្រតិបត្តិការ និងការវាយតម្លៃឡើងវិញ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។

ធាតុដែលមិនមែនជាប្រភេទប្រូតេអ៊ីន និងមិនបកប្រែនោះទេ ហើយវាត្រូវវាស់វែងតាមតម្លៃដើម (បកប្រែដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ) លើកលែងតែ ធាតុមិនមែនប្រូតេអ៊ីននោះ ត្រូវបានវាស់វែងដោយប្រើតម្លៃទីផ្សារសមរម្យ ដែលត្រូវបកប្រែឡើងវិញ ដោយប្រើអត្រាការប្រាក់នៅថ្ងៃដែលតម្លៃសមរម្យនោះត្រូវបានកំណត់ឡើងវិញ។

៤.៣ ការទទួលស្គាល់ចំណូល

ចំណូល ត្រូវបានវាស់វែងតាមតម្លៃទីផ្សារសមរម្យនៃទឹកប្រាក់ដែលបានទទួល ឬទឹកប្រាក់ដែលនឹងត្រូវទទួល ដោយមិនរួមបញ្ចូល ពន្ធអាករ និងការបញ្ចុះតម្លៃនានា។

ប្រាក់ចំណូល ត្រូវបានទទួលស្គាល់នៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលទាក់ទងនឹងប្រតិបត្តិការនឹងហូរចូលមកក្នុង 1.9.ស.ក ហើយចំណូល និងតម្លៃដើមដែលបានកើតឡើង ឬនឹងកើតឡើងទាក់ទងទៅនឹងប្រតិបត្តិការនោះអាចវាស់វែងដែលអាចជឿទុកចិត្តបាន និងស្របតាមលក្ខខណ្ឌការទទួលស្គាល់ចំណូលដាក់លាក់ សម្រាប់សកម្មភាពនីមួយៗរបស់ 1.9.ស.ក មានដូចខាងក្រោម៖

ការលក់ទឹកស្អាត

ចំណូលបានមកពីការផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធតាមការកាត់កងជាមួយនឹងអប្បហារវិភាគន៍ និងឥណទាន និងត្រូវបានទទួលស្គាល់តាមបរិមាណទឹក ដែលផ្គត់ផ្គង់ទៅឱ្យអតិថិជនរបស់ 1.9.ស.ក ។

ចំណូលបានមកពីការកក់បណ្តាញទឹកជូនអតិថិជនតាមផ្ទះ

ចំណូលបានមកពីការកក់បណ្តាញទឹកជូនអតិថិជនតាមផ្ទះ ត្រូវបានទទួលស្គាល់ នៅពេលដែលការកក់បានបញ្ចប់ជាស្ថាពរ។

ចំណូលបានមកពីការប្តូរនាឡិកាទឹក

1.9.ស.ក គិតថ្លៃសេវា ៥០រៀល ក្នុង១មីលីម៉ែត្រក្នុងមួយខែ សម្រាប់ការថែទាំនាឡិកាទឹកក្នុងអំឡុងពេលនៃការគិតប្រាក់។ ការគិតថ្លៃសេវានេះ ត្រូវបានប្រើដើម្បីស្រង់មកវិញនូវថ្លៃដើមនាឡិកាទឹកដែលបានប្រើប្រាស់។ តម្លៃផ្ទាល់ប្តូរនាឡិកាទឹកត្រូវបានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត និងរបាយការណ៍ចំណូលផ្សេងៗ។

កម្រៃពីថ្លៃសេវាសាងសង់

កម្រៃពីសេវាសាងសង់ ត្រូវបានទទួលស្គាល់ ដោយផ្អែកទៅតាមចំនួនភាគរយដែលបានបញ្ចប់ ដែលបានផ្តល់ក្រោមកិច្ចសន្យាសាងសង់គម្រោងនេះ។

ការប្រាក់ និងភាគលាភ

ចំណូលនិងការចំណាយការប្រាក់ ត្រូវបានរាយការណ៍ដោយមូលដ្ឋានបង្គរ ដោយប្រើការប្រាក់ដែលមានប្រសិទ្ធភាព។ ភាគលាភត្រូវបានទទួលស្គាល់ នៅពេលដែលសិទ្ធក្នុងការទទួលបានត្រូវបានប្រកាស។



៤.៤ ចំណាយប្រតិបត្តិការ

ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលការប្រើសេវាកម្មបានបញ្ចប់ ឬពេលកើតឡើង។

៤.៥ កម្រៃហិរញ្ញប្បទាន

កម្រៃហិរញ្ញប្បទានដែលពាក់ព័ន្ធដោយផ្ទាល់លើការទិញ ការសាងសង់ ឬ ការផលិតទ្រព្យសកម្ម ដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ នឹងត្រូវបានធ្វើមូលធនកម្ម នៅពេលដែលកម្រៃហិរញ្ញប្បទាននោះចាំបាច់ក្នុងការបញ្ចប់ ហើយរៀបចំ ទ្រព្យសកម្មនោះសម្រាប់ប្រើប្រាស់ ឬ លក់។ កម្រៃហិរញ្ញប្បទានផ្សេងទៀតត្រូវបានទទួលស្គាល់ជាចំណាយ នៅពេល ដែលបានកើតឡើង និងបានរាយការណ៍នៅក្នុងការចំណាយហិរញ្ញវត្ថុ។

៤.៦ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីត្រូវបានទទួលស្គាល់នៅពេលដែលលក្ខខណ្ឌដូចជា អត្តសញ្ញាណកម្មសិទ្ធិ ការគ្រប់គ្រង និងមានលទ្ធ ភាពផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត។ ទ្រព្យសកម្មអរូបី ត្រូវបានវាយតម្លៃដំបូងតាមថ្លៃដើម។

បន្ទាប់ពីការទទួលស្គាល់លើកដំបូង ទ្រព្យសកម្មអរូបីត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងខិនភាពបង្គរ ប្រសិនបើមាន។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មអរូបីត្រូវបានកំណត់ជាអចិន្ត្រៃយ៍ ឬមានកាលកំណត់។ ទ្រព្យ សកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មានកាលកំណត់ ត្រូវបានធ្វើការវិវត្តសម្រាប់លក់សេរីលើសេរីទៅ តាមអាយុកាលរបស់ទ្រព្យសកម្មអរូបី ហើយនឹងធ្វើការវាយតម្លៃដើម្បីស្វែងរកកត្តាដែលអាចនាំអោយមានខិនភាព តម្លៃ។ ប្រសិនបើកើតមានកត្តាទាំងនោះ ៤.១.ស.ក គួរតែធ្វើការប៉ាន់ប្រមាណតម្លៃដែលអាចស្របមកវិញបាន របស់ទ្រព្យសកម្មនោះ។ វិធីសាស្ត្រ និងរយៈពេលនៃការធ្វើវិលសំរាប់របស់ទ្រព្យសកម្មអរូបី ដែលមានអាយុកាលជាក់ លាក់ ឬមានកាលកំណត់ត្រូវបានធ្វើការវាយតម្លៃយ៉ាងតិចបំផុតមួយដង ជារៀងរាល់ឆ្នាំ។ ចំណាយរំលស់លើទ្រព្យ សកម្មអរូបី ដែលមានអាយុកាលប្រើប្រាស់ជាក់លាក់ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត ផ្នែក ចំណាយប្រតិបត្តិការ។

ទ្រព្យសកម្មអរូបីត្រូវបានចាត់ទុកថាមានអាយុកាលប្រើប្រាស់អចិន្ត្រៃយ៍ ឬមិនមានកាលកំណត់ នៅពេលដែលទ្រព្យ សកម្មនោះ ត្រូវបានរំពឹងថានឹងបង្កើតលំហូរសាច់ប្រាក់ដល់ ៤.១.ស.ក ហើយពេលវេលានៃការបង្កើតលំហូរសាច់ប្រាក់ នោះមិនអាចប៉ាន់ស្មានបាន។ ទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ត្រូវបានវាយតម្លៃជារៀងរាល់ ឆ្នាំ ឬនៅពេលដែលមានកត្តាសង្ស័យថាទ្រព្យសកម្មអរូបីនោះមានខិនភាពតម្លៃ។ ទ្រព្យសកម្មអរូបីប្រភេទនេះ មិនត្រូវ បានធ្វើវិលសំនោះទេ។ អាយុកាលប្រើប្រាស់របស់វា ត្រូវបានពិនិត្យឡើងវិញនៅរៀងរាល់ចុងការិយបរិច្ឆេទនីមួយៗ ដើម្បីឲ្យដឹងថា តើព្រឹត្តិការណ៍ និងបរិយាកាសនានារបស់ទ្រព្យសកម្មទាំងនោះ នៅតែអាចចាត់ទុកថាមានអាយុកាល ប្រើប្រាស់មិនកំណត់ដែរឬទេ។ ប្រសិនបើមាន នោះការផ្លាស់ប្តូរអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មពីអាយុកាល អចិន្ត្រៃយ៍ ទៅជាអាយុកាលមានកំណត់ ត្រូវបានចាត់ទុកថា ជាការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យដោយអនុលោម ទៅតាម ស.គ.អ.ក ៨ ស្តីពី “គោលនយោបាយគណនេយ្យ ការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ និងកំហុសឆ្គង” ។

ចំណាយទៅលើទ្រព្យសកម្មរូបី ដែលបានកត់ត្រាជាចំណាយប្រតិបត្តិការ គឺមិនអាចធ្វើការកត់ត្រាជាថ្លៃដើមរបស់ ទ្រព្យសកម្មវិញនៅពេលក្រោយបានទេ។

ទ្រព្យសកម្មរូបីនឹងត្រូវបានលុបចេញពីបញ្ជី នៅពេលដែលលក់ចេញ ឬ នៅពេលដែលអស់អត្ថប្រយោជន៍សេដ្ឋកិច្ចពី ការប្រើប្រាស់។ ចំណេញ ឬខាតដែលកើតឡើងពីការលុបចេញពីបញ្ជីនេះ គឺជាកាតព្វកិច្ចសន្យាជាមួយអ្នកទទួលបានមក ពីការលក់ប្រសិនបើមាន និងតម្លៃយោងរបស់ទ្រព្យសកម្មនោះ។ ចំណេញ ឬខាតនេះ ត្រូវបានកត់ត្រានៅក្នុងរបាយ ការណ៍ចំណេញ ឬខាត។

៤.៧ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារបានកត់ត្រាដំបូងតាមថ្លៃដើម ដករំលស់បង្គរ និងឱនភាពតម្លៃបង្គរ។ តម្លៃដើមរាប់ បញ្ចូលចំណាយទាំងអស់ដែលទាក់ទងផ្ទាល់នឹងការទិញទ្រព្យសកម្មទាំងនោះ។

ការចំណាយបន្តបន្ទាប់ ត្រូវរួមបញ្ចូលទៅក្នុងតម្លៃយោងរបស់ទ្រព្យសកម្មទាំងនោះ ឬទទួលស្គាល់ជាទ្រព្យសកម្មមួយ ផ្សេងទៀត នៅពេលដែលទ្រព្យសកម្មនោះមានភាពអត្ថប្រយោជន៍សេដ្ឋកិច្ចដែលអាចធ្វើទុកចិត្តបាន នាពេលអនាគត ដល់ ៤០ ឆ្នាំ ហើយតម្លៃនោះអាចវាស់វែងបានត្រឹមត្រូវ។ តម្លៃយោងរបស់ផ្នែកណាមួយនៃទ្រព្យសកម្មដែលបាន ផ្លាស់ប្តូរ នឹងត្រូវបានលុបចេញពីបញ្ជីសារពើពន្ធ។ តម្លៃសេវាកម្មប្រចាំថ្ងៃរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវ បានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលដែលចំណាយបានកើតឡើង។ ថ្លៃដើមត្រូវរួម បញ្ចូលទាំងតម្លៃបឋមទៅលើការរុះរើ ការផ្លាស់ទីតាំងទ្រព្យសកម្ម និងការរៀបចំទីតាំងឡើងវិញ ដែលអាចនឹងកើតមាន ឡើងនាពេលអនាគត នៅពេលទិញទ្រព្យសកម្មទាំងនោះប្រសិនបើចាំបាច់។

ផ្នែកនីមួយៗនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ដែលមានតម្លៃដើមជាសាវត្ថុ ចៀបនឹងតម្លៃសរុបនៃទ្រព្យទាំងនោះ និងមានរាយការណ៍ប្រើប្រាស់ផ្សេងៗ ត្រូវបានរំលស់ដាច់ដោយឡែក។

បន្ទាប់ពីមានការទទួលស្គាល់ដំបូង ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និង ការខាតបង់បង្គរពីឱនភាពផ្សេងៗ។

រំលស់ត្រូវបានគណនា ដើម្បីជម្រះថ្លៃដើមនៃទ្រព្យសម្បត្តិឲ្យនៅត្រឹមតម្លៃសំណល់របស់ខ្លួន ដោយប្រើមូលដ្ឋានរំលស់ ថេរលើរាយការណ៍ប្រើប្រាស់ប៉ាន់ស្មានដូចខាងក្រោម៖

អគារ	៥០ឆ្នាំ
គ្រឿងចក្រ និង គ្រឿងម៉ាស៊ីន	១០ ១៥ ឆ្នាំ និង២០ឆ្នាំ
បំពង់បង្ហូរទឹក	១៥ ៣៥ ៤០ និង ៥០ឆ្នាំ
បរិក្ខារ មន្ទីរពិសោធន៍	៧ ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	៧ ឆ្នាំ
បរិក្ខារអគ្គិសនី	៧ ឆ្នាំ
យានយន្ត	៧ ឆ្នាំ
វ៉ាន និងឧបករណ៍ប្រើប្រាស់ផ្សេងៗ	៧ ឆ្នាំ
នាឡិកាទឹក	៥ ឆ្នាំ



ដីធ្លីមានរាយការណ៍មិនកំណត់ និងមិនត្រូវបានធ្វើឡើងទេ។ ទ្រព្យសកម្មកំពុងសាងសង់រួមមាន ការជួសជុលត្រូវបាន
កត់ត្រាតាមថ្ងៃដើម។ ការសាងសង់កំពុងដំណើរការមិនត្រូវបានធ្វើឡើងទេ រហូតដល់ការងារនោះត្រូវបានបញ្ចប់នៅ
ពេលវេលាជាក់លាក់ណាមួយ ដែលអាចប្រើប្រាស់ក្នុងប្រតិបត្តិការ។

នៅក្នុងការិយាល័យនៃរបាយការណ៍ហិរញ្ញវត្ថុ តម្លៃយោងនៃទ្រព្យសកម្មទាំងអស់ត្រូវបានធ្វើការប៉ាន់ប្រមាណពី
ខិនភាពតម្លៃនៅពេលដែលព្រឹត្តិការណ៍ ឬបម្រែបម្រួលលក្ខណៈណាមួយ ដែលបង្ហាញថា តម្លៃយោងនៃទ្រព្យសកម្ម
នោះមិនអាចស្របកម្រិតបាន។ ការខាតបង់ពីខិនភាពតម្លៃត្រូវបានទទួលស្គាល់ នៅពេលដែលតម្លៃយោងលើសពី
តម្លៃដែលអាចស្របកម្រិតបាន។

តម្លៃសំណល់ អាយុកាលប្រើប្រាស់ និងមូលដ្ឋានរំលស់ត្រូវបានពិនិត្យឡើងវិញជារៀងរាល់កាលបរិច្ឆេទរាយការណ៍
ដើម្បីធ្វើការអនុវត្តប្រកបដោយសង្គតិភាព។ បើមានភាពខុសគ្នាច្រើននឹងឆ្នាំមុន ការផ្លាស់ប្តូរនេះនឹងកត់ត្រាជាការផ្លាស់
ប្តូរនៃការប៉ាន់ស្មានគណនេយ្យ។

តម្លៃយោងរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ នឹងឈប់កត់ត្រាក្នុងបញ្ជីគណនេយ្យ នៅពេលដែលទ្រព្យសកម្ម
នោះត្រូវបានលក់ ឬក៏រំពឹងថា នឹងមិនមានអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតពីការប្រើប្រាស់ ឬ លក់។

៤.៨ ខិនភាពតម្លៃនៃទ្រព្យរូបិយ និងទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ដើម្បីធ្វើការវាយតម្លៃខិនភាព ទ្រព្យសកម្ម នឹងត្រូវបានដាក់ជាក្រុមនៅកម្រិតទាបបំផុតដែលមានលំហូរសាច់ប្រាក់ឯក
រាជ្យមួយផ្នែក (ការបង្កើតសាច់ប្រាក់) ។ ជាលទ្ធផល ទ្រព្យសកម្មមួយចំនួនត្រូវបានវាយតម្លៃខិនភាពជាចំណាយ
ខ្សែក និងមួយចំនួនទៀតវាយតម្លៃជាក្រុម។

ការខាតបង់លើខិនភាពតម្លៃ នឹងត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬក្រុមទ្រព្យនោះ ធំជាងតម្លៃ
ដែលអាចស្របកម្រិតបាន។ តម្លៃដែលអាចស្របកម្រិត គឺជាតម្លៃមួយណាដែលខ្ពស់ជាង រវាងតម្លៃទីផ្សារសមរម្យ
ជាការចំណាយដែលពាក់ព័ន្ធដើម្បីលក់ និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគត។

ដើម្បីកំណត់តម្លៃប្រើប្រាស់ ក្រុមប្រឹក្សាភិបាលត្រូវធ្វើការប៉ាន់ប្រមាណតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេល
អនាគតនៃក្រុមនីមួយៗ ដោយកំណត់អត្រាការប្រាក់ដ៏សមរម្យ ដើម្បីគណនាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ទាំង
នោះ។ ទិន្នន័យប្រើប្រាស់ដើម្បីធ្វើការវាយតម្លៃខិនភាព មានការទាក់ទងដោយផ្ទាល់ទៅនឹងគម្រោងផែនការរបស់ រ.ទ.
ស.ក ដែលបានអនុម័ត និងធ្វើនិយ័តកម្មប្រសិនបើចាំបាច់ ដើម្បីផកផលប៉ះពាល់ពីការរៀបចំ និងធ្វើឲ្យប្រសើរឡើង
វិញនៃទ្រព្យសកម្មនោះនាពេលអនាគត។ អត្រាអប្បបរមា ត្រូវបានកំណត់ឡើងសម្រាប់ក្រុមទ្រព្យសកម្មនីមួយៗ ដើម្បី
គ្មានបញ្ចាំងពីប្រវត្តិសង្ខេបនៃហានិភ័យរបស់ទ្រព្យសកម្មនីមួយៗ។

៤.៩ ឧបករណ៍ហិរញ្ញវត្ថុ

ការទទួលស្គាល់ ការវាស់វែង និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលរដ្ឋាករទឹកស្វយ័តភ្នំពេញបានក្លាយទៅជាភាគីនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ និងត្រូវបានវាស់វែងដំបូងតាមតម្លៃសមរម្យដែលបានដកចំណាយប្រតិបត្តិការលើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលអនុវត្តតាមតម្លៃសមរម្យតាមរយៈការចំណេញ ឬខាត ដែលត្រូវវាស់វែងដំបូងតាមតម្លៃសមរម្យ។ ការវាស់វែងជាបន្តបន្ទាប់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានរៀបរាប់ដូចខាងក្រោម៖

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានឈប់ទទួលស្គាល់នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ ឬ នៅពេលហានិភ័យ និង តម្លៃបណ្តឹងពីកម្មសិទ្ធិ ភាពជាសាវន្តនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរចេញ។ បំណុលហិរញ្ញវត្ថុនឹងឈប់ទទួលស្គាល់នៅពេលដែលភាគាច់កិច្ចសន្យាបានបញ្ចប់ លុបចោល ឬ ផុតកាលកំណត់។

ចំណាត់ថ្នាក់ និងការវាស់វែងជាបន្តបន្ទាប់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ដើម្បីធ្វើការវាស់វែងជាបន្តបន្ទាប់ នៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតដែលមិនមែនជា ឧបករណ៍ទប់ស្កាត់ហានិភ័យ ត្រូវបានចាត់ថ្នាក់បន្ទាប់ពីទទួលស្គាល់លើកដំបូងដូចខាងក្រោម៖

- ឥណទាន និងគណនីទទួល;
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃទីផ្សារសមរម្យតាមរយៈការចំណេញ ឬខាត ("FVTPL");
- ទ្រព្យសកម្មសម្រាប់លក់
- ការវិនិយោគដែលរក្សាទុកដល់ការកំណត់

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់លើកលែងតែ FVTPL ត្រូវបានវាយតម្លៃតាមការបរិច្ចទាយការណ៍នីមួយៗ ដើម្បីកំណត់សញ្ញាណខិនភាពនៃតម្លៃទ្រព្យសកម្ម។ ខិនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖

ប្រាក់ចំណូលទាំងអស់ និងការចំណាយដែលទាក់ទងទៅនឹងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតត្រូវបានបង្ហាញនៅក្នុងការចំណាយហិរញ្ញវត្ថុដែលមានចំណូលហិរញ្ញវត្ថុ ឬបាតុហិរញ្ញវត្ថុផ្សេងទៀត លើកលែងតែខិនភាពតម្លៃគណនីអតិថិជនពាណិជ្ជកម្មដែលត្រូវបានបង្ហាញនៅក្នុងការចំណាយផ្សេងទៀត។

ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន ឥណទាន និងគណនីទទួលនៅក្នុងរបាយការណ៍ស្ថានភាព។

ឥណទាន និងគណនីទទួល

ឥណទាន និងគណនីទទួលគឺជាទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុមិនទាន់ទទួលបាន ដែលមានសំណង់ថេរ ឬអាចកំណត់បាន ហើយមិនត្រូវបានបោះឆ្ងាយនៅក្នុងទីផ្សារសកម្ម។



បន្ទាប់ពីការទទួលស្គាល់ដំបូងត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដកខិន ភាពតម្លៃផ្សេងៗ។ គណនា និងគណនីទទួលទាំងនោះនឹងមិនធ្វើអប្បបរមាទេ ប្រសិនបើអប្បបរមានោះមិនមែនជា សារវន្ត។ សាច់ប្រាក់ និងសាច់ប្រាក់សមមូល គណនីអតិថិជនពាណិជ្ជកម្ម និងគណនីទទួលផ្សេងៗទៀតត្រូវបានចាត់ ចំណាត់ថ្នាក់ជាឧបករណ៍ហិរញ្ញវត្ថុ។

គណនីទទួលទោលសំខាន់ៗ ដែលហួសកាលកំណត់ ឬមានភស្តុតាងណាមួយដែលគណនីទទួលមិនអាចស្រង់មកវិញ បាន ត្រូវចាត់ទុកថាមានខិនភាពតម្លៃ។ ក្រុមប្រឹក្សាភិបាលត្រូវពិចារណាក្នុងការធ្វើខិនភាពតម្លៃគណនីទទួលទោល នោះជាក្រុម ប្រសិនបើគណនីទទួលទោលនោះមិនមានខិនភាពតម្លៃ ដែលកំណត់ទៅតាមលក្ខណសម្បត្តិស្រដៀងគ្នា របស់ដៃគូពាណិជ្ជកម្ម តំបន់ និង ហានិភ័យគណនា។ ការខាតបង់នៃខិនភាពតម្លៃ ត្រូវបានធ្វើការប៉ាន់ប្រមាណ យោងតាមអត្រាគ្មានលទ្ធភាពសងរបស់ដៃគូពាណិជ្ជកម្មចុងក្រោយបង្អស់ សម្រាប់ក្រុមនីមួយៗដែលបានរកឃើញ។

ចំណាត់ថ្នាក់ និងការវាស់វែងជាបន្តបន្ទាប់នៃបំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន ប្រាក់កម្ចី គណនីអ្នកផ្គត់ផ្គង់ និងគណនីបំណុលផ្សេងៗ ទៀត។

បន្ទាប់ពីទទួលស្គាល់លើកដំបូង បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព លើកលែងតែបំណុលហិរញ្ញវត្ថុដែលធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬដែលបានកំណត់ជា FVTPL ដែលបន្ទាប់មកទទួលស្គាល់តាមតម្លៃទីផ្សារសមរម្យ ដែលចំណេញ ឬខាត ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទទាំងអស់ ដែលមិនបានកំណត់ជា ឧបករណ៍ទប់ស្កាត់ហានិភ័យ ត្រូវបានកត់ត្រា ជា FVTPL ។

ចំណាយការប្រាក់ទាំងអស់ និងការផ្លាស់ប្តូរតម្លៃទីផ្សារសមរម្យ ដែលរាយការណ៍នៅក្នុងរបាយការណ៍ចំណេញ ឬខាត ត្រូវបានរួមបញ្ចូលនៅក្នុងចំណាយ និងចំណូលហិរញ្ញវត្ថុ។

៤.១០ សន្និធិ

សន្និធិ ត្រូវបានវាស់វែងតាមតម្លៃណាដែលទាបជាង រវាងតម្លៃដើម និងតម្លៃលក់ពិត។

ថ្លៃដើមសន្និធិ ត្រូវបានកំណត់ដោយប្រើប្រាស់មូលដ្ឋានជាមធ្យម។ ថ្លៃដើមសន្និធិ ដែលជាវត្ថុធាតុដើមរួមបញ្ចូល ថ្លៃ ទិញ ឬកម្រៃបញ្ចូលនឹងចំណាយផ្សេងៗដែលកើតឡើងក្នុងការនាំសន្និធិនោះមកកាន់ទីតាំង និងមានលក្ខណៈបច្ចុប្បន្ន។ សន្និធិរួមបញ្ចូលទាំងវត្ថុធាតុដើម វត្ថុប្រើប្រាស់ គ្រឿងបន្លាស់ និងសន្និធិដទៃទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹក ហើយត្រូវកំណត់តម្លៃទៅតាមថ្លៃដើមពិតប្រាកដ ក្នុងការនាំយកសន្និធិដកនឹងប្រាក់សម្រាប់ការខូចខាត ហួសសម័យ និងមានចលនាយឺត ដោយមានការប្រើមូលដ្ឋានជាមធ្យម។ គ្រឿងបន្លាស់ និងសន្និធិដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹក ដែលមានអាយុកាលច្រើនជាងមួយឆ្នាំ ត្រូវបានទទួលស្គាល់ជាទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ នៅពេលដាក់ចូល ទៅក្នុងការប្រើប្រាស់ ។

កម្រៃលក់ពិត គឺជាកម្រៃលក់ប៉ាន់ស្មានតាមប្រតិបត្តិការអាជីវកម្មធម្មតាដកនឹងតម្លៃដើមប៉ាន់ស្មាននៃការសម្រេចអោយបានផលិតផល និងចំណាយប៉ាន់ស្មានចាំបាច់ក្នុងការលក់។

៤.១១ ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធពន្យា និងពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ដែលមិនទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬ មូលធន។

ការគណនាពន្ធលើប្រាក់ចំណេញ ត្រូវបានផ្អែកលើអត្រាពន្ធនិងច្បាប់ពន្ធ ដែលត្រូវបានអនុម័ត ឬអនុម័តជាអាទិ៍ នាពេលបរិច្ឆេទរបាយការណ៍។ ពន្ធពន្យាត្រូវបានគណនាដោយប្រើវិធានបំណុល។

ពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីដែលអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគត ដើម្បីទូទាត់ជាមួយនឹងចំនួនខុសគ្នាបណ្តោះអាសន្ន។

ពន្ធពន្យាជាបំណុលដែលត្រូវបានទទួលស្គាល់ទាំងស្រុង ទោះបីជា CIAS ១២ “ពន្ធលើប្រាក់ចំណេញ” មានភាពលើកលែង។

៤.១២ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងប្រាក់បញ្ញើតាមតម្រូវការ រួមទាំងការវិនិយោគក្នុងរយៈពេលខ្លី ដែលប្តូរជាសាច់ប្រាក់ក្នុងរយៈពេល៩០ ថ្ងៃដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

៤.១៣ មូលធន ទុនបម្រុង និងការទូទាត់ភាគលាភ

ដើមទុនកំណត់ (កំណត់ដើម) តម្លៃចារិករបស់ភាគហ៊ុនដែលបានបោះផ្សាយ។

បុព្វលាភរួមបញ្ចូលតម្លៃបុព្វលាភទទួលបានពីការបោះពុម្ពផ្សាយភាគហ៊ុន។ ការចំណាយប្រតិបត្តិការដែលទាក់ទងនឹងការបោះពុម្ពផ្សាយភាគហ៊ុន ដែលបានកាត់កងជាមួយអត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ ត្រូវកាត់ចេញពីបុព្វលាភ។

ប្រាក់ចំណេញរក្សាទុករួមមាន ប្រាក់ចំណេញនាពេលបច្ចុប្បន្ន និងប្រាក់ចំណេញរក្សាទុកពីឆ្នាំមុន។

ភាគលាភបណ្តោះអាសន្ន ផ្តល់អោយភាគទុនិក ត្រូវបានទទួលស្គាល់នៅក្នុងមូលធន សម្រាប់ការិយបរិច្ឆេទដែលពួកគេបានប្រកាស។ ភាគលាភចុងក្រោយ នឹងត្រូវបានទទួលស្គាល់ បន្ទាប់ពីទទួលបានការអនុម័តពីភាគទុនិក។

៤.១៤ អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី និងអត្ថប្រយោជន៍ក្រោយបញ្ចប់ការងារ

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

ប្រាក់ឈ្នួល ប្រាក់បៀវត្សន៍ វិភាគទានសន្តិសុខសង្គម ថ្លៃសម្រាកប្រចាំឆ្នាំ ទទួលកម្រៃ ថ្លៃសម្រាកឈឺទទួលកម្រៃ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍មិនមែនជាសាច់ប្រាក់ដែលបានវាស់វែងដោយមិនបានធ្វើអប្បបរមា ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទ ដែលវិនិយោគិនបានផ្តល់សេវាកម្មទៅឲ្យ រ.ទ.ស.ភ។



អវត្តមានដែលទទួលសំណងបង្ករយៈពេលខ្លី ដូចជាថ្លៃសម្រាកប្រចាំឆ្នាំទទួលកម្រៃ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលនិយោជិកផ្តល់សេវាកម្មដែលបង្កើនសិទ្ធិក្នុងការទទួលបាននូវ ចំនួនថ្លៃអវត្តមានទទួលកម្រៃនាពេល អនាគត។ ចំនួនថ្លៃអវត្តមានទទួលកម្រៃរយៈពេលខ្លីមិនបង្កដូចជាថ្លៃសំរាកក៏ដោយ ត្រូវទទួលស្គាល់នៅពេលដែលការ អវត្តមាននោះកើតឡើង។

ប្រាក់រង្វាន់ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលមានកាតព្វកិច្ចបច្ចុប្បន្នជាផ្លូវច្បាប់ ឬ ជាប្រយោលដើម្បីធ្វើ ការទូទាត់ចំណាយបែបនេះជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយការប៉ាន់ស្មានគួរអោយជឿជាក់មួយត្រូវបាន ធ្វើឡើងលើចំនួននៃកាតព្វកិច្ចនោះ។

ផែនការប្រាក់រង្វាន់

៤.១.ស.ក កត់ត្រាបំណុល និងចំណាយប្រាក់រង្វាន់ដោយរកស្រីយទៅតាមប្រាក់ចំណេញរបស់ខ្លួនប្រចាំឆ្នាំនីមួយៗតាម រូបមន្តដូចខាងក្រោម៖

- (i) ប្រាក់រង្វាន់ស្មើនឹង ប្រាក់បៀវត្ស ១ខែ របស់បុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធលើសពី ៥% ទៅ ១០% នៃចំណាយប្រតិបត្តិការ
- (ii) ប្រាក់រង្វាន់ស្មើនឹង ប្រាក់បៀវត្ស ២ខែ របស់បុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធលើសពី ១០% ទៅ ២០% នៃចំណាយប្រតិបត្តិការ
- (iii) ប្រាក់រង្វាន់ស្មើនឹង ប្រាក់បៀវត្ស ៣ខែ របស់បុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញសុទ្ធលើសពី ២០% នៃចំណាយប្រតិបត្តិការ

អត្ថប្រយោជន៍សោធននិវត្តន៍

៤.១.ស.ក ប្រតិបត្តិគម្រោងសោធននិវត្តន៍ ដែលជាគម្រោងអត្ថប្រយោជន៍ទទួលបានកំណត់ ដែលភាគីទាំងពីរ គឺភាគី

៤.១.ស.ក និងភាគីបុគ្គលិក ត្រូវបង់វិភាគទានថេរចូលទៅក្នុងគណនីសាច់ប្រាក់ផ្ទៃក្នុង ក្រោមឈ្មោះរបស់ ៤.១.ស.ក ៖

- ក បុគ្គលិកត្រូវបង់វិភាគទានស្មើនឹង វិភាគទានរបស់បុគ្គលិក ៧% នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគេ (៦% មុន ខែតុលា ឆ្នាំ២០០៧)
- ខ ៤.១.ស.ក ត្រូវបង់វិភាគទានស្មើនឹង វិភាគទានរបស់ ៤.១.ស.ក ៥% ប្រាក់ប្រចាំខែរបស់បុគ្គលិក បូកបន្ថែម ២% នូវប្រាក់ចំណេញប្រចាំឆ្នាំ
- គ ចាប់ពីឆ្នាំ ២០១១ ៤.១.ស.ក បានផ្ទេរទឹកប្រាក់បន្ថែមចូលទៅក្នុងគណនី សាច់ប្រាក់ ផ្ទៃក្នុង ដើម្បីឲ្យចំនួនទឹក ប្រាក់ទាំងអស់ ដែលបានផ្ទេរទៅក្នុងគណនីសាច់ប្រាក់ផ្ទៃក្នុង បម្រុងទុកសម្រាប់ទូទាត់អត្ថប្រយោជន៍បុគ្គលិក សមាមាត្រទៅនឹង ចំណាយសរុបដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងរបាយការណ៍ លម្អិតផ្សេងៗក្នុងឆ្នាំ។

ការបង់ចុះបុគ្គលិកដែលមានសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍នេះ ផ្អែកតាមលក្ខខណ្ឌដូច ខាងក្រោម៖

- (i) បុគ្គលិកដែលបានបម្រើការងារពី ១០ឆ្នាំ ទៅ ១៩ឆ្នាំ រហូតដល់អាយុចូលនិវត្តន៍របស់ពួកគេ នឹងត្រូវទទួលបានការទូទាត់កាតព្វកិច្ចសោធននិវត្តន៍មួយដងគឺស្មើនឹង ២០០% នៃចំណែកវិភាគទានសោធននិវត្តន៍បង្គររបស់ពួកគេ។
- (ii) បុគ្គលិកដែលបានបម្រើការងារលើសពី ២០ឆ្នាំ រហូតដល់អាយុចូលនិវត្តន៍របស់ពួកគេនឹងត្រូវទទួលបានប្រាក់សោធននិវត្តន៍ប្រចាំខែ ស្មើនឹង២៩% នៃប្រាក់បៀវត្សរ៍ចុងក្រោយរបស់ពួកគេនិង ១% បន្ថែមទៀតក្នុងមួយឆ្នាំនៅពេលដែលពួកគេបានបំពេញការងារចាប់ពីឆ្នាំទី ២១ រហូតដល់ពួកគេទទួលបានមរណភាព។
- (iii) បុគ្គលិកដែលបានលាឈប់មុនអាយុចូលនិវត្តន៍ នឹងត្រូវទទួលបានការទូទាត់មួយដងដូចខាងក្រោម៖
 - (ក) ១២០% នៃវិភាគទានបង្គររបស់ពួកគេ ចំពោះបុគ្គលិកទាំងឡាយណា ដែលបានបម្រើការងាររយៈពេល ១០ឆ្នាំ និង ១% រៀងរាល់ឆ្នាំបន្ថែមទៀតនៃវិភាគទានបង្គររបស់ពួកគេ ក្នុងចន្លោះពីឆ្នាំទី១១ រហូតដល់ឆ្នាំទី២០។
 - (ខ) ១៣៥% នៃវិភាគទានបង្គររបស់ពួកគេ ចំពោះបុគ្គលិកទាំងឡាយណា ដែលបានបម្រើការងាររយៈពេល ២១ឆ្នាំ និង ១% រៀងរាល់ឆ្នាំបន្ថែមទៀតនៃវិភាគទានបង្គររបស់ពួកគេ ក្នុងចន្លោះពីឆ្នាំទី២២ រហូតដល់ឆ្នាំទី៣០។
 - (គ) ១៥៥% នៃវិភាគទានបង្គររបស់ពួកគេ ចំពោះបុគ្គលិកទាំងឡាយណា ដែលបានបម្រើការងាររយៈពេល ៣១ឆ្នាំ និង ១% រៀងរាល់ឆ្នាំបន្ថែមទៀតនៃវិភាគទានបង្គររបស់ពួកគេ បន្ទាប់ពីឆ្នាំទី៣១។

បំណុលដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងអត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់គឺជាតម្លៃបច្ចុប្បន្ននៃតម្លៃអត្ថប្រយោជន៍កាតព្វកិច្ច ដែលបានកំណត់នៅត្រីមាសចំណាត់ការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដកតម្លៃសមស្របនៃទ្រព្យកម្មលំ។ អត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រ Credit Actuarial Cost។ តម្លៃបច្ចុប្បន្នរបស់អត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់ ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់បញ្ញើរយៈពេលមធ្យមទៅរយៈពេលវែងជាប្រាក់រៀលនៃរដ្ឋនៅធនាគារដោយសារមិនមានទីផ្សារសញ្ញាប័ក្រសាជីវកម្ម ឬមិនមានសញ្ញាប័ក្រសាជីវកម្មក្នុងប្រទេសកម្ពុជា។

ចំណេញ ឬខាតពីការគណនាហានិភ័យដែលកើតពីនិយ័តកម្ម និងបម្រែបម្រួលក្នុងការសន្មតការគណនាហានិភ័យត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លម្អិតផ្សេងៗក្នុងកាលបរិច្ឆេទដែលបានកើតឡើង។

ថ្លៃដើមសេវាកម្មក្នុងអតីតកាល ត្រូវបានកត់ត្រាតាមក្នុងរបាយការណ៍ចំណេញខាត និងរបាយការណ៍លម្អិតផ្សេងៗ។

៤.១៥ ជំនួយឥតសំណង និងការរំលស់

ជំនួយដែលបានមកពីរដ្ឋាភិបាល និងពីទីភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃកំណត់ ដែលមានការធានាដ៏សមហេតុផលថាជំនួយនឹងត្រូវបានទទួល ហើយ រ.ទ.ស.ក នឹងអនុវត្តទៅតាមលក្ខខណ្ឌទាំងអស់ដែលមានភ្ជាប់នឹងជំនួយនោះ។ ជំនួយត្រូវបានធានា និងកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងរបាយការណ៍លម្អិតផ្សេងៗក្នុងកាលបរិច្ឆេទចាំបាច់ដើម្បីធ្វើឲ្យមានសមាមាត្រទៅនឹងថ្លៃដើមដែលត្រូវបានទូទាត់។



ជំនួយឧបត្ថម្ភដែលទាក់ទងនឹងថ្លៃដើមរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ផ្តល់ដោយម្ចាស់ជំនួយត្រូវបានកក់ត្រាតាមថ្លៃដើមដែលទទួលបាន។ ជំនួយឧបត្ថម្ភត្រូវបានចាត់ថ្នាក់នៅក្រោមបំណុលរយៈពេលវែង និងត្រូវកក់ត្រាជាចំណូល នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងរបាយការណ៍លម្អិតផ្សេងៗ តាមវិធីដែលសំរេច ដើម្បីផ្តល់នូវភាពប្រើប្រាស់របស់ទ្រព្យសកម្មនោះ។

អត្ថប្រយោជន៍នៃឥណទានរបស់រដ្ឋាភិបាលតាមរយៈការប្រកាសប្តូររូបិយប័ណ្ណក្រោមការប្តូរ ត្រូវបានចាត់ទុកថាជាជំនួយរបស់រដ្ឋាភិបាល មានដូចជាបម្រែបម្រួលដែលមានអំណោយផលល្អ រវាងតម្លៃរូបិយប័ណ្ណរបស់ឥណទាន (Special Drawing Right) និងរូបិយប័ណ្ណទូទាត់សង់វិញរបស់ រ.ទ.ស.ក។

៤.១៦ សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព

សំវិធានធនសម្រាប់ការធានាផលិតផល ជម្លោះផ្លូវច្បាប់កិច្ចសន្យា ឬការទាមទារផ្សេងទៀត ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុននេះមានកាតព្វកិច្ចស្របច្បាប់ ឬប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ច ហើយតម្លៃនោះអាចប៉ាន់ស្មានដោយជាក់លាក់បាន។ ការកំណត់ពេលវេលា ឬចំនួនទឹកប្រាក់នៃលំហូរនៅតែអាចមានភាពមិនច្បាស់លាស់។

សំវិធានធនដែលរៀបចំឡើងវិញ ត្រូវបានទទួលស្គាល់ប្រសិនបើផែនការលម្អិតក្នុងការរៀបចំឡើងវិញបានកើតឡើង ហើយក្រុមប្រឹក្សាភិបាលបានទាក់ទងជាមួយអ្នករងផលប៉ះពាល់អំពីផែនការចម្បងនោះ ឬក៏ផែនការនោះត្រូវបានអនុវត្ត។ សំវិធានធនមិនត្រូវបានទទួលស្គាល់ចំពោះការខាតបង់ប្រតិបត្តិការនាពេលអនាគត។

សំវិធានធនត្រូវបានវាស់វែងដោយការប៉ាន់ប្រមាណការចំណាយ ដែលចាំបាច់ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ដោយយោងទៅតាមកស្តីការដែលអាចជឿទុកចិត្តបាន នៅក្នុងការវាយតម្លៃរបាយការណ៍រួមទាំងហានិភ័យ និងភាពមិនជាក់លាក់ ដែលទាក់ទងទៅនឹងកាតព្វកិច្ចបច្ចុប្បន្ន។ ប្រសិនបើមានកាតព្វកិច្ចស្រដៀងគ្នា ដែលអាចនឹងតម្រូវឲ្យមានលំហូរចេញសាច់ប្រាក់ ដើម្បីបំពេញនូវកាតព្វកិច្ច ត្រូវបានកំណត់ដោយពិចារណាទៅលើថ្នាក់នីមួយៗ នៃកាតព្វកិច្ចនោះជាក្រុម។ សំវិធានធនត្រូវធ្វើអប្បបរមាមកជាតម្លៃបច្ចុប្បន្ន ប្រសិនបើតម្លៃនោះមានភាពជាសារវន្ត។

សំណងណាមួយដែល រ.ទ.ស.ក ជឿជាក់ថានឹងអាចមានសិទ្ធិប្រមូលបានពីកំណត់ ត្រូវបានទទួលស្គាល់ជាទ្រព្យសម្បត្តិដាច់ដោយឡែកមួយ។ ទោះជាយ៉ាងណា ទ្រព្យសម្បត្តិនេះមិនអាចលើសពីចំនួនទឹកប្រាក់ដែលពាក់ព័ន្ធទៅនឹងសំវិធានធននោះទេ។

បំណុលនឹងមិនត្រូវបានទទួលស្គាល់ ប្រសិនបើលំហូរនៃអត្ថប្រយោជន៍សេដ្ឋកិច្ចដែលជាលទ្ធផលនៃកាតព្វកិច្ចបច្ចុប្បន្នមិនមានភាពជាក់លាក់។ ស្ថានភាពបែបនេះ ត្រូវបានបង្ហាញជាបំណុលយថាភាព។ ប្រសិនបើក្រុមប្រឹក្សាភិបាលរំពឹងថានឹងគ្មានលំហូរសាច់ប្រាក់ បំណុលយថាភាពនោះក៏មិនត្រូវបានទទួលស្គាល់ដែរ។

៥ ការវិនិច្ឆ័យរបស់ក្រុមប្រឹក្សាភិបាលសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យនៃភាពមិនប្រាកដប្រជា

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតមួយចំនួន ដើម្បីទទួលស្គាល់ និងវាស់វែងនៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលត្រូវបានសង្ខេបដូចខាងក្រោម៖

ការវិនិច្ឆ័យរបស់ក្រុមប្រឹក្សាភិបាលសំខាន់ៗ

ខាងក្រោមនេះ ជាការវិនិច្ឆ័យរបស់ក្រុមប្រឹក្សាភិបាលសំខាន់ៗ ក្នុងការអនុវត្តគោលនយោបាយគណនេយ្យនៃភាពមិនប្រាកដប្រជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលមានផលប៉ះពាល់ជាសារវន្ត ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលស្គាល់ប្រាក់ចំណូលពីការលក់ទឹកបង្គរ

ប្រាក់ចំណូលពីការលក់ទឹកបង្គរ ត្រូវបានទទួលស្គាល់ដោយផ្អែកលើវិធានការដែលផលិតបាន ការបាត់បង់ទឹកជាមធ្យម និងពន្ធដារមធ្យមតាមប្រភេទរបស់អតិថិជន។ ក្រុមប្រឹក្សាភិបាល ប្រើស្ថិតិលើការបាត់បង់ទឹកនិងអត្រាពន្ធដារមធ្យមដោយផ្អែកលើបទពិសោធន៍កន្លងមកដែលមិនអាចឆ្លុះបញ្ចាំងពីអត្រាពន្ធដារប្រាក់ចំណូលនិងស្ថានភាពបច្ចុប្បន្នឱ្យបានត្រឹម ត្រូវនោះឡើយ។

ការទទួលស្គាល់ប្រាក់ចំណូលពីសេវាសាងសង់

ការទទួលស្គាល់ប្រាក់ចំណូលសេវាសាងសង់ ត្រូវបានគិតយោងទៅតាមការវិនិច្ឆ័យសំខាន់ៗ ដើម្បីកំណត់ការងារជាក់ស្តែង ដែលបានអនុវត្ត ហើយនឹងប៉ាន់ស្មានតម្លៃដើម្បីបញ្ចប់ការងារនេះ។

ការទទួលស្គាល់ទ្រព្យសកម្មពន្ធពន្យារ

ទ្រព្យសកម្មពន្ធពន្យារ អាចទទួលស្គាល់បាននៅពេលដែលមានការប៉ាន់ស្មានជាក់លាក់មួយដែល 1.9.ស.ក អាចមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចកាត់កងជាមួយភាពល្បឿនជាបណ្តោះអាសន្ន ហើយការខាតពន្ធយោងទៅតាមបរិច្ឆេទបន្ទាប់អាចប្រើប្រាស់បាន។ លើសពីនេះទៀត ការវិនិច្ឆ័យសំខាន់ៗ ត្រូវបានទាមទារយោងទៅតាមការវាយតម្លៃពីផលប៉ះពាល់នៃផ្នែកច្បាប់នីមួយៗ ផ្នែកសេដ្ឋកិច្ច និងភាពមិនច្បាស់លាស់នៅក្នុងការកំណត់ពន្ធនាព័ន្ធ។

ការប៉ាន់ស្មានមិនជាក់លាក់

ព័ត៌មានអំពីការប៉ាន់ប្រមាណ និងការសន្មតដែលមានផលជាសារវន្តនៅលើការទទួលស្គាល់ និងការវាស់វែងនៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយត្រូវបានផ្តល់ជូននៅខាងក្រោម។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នា។

ឱនភាពនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ក្នុងការវាយតម្លៃឱនភាព ក្រុមប្រឹក្សាភិបាលបានប៉ាន់ប្រមាណពីចំនួនទឹកប្រាក់ដែលអាចស្រង់មកវិញបានរបស់ទ្រព្យសកម្មនីមួយៗ ឬ ទ្រព្យសកម្មដែលដាក់បញ្ចូលគ្នាជាក្រុម ដោយផ្អែកទៅលើការវិវឌ្ឍន៍នៃលំហូរសាច់ប្រាក់នាពេលអនាគត និងការប្រើប្រាស់ប្រាក់ដើម្បីធ្វើអប្បបរមា។ ការប៉ាន់ប្រមាណដែលមិនជាក់លាក់ មានការទាក់ទងទៅនឹងការប៉ាន់ប្រមាណពីលទ្ធផលប្រតិបត្តិការនាពេលអនាគត និងការកំណត់យកអប្បបរមាដែលសមស្រប។



អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មដែលអាចធ្វើរំលស់

ក្រុមប្រឹក្សាភិបាលនឹងធ្វើការពិនិត្យ ការប៉ាន់ប្រមាណនៃអាយុកាលភាគរបស់ទ្រព្យសកម្មដែលអាចធ្វើរំលស់ នៅរៀងរាល់ កាលបរិច្ឆេទរបាយការណ៍ ដោយយោងទៅលើការប្រើប្រាស់ទ្រព្យសកម្មនោះ។ ភាគមិនប្រាកដប្រជាក្នុងការប៉ាន់ស្មានទាំង នេះ ពាក់ព័ន្ធនឹងភាពហួសសម័យបច្ចេកទេសដែលអាចផ្លាស់ប្តូរអាយុកាលរបស់ឧបករណ៍បច្ចេកវិទ្យាជាក់លាក់ណាមួយ។

សន្និធិ

ក្រុមប្រឹក្សាភិបាលបានប៉ាន់ស្មានតម្លៃលក់ពិតនៃសន្និធិ ដោយប្រើប្រាស់ភស្តុតាងដែលមាន និងជួរឱ្យទុកចិត្ត នៅក្នុង កាលបរិច្ឆេទរបាយការណ៍នីមួយៗ។

ការចំណាយពន្ធលើប្រាក់ចំណេញ

ការប៉ាន់ស្មានសំខាន់ៗ ត្រូវបានប្រើដើម្បីកំណត់សំវិធានពន្ធលើប្រាក់ចំណេញរបស់ រ.ទ.ស.ភ។ រ.ទ.ស.ភ នឹងទទួល ស្គាល់បំណុលសម្រាប់ការចំណាយលើពន្ធ ដោយផ្អែកទៅលើការប៉ាន់ប្រមាណពន្ធ តាមរយៈការបកស្រាយទៅលើច្បាប់ពន្ធ នានា របស់ក្រុមប្រឹក្សាភិបាល។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយ ខុសគ្នាពីចំនួនដែលបានទទួលស្គាល់ដំបូង ភាពខុស គ្នានោះនឹងមានផលប៉ះពាល់ទៅលើសំវិធានពន្ធន្នោះ នៅក្នុងកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុដែលការសំរេចចិត្តបានធ្វើ ឡើង។

កាកពូកិច្ចសោធននិវត្តន៍

តម្លៃបច្ចុប្បន្ន នៃកាកពូកិច្ចសោធននិវត្តន៍អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយផ្អែកទៅលើមូលដ្ឋាន Actuarial ដោយប្រើការប៉ាន់ប្រមាណមួយចំនួន។ ការសន្មតសំខាន់ៗដែលត្រូវបានប្រើនៅក្នុងការកំណត់ កាកពូកិច្ចសោធន និវត្តន៍ មានអត្រាអប្បបរមា អត្រាកំណើនប្រាក់បៀវត្សរ៍ អត្រាជក់ប្រាក់ និងអត្រានៃការស្លាប់ ។ ការផ្លាស់ប្តូរណាមួយនៅក្នុង ការសន្មតទាំងនេះ នឹងមានផលប៉ះពាល់ដល់តម្លៃកាកពូកិច្ចសោធននិវត្តន៍។

តម្លៃបច្ចុប្បន្នរបស់កាកពូកិច្ចសោធននិវត្តន៍អាស្រ័យលើការប៉ាន់ស្មានដែលបានកំណត់ ត្រូវបានកំណត់ដោយធ្វើអប្បបរមាទៅលើលំហូរសាច់ ប្រាក់នាពេលអនាគត ដោយប្រើអត្រាបញ្ញើប្រាក់រៀលរយៈពេលមធ្យមនិងរយៈពេលរបស់ធនាគារនៅកម្ពុជា ដោយសារមិន មានទីផ្សារសញ្ញាប័ត្រសាធារណៈ ឬ មិនមានសញ្ញាប័ត្ររដ្ឋាភិបាលក្នុងប្រទេសកម្ពុជា។

ការវាស់វែងតម្លៃទីផ្សារសមរម្យ

ក្រុមប្រឹក្សាភិបាល ប្រើបច្ចេកទេសវាយតម្លៃដើម្បីធ្វើការកំណត់តម្លៃទីផ្សារសមរម្យនៃឧបករណ៍ហិរញ្ញវត្ថុ (នៅពេលដែលតម្លៃ គ្មាននៅលើទីផ្សារមូលបត្រ) និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ ទាំងនេះរួមបញ្ចូលការរកិវឌ្ឍ ការប៉ាន់ប្រមាណ និងការ សន្មតដោយសង្ឃតិភាពជាមួយនឹងអ្នកចូលរួមទីផ្សារ និងអាយុកាលនៃឧបករណ៍នេះ។ ក្រុមប្រឹក្សាភិបាលធ្វើការសន្មត ដោយ ផ្អែកទៅលើស្ថិតិដែលអាចអង្កេតបាន ក៏ប៉ុន្តែស្ថិតិទាំងនេះមិនមាននៅលើទីផ្សារជាតិកាលនោះទេ។ ក្នុងករណីនេះ ក្រុម ប្រឹក្សាភិបាលប្រើស្ថិតិដែលមានល្អបំផុតដើម្បីធ្វើការសន្មត។ ការប៉ាន់ប្រមាណតម្លៃសមរម្យអាចមានភាពលម្អៀង ពិតប្រាកដ ជាក់

ស្តែង ដែលតម្លៃនេះអាចទទួលបានពីការធ្វើប្រតិបត្តិការជាធម្មតាភាគលបរិច្ឆេទរបាយការណ៍។



៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

គម្រោង/កម្មវិធី	ដីធ្លី ពាន់រៀល	គោល ពាន់រៀល	បុគ្គលិក ពាន់រៀល	បំណុលរដ្ឋ ពាន់រៀល	បរិក្ខារធំៗ ពាន់រៀល	សម្ភារៈ និង បរិក្ខារ ក្រោយរយៈពេល ពាន់រៀល	បរិក្ខារគ្រឿង ពាន់រៀល	យានយន្ត ពាន់រៀល	វាន និងទ្រព្យសម្បត្តិ ប្រើប្រាស់រួម ពាន់រៀល	អាជ្ញាបណ្ណ ពាន់រៀល	ការងារកែលម្អ ពាន់រៀល	សរុប ពាន់រៀល
គម្រោងសាងសង់ប្រព័ន្ធស្វយ័ត												
សម្បត្តិរដ្ឋទី១ ខែ មករា ឆ្នាំ២០១៦	៧៦.៣៩៦.៦៧៩	២៤០.៥៧១.៩៤៧	៧៥.៣២២.៤៤៤	-	៥២២.៦៩៥.៥៦៥	-	-	៣១.៣៥០.៣២០	១៤.៥៣១.៩៩៦	៤.៥៤៣.៧៥១	១៣៤.១៧០.៥០៤	១.២៣៩.៧៥៥.៩៥២
ការទិញទំនិញ	-	-	-	-	-	-	-	៤.៦៩៧.០៩៩	៣.២៩៣.៧១០	-	១២៣.៣១៥.០៦១	១២៣.៣១៥.០៦១
មូលធនកម្មភាពរៀបចំ	-	-	-	-	-	-	-	-	-	-	៣៤៣.៣៤៤	៣៤៣.៣៤៤
ប្រើប្រាស់សម្ភារៈ	-	-	-	-	-	-	-	-	-	-	-	-
លក្ខណៈប្រព័ន្ធគ្រាន់	-	-	-	-	-	-	-	-	-	-	-	-
ការបង់ប្រាក់	-	-	-	-	-	-	-	-	-	-	-	-
ការបង់ប្រាក់ប្រចាំថ្ងៃ	-	-	-	-	-	-	-	-	-	-	-	-
សម្បត្តិរដ្ឋទី២ ខែ មករា ឆ្នាំ២០១៦	៧៦.៣៩៦.៦៧៩	២៤០.៥៧១.៩៤៤	៧៥.៣២២.៤៤៤	៥៤១.៧៦៥.៥៦៣	៥៤១.៧៦៥.៥៦៣	៥៤១.៧៦៥.៥៦៣	៥៤១.៧៦៥.៥៦៣	៣៤.៥១៦.៤៣៥	១៤.៥៣១.៩៩៦	៣៤.៥៤៣.៧៥១	២៣៧.៤០៥.៥៥៥	១.២៣៩.៧៥៥.៩៥២
សម្បត្តិរដ្ឋទី៣ ខែ មករា ឆ្នាំ២០១៦	-	-	-	-	-	-	-	-	-	-	-	-
សម្បត្តិរដ្ឋទី៤ ខែ មករា ឆ្នាំ២០១៦	-	-	-	-	-	-	-	-	-	-	-	-
សរុប	៧៦.៣៩៦.៦៧៩	២៤០.៥៧១.៩៤៤	៧៥.៣២២.៤៤៤	៥៤១.៧៦៥.៥៦៣	៥៤១.៧៦៥.៥៦៣	៥៤១.៧៦៥.៥៦៣	៥៤១.៧៦៥.៥៦៣	៣៤.៥១៦.៤៣៥	១៤.៥៣១.៩៩៦	៣៤.៥៤៣.៧៥១	២៣៧.៤០៥.៥៥៥	១.២៣៩.៧៥៥.៩៥២

ការងារកែលម្អប្រព័ន្ធស្វយ័ត រោងចក្រ និងបរិក្ខារ នៅសង្កាត់និរតី រាជធានីភ្នំពេញ។

ផ្ដោតទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ចុងការិយបរិច្ឆេទគ្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

តារាង ០

	ដើម្បី កាន់រៀប	អាគារ កាន់រៀប	រៀងរយ កាន់រៀប	បំពង់បង្ហូរទឹក កាន់រៀប	បរិក្ខារផ្គត់ ពិសោធន៍ កាន់រៀប	សង្ហារឹម និង បរិក្ខារការិយាល័យ កាន់រៀប	បរិក្ខារអគ្គិសនី កាន់រៀប	យានយន្ត កាន់រៀប	វាន និងឧបករណ៍ ប្រើប្រាស់ផ្សេងៗ កាន់រៀប	ឧបករណ៍ កាន់រៀប	សរុប កាន់រៀប
កំណត់ត្រាព័ត៌មានប្រភេទ សមតុល្យថ្លៃទី១ ខែមករា ឆ្នាំ ២០១៥	៧៣.៦៤៣.១៤៤	២៣៤.៧៤៦.៥៤០	៧១.៤៤៩.០៥២	៤៤៤.៩៤១.៣៨០	៤៤៤.០៧៥	១០.៣៤៩.០៦៩	១២៦.៥៤៩.៥៤៧	២៤.១៧១.១៧២	១៤.៣៣២.៧១៤	៩០.៤១៤.៣០៨	១.១៤៣.៩២៥.០៩៤
ការបង្កើនថ្លៃ	-	១១៣.៤៣៤	៣.៤២៣.៥៤២	-	១១.២២២	១.៣៧៤.៤៧៧	១៤៤.០២៣	៧.២១៩.១៤៤	៥០៧.០២៥	៥៦.៣១៤.៩៩៥	១០០.០១៩.៤៦៥
ការផ្លាស់ប្តូរ	២.៧១៣.៤៩៥	១.៧១១.៩១៣	-	៣៣.៧១៧.៦១៤	-	-	-	-	៩២.២៥៣	(៣៤.៣៦៩.៤៩២)	-
លក់ចេញ	-	-	-	-	-	-	-	-	-	២៤៧.៧០៦	(៤.៤៧២.៣១៣)
ការប្រើប្រាស់ប្រាក់បញ្ញើ សមតុល្យថ្លៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥	៧៦.៣៥៦.៦៧៩	២៤០.៥៧១.៩៤៧	៧៤.៣២២.៥៤៤	៥២២.៦៥៤.៩៦៥	៥៥៦.២៩៧	១២.១២៣.៩៤៦	១២៦.៧៤៤.៦១០	៣១.៣៩០.៣២០	១៤.៩៣១.៩៩៦	១៣៤.១៧០.៥០៤	១.២៣៩.៧៤៥.៩៥២
សមតុល្យថ្លៃទី១ ខែមករា ឆ្នាំ ២០១៥	-	(៤៣.១៣៨.៦៤៩)	(៣៤.៥៥៤.៧២៣)	(១០៦.៦៤៦.១៩៤)	(៥១២.៤៧៥)	(៤.០៥២.៧០៧)	(៤៤.៥៦៤.៧៧៤)	(១១.៧០១.០៤៤)	(៤.៦២០.៩៥៥)	(៣.៧៥៥.៩០៥)	(២៦៩.១៥២.៤២៩)
បំណុលក្នុងឆ្នាំ	-	(២.២៧៧.១៧៦)	(៤.០២៩.៥១៧)	(១១.៤២៤.១៥១)	(២៣.៧៥០)	(១.៣១៩.៥១៤)	(២.០៤៤.៥៩១)	(៣.១២៩.៥៥១)	(១.២៤៤.៧៥៥)	(២៤២.៣៤៥)	(៣៣.៥៦១.៥៤៦)
សមតុល្យថ្លៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥	-	(៤៥.៤១៥.៨២៥)	(៣៨.៥៨៤.២៤០)	(១១៨.០៧០.៣៤៥)	(៥៣៦.២២៥)	(៥.៤០២.២២១)	(៤៤.៦០៩.៣៦៥)	(១៤.៨៣០.៥៧៥)	(៥.៨០៥.៧០៣)	(៣.៩៩៨.២៥៣)	៣០៣.០៤៤.០១៥
កម្លៃប្រាក់	៧៣.៣៥៦.៦៧៩	១៩១.១៥៦.១៦២	៧៦.៤៣៧.០២៤	៥០៤.៥៤៤.៦២៣	២០.០៦៩	៤.៧២៤.៤២៥	២២.១២៩.៩៤៥	១២.៥៥៩.៣៤៥	៩.០២៦.២៩៣	៩៣៤.១៧០.៥០៤	៩៣៦.៧១១.៩៣៧

ជូនភ្ជាប់កំណត់សម្គាល់ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ក្នុងកំឡុងឆ្នាំនៃរបាយការណ៍ហិរញ្ញវត្ថុ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
ការទិញបន្ថែម	១៣៨.៤៨៤.៤១៨	១០០.៣០៧.១៧១
ការកើនឡើង (ការថយចុះ) ក្នុងការសងទៅអ្នកផ្គត់ផ្គង់ និងភាគីទីបីផ្សេងៗ	-	(៨.១៧៨.៩៣៨)
ចូលរួមក្នុងការប្រាក់លើប្រព័ន្ធសកម្មមានលក្ខណៈគ្រប់គ្រាន់	(៣៨៤.៣៤៤)	(២៨៧.៧០៦)
	១៣៨.១០១.០៧១	៩១.៨៤០.៥២៧

៨ ទ្រព្យសកម្មអរូបី

	៣១ ធ្នូ ២០១៦ ពាន់រៀល
កំណត់បញ្ជីតម្លៃសម្រាប់	
សមតុល្យថ្ងៃទី ១ មករា ២០១៦	៨.៨៨៨.៨៧៩
ការទិញបន្ថែម	៤៤០.០៨៣
ការដោះលក់បញ្ជី	(៦៤៤.០១៩)
សមតុល្យថ្ងៃទី ៣១ ធ្នូ ២០១៦	៨.៦៨៤.៩៤៣
លំដាប់ចំណូល	
សមតុល្យថ្ងៃទី ១ មករា ២០១៦	(៣.៨៩៥.០៨៦)
លំដាប់ក្នុងគ្រា	(៧២៩.៣៦២)
ការដោះលក់បញ្ជី	៦៤៤.០១៩
សមតុល្យថ្ងៃទី ៣១ ធ្នូ ២០១៦	(៣.៩៨០.៤២៩)
កម្រៃក្នុងបញ្ជីតម្លៃសម្រាប់ថ្ងៃទី ៣១ ធ្នូ ២០១៦	១.៩៧៤.៥១៤
	៣១ ធ្នូ ២០១៥ គិតជាពាន់រៀល
កំណត់បញ្ជីតម្លៃសម្រាប់	
សមតុល្យថ្ងៃទី ១ មករា ២០១៥	៨.៦៦៦.៨៨៦
ការទិញបន្ថែម	១៩១.៩៩៣
សមតុល្យថ្ងៃទី ៣១ ធ្នូ ២០១៥	៨.៨៥៨.៨៧៩
លំដាប់ចំណូល	
សមតុល្យថ្ងៃទី ១ មករា ២០១៥	២.៨០៨.៩៦៩
លំដាប់ក្នុងគ្រា	៧៨៦.១១៧
សមតុល្យថ្ងៃទី ៣១ ធ្នូ ២០១៥	៣.៥៩៥.០៨៦
កម្រៃក្នុងបញ្ជីតម្លៃសម្រាប់ថ្ងៃទី ៣១ ធ្នូ ២០១៥	២.២៦៣.៧៩៣



៨ ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់

	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
ប្រាក់កម្ចីរយៈពេលខ្លី		
រយៈពេលតិចជាង១ឆ្នាំ	១២៣.១១២	១១០.៤៤៨
ប្រាក់កម្ចីរយៈពេលវែង		
រយៈពេលច្រើនជាង១ឆ្នាំ ប៉ុន្តែតិចជាង២ឆ្នាំ	១៤១.៨៤៩	១២៣.៨០៨
រយៈពេលច្រើនជាង២ឆ្នាំ ប៉ុន្តែតិចជាង៨ឆ្នាំ	១១២.៨៩៦	២៨៨.៨៦៦
	២៥៨.៧៥៥	៣២២.០២២
	៣៨១.៥៥៧	៤៤២.៥១៦

- (ក) ឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ដោយអនុលោមតាមកិច្ចព្រមព្រៀងឥណទានដែលបានចុះហត្ថលេខាដោយ រ.ទ.ស.ភ និងរដ្ឋាករទឹកខេត្តពោធិ៍សាត់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០០៨ ក្នុងទឹកប្រាក់ចំនួន ១.១៥៦ លានរៀល (២៨៣.១៩២ ដុល្លារអាមេរិក)។ គោលបំណងនៃឥណទាននេះគឺ ដើម្បីធ្វើហិរញ្ញប្បទានសម្រាប់ការស្ថាបនាបណ្តាញផ្គត់ផ្គង់ទឹកមេ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលត្រូវស្ថាបនា និងបញ្ចប់ដោយ រ.ទ.ស.ភ ក្នុងន័យសា ឆ្នាំ២០០៩។ ឥណទាននេះមិនមានការធានាទេ និងមានរក្សាការប្រាក់ ៥% ក្នុង ១ឆ្នាំ (២០១៤:៥%) ។
- (ខ) យោងតាមតារាងសងប្រាក់នៃកិច្ចសន្យាឥណទាន ឥណទាននឹងត្រូវសងរំលស់ដោយរដ្ឋាករទឹកខេត្តពោធិ៍សាត់ ក្នុងរយៈពេល ១២០ខែ។ ប៉ុន្តែយោងតាមលិខិតស្នើសុំ របស់រដ្ឋាករទឹកខេត្តពោធិ៍សាត់លេខ០៥ ឧច.រទ.ពស IWE.WS.PS ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ តារាងសងប្រាក់នេះត្រូវបានកែសម្រួលទៅជាសងរំលស់ចំនួន ១២៦ ខែវិញ ដោយពន្យារការសងប្រាក់ដើម ពីខែមករាទៅខែមិថុនា ឆ្នាំ២០១៣ (ចាប់ផ្តើមសងប្រាក់ឡើងវិញនៅខែកក្កដា ឆ្នាំ២០១៣)។ ការសងប្រាក់ នៅតែធ្វើឡើងតាមមូលដ្ឋានប្រចាំខែដដែល។ លិខិតស្នើសុំនេះ ត្រូវបានអនុម័តដោយ រ.ទ.ស.ភ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣។

៩ សន្និធិ

	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
ចំណង់ចែកចាយទឹក និងបរិក្ខារភ្ជាប់	៣២.២៩៦.៨២៣	៣៩.៤៣១.៨៨៨
នាហ្មឺកាទឹក	៨.២៨៨.០៦១	៤.១១៣.៦៤៣
គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ	២.២៨៨.៨៨៨	២.៤៦៦.៤៨៧
សារពាត៌កម្ម	៨៤៧.៣២៣	៨១៧.៨៩៤
ឥតស្តុកទឹក និងកញ្ចប់ផ្សេងៗ	១០០.២១៦	១០០.២១៦
សន្និធិកំពុងបញ្ចូនមក (*)	២.៩៨៨.៤២៦	២.៣៣៣.៦៣៨
រដ្ឋបាលដើមផ្សេងៗ	៤.៦១៨.២៩៦	៤.៧៨៨.១៤៤
	៥៨.៣៩៤.៤០៣	៥៣.២១៤.២៣៧

(*) សន្និធិកំពុងបញ្ចូនមក គឺបំណងទីបំផុតដែលបានមកដល់កំពុងផែនការទេសកម្មជា ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែមិនទាន់បញ្ចូនទៅ រ.ទ.ស.ភ។

១០ គណនីទទួលបានការណ៍កម្ម និង គណនីត្រូវទទួលបាន

	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
គណនីទទួលបានការណ៍កម្ម (ក)		
គណនីទទួលបានពីការប្រើប្រាស់ការងារ:	៤.៣៧៣.៣៧៨	៣.៨៤៧.១៤៣
គណនីទទួលបានពីការប្រើប្រាស់ក្នុងការងាររដ្ឋបាល:	៣.៨៣៨.០៩៧	៣.១៨៨.០៩៧
គណនីទទួលបានពីគ្រឹះស្ថានសាធារណៈ(ខ)	២.១៦២.០៣១	២.៤១៣.០០៦
គណនីទទួលបានពីការប្រើប្រាស់ទឹកស្អាត	៤៤៨.៧៣០	២៨៤.៩៣២
	១០.៨២២.២៣៦	៩.៧៣៣.១៧៨
គណនីត្រូវទទួលបាន		
ចំណូលបង្កើនការលក់ទឹកស្អាត(គ)	២០.៣០២.៨៩៩	១៧.១០៦.៤៤៦
ការប្រាក់ត្រូវទទួល	២.៦០៩.៣៨៨	៤.២៤០.៨៨០
ប្រាក់បញ្ញើក្នុងធនាគារ	៣៨.៩៩៤	-
អាករលើប្រាក់ប្រចាំឆ្នាំ - សុទ្ធ	៣៣០.៣៧០	១៩៦.៤៨០
គណនីអតិថិជនផ្សេងៗ	១.១៩៦.៦៦១	៣.០៣៨.៤៧៩
	២៤.៤៧៧.៣០៩	២៤.៥៨១.៩៨៥
	៣៤.៩៩៩.៥៤៥	៣៤.៣១៥.១០៤

- (ក) គណនីទទួលបានការណ៍កម្មត្រូវទទួល គឺជាគណនីមិនមានការប្រាក់ ហើយរយៈពេលសងកំណត់ដោយ 1.9.ស.ក សម្រាប់អតិថិជនតាមផ្ទះធម្មតា និងលក្ខណៈអាជីវកម្ម មានរយៈពេលមួយខែ (២០១៥: រយៈពេលមួយខែ) និងស្ថាប័នរដ្ឋាភិបាលរយៈពេលមួយឆ្នាំ (២០១៥: រយៈពេលមួយឆ្នាំ)។ ក្រុមប្រឹក្សាភិបាលជឿជាក់ថា គណនីអតិថិជនទាំងអស់ និងត្រូវសងត្រលប់មកវិញ។
- ហានិភ័យឥណទានអតិប្បទាន គឺត្រូវបានវាយតម្លៃទាបបំផុតដោយការណ៍នេះ គឺជាតម្លៃយោងនៃគណនីអតិថិជននីមួយៗដែលបានរាយការណ៍ខាងលើ ដកប្រាក់កក់របស់អតិថិជនដែលទទួលបានមុនការតភ្ជាប់នាឡិកាទឹក។
- (ខ) គណនីអតិថិជនពីគ្រឹះស្ថានសាធារណៈ គឺមានការហួសកាលកំណត់សង ប៉ុន្តែមិនទាន់ទុកជាការថយចុះតម្លៃទេ។ អាយុកាលរបស់គណនីអតិថិជនពីគ្រឹះស្ថានសាធារណៈមានអាយុកាល១ឆ្នាំ។ គណនីអតិថិជនពីស្ថាប័នរដ្ឋាភិបាលទាំងនេះ ពុំមានប្រវត្តិមិនសងប្រាក់នាពេលថ្មីៗនេះទេ។
- (គ) ចំណូលបង្កើនការលក់ទឹកស្អាត គឺជាការផ្គត់ផ្គង់ទឹកជូនអតិថិជន ដែលមិនទាន់បានចេញវិក្កយប័ត្រនៅឡើយ គិតត្រឹមចំណាត់ថ្នាំ។

១១ ឥណទានផ្តល់ប្រាក់បញ្ញើ

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តភាគហ៊ុនដែលនឹងបោះឆ្នោតលក់ចំនួន១០% បម្រុងសម្រាប់បុគ្គលិករបស់ 1.9.ស.ក ។ កាលបរិច្ឆេទបែងចែកចំនួនភាគហ៊ុនជូនបុគ្គលិកនីមួយៗ ត្រូវបានកំណត់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ ដែលត្រូវបានចាត់ទុកថា ជាកាលបរិច្ឆេទផ្តល់ឥណទានភាគហ៊ុនរបស់បុគ្គលិក។ ទឹកប្រាក់ឥណទានសរុបមានចំនួន ៨.២១៩ លានរៀល ត្រូវបានផ្តល់ឱ្យនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២។ 1.9.ស.ក ផ្តល់ឥណទានដល់បុគ្គលិក និងមន្ត្រីជាន់ខ្ពស់ដើម្បីជួយឱ្យភាគហ៊ុនទាំងនេះ ក្នុងរយៈពេលបីឆ្នាំដោយមិនគិតការប្រាក់។ នៅថ្ងៃកំណត់ ឥណទាននេះត្រូវសងវិញទាំងស្រុងជូន 1.9.ស.ក ។ យោងតាមកំណត់ហេតុកិច្ចប្រជុំរបស់ប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិកទាំងអស់ត្រូវបានអនុញ្ញាតឱ្យផ្តល់ភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលពួកគេសងឥណទាននេះរួចរាល់។



តម្រូវទីផ្សារសមរម្យនៃឥណទានផ្តល់ឱ្យបុគ្គលិក គឺផ្អែកទៅលើលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាការប្រាក់មធ្យម គឺ ១៤.៤០% ក្នុងមួយឆ្នាំ។ ក្រុមប្រឹក្សាភិបាលបានវាយតម្លៃថា អត្រាការប្រាក់ ១៤.៤០% នេះគឺជាអត្រាការប្រាក់សម ហេតុផល ពោលគឺសមរម្យនឹងអត្រាការប្រាក់ដែលបុគ្គលិកអាចខ្ចីពីធនាគារពាណិជ្ជកម្មបានចំពោះរូបិយវត្ថុជាប្រាក់រៀល សម្រាប់រយៈពេល ៣ឆ្នាំ។ មិនមានការប្រែប្រួលក្នុងអត្រានេះនៅធនាគារពាណិជ្ជកម្ម។

នៅថ្ងៃប្រគល់ប្រាក់កម្ចី និងកម្មវិធីបង្កើនតម្លៃទីផ្សារនៃសមតុល្យឥណទានចំនួន ២.៧២៩ លានរៀល ត្រូវបានកត់ត្រានៅ ក្នុងឥណទានប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ ដោយសារតម្លៃសមស្របរបស់ឥណទានត្រូវបានកាត់បន្ទុក ដោយអនុគ្រោះ (មិនយកការប្រាក់) ហើយអត្ថប្រយោជន៍នេះត្រូវបានផ្តល់ជូនបុគ្គល។

ឥណទាននេះនឹងផលកំណត់ក្នុងខែមេសា ឆ្នាំ២០១៥។ កំប៉្កែដោយតម្លៃភាគហ៊ុនបានធ្លាក់ចុះ ក្រុមប្រឹក្សាភិបាល បានសម្រេចចិត្តកត់ត្រាសំវិធានធនសម្រាប់ការថយចុះតម្លៃដែលមានចំនួន ២.៦០៩ លានរៀល ក្នុងរបាយការណ៍ហិរញ្ញ វត្ថុសម្រាប់ដំណាច់ឆ្នាំ២០១៤ ខែធ្នូ ឆ្នាំ២០១៤ ស្មើនឹងកម្រិតតម្លៃភាគហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដោយ ក្រុមប្រឹក្សាភិបាល រំពឹងថាយ៉ាងហោចណាស់ក៏បុគ្គលិកអាចលក់ភាគហ៊ុនទាំងនោះ ដើម្បីទូទាត់ឥណទានបានដែរ។ រ.ទ.ស.ភ នៅកែប្រែប្រាស់វិធីដូចគ្នា ដើម្បីធ្វើការវាស់វែងឱ្យបានត្រឹមត្រូវសម្រាប់ចុងកាលិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមប្រឹក្សាភិបាលកំពុងពិភាក្សា និងដើម្បីទទួលបានការផ្តល់យោបល់ពីឥណៈកម្មការមូលបត្រកម្ពុជា អំពីបញ្ហាផែនការសិទ្ធ ទិញហ៊ុនពិសេសរបស់នាយក។

១២ ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាការដាក់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ក្នុងរយៈពេលពី ៤ខែ ទៅ ១២ខែ ហើយទទួលបាននូវការប្រាក់រវាងចន្លោះពី ៤% និង ៥% (២០១៥៖ ៤% និង ៦%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីនេះ រួមមាន ការដាក់ប្រាក់បញ្ញើ ដែលមានទឹកប្រាក់ចំនួន ២២.៨៨០.៤៩២ ពាន់លានរៀល (២០១៥៖ ពាន់រៀល ១៨.៧៧៩.៣៦១) ដែលបានរៀបចំជាពិសេស សម្រាប់បង់អត្ថប្រយោជន៍ជូនបុគ្គលិកដែលមាន សិទ្ធិទទួលបានអត្ថប្រយោជន៍នេះពេលចូលនិវត្តន៍។ មិនមានលក្ខខណ្ឌដែលថា រ.ទ.ស.ភ មិនអាចប្រើប្រាស់ការវិនិ យោគរយៈពេលខ្លី សម្រាប់គោលដៅផ្សេងៗទៀតនោះទេ។

១៣ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
សាច់ប្រាក់នៅក្នុងធនាគារ	១៨.៧៩២.៤៣៦	១១.៩៩៨.៣៦៨
សាច់ប្រាក់ក្នុងដៃ	៨៩៤.៤១៣	៨៨៧.០៧០
	១៩.៦៨៦.៨៤៩	១២.៨៨៥.៤៣៨

(ក) ការបង្ហាញពីការប្រឈមនៃរូបិយប័ណ្ណរបស់សាច់ប្រាក់និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
ថ្លៃរៀល	១១.១៤៨.២៤០	៨.៧២៥.១៦៨
ធុនប្រាក់ប្រកប	៨.២៤១.៦០៩	៣.៨៣០.២៦៧
	១៦.៣៨៩.៨៤៩	១២.៥៥៥.៤៣៥

១៤. ដើមទុន

	ភាគហ៊ុនធម្មតា ចំនួន ពាន់រៀល	ភាគហ៊ុនប្រភេទ "ក" ចំនួន ពាន់រៀល	បុព្វលាភភាគហ៊ុន ពាន់រៀល	សរុប ពាន់រៀល
ថ្ងៃទី៣១ ធ្នូ ២០១៦ និង ២០១៥	៨៦.៩៧៣.១៦២	៣៩១.១០០.៩៤២	៦៣.១៨៣.១៨៨	៨៤១.២៥៧.២៨២

ក) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យបង្វែរ ដើមទុនដែលមានទាំងអស់ចំនួន ៤៦៥.០២៨.០០០ រៀល ទៅជាភាគហ៊ុនធម្មតាចំនួន ៧៣.៩២៧.១៨៧ ភាគហ៊ុន និងភាគហ៊ុនប្រភេទ (ក) ចំនួន ៣៩១.១០០.៩៤២ ភាគហ៊ុន ដែលក្នុងមួយភាគហ៊ុនមានតម្លៃចាត់ ១.០០០ រៀល។ ភាគហ៊ុនប្រភេទ (ក) មិនបាន ទទួលការប្រាក់ ឬភាគលាភនោះទេ ហើយមានសិទ្ធិ និងលក្ខខណ្ឌដូចមានលម្អិតនៅក្នុងមាត្រា ១២.២ នៃលក្ខន្តិកៈ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។

(ខ) នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ភ បានចុះបញ្ជីក្នុងស្ថាប័នប្រកបដោយជោគជ័យ។ រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ គឺជាក្រុមហ៊ុនដំបូងនៅក្នុងស្ថាប័នប្រកបដោយជោគជ័យ។ ភាគហ៊ុនធម្មតាសរុបចំនួន ៨៦.៩៧៣.១៦២ ភាគហ៊ុន ដែលក្នុងមួយភាគហ៊ុនមានតម្លៃចាត់ ១.០០០ រៀល។ ថ្លៃដើមក្នុងការចេញឱ្យភាគហ៊ុនថ្មី ចំនួន ១៣.០៤៥.៩៧៤ ភាគហ៊ុន មានទឹកប្រាក់ចំនួន ៦.០០០ លានរៀល ត្រូវបានកាត់កងជាមួយនឹងបុព្វលាភភាគ ហ៊ុន។ រាល់ភាគហ៊ុនដែលបានចេញឱ្យទាំងអស់ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។ សេចក្តីលម្អិតអំពីភាគហ៊ុន ធម្មតាមានដូចខាងក្រោម៖

ភាគហ៊ុន	ចំនួនភាគហ៊ុន	%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក្រុងភ្នំពេញ)	៧៣.៩២៧.១៨៧	៨៤.៩៩
ភាគហ៊ុនផ្សេងៗទៀត	១១.០៤៥.៩៧៤	១៣.០១
គម្រោងភាគហ៊ុនរបស់បុគ្គលិក (ក្រុងភ្នំពេញ)	១.០០០.០០០	១.០០
	៨៦.៩៧៣.១៦២	១០០

យោងតាមកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិកទាំងអស់ត្រូវបានអនុញ្ញាត ឱ្យជួយដាំភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលពួកគេសងគណនារួចរាល់។

នាការលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព័ត៌មានលម្អិតនៃភាគហ៊ុនធម្មតា មានដូចខាងក្រោម៖

ភាគហ៊ុន	ចំនួនភាគហ៊ុន	%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៧៣.៩២៧.១៨៧	៨៤.៩៩
ភាគហ៊ុនផ្សេងៗទៀត	១១.០៤៥.៩៧៤	១៣.០១
គម្រោងភាគហ៊ុនរបស់បុគ្គលិក (ភាគហ៊ុនចំរើន)	១.០០០.០០០	១.០០
	៨៦.៩៧៣.១៦២	១០០



- iv. ៥% សម្រាប់ទុនបម្រុងទុក
 - v. ៥% សម្រាប់មូលនិធិសង្គម ដែលនឹងត្រូវកាត់ត្រាជាចំណាយក្នុងឆ្នាំ ដែលប្រតិបត្តិការនោះកើតឡើង
៣. ចំនួនទឹកប្រាក់ដែលនៅសល់បន្ទាប់ពីការបែងចែកខាងលើនេះ ត្រូវបន្តបែងចែកដូចខាងក្រោម៖
- i. បម្រុងសម្រាប់ការវិនិយោគពេលអនាគត (ប្រាក់ចំណេញរក្សាទុក) ដែលទឹកប្រាក់នេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល
 - ii. ទឹកប្រាក់នៅសល់ក្រោយពីទុនបម្រុងសម្រាប់ការវិនិយោគ ត្រូវបែងចែកជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ៨៥% និង ១៥% ទៀតជូនវិនិយោគិនសាធារណៈ

ការប្រើប្រាស់ឥណទានបម្រុងសម្រាប់បង់សកម្មភាពសង្គម គឺអនុលោមតាមលិខិតលេខ ២៨៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០។ សកម្មភាពសង្គមនេះ ទាក់ទងនឹងការអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សម្រាប់ក្រុមយោធានៅតាមបណ្តាខេត្តមួយចំនួន។ សកម្មភាពត្រូវបានបន្តរហូតដល់ឆ្នាំ២០១១ ដោយយោងតាមលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តាត ឈន់ លេខ២២១០ សហវ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១។

១៦. ប្រាក់កម្ចី

(ក) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AID) ឥណទានលេខ ១០៧៥ ០៣S

យោងតាមកិច្ចព្រមព្រៀង ជំនួយឥណទានលេខ ១០៧៥ ០៣S ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០០៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានផ្តល់ជំនួយឥណទាននៅក្នុងចំនួនទឹកប្រាក់អតិបរមាជំនួយ EUR ១៦.០០០.០០០ ពី AID។

គោលបំណងនៃឥណទាននេះ គឺដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីទី១ នៅ សង្កាត់និរោត និងការចែកចាយបណ្តាញទាក់ទិនទៅនឹងការផលិតទឹកស្អាតបន្ថែម (កញ្ចប់ថ្នាំការង ក)។ ការប្រាក់ប្រចាំឆ្នាំគឺ EURIBOR ដក ១.៣៥%។ អត្រាការប្រាក់មិនត្រូវតិចជាង ០.២៥% ឬលើសពី ៥.២១%។ អត្រាអណ្តែតត្រូវបានប្តូរទៅជាអត្រាការប្រាក់ថេរ នៅដំណាច់ការិយបរិច្ឆេទសងប្រាក់ ០.៨៨% ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣។

កម្ចីនេះ នឹងត្រូវបានសងលើស ១៦ ដំណាក់កាល ប្រចាំឆមាសចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ និងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់អឺរ៉ូ (ទាំងការដកការប្រាក់ និងការសងប្រាក់)។

ជំនួយឥណទាននេះមានលិខិតធានាពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម និង សិប្បកម្ម។

(ខ) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

យោងតាមកិច្ចព្រមព្រៀងឥណទាន ក្រុមហ៊ុនបុត្រសម្ព័ន្ធចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានផ្តល់ជាមួយនឹងប្រាក់កម្ចីមានកាលកំណត់ នៅក្នុងចំនួនអតិបរមានៃ JPY ៣.៥១៣.០០០.០០០ ពី MoEF។

គោលបំណងនៃប្រាក់កម្ចីនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទានដល់ការរចនា និងសាងសង់រោងចក្រទឹកស្អាត និងការបញ្ជូនទៅនិរោត (អនុកញ្ចប់ ខ)។ ការប្រាក់ប្រចាំឆ្នាំគឺ ៧.៣៥% ក្នុងមួយឆ្នាំ។

កម្ចីនេះនឹងត្រូវបានសងលើស ២៤ ដំណាក់កាលប្រចាំឆមាសចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ និងបញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ជប៉ុន (ទាំងការដកប្រាក់ និងការសងប្រាក់)។



(គ) AID ឥណទានលេខ ៦០០០ ០១G

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ០១៧៥ ០៣S ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ ធ្វើរវាងនគរប្រទេសកម្ពុជា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៩ និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ I.ទ.ស.ភ ផ្តល់ឥណទានមួយនៅក្នុងចំនួនអតិបរមា EUR ៣០.០០០.០០០ ពី AID។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងពង្រីកដោយសេរីទឹកស្អាតប្រោយចង្វារ (ជំហានទី ២) និងគម្រោងពង្រីកបណ្តាញចែកចាយរបស់ I.ទ.ស.ភ ។ អត្រាការប្រាក់ប្រចាំឆ្នាំគឺ EURIBOR ដក ១.៣៥%។ អត្រាការប្រាក់មិនត្រូវកើតជាង ០.២៥% ឬលើសពី៥.២១% ទេ។ អត្រាការប្រាក់អន្តរកាលត្រូវប្តូរទៅជាអត្រាថេរ នៅដំណាច់កាលិយបរិច្ឆេទសងប្រាក់ ១.៤៩% ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១១។

កម្ចីនេះនឹងត្រូវបានបង់រំលោះ១៧ដំណាក់កាល ប្រចាំឆមាសចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់អឺរ៉ូ (ទាំងការដកប្រាក់ និងការសងប្រាក់)។

ឥណទាននេះត្រូវបានធានា ដោយលិខិតធានារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្មនិងសិប្បកម្ម។

(ឃ) ឥណទានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

យោងតាមកិច្ចព្រមព្រៀងឥណទាន ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧ I.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទាននៅក្នុងចំនួនទឹកប្រាក់ អតិបរមា ៣៨.២៩៩.៩៣៧.៥០០ រៀល (SDR៩.៦០៥.០០០) ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឥណទានដែលផ្តល់នេះក្នុងគោលបំណងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទឹកស្អាត នៅតាមខេត្តនិងជុំវិញទីក្រុង។ អត្រាការប្រាក់ ៦.៥% ក្នុង១ឆ្នាំ។ កម្ចីនេះត្រូវបានបង់រំលោះប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១៥ ខែមករា និងថ្ងៃទី១៥ ខែកក្កដា នៃឆ្នាំនីមួយៗ ដោយចាប់ពីថ្ងៃទី២០១២ តទៅ។ ហានិភ័យការប្តូររូបិយប័ណ្ណ កើតពីការប្រែប្រួលរវាងតម្លៃរូបិយប័ណ្ណនៃការសងប្រាក់របស់ I.ទ.ស.ភ ជាប្រាក់រៀលនឹងត្រូវបានធានាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្រាប្តូរប្រាក់រៀល (រៀល/SDR) ត្រូវបានកំណត់នៅថ្ងៃចុះកិច្ចសន្យា។

(ង) AID ឥណទានលេខ ១១២១ ០១F

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ០១៧៥ ០៣S ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ I.ទ.ស.ភ ផ្តល់ជំនួយឥណទានមួយនៅក្នុងចំនួនអតិបរមា ៣០.០០០.០០០ អឺរ៉ូ មកពី AID។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងសាងសង់ដោយសេរីទឹកស្អាតថ្មីទី២ នៅសង្កាត់និរោធិ៍ និងការពង្រីកការបញ្ជូន និងធ្វើឲ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។ អត្រាការប្រាក់របស់ EURIBOR ៦ខែ ដក ០.៥៥% ក្នុងមួយឆ្នាំ (មិនត្រូវលើស ៥.១៩% ក្នុងមួយឆ្នាំទេ ហើយអត្រាការប្រាក់អប្បបរមាគឺ ០.២៥% ក្នុងមួយឆ្នាំ)។

កម្ចីនេះត្រូវបានបង់រំលោះ ២៤ដំណាក់កាលប្រចាំឆមាស ក្នុងរយៈពេល៤ឆ្នាំ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់អឺរ៉ូ (ទាំងការដកប្រាក់ និងការសងប្រាក់)។

ប្រាក់កម្ចីទទួលបានជាប្រើប័ណ្ណស្បៀងៗមានដូចខាងក្រោម៖

	រយៈពេលរដ្ឋ តាមរយៈ	រយៈពេលរដ្ឋ តាមរយៈ	៣១ ធ្នូ ២០១៦ សរុប តាមរយៈ
MoEF – JICA	១១.៣៣១.២៤៦	៨០.៣២២.៨៤៦	៩១.៦៥៤.០៩២
AID – គណនេយ្យ ១០៧៨ ០៣ S	៨.៤៩៣.០៨៣	២៩.៩៧៣.៤៧៣	៣៨.៤៦៦.៥៥៦
AID – គណនេយ្យ ៦០០០ ០១ G	៨.៤២៨.៨៦០	៨.៤២៨.៨៦០	១០.៨៥៧.៧២០
MoEF – ADB	២.២៧៧.៩៨១	៣១.៣៣៤.១៣៤	៣៣.៦១២.១១៥
AID – Credit No. ១១២១ ០១F	៧.០៦៤.៦១៤	១០៤.៨៨៧.១៨៦	១១១.៩៥១.៨៧៤
	៣៤.៦៩៤.៧៨៤	២៥១.៦១៦.២១៩	២៨៦.៣១១.០០៣
			៣១ ធ្នូ ២០១៤
	រយៈពេលរដ្ឋ តាមរយៈ	រយៈពេលរដ្ឋ តាមរយៈ	សរុប តាមរយៈ
MoEF – JICA	១១.៨៦៦.៤២៩	៩០.០៦១.៣៩៩	១០១.៩២៧.៨២៨
AID – គណនេយ្យ ១០៧៨ ០៣ S	៨.៤២៨.៨៦០	៨០.០១៦.២៤២	៨៨.៤៤៥.១០២
AID – គណនេយ្យ ៦០០០ ០១ G	៨.៤២៨.៨៦០	១១.២៧៤.៤០០	១៩.៧០៣.២៦០
MoEF – ADB	២.២៧៧.៩៨១	៣២.៦៣៩.៧២៣	៣៤.៩១៧.៧០៤
AID – គណនេយ្យ ១១២១ ០១F	៩០.៨៣៦	៨២.៣៦៩.០៣៨	៨៣.២០៥.៨៧៤
	២៨.៨៤០.៦០១	២៥៦.៣៦០.៨០២	២៨៥.២០១.៤០៧

ប្រាក់កម្ចីទទួលបានជាប្រើប័ណ្ណស្បៀងៗមានដូចខាងក្រោម៖

	៣១ ធ្នូ ២០១៦ តាមរយៈ	៣១ ធ្នូ ២០១៤ តាមរយៈ
ប្រាក់រៀល	៣៣.៦១២.១១៥	៣៤.៩៥៦.៦០០
ប្រាក់ដុល្លារអាមេរិក	៩១.៦៥៤.០៩២	១០១.៩២៧.៨២៨
ប្រាក់ឥណ្ឌូ	១១១.០៤៦.០២០	១៤៨.៣១៧.០៣៦
	២៣៦.៣១១.០២៧	២៨៥.២០១.៤៦៤

កាលបរិច្ឆេទកំណត់នៃការកម្ចីមានដូចខាងក្រោម៖

	៣១ ធ្នូ ២០១៦ តាមរយៈ	៣១ ធ្នូ ២០១៤ តាមរយៈ
រយៈពេលរដ្ឋ៖		
រយៈពេលរដ្ឋតាមរយៈ	៣៤.៦៩៤.៧៨៤	២៨.៨៤០.៦០១
រយៈពេលរដ្ឋ៖		
រយៈពេលរដ្ឋតាមរយៈ	៣៨.៦៨៨.៩៨០	២៨.៣១៨.៤៣៤
រយៈពេលរដ្ឋតាមរយៈ	៩៨.៤៩៨.៤០៥	៩០.៤១២.២៤៦
រយៈពេលរដ្ឋតាមរយៈ	១១៧.៤២៨.៨៦០	១៤០.៦៣៣.១៨២
	២៥១.២១១.០២៧	២៨៩.៣៦៤.០៦២

១៧. ភាគកម្ចីសាច់ប្រាក់

ចំនួនទឹកប្រាក់ដែលបានកក់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	៣១ ធ្នូ ២០១៦ តាមរយៈ	៣១ ធ្នូ ២០១៤ តាមរយៈ
តម្លៃបច្ចុប្បន្ននៃភាគកម្ចីសាច់ប្រាក់ដែលបានកក់	៣៣.៩៨៣.៤៧៧	២៩.៨៨២.៣៩១
ចំណូលសុទ្ធដែលបានកក់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៣៣.៩៨៣.៤៧៧	២៩.៨៨២.៣៩១



បម្រែបម្រួលនៅក្នុងភាពឥតប្រយោជន៍ដែលបានកំណត់ក្នុងឆ្នាំនេះ មានដូចខាងក្រោម៖

	២០១៦ ពាន់រៀល	២០១៥ ពាន់រៀល
សមតុល្យត្រឹមថ្ងៃទី ១ មករា	២៩.៨៨២.៣៩១	៣០.២៤៦.១៦០
ប្រាក់ចំណាយលើសេវាកម្មបច្ចុប្បន្ន	១.៦០៣.៩៦៤	១.៤៨៥.១៨២
ចំណាយការប្រាក់	២.៤៣២.០៩៤	២.១៣៨.៣២១
អត្ថប្រយោជន៍បានមក	(១.០៦៣.៩៨៧)	(១.០០០.១៨១)
ខាត(ចំណេញ)ពីការវាយតម្លៃភាពឥតប្រយោជន៍	១.១៨៩.០១៨	(៣.០១៧.០៦១)
សមតុល្យត្រឹមថ្ងៃទី ៣១ ធ្នូ	៣៣.៩៨៧.៤៧២	២៩.៨៨២.៣៩១

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងរបាយការណ៍លម្អិតផ្សេងៗ មានដូចខាងក្រោម៖

	សម្រាប់ចុងកាលិយបរិច្ឆេទត្រឹម ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់ចុងកាលិយបរិច្ឆេទត្រឹម៣១ ធ្នូ ២០១៥ ពាន់រៀល
ប្រាក់ចំណាយលើសេវាកម្មបច្ចុប្បន្ន	១.៦០៣.៩៦៤	១.៤៨៥.១៨២
ប្រាក់ចំណាយលើការប្រាក់	២.៤៣២.០៩៤	២.១៣៨.៣២១
	៤.០៣៦.០៥៨	៣.៦២៣.៥០៣

ការសន្មតលើការគណនាតម្លៃមានដូចខាងក្រោម៖

	២០១៦	២០១៥
អត្រាអប្បបរមា	៥%	៥%
អត្រាកំណើនប្រាក់បៀវត្ស (ក)		
អត្រានៃការជក់ប្រាក់ (ខ)		
អត្រាមរណៈ (គ)		

(ក) អត្រាកំណើនប្រាក់បៀវត្ស

វិធីសាស្ត្រ actuarial ចេញដោយ CIAS ១៩ ស្តីពីអត្ថប្រយោជន៍បុគ្គលិក តម្រូវឲ្យមានការប៉ាន់ប្រមាណការតម្កើងប្រាក់បៀវត្សរ៍នាពេលអនាគត ដើម្បីធ្វើការកំណត់បំណុល Actuarial (Actuarial Liabilities) និងការចំណាយនៃគម្រោងសោធន៍វិវត្តន៍ (“គម្រោង”) ។ ផលប្រយោជន៍នៅក្រោមគម្រោងនេះ ត្រូវបានកំណត់នៅក្នុងការទាក់ទងនឹងប្រាក់នៃសរុបចុងក្រោយ មុនពេលចូលវិវត្តន៍ បន្ទាប់មកការវាយតម្លៃនេះ តម្រូវឲ្យមានការសន្មតដែលត្រូវបានកំណត់ទាក់ទងទៅនឹងការតម្កើងប្រាក់នៃបន្ថែមទៀត។

ដើម្បីកំណត់អត្រាការបង្កើនប្រាក់នៃរយៈពេលវែងនាពេលអនាគត មានវិធីសាស្ត្រពីរ ត្រូវបានលើកឡើង មួយគឺត្រូវផ្អែកលើអតិថិជនណាមួយក្នុងចំណោមអតិថិជនទាំងបី ខណៈពេលដែលវិធីសាស្ត្រផ្សេងទៀតផ្អែកលើបទពិសោធន៍ចាស់ក្នុងការតម្កើងប្រាក់បៀវត្សរ៍។

ក្នុងវិធីសាស្ត្រទីមួយ ការបង្កើនប្រាក់បៀវត្សរ៍ បានរួមបញ្ចូលសមាសធាតុសំខាន់ៗពីរដូចដែលបានបង្ហាញក្នុងប្រមូលខាងក្រោម៖

កំណើនប្រាក់បៀវត្សរ៍ = អតិថិជនណា + កំណើនប្រាក់បៀវត្សរ៍ពិតប្រាកដ

ដោយផ្អែកលើវិធីសាស្ត្រនេះ អត្រាបង្កើនប្រាក់បៀវត្សសមហេតុផលចេញមកពី អតិផរណាពី ៥% ទៅ ៧% នៅក្នុងមួយឆ្នាំ។

ក្នុងវិធីសាស្ត្រទីពីរ ការបង្កើនប្រាក់បៀវត្សបានគណនាដោយផ្អែកទៅលើស្ថិតិប្រាក់ខែ និងរង្វាន់ប្រាក់ខែចាស់។ លើសពីនេះទៅទៀតការបង្កើនប្រាក់បៀវត្សដោយការកើនតំណែង ក៏ត្រូវបានយកមកប្រើដើម្បីគណនាអត្រាបង្កើនប្រាក់បៀវត្សផងដែរ។ រួមជាមួយគ្នាផងដែរ ប្រាក់បៀវត្ស នឹងធ្វើការពិនិត្យឡើងវិញ ១០% រៀងរាល់ពីរឆ្នាំម្តង (ប្រមាណ ៥% ក្នុងមួយឆ្នាំ)។ អត្រានៃការកើនប្រាក់ខែ បានមកពីការបង្កើន និងការកើនប្រាក់បៀវត្សជាបទពិសោធន៍ចាស់ អាចមានពី ៧% ទៅ ៩% ក្នុងមួយឆ្នាំ។

ដោយផ្អែកលើការបកស្រាយខាងលើ អត្រានៃការបង្កើនប្រាក់ខែរយៈពេលវែង សមហេតុផលអាចមានពី ៥% ទៅ៩% ក្នុងមួយឆ្នាំ (ពោលគឺ ៥%ទៅ៧% ចេញពីអតិផរណា បូកគំរូកំណើនប្រាក់ខែពិតប្រាកដ ៧% ទៅ ៩% បានមកពីការដំឡើងប្រាក់បៀវត្ស បទពិសោធន៍ចាស់) សម្រាប់ការវាយតម្លៃនាពេលបច្ចុប្បន្ន មានអត្រាកំណើនប្រាក់បៀវត្ស រយៈពេលវែងគឺ ៧% ក្នុងមួយឆ្នាំ។

(ខ) អត្រានៃការជក

អត្រាការជក ត្រូវបានប្រើក្នុងការវាយតម្លៃនេះ ដើម្បីប៉ាន់ប្រមាណចំនួនរបស់សមាជិកដែលនឹងឈប់ពីការងារជាប្រចាំរាល់ឆ្នាំ នៅក្នុងពេលអនាគតមុនអាយុចូលនិវត្តន៍។ អត្រានៃការជកប្រាក់កាន់តែខ្ពស់ ចំនួនសមាជិកដែលមានស្រាប់ ដែលរំពឹងថានឹងបន្តការងាររហូតដល់អាយុចូលនិវត្តន៍ធម្មតាកាន់តែតិច។ អត្រានៃការជកប្រាក់ ជាធម្មតាត្រូវបានផ្សព្វផ្សាយទៅនឹងអាយុ ឬរយៈពេលនៃសេវា ឧទាហរណ៍ បុគ្គលិកដែលមានវ័យចំណាស់ គឺមិនសូវលាសលើកំណែងជាបុគ្គលិកដែលមានវ័យក្មេង។

រាល់ការវាយតម្លៃនាពេលបច្ចុប្បន្ន អត្រាការជកត្រូវបានប្រើប្រាស់ដូចខាងក្រោម៖

អាយុ	អត្រាការជក(គិតជាភាគរយ)
២០	២,៣
២៥	១,៨
៣០	១,២
៣៥	០,៨
៤០	០,៦
៤៥	០,៧
៥០	០,៨
៥៥	០,២

(គ) អត្រាមរណៈ

ដោយសារមិនមានអត្រាមរណៈត្រូវបានផ្សព្វផ្សាយនៅប្រទេសកម្ពុជា I.G.S.K បានប្រើប្រាស់តារាងអាយុកាលរំពឹងទុកនៃមរណៈប្រទេសថៃឆ្នាំ២០០៨ ហើយបានកែសម្រួលដើម្បីឱ្យសមស្របទៅនឹងអាយុកាលរំពឹងទុករបស់ប្រជាជនកម្ពុជាត្រូវបានប្រើប្រាស់។ តារាងអត្រាមរណៈ របស់ប្រជាជនថៃ ឆ្នាំ២០០៨ គឺជាតារាងមរណៈដែលបានចេញចុងក្រោយគេបំផុតនៅក្នុងប្រទេសថៃ។



តារាងខាងក្រោមបង្ហាញពីតម្លៃរងអត្រាអណ្តូងដែលបានប្រើប្រាស់

រាជ្យ	អត្រាអណ្តូង (% ក្នុងមួយឆ្នាំ)	
	បុរស	ស្ត្រី
២០	០,២២៨០	០,០៧៦៩
២៥	០,២៥៤៦	០,០៨៤៩
៣០	០,២៥៨៧	០,០៩៤៩
៣៥	០,២៩០៣	០,១១៩៤
៤០	០,៣៦៩០	០,១៤១៩
៤៥	០,៤៩៨៦	០,១៩៨៧
៥០	០,៦៨០៨	០,២៩៨៤
៥៥	១,០៣៣២	០,៤៣៤៣

១៨. ជំនួយឥតសំណងពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយឥតសំណងពីរដ្ឋាភិបាល តាមរយៈប្រាក់	ជំនួយពី JICA តាមរយៈប្រាក់	ជំនួយផ្សេងៗ តាមរយៈប្រាក់	សរុប តាមរយៈប្រាក់
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៥.០៩១.៩៨៦	២៤.៣១៣.១០២	៨០៨.៨៨៨	៣០.២១០.៩៧៦
ការផ្ទេររំលស់	(២២៦.៨៩៧)	(២.១០៨.៦៨០)	(២៤.៣៩៨)	(២.៣៥៩.៩៧៥)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៤.៨៦៥.០៨៩	២២.២០៤.៤២២	៧៨៤.៤៩០	២៧.៨៥៤.០០១
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	៥.៣១៨.៨៨៨	២៦.៤២១.៧៨១	៨៣០.២៥២	៣២.៥៧០.៩២១
ការផ្ទេររំលស់	(២២៦.៨៩៧)	(២.១០៨.៦៨០)	(២៤.៣៩៨)	(២.៣៥៩.៩៧៥)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៥.០៩១.៩៩១	២៤.៣១៣.១០២	៨០៥.៨៥៤	៣០.២១០.៩៤៧

រំលស់លើជំនួយឥតសំណងពីរដ្ឋាភិបាល និងជំនួយផ្សេងៗ ត្រូវបានកត់ត្រាជាចំណូលផ្សេងៗ នៅក្នុង របាយការណ៍ចំណេញ
ឬខាត និងរបាយការណ៍លម្អិតផ្សេងៗ។

(ក) ជំនួយឥតសំណងពីរដ្ឋាភិបាល

ជំនួយឥតសំណងពីរដ្ឋាភិបាល កើតមកពីការចំណេញលើការប្រើប្រាស់នៃអត្រាអណ្តូង ដែលបានប្រើដើម្បីប្តូរប្រាក់ (រៀល/SDR) ក្រោម
កិច្ចព្រមព្រៀងឥណទានបន្តរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រ.ទ.ស.ក ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧ ដែលមាន
ទឹកប្រាក់សរុបចំនួន ៩.៦៩៥.០០០ SDR ពីធនាគារអភិវឌ្ឍន៍អាស៊ី។ រ.ទ.ស.ក បានសម្រេចរក្សាទុកចំណេញពីការប្តូរ
ប្រាក់នេះក្នុងបញ្ជីរបស់ រ.ទ.ស.ក ថាជាជំនួយ (ដោយសារមិនមានតម្រូវការស្របច្បាប់ប្រាក់ចំណេញនេះទេវិញទេ)
ហើយប្រាក់ចំណេញនេះនឹងត្រូវផ្តល់ជូនដល់ការវិនិយោគផ្សេងៗផងដែរ។

(ខ) ជំនួយពី JICA

ជំនួយពី JICA គឺជាជំនួយលើគម្រោងអនុវត្តតាមមូលស្ថាប័ន ដោយប្រព័ន្ធប្រតិបត្តិការអគ្គិសនីតាមប្រព័ន្ធស្នូល។

(គ) ជំនួយផ្សេងៗ

ជំនួយផ្សេងៗគឺជាការបញ្ចូលទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារពីទីស្នាក់ការសហប្រតិបត្តិការអន្តរជាតិរបស់ Associate
International des Maires Francophones (AIMF) និងក្រុមហ៊ុន KUBOTA Construction Co., Ltd.

១៩ ចំណូលពន្ធពន្យារលើប្រាក់ចំណេញ

បម្រែបម្រួលគណនីពន្ធពន្យារ មានដូចខាងក្រោម៖

ចំណូល/(ច្រឡំសកម្ម)ពន្ធពន្យារ	គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ២០១៦	កត់ត្រាក្នុង របាយការណ៍ ចំណេញ/ខាត សម្គាល់	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៦
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	(៤០.៨៧១.៨៨២)	៤.៨៧០.៨៦២	(៣៦.០០១.០២០)
កាតព្វកិច្ចសោធននិវត្តន៍	៥.៩៧០.៤៧៨	(៨២៦.២១៧)	៥.១៤៤.២៦១
សំវិធានធនលើសន្និធិហួសសម័យ	១៣.៨៤៥	(៣៦.៨០០)	(២២.៩៥៥)
សំវិធានធនសម្រាប់ប្រាក់ត្រូវទទួលបាន			
ប្រមូលបាន	៥២២.៨៥៨	-	៥២២.៨៥៨
ប្រាក់រង្វាន់	២៦៨.១១៣	(១៩២.៦៦៣)	៧៥.៤៥០
ចំណេញ/(ខាត)ពីការប្តូររូបិយប័ណ្ណដែលមិនទាន់ទទួលស្គាល់	១២១.៨៣៩	(៩៧១.៣០២)	(៨៤៩.៤៦៣)
	(៣៣.៩៧៤.៧៨៩)	២.៨៤៣.៨៨០	(៣១.១៣០.៩០៩)

ចំណូល/(ច្រឡំសកម្ម)ពន្ធពន្យារ	គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ២០១៥	កត់ត្រាជាបន្តក្នុង របាយការណ៍ ចំណេញ/ខាត សម្គាល់	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	(៣៥.៦៩៥.១៣៧)	(៥.១៧៦.៧៤៥)	(៤០.៨៧១.៨៨២)
កាតព្វកិច្ចសោធននិវត្តន៍	៦.០៤៩.២៣២	(៧៨.៧៥៤)	៥.៩៧០.៤៧៨
សំវិធានធនលើសន្និធិហួសសម័យ	៣០.៤៩៣	(១៦.៦៤៨)	១៣.៨៤៥
សំវិធានធនសម្រាប់ប្រាក់ត្រូវទទួលបាន			
ប្រមូលបាន	៥២២.៨៥៨	-	៥២២.៨៥៨
ប្រាក់រង្វាន់	៦១៣.៩៤៧	(៣៤៥.៨៣៤)	២៦៨.១១៣
ចំណេញ/(ខាត)ពីការប្តូររូបិយប័ណ្ណដែលមិនទាន់ទទួលស្គាល់	២.៩០៥.៦៣៩	(២.៧៨៣.៨០០)	១២១.៨៣៩
	(២៥.៥៧២.៩០៨)	(៨.៤០១.៧៨១)	(៣៣.៩៧៤.៧៨៩)

២០ គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
រយៈពេលខ្លី		
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម	១២.៧៤២.៧៨០	១៤.៨២៦.១៥៦
ទឹកប្រាក់ពីពាក់សាលាក្រុងរាជធានីភ្នំពេញ	១១.១៤៤.១១៦	៥.៨៣៦.៥៤០
បង្កប្រាក់លើកទឹកចិត្តបុគ្គលិក	៥.៥៨៣.២០៨	៤.៥៤១.៣៨៨
ចំណូលមិនទាន់សម្រេច	១.៣៨៦.៣៤៦	២១៤.១០៩
ប្រាក់ធានាប្រតិបត្តិការ	១០៧.៣៥១	១៣៤.០៩០
ចំណូលពន្យារ	៥.២៧៨	៥.២៧៨
ពន្ធត្រូវបង់ផ្សេងៗ	១៨២.៨៤៦	៣៦១.៨០៨
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	២.២៣២.៣៨៥	១.៣៨៨.៦៣១
	៣៣.៣៨៤.២៧០	២៧.៣០៨.០០០



រយៈពេលវែង

ប្រាក់កក់របស់អតិថិជន (ក)	៤៨.៤៨៤.៩៧៨	៣៩.៩២៨.៣៨០
ប្រាក់ធានាប្រតិបត្តិការ	៩.៤៣៧.៣៣៨	៦.៣២៩.៨៧១
	៥៧.៩២២.៣១៦	៤៦.២៥៨.២៥១
	៨៨.៣០៦.៥៨៦	៧៣.៨៦៣.២៥១

(ក) ប្រាក់កក់របស់អតិថិជន ត្រូវបានប្រមូលពីអតិថិជនដែលផ្អែកលើ ទំហំនៃនាឡិកាទឹកដែលត្រូវកក់ ហើយត្រូវបានកក់ប្រាក់ទុកចំនួនទឹកប្រាក់ដែលទទួលបាននោះ គឺប្រាក់កក់របស់អតិថិជនដែលស្ថិតនៅក្រោមបំណុលរយៈពេលវែង។

២១ ចំណូលពីការលក់

	សម្រាប់ចុងកាលបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់កាលបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
ការលក់ទឹកស្អាត៖		
អ្នកប្រើប្រាស់តាមផ្ទះ	៧៦.៧១៨.២២៩	៧១.៨៦២.៣៦៨
អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៧៦.៣៣៦.០៩៨	៦៧.៧០៣.២៧០
ស្ថាប័នគ្រឹះស្ថានសាធារណៈ	៧.២១៦.៦៤១	៦.៨០២.១៨១
អាជ្ញាធរធនធានស្វយ័តនានា	៤០០.៩៧៣	៣៧៣.៧៧៨
អ្នកចែកចាយបន្ត	៨.៣៩៤.៧៨៩	៨.១០១.៨៨៨
បង្កប់ភាពខុសគ្នាលើប្រាក់ចំណូល ពីការលក់ទឹកស្អាត	៤៨.៨៣៤	៣៤.៩៤២
ជក វិក្កិយបត្រលុបចោល/ការលុបចោលវិក្កិយបត្រ	(២.៣៤៨.៨៤៩)	(៣៧២.០៤៦)
	១៦៦.៧៦៣.៦៨៨	១៨១.៨០៦.០១៨
ចំណូលបានពីការកាត់បន្ថយទៅតាមផ្ទះ	៩.០៧៨.០០៣	៧.៨៧២.៨៦៧
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	២.៧៩២.៦៨៤	២.៦១៩.៣៣២
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	៣៧២.១៥៨	៣៣០.១៨១
	១៧៩.០០៦.៥៣៣	១៩២.០២៨.០៩៨

២២ កម្រៃពីសេវាសាងសង់

កម្រៃនេះ គឺជាកម្រៃបានមកពីសេវាសាងសង់ ទាក់ទងទៅនឹងការប្តូរ និងពង្រីកប្រព័ន្ធចែកចាយទឹកដែល រ.ទ.ស.ភ បានសាងសង់ជូនទៅបណ្តាខេត្តនានា។

២៣ ចំណូលផ្សេងៗ

	សម្រាប់ចុងកាលបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់កាលបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
ចំណូលធនធានវិបាក និងចំណូលផ្សេងៗទៀត	២.៣៨៩.៩៧២	២.៣៨៩.៩៧២
គ្រឿងបន្លាស់និងការលក់នាឡិកាទឹក	៨.៩៣៨.៦១៨	៧.១១០.៤៨២
ចំណូលពីការពាក់ព័ន្ធយ	៤២៥.៣៦១	១៨៦.២៤៤
ចំណូលផ្សេងៗ	២.០៣១.៨៦២	១.៧២៤.៦៨៤
	១៣.៧៨៥.៨១៣	១១.៣១១.៣៨២

២៤ ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និង ចំណាយពាក់ព័ន្ធផ្សេងៗ

	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់កាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
ប្រាក់បៀវត្សរ៍បុគ្គលិក	១៨.៩៩១.៤៨១	១២.៨៧៨.៧៨៤
ប្រាក់លើកទឹកបិទ	៨.៨១៨.៧១៧	៧.៨៣៧.៩១៨
ប្រាក់រង្វាន់	៤.៤៨៨.៩៦៦	៣.៨២២.៦៨០
ចំណាយអត្ថប្រយោជន៍សោតទង់បិទបិទ	១.៩៧៨.៩៨២	២.២៦៦.៨២៦
ប្រាក់ឈ្នួលសម្រាប់ឡូកាល់	៨៩៩.៣៤២	៧១៧.៤០៨
ចំណាយផ្សេងៗទាក់ទងនឹងបុគ្គលិក	៤.៣០៨.២៤៦	៤.០៣១.២៤៤
	៣៦.១៨២.៦៩៨	៣០.៦៥១.៤៩៧

២៥ ចំណាយបុគ្គលិកសម្រាប់ផលិតផលស្រូវ

	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់កាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
ប៉ូលី អាលុយមីញ៉ូម ក្លរីដ (Poly Aluminium Chloride)	៣.៨៣៦.៨៨៣	២.៣៨៦.១២៨
ក្លរ (Chlorine)	២.៦៣៧.៧៨៤	៣.១៣១.៣២៧
នំបឹល (Salt)	១១០.១៧១	-
សារពុរ (Alum)	-	១០.១២៧
វត្ថុធាតុដើមផ្សេងៗ	២២៩.៩១៨	២៤២.៩៩២
	៦.៨១៤.៨៥៦	៥.៧៧០.៥៧៤

២៦ ចំណាយបុគ្គលិកសម្រាប់ការគ្រប់គ្រងបណ្តាញទឹកតាមតេហ្ស្វាន

	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់កាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
ចំណាយបុគ្គលិកសម្រាប់ការគ្រប់គ្រងបណ្តាញទឹកតាមតេហ្ស្វាន	៦.៩៩៩.៤៧១	៣.៨៧៤.៨១៣
ចំណាយលើការប្រើប្រាស់ឧបករណ៍	១.៨០០.៤៨៨	២.៨២២.០៧៦
ថ្លៃដើមបំណុល	១៤៨.៦៦១	១៦៦.៧៨០
ថ្លៃដើមផ្សេងៗ	៧៨៣.៤៧៤	៨៩៦.៧០៩
	៩.៦៣២.០៩៤	៧.៧៦០.០៧៨

២៧ ចំណេញ/ខាត ពីការប្តូររូបិយប័ណ្ណ - សុទ្ធ

	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
ចំណេញពីការប្តូររូបិយប័ណ្ណ	៦.៨៨៨.៨២៦	៨.៨១០.៤០៨
ខាតពីការប្តូររូបិយប័ណ្ណ	(៨.៦០៣.៤៤២)	(៨.៨៦៨.០៧០)
	៨៨៥.៣៨៤	(៣.០៥៧.៦៦២)



២៨ ចំណូល/(ចំណាយ) ការប្រាក់

	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
ចំណូលបរិច្ឆេទ ៖		
- ចំណូលការប្រាក់ទទួលបានពីប្រាក់បញ្ញើនៅធនាគារ(ក)	១៣.២៨៦.៣១១	៨.៤៦៧.២២៤
- ចំណូលការប្រាក់ទទួលបានពីអតិថិជន	-	៦៨
- ចំណូលបរិច្ឆេទទទួលបានពីការប្រាក់បញ្ញើប្រចាំថ្ងៃ	-	១៦៨.១៣៨
- ចំណេញពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	៦.៨៩៥.៧៣០	២៤.៨៤៨.២០៣
- ចំណូលការប្រាក់ពីឥណទានរដ្ឋាករទឹកខេត្តពោធិ៍សាត់	២១.៨៨៨	២៦.៨៣៣
	២០.១៩៣.៨៩៩	៣៣.២១០.៤៦៦
ចំណាយបរិច្ឆេទ ៖		
- ចំណាយការប្រាក់លើប្រាក់កម្ចី (៥)	(១០.២៦៨.៩៦៩)	(១១.១០៣.១៨៩)
- បាត់បង់ពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	(៧.១៨៦.១៨៤)	(៩.០៨៤.៤០៨)
- ចំណាយការប្រាក់ដែលបានធ្វើប្តូរឥណទានលើប្រាក់កម្ចី	៣៨៣.៣៤៤	២៨៧.៧០៦
	(១៧.០៧១.៨០៩)	(១៩.៨៩៩.៨៩១)

- (ក) ចំណូលការប្រាក់គឺជាចំណូលពីឥណទានប្រាក់បញ្ញើ និងប្រាក់បញ្ញើផ្សេងៗដែលនៅក្នុងធនាគារក្នុងស្រុកក្នុងឆ្នាំ។
- (ខ) ចំណាយការប្រាក់គឺជាចំណាយការប្រាក់លើប្រាក់កម្ចី ដែលបានមកពីប្រាក់កម្ចី AID និងឥតការប្រាក់ (ប្រសិនបើមាន) និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MoEF) ដែលផ្តល់មូលនិធិដោយ ADB និង JICA។

២៩ ចំណាយពន្ធលើប្រាក់ចំណេញ

	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់ចុងកាលិយបរិច្ឆេទ ៣១ ធ្នូ ២០១៥ ពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ ក្នុងឆ្នាំ៖	១៣.០០៣.០៨០	៨.៦៤៩.៣៩៦
ពន្ធគ្រប់គ្រងលើប្រាក់ចំណេញ (កំណត់សម្គាល់ ១៩)		
ភាគទុស្សាបណ្តោះអាសន្ន	(២.៨៤៣.៨៨០)	៨.៤០១.៧៨០
ចំណាយពន្ធសរុប	១០.១៥៩.២០០	១៤.០៥១.១៧៦

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ក មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងរក្រា ២០% លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងរក្រា ១% នៃចំណូលសរុប ប្រសិនបើមួយណាមានតម្លៃ ច្រើនជាង។

**តួលេខក្នុងការសម្របសម្រួលរវាងចំណាយពន្ធ និងផលគុណនៃប្រាក់ចំណេញគណនេយ្យ និងអត្រាពន្ធដារ របស់
1.9.ស.ភ មានដូចខាងក្រោម៖**

	សម្រាប់តុលាការិយបរិវេណ ៣១ ធ្នូ ២០១៦ ពាន់រៀល	សម្រាប់តុលាការិយបរិវេណ ៣១ ធ្នូ ២០១៥ ពាន់រៀល
ប្រាក់ចំណេញមុនពេលបង់ពន្ធ	៦០.៥៩១.២៨៩	៦៧.៩៨៣.២៤៦
ពន្ធគណនាតាមអត្រាពន្ធស្រេចច្បាប់ ២០%	១២.១១៨.២៥៨	១៣.៥៩៦.៦៤៩
ភាពលម្អៀងចរន្តប្រភេទអាសន្ន	(២.៨៤៣.៨៨០)	-
ផលដែលមិនអាចកាត់កងបានសម្រាប់គណនាពន្ធ	៤៥៤.៧៥២	៤៥៤.៨២៧
ចំណាយពន្ធសរុប	១០.១៥៩.១៨០	១៤.០៨១.១៧៦

៣០ ចំណេញក្នុងមួយភាគហ៊ុន

	សម្រាប់តុលាការិយបរិវេណទឹកស្វយ័ត ៣១ ធ្នូ ២០១៦	សម្រាប់តុលាការិយបរិវេណទឹកស្វយ័ត ៣១ ធ្នូ ២០១៥
ចំណេញសម្រាប់ក្នុងមួយភាគហ៊ុន (ពាន់រៀល)	៤៩.២៧៣.១០៤	៥៦.៤៨៩.១៣១
ចំនួនមធ្យមនៃចំនួនហ៊ុនដែលបានបោះឆ្នោត	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុន និងចេញចុះក្នុងមួយភាគហ៊ុន	៥៦៦,៥៣	៦៤៨,៧៩

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមានដោយសន្មតថា មានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិវេណនេះ 1.9.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានេះ ទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុន។

៣១ ភាគលាភ

	៣១ ធ្នូ ២០១៦		៣១ ធ្នូ ២០១៥	
	ភាគលាភ ក្នុងមួយភាគហ៊ុន រៀល	ចំនួនភាគលាភ ពាន់រៀល	ភាគលាភ ក្នុងមួយភាគហ៊ុន រៀល	ចំនួនភាគលាភ ពាន់រៀល
ការទូទាត់ភាគលាភ	១៨២,៨៧	១៣.២៦៩.៤៩០	១០៨,២០	៩.១៤៩.៨៧៧

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ ដែលមានតម្លៃ ១៨២ រៀល ក្នុងមួយភាគហ៊ុន និងមានភាគលាភសរុបចំនួន ១៣.២៦៩ លានរៀលក្នុងភាគទុន ទឹក។ ភាគលាភត្រូវបានបង់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។



៣២ ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

(ក) ភាគីដែលត្រូវបានចាត់ទុកថាជាសម្ព័ន្ធឯ្យាភិបាលមួយ រ.ទ.ស.ភ ប្រសិនបើ រ.ទ.ស.ភ មានលទ្ធភាពគ្រប់គ្រង ដោយផ្ទាល់ឬដោយប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីនោះក្នុងការសម្រេចចិត្តហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ចុះបញ្ជី រ.ទ.ស.ភ និង ភាគីនោះស្ថិតក្រោមការគ្រប់គ្រង ឬទទួលឥទ្ធិពលសំខាន់ជាមួយ។ សម្ព័ន្ធឯ្យាភិ អាច ជាប្រព័ន្ធបុគ្គល ឬនីតិបុគ្គល។ ថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុន រួមមានបុគ្គលទាំងឡាយណា រួមបញ្ចូលទាំង អគ្គនាយកក្រុមហ៊ុន រ.ទ.ស.ភ ដែលមានសិទ្ធិ និងទំនួលខុសត្រូវក្នុងការគ្រោង ដឹកនាំ និងគ្រប់គ្រងសកម្មភាព របស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល។

(ខ) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធឯ្យាភិ ក្នុងកាលិយបរិច្ឆេទដូចខាងក្រោមនេះ ៖

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង	ប្រតិបត្តិការ	សម្រាប់ចុងកាលិយបរិច្ឆេទ	សម្រាប់ចុងកាលិយបរិច្ឆេទ
			៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ក្រោមការគ្រប់គ្រងរួម	ការប្រាក់លើប្រាក់កម្ចី	៩.២៤៤.០០៦	១០.០០៩.៧៥៨
រដ្ឋាករទឹកខេត្តពោធិ៍សាត់	ក្រោមការគ្រប់គ្រងរួម	ការប្រាក់លើប្រាក់កម្ចីដែល ទទួលបាន	២១.៥៨៨	២៦.៨៣៣

(គ) អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាលសំខាន់ៗ

អត្ថប្រយោជន៍ក្រុមប្រឹក្សាភិបាលសំខាន់ៗសម្រាប់ដំណាច់កាលិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្រាប់ចុងកាលិយបរិច្ឆេទ	សម្រាប់ចុងកាលិយបរិច្ឆេទ
	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
ប្រាក់បៀវត្សរ៍ និងការចំណាយផ្សេងៗ	២.៥៨៦.៣០០	៣.៤៨៧.៧៧០
អត្ថប្រយោជន៍សោតជីវិត	២០.៦៤២	១០២.៨៧៦
	២.៥៦៥.៦៥៨	៣.៥៩០.៦៤៦

សមតុល្យសំខាន់ៗដែលទាក់ទងនឹងសម្ព័ន្ធឯ្យាភិ នៅចុងកាលិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុង កំណត់សម្គាល់លេខ៨ និង១៦។ ប្រតិបត្តិការជាមួយសម្ព័ន្ធឯ្យាភិដែលបង្ហាញខាងលើ ត្រូវបានធ្វើឡើងតាមលក្ខណៈ ពាណិជ្ជកម្មធម្មតា។

៣៣ កិច្ចសន្យាលើការចំណាយដើមទុន

នៅចុងកាលិយបរិច្ឆេទហិរញ្ញវត្ថុនេះ រ.ទ.ស.ភ បានចាប់កិច្ចសន្យាក្នុងការចំណាយដើមទុន ទៅលើទ្រព្យសកម្មដូចខាង ក្រោម៖

	សម្រាប់ចុងកាលិយបរិច្ឆេទ	សម្រាប់ចុងកាលិយបរិច្ឆេទ
	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
ការសាងសង់ដាច់គ្រប់លើកទឹកស្អាត	១៤.០២២.៤៦៦	៣៣.៨៩០.៨៩២
សេវាផ្តល់ការប្រឹក្សាយោបល់	៦.៥១៤	១.៣១៣.៣០០
ការវិល្លាបំណងផែនស្វិត បរិក្ខារភ្ជាប់និងបរិក្ខារផ្សេងៗ	៣៦៦.០៤៩	២.៥៨៧.៩៦២
ប្រាក់ខ្ចីពីធនាគារ	-	៩៥១.៩០៤
	១៤.៣៩៥.០២៩	៣៨.៧៤៣.០៥៨

៣៤ ឧបករណ៍ហិរញ្ញវត្ថុ

៣៤.១ ការគ្រប់គ្រងមូលធន

កម្មវត្ថុបឋមរបស់ រ.ទ.ស.ភ ក្នុងការគ្រប់គ្រងមូលធន គឺដើម្បីធានាបានថា រ.ទ.ស.ភ អាចបន្តប្រតិបត្តិការរបស់ខ្លួន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយស្របពេលជាមួយគ្នានេះធ្វើឲ្យមានកំណើនផលលាភ ដល់ភាគទុនិក តាមរយៈការធ្វើឲ្យប្រសើរឡើងនូវអនុបាតបំណុលនិងមូលធន។ យុទ្ធសាស្ត្រទូទៅរបស់ក្រុមហ៊ុនពុំមាន ការផ្លាស់ប្តូរទេ។

រ.ទ.ស.ភ បានរៀបចំរចនាសម្ព័ន្ធ និងធ្វើនិយ័តកម្មលើមូលធនរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃលក្ខខណ្ឌ សេដ្ឋកិច្ច។ ដើម្បីរក្សានិងធ្វើនិយ័តកម្មលើរចនាសម្ព័ន្ធមូលធន រ.ទ.ស.ភ អាចធ្វើនិយ័តកម្មលើការចំណាយភាគលាភទៅ លើភាគទុនិក បង្វិលភាគហ៊ុនឲ្យទៅក្រុមទុនិក ឬបោះផ្សាយភាគហ៊ុនថ្មី។ ពុំមានការប្រែប្រួលលើកម្មវត្ថុគោល នយោបាយ ឬដំណើរការផ្សេងៗទេ នៅក្នុងកាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥។

រ.ទ.ស.ភ គ្រប់គ្រង និងថែរក្សា ដោយប្រុងប្រយ័ត្ននូវបំណុលសរុប និងធានាឲ្យបាននូវការអនុលោមនៃកម្រិតការមូលធន ថ្លៃប្រាក់។

៣៤.២ ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

	កម្ចី និងគណនីត្រូវទទួល	
	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
ប្រព្រឹត្តិការណ៍ហិរញ្ញវត្ថុ		
ការវិនិយោគរយៈពេលវែង	១៤៨.២៧១.៣៨៤	១៩៤.៤៨៧.៨៦៤
គណនីបាណ្ឌូ និងគណនីត្រូវទទួលផ្សេងៗ	៣៤.៩៩៤.៨៤៨	៣៤.៣១៥.១០៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៦.៣៨៦.៨៤៩	១២.៥៥៥.៤៣៨
គណនីបាណ្ឌូ	៨.៦០៨.៧៨៧	៨.៦០៨.៧៨៧
គណនីប្រាក់បញ្ញើក្នុងឈ្មោះរដ្ឋាករទឹកស្វយ័តភ្នំពេញ	១២៣.១១២	១១០.៤៤៨
	២០៨.៣៨៤.៦៧៧	២៥៧.០៨៧.៣៣៨

	ចំណូលហិរញ្ញវត្ថុផ្សេងៗ	
	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៥ ពាន់រៀល
ចំណូលហិរញ្ញវត្ថុ		
ប្រាក់កម្ចី	២៨៦.៣១១.៩៧៧	២៨៤.៩០១.៤៦៣
គណនីប្រាក់កម្ចី និងគណនីចំណូលផ្សេងៗទៀត	៨៨.៣០៦.៤៨៦	៧៣.៨៦៣.២៥១
	៣៧៤.៦១៨.៤៦៣	៣៥៨.៧៦៤.៧១៤



៣៤.៣ វិធីសាស្ត្រនិងការសន្មតប្រើដើម្បីប៉ាន់ស្មានតម្លៃទីផ្សារសមរម្យ

តម្លៃទីផ្សារសមរម្យរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកំណត់ដូចខាងក្រោម៖

- (i) ឧបករណ៍ហិរញ្ញវត្ថុដែលមិនបានគិតតាមតម្លៃទីផ្សារសមរម្យ ហើយតម្លៃយោងមានភាពសមរម្យ ឬប្រហាក់ប្រហែលនឹងតម្លៃទីផ្សារសមរម្យ។

តម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចជា គណនីពាណិជ្ជកម្ម និងគណនីទទួលរៀងទៀត គណនីអ្នកផ្គត់ផ្គង់ និងគណនីបំណុលរៀងទៀត និងកម្ចីមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារសមរម្យ ដោយសារតែមានរយៈពេលខ្លី អត្រាការប្រាក់អណ្តែតដែលត្រូវបានដាក់តម្លៃជាទូទៅតាមអត្រាទីផ្សារ នៅ ចុងការិយបរិច្ឆេទ ឬនៅជិតថ្ងៃនៃចុងការិយបរិច្ឆេទ។

តម្លៃយោងរបស់កម្ចីរយៈពេលខ្លីនៃឥណទានទៅរដ្ឋាករទឹកខេត្តពោធិ៍សាត់ និងកម្ចីរៀងៗទៀតគឺមានតម្លៃ ប្រហាក់ប្រហែលទៅនឹងតម្លៃទីផ្សារ ដោយសារតែការប៉ះពាល់នៃអប្បបរមាមិនមានភាពសារៈសំខាន់។

- (ii) កម្ចីអត្រាថេរ

តម្លៃទីផ្សារសមរម្យរបស់ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានធ្វើការប៉ាន់ស្មាន តាមរយៈការធ្វើអប្បបរមាលើ ហួសសាច់ប្រាក់នាពេលអនាគត តាមអត្រាកម្ចីរើនឡើងរបស់ទីផ្សារ សម្រាប់ប្រភេទកម្ចីស្រដៀងគ្នា នៅ ចុងការិយបរិច្ឆេទ។

៣៤.៤ ឋានានុក្រមនៃតម្លៃសមរម្យ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានគេវាស់វែងនូវតម្លៃទីផ្សារសមរម្យក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលនឹងត្រូវបានរួមបញ្ចូលទៅក្នុងឋានានុក្រមទាំងបីកម្រិតនៃតម្លៃសមរម្យ។ ឋានានុក្រមទាំងបីកម្រិត ត្រូវបាន កំណត់ដោយការអង្កេតលើធាតុចូលសំខាន់ៗដើម្បីវាស់វែង ដូចខាងក្រោម៖

- កម្រិតទី១៖ តម្លៃជកស្រង់ (មិនទាន់មាននិយ័តភាព) ចេញពីទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬ បំណុល ស្រដៀងគ្នា។
- កម្រិតទី២៖ ទិន្នន័យដែលមិនមែនជាតម្លៃជកស្រង់ ដែលមាននៅក្នុងកម្រិតទី១ ដែលអាចធ្វើការអង្កេតសម្រាប់ ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ ឬដោយប្រយោល។
- កម្រិតទី៣៖ ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុលដែលមិនអាស្រ័យទៅលើទិន្នន័យអង្កេតទីផ្សារ (ធាតុចូល មិនអាចអង្កេតបាន)។

៣៥ កម្មវត្ថុ និងគោលនយោបាយនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគទុនិក ហើយទទួល បាននេះ ក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារ ហិរញ្ញវត្ថុ។

អង្គនាយកមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ របស់ រ.ទ.ស.ភ។ ហេតុនេះក្រុមប្រឹក្សាភិបាលបង្កើតគោលការណ៍លម្អិតដូចជា កម្រិតសិទ្ធិកំណត់ ពិនិត្យការទទួលខុស ត្រូវ ការកំណត់និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ ដោយអនុលោមតាមកម្មវត្ថុ និងគោល ការណ៍មូលដ្ឋានដែលបានអនុម័តដោយអង្គនាយក។

ព័ត៌មានទៅលើការគ្រប់គ្រង ផលប៉ះពាល់ហិរញ្ញវត្ថុមានដូចខាងក្រោម៖

៣៥.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ 1.9.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ 1.9.ស.ភ ប្រឈមនឹងហានិភ័យឥណទាន ភាគច្រើនពីការលក់ឥណទាន។ តាមគោលការណ៍របស់ 1.9.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា 1.9.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល 1.9.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈឥណទានជាលិកាធុនកម្រិតទទួលបានពីអតិថិជន។ អាចយកការឥណទានសម្រាប់អ្នកប្រើប្រាស់តាមផ្ទះ និងអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម គឺ ១ខែ និង ១ឆ្នាំ សម្រាប់គ្រឹះស្ថានសាធារណៈ។ 1.9.ស.ភ បានធ្វើការគ្រប់គ្រងយ៉ាងដិតដល់លើឥណទានជាលិកាធុនកម្រិត ដើម្បីកាត់បន្ថយហានិភ័យ។ សមតុល្យដែលហួសកំណត់ ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយក្រុមប្រឹក្សាភិបាល ។

ការប្រឈមនឹងហានិភ័យឥណទានចំបំផុត របស់ 1.9.ស.ភ មានកំណត់ទៅតាមតម្លៃយោង នៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ដូចខាងក្រោម៖

	៣១ ធ្នូ ២០១៦ ពាន់រៀល	៣១ ធ្នូ ២០១៨ ពាន់រៀល
ឥណទានជាលិកាធុនកម្រិត និង ឥណទានត្រូវទទួលបានផ្សេងៗទៀត	៣៤.៩៩៤.៨៤៨	៣៤.៣១៨.១០៤
សាច់ប្រាក់ និង សាច់ប្រាក់សមមូល	១៦.៣៨៦.៨៤៩	១២.៨៨៨.៤៣៨
	៥១.៣៨១.៦៩៧	៤៧.២០៦.៥៤២

- (១) ៤២% (២០១៥: ៤០%) ឥណទានជាលិកាធុនកម្រិត និងឥណទានត្រូវទទួលបានផ្សេងៗ របស់ 1.9.ស.ភ គឺជាកាត់ដោយអតិថិជនប្រើប្រាស់តាមផ្ទះ ។
- (២) ៣៤% (២០១៥: ៣២%) ឥណទានជាលិកាធុនកម្រិត និងឥណទានត្រូវទទួលបានផ្សេងៗ របស់ 1.9.ស.ភ គឺជាកាត់ដោយអតិថិជនជាតំណាងរដ្ឋបាល។
- (៣) ២១% (២០១៥: ២៥%) ឥណទានជាលិកាធុនកម្រិត និងឥណទានត្រូវទទួលបានផ្សេងៗ របស់ 1.9.ស.ភ គឺជាកាត់ដោយអតិថិជនរដ្ឋបាលសាធារណៈ។

ដើម្បីគ្រប់គ្រងហានិភ័យលើឥណទានជាលិកាធុនកម្រិត 1.9.ស.ភ តម្រូវឲ្យមានប្រាក់បញ្ញើមុនពេលការកាត់បន្ទាត់ទឹកដើម្បីប្រើប្រាស់។ គ្រឹះស្ថានសាធារណៈ មិនត្រូវរំលាយមានការកាត់ប្រាក់ ដើម្បីភ្ជាប់បណ្តាញទឹកនោះទេ ដោយ 1.9.ស.ភ ជឿជាក់ថា ឥណទានទទួលបាននោះនឹងអាចប្រមូលមកវិញបាន តាមរយៈ MoEF (ដែលជាអ្នកពិគ្រោះយោបល់ហិរញ្ញវត្ថុ និងជាភាគទុរិករបស់ 1.9.ស.ភ)។

គោលនយោបាយនៃការដកប្រាក់កក់ គឺអនុវត្តទៅតាមអតិថិជនដែលមិនទាន់បានទូទាត់បំណុល របស់ពួកគេទៅតាមលក្ខខណ្ឌឥណទាន។

ដើម្បីកាត់បន្ថយហានិភ័យលើសាច់ប្រាក់នៅក្នុងធនាគារ និងការវិនិយោគរយៈពេលខ្លី (ប្រាក់បញ្ញើ មានកាលកំណត់) 1.9.ស.ភ បានបែងចែកប្រាក់បញ្ញើទៅតាមធនាគារខុសៗគ្នា ដោយប្រើប្រាស់ធនាគារក្នុងស្រុកធំៗ និងមានឈ្មោះល្បីមួយចំនួនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។



៣៥.២ ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រង ទៅលើទុនបច្ច័យរបស់ រ.ទ.ស.ភ ។ វា គឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដែលផលកំណត់ កំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗ លំហូរសាច់ប្រាក់ពីប្រតិបត្តិការ និង មានស្រាប់នៃមូលនិធិ យ៉ាងសកម្ម ដើម្បីធានាបាននូវភាពប្រកួតប្រជែង វិនិយោគ និង ហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការ គ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ រក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់ គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

ការវិភាគលើ បំណុលហិរញ្ញវត្ថុ ដែលបង្ហាញពីរយៈពេលកំណត់ត្រូវសងដោយមិនធ្វើរបៀបហារ មានដូចខាងក្រោម៖

	តាមតម្រូវការ ឬ ក្នុងរយៈពេល ១ឆ្នាំ ពាន់រៀល	ពី ១ឆ្នាំទៅ ៥ឆ្នាំ ពាន់រៀល	លើសពី ៥ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦				
កម្ចី	៣៤.៦៩៩.៧៩៨	៣៥.៤០២.៣៣៣	២១៦.២១៣.៨៨៦	២៨៦.៣១៥.៩៧៧
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី អ្នកផ្គត់ផ្គង់ផ្សេងៗ	៣៣.៣៤៤.២៧០	៩.៤៣៧.៣៣៨	៤៥.៤៨៤.៩៧៨	៨៨.៣០៦.៥៨៦
	៦៨.០៤៤.០៦៨	៤៤.៨៣៩.៦៧១	២៦១.៦៩៨.៨៦៤	៣៧៤.៦១៨.៥០៣

	តាមតម្រូវការ ឬ ក្នុងរយៈពេល ១ឆ្នាំ ពាន់រៀល	ពី ១ឆ្នាំទៅ ៥ឆ្នាំ ពាន់រៀល	លើសពី ៥ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥				
កម្ចី	២៨.៥៤០.៦០១	៥១.២៩០.៦៤២	២០៥.០៧០.២២០	២៨៤.៩០១.៤៦៣
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី អ្នកផ្គត់ផ្គង់ផ្សេងៗ	២៧.៣០៨.០០០	៦.៣២៩.៨៧១	៣៩.៩២៥.៣៨០	៧៣.៥៦៣.២៥១
	៥៥.៨៤៨.៦០១	៥៧.៦២០.៥១៣	២៤៤.៩៩៥.៦០០	៣៥៨.៤៦៤.៧១៤

៣៥.៣ ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺហានិភ័យដែលមានតម្លៃសមរម្យ ឬលំហូរសាច់ប្រាក់ នាពេលអនាគតរបស់ឧបករណ៍ ហិរញ្ញវត្ថុមានការផ្លាស់ប្តូរនៅក្នុងអត្រាប្តូរប្រាក់បរទេស។

រ.ទ.ស.ភ គ្រប់គ្រងសាច់ប្រាក់ និងសាច់ប្រាក់សមមូល និងការវិនិយោគរយៈពេលខ្លី ដែលមានរូបិយប័ណ្ណ ជាប្រភេទប័ណ្ណ បរទេស។ នាចុងកាលបរិច្ឆេទនៃរបាយការណ៍ ដូចជាសមតុល្យនៃរូបិយប័ណ្ណបរទេសជាដុល្លារមានសរុប ៥.២៤១ លានរៀល (២០១៥: ៣.៨៣០លានរៀល) និង១៤៨.២៧១លានរៀល (២០១៥: ១៩៤.៤៥៧លានរៀល) សម្រាប់ រ.ទ.ស.ភ។

កម្ចីពី AfD និង JICA ដែលមានរូបិយប័ណ្ណជា អឺរ៉ូ និងដុល្លារដែលមានចំនួនសរុប ១៦១.០៤៦ លានរៀល (២០១៥: ១៤៨.៣១៧ លានរៀល) និង ៩០.៧៤៤ លានរៀល (២០១៤: ១០១.៦២៧ លានរៀល)។

តារាងខាងក្រោមនេះបង្ហាញ អំពីការវែកញែកលើការប្រែប្រួលទៅលើអត្រាប្តូរប្រាក់ជាដុល្លារ និង អឺរ៉ូ ទៅនឹងរូបិយប័ណ្ណជាតិ ជាមួយអថេរផ្សេងៗទៀត៖

ប្រាក់ចំណេញក្រោយពន្ធដារ		ចុងកាលបរិច្ឆេទ ៣១ ធ្នូ ២០១៦	ចុងកាលបរិច្ឆេទ ៣១ ធ្នូ ២០១៥
		ពាន់រៀល	ពាន់រៀល
ដុល្លារ/រៀល	- កើនឡើង ៣% (២០១៥: ៣%)	១៧៨.៤៧៥	២.៣១៩.៨៤០
	- ចុះក្រោយ ៣% (២០១៥: ៣%)	(១៧៨.៤៧៥)	(២.៣១៩.៨៤០)
អឺរ៉ូ/រៀល	- កើនឡើង ៣% (២០១៥: ៣%)	(១២.៥០១)	(៣.៥៥៩.៦០៩)
	- ចុះក្រោយ ៣% (២០១៥: ៣%)	១២.៥០១	៣.៥៥៩.៦០៩

៣.៤ ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់គឺជា ហានិភ័យដែលតម្លៃទីផ្សារសមរម្យ ឬលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ រកចំនឹងប្រែប្រួល ដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់នៅលើទីផ្សារ។

ការប្រែប្រួលរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងទៅនឹងឥណទានកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយក្រូតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើបំណុលទីផ្សារបំណុល សំខាន់ៗនេះទៀតគឺ រក្សាឲ្យបានការលាយបញ្ចូលគ្នារវាង កម្ចីមានអត្រាថេរ និង ប្រែប្រួល។ រ.ទ.ស.ភ ពុំបានប្រើប្រាស់និស្សន្ទឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

ការវិភាគលើចំណេញនៃហានិភ័យការប្រាក់

តារាងខាងក្រោមបង្ហាញពី ការវិភាគលើចំណេញនៃអត្រាការប្រាក់របស់ រ.ទ.ស.ភ នាចុងកាលបរិច្ឆេទ ដោយឈរលើគោលការណ៍បម្រែបម្រួល ១០ Basis points និងកត្តាអថេរផ្សេងៗទៀត ដែលមិនមានការប្រែប្រួល៖

ផលចំណេញបន្ទាប់ពីការពន្ធដារ		ចុងកាលបរិច្ឆេទ ៣១ ធ្នូ ២០១៦	ចុងកាលបរិច្ឆេទ ៣១ ធ្នូ ២០១៥
		ពាន់រៀល	ពាន់រៀល
- តំណើ ០.១% (២០១៥: ០.១%)		៩.៨៨៦	៣៥.៦០៧
- តំណាយ ០.១% (២០១៥: ០.១%)		(៩.៨៨៦)	(៣៥.៦០៧)

៣.៦ ព័ត៌មានតាមផ្នែករេជីស្ត្រ

រ.ទ.ស.ភ ផ្គត់ផ្គង់ទឹកស្អាតទៅដល់ក្រុមគ្រួសារ ដែលមានទីលំនៅ នៅទីក្រុងភ្នំពេញ និងតាមបណ្តាញទឹកតាមខាងនៅជុំវិញទីក្រុង។ ដើម្បីទ្រទ្រង់អាជីវកម្មចែកចាយទឹកប្រើប្រាស់ រ.ទ.ស.ភ តម្រូវឲ្យមានផ្គត់ផ្គង់បណ្តាញទឹក ដែលជាសេវាកម្មទ្រទ្រង់។ ប្រាក់ចំណូលដែលបានមកពីការតភ្ជាប់ខាងក្រោម (សេវាកម្មទ្រទ្រង់សម្រាប់ការផ្គត់ផ្គង់ទឹកប្រើប្រាស់) មានចំនួនតិចជាង ១០% នៃប្រាក់ចំណូលសរុប ខណៈពេលដែលចំណូលដែលបានមកពីការផ្គត់ផ្គង់ទឹកប្រើប្រាស់មានចំនួន ៩៣% នៃប្រាក់ចំណូលសរុប។

រ.ទ.ស.ភ មានផ្នែកនៃរបាយការណ៍មួយដែលមានឈ្មោះថា ការផ្គត់ផ្គង់ទឹកស្អាត។ ក្រុមក្រុមប្រឹក្សាភិបាល ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ (ក្រុមក្រុមប្រឹក្សាភិបាល) ពិនិត្យឡើងវិញនូវរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលរាយការណ៍អំពីលទ្ធផលនៃការផ្គត់ផ្គង់ទឹកស្អាតទាំងមូល ដើម្បីវាយតម្លៃលទ្ធផលការងារ និងបែងចែកចំណាយ។ អ្នកធ្វើការសម្រេចចិត្ត



សំខាន់ៗ ត្រូវធ្វើការវាយតម្លៃទៅលើលទ្ធផលការងារលើផ្នែករបាយការណ៍ ដោយធ្វើការវាស់វែងលើប្រាក់ចំណូលដុល ប្រាក់ចំណេញមុនពេលកាត់ពន្ធ និងប្រាក់ចំណេញក្រោយពេលកាត់ពន្ធ ដោយប្រៀបធៀបជាមួយនឹងកាលបរិច្ឆេទចុង ឆ្នាំ។

៣៧ យថាភាពរើសអើង

នាករលបរិច្ឆេទនៃរបាយការណ៍ នាយកដ្ឋានសវនកម្មសហគ្រាស របស់អគ្គនាយកដ្ឋានពន្ធដារ កំពុងធ្វើសវនកម្មសារពើ ពន្ធពេញលេញ សម្រាប់ឆ្នាំសារពើពន្ធថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ និង ឆ្នាំ២០១៤។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ មិន ទាន់បានទទួលការជូនដំណឹងពីការកំណត់ពន្ធឡើងវិញ សម្រាប់ឆ្នាំសារពើពន្ធថ្ងៃទី៣១ ខែធ្នូ ២០១៥ និង ២០១៦ ឡើយ។

ប្រព័ន្ធច្បាប់ពន្ធនៅក្នុងប្រទេសកម្ពុជាគឺមានលក្ខណៈថ្មី ហើយពន្ធទាំងនោះតែងតែមានការផ្លាស់ប្តូរជាញឹកញាប់ ហើយ តែងតែមានភាពមិនច្បាស់លាស់ ភាពផ្ទុយគ្នា និងស្ថិតនៅក្រោមបំណកស្រាយបំភ្លឺ។ ជាទូទៅតែងតែកើតឡើងនៅភាព ខុសគ្នា ចំពោះការបកស្រាយបំភ្លឺ ក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងធ្វើ ការតាមដានអង្កេត ដោយក្រុមអាជ្ញាធរជាច្រើន ដែលអាចផ្តល់នៅលទ្ធភាពតាមច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងបង់ការប្រាក់។ បញ្ហាដាក់ស្តែងនេះ អាចនឹងបង្កើតឲ្យមានហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាន លក្ខណៈធំដុំជាងនៅប្រទេសដទៃទៀត។ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ការធ្វើសវនកម្មនេះមានលក្ខណៈសមរម្យគ្រប់ គ្រាន់ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ ។ កំប៉ុន្តែ អាជ្ញាធរពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយ ផលប៉ះពាល់អាចនឹងមានទំហំធំ។

៣៨ ការបន្ទាញឡើងវិញចំពោះរបាយការណ៍ហិរញ្ញវត្ថុក្នុងមុន

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅចុងកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានកែតម្រូវដើម្បីបង្ហាញគណនីពន្ធ ដែលត្រូវទទួលបានចំនួន៥.៣១២.០៥២ដុល្លារ ជាផ្នែកនៃប្រព្យាសកម្មជំនួសអោយការកាត់កងជាមួយគណនីពន្ធ ដែលត្រូវបង់ និងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះចំណាយ អត្ថប្រយោជន៍សោធននីវត្តន៍ ដែលចំណាយដោយ រ.ទ.ស.ក។ តារាងសង្ខេបខាងក្រោមបង្ហាញពីការប៉ះពាល់នៃការកែ តម្រូវនេះ៖

ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	៣១ ខែធ្នូ ឆ្នាំ២០១៥					
	រឿងសវនកម្ម		កែតម្រូវ		ក្រោយពេលកែតម្រូវ	
	គណនី ពាក់ព័ន្ធ	គណនី ពាក់ព័ន្ធ	គណនី ពាក់ព័ន្ធ	គណនី ពាក់ព័ន្ធ	គណនី ពាក់ព័ន្ធ	គណនី ពាក់ព័ន្ធ
ប្រព្យាសកម្ម						
គណនីពន្ធដារ	-	-	៥.៣១២.០៥២	-	៥.៣១២.០៥២	-
ចំណូលរយៈពេលវែង						
ចំណូលពន្ធដាររយៈពេលវែង	-	៣.៦៤៩.០៩៤	-	៥.៣១២.០៥២	-	៥.៥៦១.១៤៦

ផលប៉ះពាល់លើរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ

	៣១ ខែធ្នូ ឆ្នាំ២០១៤					
	ធ្វើសវនកម្ម		កែតម្រូវ		របាយការណ៍កែតម្រូវ	
	ឥណទាន ពាន់រៀល	ឥណទាន ពាន់រៀល	ឥណទាន ពាន់រៀល	ឥណទាន ពាន់រៀល	ឥណទាន ពាន់រៀល	ឥណទាន ពាន់រៀល
ចំណាយប្រាក់បៀវត្សរ៍ ប្រាក់បញ្ញើ និងចំណាយ ពាក់ព័ន្ធផ្សេងៗ						
ប្រាក់បៀវត្សរ៍បុគ្គលិក	១១.២១៨.៨០៧	-	១.៣៨៦.៩៤៧	-	១២.៦០៥.៧៥៤	-
ចំណាយអត្ថប្រយោជន៍ សោធនធិវត្ថុ	៣.៦២៣.៤៧៣	-	-	១.៣៨៦.៩៤៧	២.២៣៦.៥២៦	-

៣៩ ព្រឹត្តិការណ៍បន្ទាប់ពីចុះត្រារកយកការណ៍

មិនមានព្រឹត្តិការណ៍កែសម្រួល និងព្រឹត្តិការណ៍មិនកែសម្រួលសំខាន់ៗណាមួយ បានកើតឡើងចន្លោះ រវាងថ្ងៃបរិច្ឆេទ
របាយការណ៍ និងថ្ងៃដែលបានអនុម័តអោយប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនោះទេ។

៤០ ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ។



ផ្នែកទី៨:

ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ

១- ប្រតិបត្តិការជាមួយភាគហ៊ុនិក ដោយបញ្ជាក់ពីឈ្មោះភាគហ៊ុនិក ប្រភេទប្រតិបត្តិការ និងកាលបរិច្ឆេទ

ក្នុងឆ្នាំ២០១៦ រ.ទ.ស.ភ. ពុំមានប្រតិបត្តិការណាមួយជាមួយភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិ បោះឆ្នោតចំនួនច្រើន និងភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នោះទេ។

២- ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬប្រតិបត្តិការសំខាន់ៗ

ជាមួយបុគ្គលដែលអភិបាល ឬបុគ្គលិកជាន់ខ្ពស់មានផលប្រយោជន៍

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើង ចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៣- ប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល និងបុគ្គលិកជាន់ខ្ពស់

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៤- ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលមានទំនាក់ទំនងជាមួយអភិបាលរបស់ រ.ទ.ស.ភ.

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហូលឌីងរបស់បុគ្គលបោះផ្សាយ ដែលទំនាក់ទំនងរបស់បុគ្គលទាំងនោះ កើតមាននៅក្នុងប្រតិបត្តិការ ឬការចាត់ចែងណាមួយដែលធ្វើឡើងដោយ រ.ទ.ស.ភ.

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៥- ប្រតិបត្តិការសំខាន់ៗជាមួយ បុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយអភិបាល

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៦- ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល ដែលទទួលបានផលប្រយោជន៍ ឬកម្រៃវិជ្ជាជីវៈ សម្រាប់សេវា

ដែលខ្លួនបានផ្តល់តាមរយៈក្រុមហ៊ុនណាមួយ ដល់ រ.ទ.ស.ភ.

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

៧- ប្រតិបត្តិការសំខាន់ៗជាមួយ ភាគីជាប់ពាក់ព័ន្ធផ្សេងទៀត

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ពុំមានប្រតិបត្តិការប្រភេទនេះកើតឡើងចំពោះរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទេ។

2016



ផ្នែកទី៩:

ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងការវិភាគខាងក្រោមនេះ គឺជាការពិភាក្សាលើលទ្ធផលនៃប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ដោយគណៈគ្រប់គ្រងរបស់ រ.ទ.ស.ភ. ហើយការពិភាក្សាខាងក្រោមនេះគួរតែអានជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុក្រោយសវនកម្មសម្រាប់រយៈ ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដូចមានបង្ហាញក្នុងផ្នែកទី៧ នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានសវនកម្មដោយសវនករឯករាជ្យ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ របាយការណ៍ហិរញ្ញវត្ថុ ទាំងនេះរបស់ រ.ទ.ស.ភ. ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងធ្វើការពិភាក្សា និងវិភាគលើសមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាសំខាន់ៗដែលបានជះឥទ្ធិពល ទៅលើប្រាក់ចំណេញរបស់ រ.ទ.ស.ភ. តែប៉ុណ្ណោះ។

១-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

រ.ទ.ស.ភ. គឺជាសហគ្រាសសាធារណៈ ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងគ្រប់គ្រង ផ្នែកហិរញ្ញវត្ថុ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ រ.ទ.ស.ភ. គឺផលិតទឹកផ្គត់ផ្គង់ និងចែកចាយទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ក្នុងនោះរួមមានប្រជាជនប្រើប្រាស់ទឹកស្អាតសម្រាប់ជីវភាព ពាណិជ្ជកម្ម ឧស្សាហកម្ម និងស្ថាប័នរដ្ឋ។ ដើម្បីបំពេញបេសកកម្មនេះ រ.ទ.ស.ភ. បានអនុវត្តសកម្មភាពប្រតិបត្តិការលើទ្រព្យរោងចក្រ និងហត្ថូបករណ៍របស់ខ្លួន ព្រមទាំងប្រតិបត្តិការរដ្ឋបាល ពាណិជ្ជកម្ម និងហិរញ្ញវត្ថុផ្សេងៗ ដូចជាការចែកចាយទឹកក្នុងក្រុងភ្នំពេញ ជាយក្រុង និងការពង្រីក និងការកែលម្អប្រព័ន្ធផលិតកម្ម និងបណ្តាញចែកចាយ។

ដោយមានការអនុញ្ញាតពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្នុងឆ្នាំ២០០៤ ទ្រព្យសកម្ម និងប្រតិបត្តិការរបស់រដ្ឋាករទឹកតាខ្មៅ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបានផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ រ.ទ.ស.ភ.។ រ.ទ.ស.ភ. ប្រើទ្រព្យសម្បត្តិទាំងនេះ ដើម្បីផ្គត់ផ្គង់ និងបែងចែកទឹកស្អាតសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។

រ.ទ.ស.ភ. មានទីតាំងនៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបួន អាងតម្កល់ទឹកបួនកន្លែង។ ដើម្បីបំពេញតម្រូវការកើនឡើង នៃការប្រើប្រាស់ទឹកស្អាត នាឆ្នាំ២០០៩ រ.ទ.ស.ភ. បានបង្កើនសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតរបស់រោងចក្រដោយចង្វារ ទ្វេរដង ពី៦៥.០០០ម៉ែត្រគូប/ថ្ងៃ ទៅ១៣០.០០០ម៉ែត្រគូប/ថ្ងៃ។ ក្នុងពេលនោះដែរ រ.ទ.ស.ភ. ក៏បានសាងសង់អាងតម្កល់ទឹកស្អាតមួយជំនួស អាងចាស់នៅទីក្រុងតាខ្មៅផងដែរ ដែលអាចផ្ទុកទឹកស្អាតបាន ១.៥០០ម៉ែត្រគូប។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. មាននិយោជិតសរុបចំនួន ១.០៣០នាក់ បណ្តាញមេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតសរុបប្រមាណ ២.៧៩៥គីឡូម៉ែត្រ និងបានធ្វើប្រព្រឹត្តិកម្មទឹកស្អាតសរុបចំនួន ១៧៨.២៣៤.០៣៩ម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញចំនួន ៣១៤.៣៤០បណ្តាញ។ ឆ្នាំ២០១០ រ.ទ.ស.ភ. មានផ្ទៃសេវាគ្របដណ្តប់ប្រមាណជា ៩០%លើខណ្ឌទាំង៨ របស់រាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ដោយមិនរាប់ បញ្ចូល២០ឃុំដែលជាសង្កាត់ថ្មីរបស់ រាជធានីភ្នំពេញនោះទេ។ ខណ្ឌទាំង៨របស់រាជធានីភ្នំពេញរួមមាន ខណ្ឌដូនពេញ ៧មករា ចំការមន ទួលគោក ឫស្សីកែវ ដង្កោ មានជ័យ សែនសុខ។ តាមរយៈការពង្រីករាជធានីភ្នំពេញ ដោយបង្កើតជាសង្កាត់ថ្មីនេះ ក៏ជាសក្តានុពលមួយ នៃការពង្រីកផ្ទៃសេវា និងការភ្ជាប់បណ្តាញតទឹករបស់ រ.ទ.ស.ភ. នាពេលអនាគតផងដែរ។ ក្នុងឆ្នាំ២០១០ រ.ទ.ស.ភ. បានសាងសង់ រោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតនិរោធដំហាន១ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតបានចំនួន ១៣០.០០០ម៉ែត្រគូប/ថ្ងៃ។ គម្រោងវិនិយោគនេះ បានបញ្ចប់ក្នុងឆ្នាំ២០១៣ ជាមួយគ្នានោះគម្រោងវិនិយោគលើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធដំហាន២ បានចាប់ផ្តើមបន្ត ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតបានទ្វេរដង ពីសមត្ថភាពដើម

១- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

១៣០.០០០ម៉ែត្រគូប/ថ្ងៃ ទៅ ២៦០.០០០ ម៉ែត្រគូប/ថ្ងៃ ដោយរំពឹងថានឹងអាចបំពេញតម្រូវការប្រើប្រាស់ទឹកស្អាតសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២១។

រ.ទ.ស.ភ. រក្សាកំណត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀលដែលជាប្រព័ន្ធបណ្ណគោលរបស់ខ្លួន។ ចំពោះប្រតិបត្តិការ រូបិយប័ណ្ណអន្តរជាតិផ្សេងៗត្រូវបានបង្ហាញជាប្រាក់រៀល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការជាមធ្យមប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា។

ក- ការវិភាគចំណូល

រ.ទ.ស.ភ. មានចំណូល ៣ប្រភេទធំៗ គឺចំណូលបានមកពីការលក់ទឹក សេវាសាងសង់ និងចំណូលផ្សេងៗ។

- ចំណូលបានមកពីការលក់ទឹករួមមាន៖ ចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គភាពរដ្ឋ បន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បបរមាវិភាជន៍ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹក ដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់៖ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹក ដែល រ.ទ.ស.ភ. បានសាងសង់ជូនក្រុមហ៊ុនសំណង់មួយ។

- ចំណូលផ្សេងៗរួមមាន៖ ចំណូលបានមកពីការថែទាំនាឡិកា លក់សម្ភារតបណ្តាញទឹក ការដាក់ពិន័យពីការប្រើប្រាស់ទឹកពុំមានការអនុញ្ញាតពីរ.ទ.ស.ភ. និងផ្សេងៗ។

- ចំណូលថែទាំនាឡិកា៖ គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកា ដោយគិតថ្លៃ៥០រៀលក្នុងទំហំនាឡិកា១៥មម ផ្អែកតាមទំហំនាឡិកាជារៀងរាល់ខែ។

ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។

- ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖ គឺជាចំណូលទទួលបានពីការលក់នាឡិកាស្ទង់ទឹកបំពង់ និងសម្ភារតភ្ជាប់។

- ចំណូលពីការដាក់ពិន័យ៖

គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវនិងពិន័យលើបទល្មើសតបណ្តាញទឹក ដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ.។

- ចំណូលផ្សេងៗ៖ គឺជាចំណូលទទួលបានមកពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងការវិនិយោគសម្រាប់ ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ។ ក្រៅពីនោះគឺជាចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយរបស់សាលារាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	២០១៦ (ពាន់រៀល)	២០១៥ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	១៩៨.១៧៩.៨៧៤	១៩១.៣៤៨.២៤៦	៦.៨៣១.៦២៨	៣,៥៧%

រ.ទ.ស.ភ. មានចំណូលសរុប១៩៨.១៧៩.៨៧៤.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ២០១៦ និង ១៩១.៣៤៨.២៤៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ៦.៨៣១.៦២៨.០០០រៀល ស្មើនឹង៣,៥៧%។ យើងឃើញថាការកើនឡើងនេះគឺដោយសារ ចំនួនអតិថិជនបានកើនឡើងចំនួន ២១.៨១១បណ្តាញ ពី២៨៩.០២៤បណ្តាញ ទៅ៣១០.៨៣៥បណ្តាញ និងការកើនឡើងនៃការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែ ដែលបានកើនឡើងចំនួន ០,៩ម៉ែត្រគូប ពី៤៣,៥៩ម៉ែត្រគូប ទៅ៤៤,៤៩ម៉ែត្រគូប ដែលធ្វើឲ្យចំណូលថ្លៃលក់ទឹកកើនឡើងចំនួន ១៦.៩៧៨.៤០៦.០០០រៀល ស្មើនឹង១០,៤៨% ខណៈដែលចំណូលផ្សេងៗបានកើនឡើងចំនួន២.៨៥៣.២២២.០០០រៀល ស្មើនឹង ២១,១៥% ទោះបីជាចំណូលពីសេវាសាងសង់បានថយចុះចំនួន ១២.៥៤៧.៩៣៩.០០០រៀល ស្មើនឹង៦៩,៨៣%។



១-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ភ. មានដូចខាងក្រោម៖

	ឆ្នាំ២០១៦ (ពាន់រៀល)		ឆ្នាំ២០១៥ (ពាន់រៀល)	
ចំណូលថ្លៃលក់ទឹក	១៧៩.០០៦.៥០១	៩០,៣៣%	១៦២.០២៨.០៩៥	៨៤,៦៨%
ចំណូលពីសេវាសាងសង់	៥.៤២០.៨៦០	២,៧៤%	១៧.៩៦៨.៧៩៩	៩,៣៩%
ចំណូលផ្សេងៗ	១៣.៧៥២.៥១៣	៦,៩៤%	១១.៣៥១.៣៥២	៥,៩៣%

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	ឆ្នាំ២០១៦		២០១៥		បម្រែបម្រួល		
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	ទឹកប្រាក់
	ម ^៣ /បណ	ពាន់រៀល	ម ^៣ /បណ	ពាន់រៀល	ម ^៣ /បណ	ពាន់រៀល	ភាគរយ
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ	៨៣.៨៣៣.១៤៨	៧៦.៧១៨.២២៩	៧៧.៩៨៥.៣៨៣	៧១.៨៦២.៣៦៨	៥.៨៤៧.៧៦៥	៤.៨៥៥.៨៦១	៦,៧៦%
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៦៥.១៨២.៦៨៨	៧៦.៣៣៦.០៩៨	៥៧.៤៧៩.០៥០	៦៧.៧០៣.២៧០	៧.៧០៣.៦៣៨	៨.៦៣២.៤២៨	១២,៧៥%
ការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈ	៧.០០៦.៤៤៨	៧.២១៦.៦៤១	៦.៦០៤.០៣០	៦.៨០២.១៥១	៤០២.៤១៨	៤១៨.៤៩០	៦,០៩%
ការលក់ទឹកស្អាតជូនបន្ទប់ជួល	៧.៧២៦.២០១	៨.៧៥៨.៨៦៩	៥.៣៥០.៨០៣	៤.៩០២.៥១៤	២.៣៧៥.៣៩៨	៣.៨៥៦.៣៥៥	៧៨,៦៦%
ចំណូលបានពីការភ្ជាប់បណ្តាញទៅតាមផ្ទះ	-	៩.០៧៨.០០៣	-	៧.៥៧២.៥៦៧	-	១.៥០៥.៤៣៦	១៩,៨៨%
ចំណូលពីសេវាសាងសង់	-	៥.៤២០.៨៦០	-	១៧.៧៦៨.៧៩៩	-	(១២.៥៤៧.៩៣៩)	(៦៩,៨៣%)
ចំណូលផ្សេងៗ	-	១៣.៧៥២.៥១៣	-	១១.៣៥១.៣៥២	-	២.៤០១.១៦១	២១,១៥%

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទជីវភាព)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកជីវភាពចំនួន ៧៦.៧១៨.២២៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និង៧១.៨៦២.៣៦៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ៤.៨៤៧.៧៦៥.០០០រៀល ស្មើនឹង៦,៧៦%។ យើងឃើញថាការកើនឡើងនេះកើតឡើងដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ១៨.៧៣៥បណ្តាញ ពី២៣២.៣៣២បណ្តាញ ទៅ២៥១.០៦៧បណ្តាញ និងការកើនឡើងនៃការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែ ដែលបានកើនឡើងចំនួន ០,០៤ម៉ែត្រគូប ពី២៧,៩៩ម៉ែត្រគូប ទៅ២៨,០៣ម៉ែត្រគូប។

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកប្រភេទអាជីវកម្មនិងឧស្សាហកម្មចំនួន ៧៦.៣៣៦.០៩៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និង៦៧.៧០៣.២៧០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់ កើនឡើងចំនួន៨.៦៣២.៨២៨.០០០រៀលស្មើនឹង១២,៧៥%។ យើងឃើញថាកំណើននេះ កើនឡើងដោយសារ ចំនួនអតិថិជនបានកើនឡើងចំនួន ២.៩៧២បណ្តាញ ពី ៥១.២៥៦បណ្តាញទៅ ៥៤.២២៨បណ្តាញ និងការប្រើប្រាស់ទឹកក្នុងមួយបណ្តាញ ក្នុងមួយខែបានកើនឡើងចំនួន ១៦,៣៤ម៉ែត្រគូប ពី១០១,០៥ម៉ែត្រគូប ទៅ១១៧,៣៩ម៉ែត្រគូប។

១- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.២- ការវិភាគចំណូលតាមផ្នែក (ត)

- ចំណូលពីការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈ (ប្រភេទអង្គភាពរដ្ឋ)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកប្រភេទអង្គភាពរដ្ឋចំនួន ៦.៨០២.១៥១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និង ៧.២១៦.៦៤១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់កើនឡើងចំនួន ៤១៤.៤៩០.០០០រៀល ស្មើនឹង៦,០៩% ដោយសារការប្រើប្រាស់ទឹកក្នុងមួយបណ្តាញ ក្នុងមួយខែបានកើនឡើងចំនួន១៣៣,៧៩ម៉ែត្រគូប ពី៦៨១,៨១ ម៉ែត្រគូប ទៅ ៨១៥,៦០ម៉ែត្រ គូប ទោះបីចំនួនអតិថិជនបានថយចុះចំនួន ១៤១បណ្តាញ ពី៧៩៦ បណ្តាញ ទៅ៦៥៥បណ្តាញ ។

- ចំណូលបានពីការលក់ទឹកស្អាតជូនបន្ទប់ជួល

រ.ទ.ស.ភ. មានចំណូលពីការលក់ទឹកស្អាតជូនបន្ទប់ជួលចំនួន ៨.៧៥៨.៨៦៩.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និង ៤.៩០២.៥១៤.០០០រៀលសម្រាប់ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ៣.៨៥៦.៣៥៥.០០០រៀលស្មើនឹង ៧៨,៦៦%។ យើងឃើញថាការកើនឡើងនេះ គឺដោយសារចំនួនអតិថិជនបានកើនឡើង២៤៩បណ្តាញ ពី៤.៦០៣បណ្តាញ ទៅ ៤.៨៥២បណ្តាញ និងការប្រើប្រាស់ទឹកក្នុងមួយបណ្តាញ ក្នុងមួយខែ បានកើនឡើងចំនួន ៧,០៣ម៉ែត្រគូប ពី១៤២,៧៥ម៉ែត្រគូប ទៅចំនួន ១៤៩,៧៨ម៉ែត្រគូប។

- ចំណូលបានពីការភ្ជាប់បណ្តាញទៅតាមផ្ទះ

រ.ទ.ស.ភ. មានចំណូលពីការភ្ជាប់បណ្តាញទៅតាមផ្ទះចំនួន ៩.០៧៨.០០៣.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និង ៧.៥៧២.៥៦៧.០០០រៀលសម្រាប់ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ១.៥០៥.៤៣៦.០០០រៀលស្មើនឹង ១៩,៨៨%។ យើងឃើញថាការកើនឡើងនេះដោយសារ រ.ទ.ស.ភ. ការកែសម្រួលតម្លៃសិទ្ធិជារឹកថ្មី ដែលបានដាក់ឱ្យប្រើប្រាស់នៅចុងត្រីមាសទី៤ ឆ្នាំ២០១៤។

- កម្រៃពីសេវាសាងសង់

រ.ទ.ស.ភ. មានកម្រៃពីការសាងសង់ចំនួន ៥.៤២០.៨៦០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និង ១៧.៧៦៨.៧៩៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់ថយចុះចំនួន១២.៥៤៧.៩៣៩.០០០រៀល ស្មើនឹង៦៩,៨៣%។ ការថយចុះនេះដោយសារការអនុវត្តន៍គម្រោងនៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង ជិតត្រូវបានបញ្ចប់១០០% ទើបការអនុវត្តគម្រោងត្រូវបានថយចុះជាងឆ្នាំមុន។

- ចំណូលផ្សេងៗ

រ.ទ.ស.ភ. មានចំណូលផ្សេងៗចំនួន ១៣.៧៥២.៥១៣.០០០រៀល សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និង ១១.៣៥១.៣៥២.០០០រៀល សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ២.៤០១.១៦១.០០០រៀល ស្មើនឹង២១,១៥%។ យើងឃើញថាការកើនឡើងនេះបណ្តាលមកពីចំណូលដែលបានមកពីការលក់គ្រឿងបន្លាស់ និងការលក់នាឡិកាទឹក។



១-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.៣-ការវិភាគគំណត់ចំណេញដុល

រ.ទ.ស.ភ. បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួន ក្នុងទម្រង់ជាបាយការណ៍លទ្ធផលតាមប្រភេទដូចនេះ ពុំមានការបង្ហាញឲ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឲ្យឃើញធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ក.៤- ការចំណេញមុនបង់ពន្ធខាងក្រោម។

ក.៤- ការចំណេញមុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល/(ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគនៃចំណាយប្រតិបត្តិការ យើងលើកយកចំណាយរំលស់ទ្រព្យសកម្មរូបី អរូបី ចំណាយលើការប្រើប្រាស់អគ្គិសនី និងចំណាយលើប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួលយកមកពិភាក្សាដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	ឆ្នាំ២០១៦ (ពាន់រៀល)	ឆ្នាំ២០១៥ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	១៩៨.១៧៩.៨៧៤	១៩១.៣៤៨.២៤៦	៦.៨៣១.៦២៨	៣,៥៧%
ចំណាយ អគ្គិសនី	(៣២.៣០១.៩៧៤)	(២៩.៩៨៨.២១២)	(២.៣១៣.៧៦២)	(៧,៧២%)
ចំណាយប្រាក់បៀវត្សរ៍ប្រាក់ឈ្នួល និងចំណាយ ពាក់ព័ន្ធ	(៣៦.១៤២.៦៩៤)	(៣០.៦៥១.៤៩៧)	(៥.៤៩១.១៩៧)	(១៧,៩១%)
ចំណាយរំលស់លើ ទ្រព្យសកម្មរូបី និងអរូបី	(៣៥.៩៩៥.៣៧១)	(៣៤.៦៤៧.៧០៣)	(១.៣៤៧.៦៦៨)	(៣,៨៩%)
ចំណូលហិរញ្ញវត្ថុ	២០.១៩៣.៥៩៩	៣៣.២១០.៤៦៦	(១៣.០១៦.៨៦៧)	៣៩,២០%
ចំណាយហិរញ្ញវត្ថុ	(១៧.០៧១.៧៨៣)	(១៩.៨៦៩.៨៥៨)	(២.៧៩៨.០៧៥)	(១៤,០៨%)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៦០.៥៩១.២៩០	៦៧.៩៨៣.២៤៦	(៧.៣៩១.៩៥៦)	(១០,៨៧%)

រ.ទ.ស.ភ. មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៦០.៥៩១.២៩០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និង៦៧.៩៨៣.២៤៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់ថយចុះចំនួន៧.៣៩១.៩៥៦.០០០រៀល ស្មើនឹង១០,៨៧%។ ការថយចុះនេះដោយសារចំណូល/(ចំណាយ) ហិរញ្ញវត្ថុ ដែលការកើនឡើង ឬថយចុះនៃចំណូល/(ចំណាយ)ហិរញ្ញវត្ថុនេះ គឺដោយសារការចំណេញ/(ខាត) ពីអត្រាប្តូរប្រាក់ ពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារក្នុងស្រុកក្នុងអំឡុងការិយបរិច្ឆេទ និងលើប្រាក់កម្ចីពី AfD និងពីអត្រាប្តូរប្រាក់ លើប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយ JICA ដែលនៅដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ រ.ទ.ស.ភ. មានចំណូលហិរញ្ញវត្ថុ-សុទ្ធ ចំនួន ១៣.៣៤០.៦០៨.០០០រៀល ប៉ុន្តែនៅដំណាច់ ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. មានចំណូលហិរញ្ញវត្ថុ-សុទ្ធ តែចំនួន ៣.១២១.៨១៦.០០០រៀល ដែលធ្វើឲ្យមានបម្រែបម្រួលរហូតដល់ ១០,២១៨,៧៩២.០០០រៀល។

១- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.៥- ការចំណេញក្រោយបង់ពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារនិងអាករ ដូចនេះ រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណេញជាប់ពន្ធនូវអត្រា ២០%។ ដោយឡែកពន្ធលើប្រាក់ចំណេញដែលជាប់អត្រា២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យ ទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	ឆ្នាំ២០១៦ (ពាន់រៀល)	ឆ្នាំ២០១៥ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណេញមុនបង់ពន្ធ (ក)	៦០.៥៩១.២៩០	៦៧.៩៨៣.២៤៦	(៧.៣៩២.៩៥៦)	១០,៨៧%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(១០.១៥៩.១៧០)	(១៤.០៥១.១៧៦)	៣.៨៩២.០០៦	(២៧,៧០%)
ចំណេញ/(ខាត) ពីការវាយតម្លៃហានិភ័យកាតព្វកិច្ច សោធននិវត្តន៍	(១.១៥៩.០១៥)	៣.០១៧.០៦១	(៤.១៧៦.០៧៦)	(១៣៨,៤២%)
ចំណេញក្នុងគ្រា	៤៩.២៧៣.១០៥	៥៦.៩៤៩.១៣១	(៧.៦៧៦.០២៦)	(១៣,៤៨%)
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១៦,៧៧%	២០,៦៧%		

រ.ទ.ស.ភ. មានចំណេញក្នុងគ្រាចំនួន ៤៩.២៧៣.១០៥.០០០រៀល សម្រាប់ដំណាច់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និង៥៦.៩៤៩.១៣១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់ ថយចុះចំនួន៧.៦៧៦.០២៦.០០០រៀល ស្មើនឹង១៣,៤៨%។ ការថយចុះនេះដោយសារចំណូល/(ចំណាយ) ហិរញ្ញវត្ថុ ដែលការ កើនឡើង ឬថយចុះនៃចំណូល/(ចំណាយ)ហិរញ្ញវត្ថុនេះ គឺដោយសារការចំណេញ/(ខាត) ពីអត្រាប្តូរប្រាក់ពីគណនីប្រាក់បញ្ញើ សន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារក្នុងស្រុកក្នុងអំឡុងការិយបរិច្ឆេទ និងលើប្រាក់កម្ចីពី AfD និងពីអត្រាប្តូរប្រាក់ លើប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយ JICA ដែលនៅដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ រ.ទ.ស.ភ. មានចំណូលហិរញ្ញវត្ថុ-សុទ្ធ ចំនួន ១៣.៣៤០.៦០៨.០០០រៀល ប៉ុន្តែនៅដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ. មានចំណូលហិរញ្ញវត្ថុ-សុទ្ធ តែចំនួន ៣.១២១.៨១៦.០០០រៀល ដែលធ្វើឲ្យមានបម្រែបម្រួលរហូត ដល់ ១០.២១៨.៧៩២.០០០រៀល ដែលធ្វើឲ្យចំណេញមុនបង់ពន្ធ បានថយចុះចំនួន ៧.៣៩២.៩៥៦.០០០រៀល ស្មើនឹង ១០,៨៧%។ ទៀតសោតយើងបានខាតពីការវាយតម្លៃហានិភ័យកាតព្វកិច្ចសោធននិវត្តន៍នៅដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ចំនួន១.១៥៩.០១៥.០០០រៀល ដែលនៅដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ចំណេញចំនួន៣.០១៧.០៦១.០០០រៀល។

ក.៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

- **អត្រាថ្លៃទឹក៖** រ.ទ.ស.ភ. ជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងសង្គម។ ដោយហេតុនេះ ហើយបានជាការកំណត់ថ្លៃលក់ទឹក ត្រូវតែបានអនុម័តពីនាយករដ្ឋមន្ត្រី។ ចាប់តាំងពីឆ្នាំ២០០១ រ.ទ.ស.ភ. ពុំដែលធ្វើការសម្រួល ឬ ដំឡើងថ្លៃលើការប្រើប្រាស់ទឹកស្អាតទេ។

ផលចំណេញដែលទទួលបានកន្លងមក ក៏ដូចជាកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារ តែមានកត្តាគាំទ្រដូចខាងក្រោម៖

- **អត្រាទឹកបាត់បង់៖** រ.ទ.ស.ភ. បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកត្រឹម ៧,៥% ប៉ុណ្ណោះ នៅត្រីមាសទី៤ ឆ្នាំ២០១៦នេះ។ កត្តានេះជាកត្តាចម្បងដែលធ្វើឲ្យ រ.ទ.ស.ភ. មានចរន្តភាពហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។

- **ការបង្កើនចំនួនអតិថិជន៖** ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញផ្ទៃសេវាឲ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ តំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។



១-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

ក.៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

-ការបង្កើនថ្លៃលក់ទឹកមធ្យម៖ តាមរយៈការស្វែងរកអតិថិជន ដែលជាប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឲ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ. កើនឡើង ដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះមានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

-ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ. ធ្វើការគ្រប់គ្រងលើការចំណាយនេះ ពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលជាចំណាយដ៏ធំ និងសំខាន់ក្នុងដំណើរការប្រតិបត្តិកម្មទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជាជ្រើសរើសយកការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសំពាធទឹក។ នៅឆ្នាំ២០១២ រ.ទ.ស.ភ. ចាប់ផ្តើមប្រើប្រាស់វត្ថុធាតុដើមក្នុង ការធ្វើប្រតិបត្តិកម្មទឹកដែលមានប្រសិទ្ធភាពខ្ពស់ គឺមានតម្លៃទាប ដូចជាការប្រើប្រាស់សារធាតុបណ្តុះកក (PAC) ជំនួសសាច់ដុំ។

-ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ. បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ សម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញបំពង់ សម្ភារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឲ្យឃើញពីគម្លាតភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឲ្យ រ.ទ.ស.ភ. ទទួលបានការទិញនូវតម្លៃទាប តែក៏មិនមើលរំលងនូវគុណភាពនោះដែរ។

-អត្រាទាហ្មាក់៖ នាចុងត្រីមាស២០១៦ រ.ទ.ស.ភ. មានអត្រាទាហ្មាក់ ៩៩,៩០%។ អត្រានេះមិនត្រឹមតែធ្វើឲ្យ រ.ទ.ស.ភ. មានសន្ទនីយភាពខ្ពស់នោះទេ តែក៏ធ្វើឲ្យ រ.ទ.ស.ភ. មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ទុនបង្វិលរបស់ខ្លួនឲ្យ មានប្រសិទ្ធភាពផងដែរ។

-ការគ្រប់គ្រងសាច់ប្រាក់៖ តាមរយៈអត្រាទាហ្មាក់ដែលមានកម្រិតខ្ពស់ខាងលើនេះធ្វើឲ្យ រ.ទ.ស.ភ. មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រងនេះ រ.ទ.ស.ភ. បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរនោះ រ.ទ.ស.ភ. បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់តែ រ.ទ.ស.ភ. ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះដែរ។

-ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ ធ្វើឲ្យ រ.ទ.ស.ភ. មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូច ជាការសាងសង់រោងចក្រប្រតិបត្តិកម្មទឹកស្អាត ការតបណ្តាញមេនាទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ. បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

-ស្ថានភាពសេដ្ឋកិច្ច៖ ការប្រែប្រួលនូវស្ថានភាពសេដ្ឋកិច្ចជះឥទ្ធិពលលើមធ្យមភាគនៃការប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែ ដែលធ្វើឲ្យមានការប្រែប្រួលទៅលើកម្រិតនៃថ្លៃលក់ទឹកមធ្យម។

២- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

ក- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ដោយយោងទៅតាមការសិក្សានៃតម្រូវការប្រើប្រាស់ទឹករៀបរាប់ទៅនឹងកំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ ដោយសារការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ. នឹងត្រូវធ្វើការសាងសង់រោងចក្រប្រតិបត្តិកម្មទឹកស្អាត ដែលមានពីរដំហានបន្ថែមទៀតនៅនិរោធា។ គម្រោងវិនិយោគរោងចក្រប្រតិបត្តិកម្មទឹកស្អាតនិរោធាដំណាក់កាលទី១ ដែលមានសមត្ថភាពផលិតទឹកចំនួន ១៣០.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដែលបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៣។ គម្រោងវិនិយោគរោងចក្រប្រតិបត្តិកម្មទឹកស្អាតនិរោធាដំណាក់កាលទី២ បានចាប់ផ្តើមសាងសង់បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់ ដែលមានសមត្ថភាពផលិតបន្ថែមចំនួន ១៣០.០០០ម៉ែត្រគូប/ថ្ងៃ ដើម្បីបំពេញតម្រូវការទឹកស្អាតចាប់ពីឆ្នាំ២០១៥។

២- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ (ត)

ខ- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ប្រព្រឹត្តកម្មទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយ រ.ទ.ស.ភ. ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារជាក់ស្តែង ហើយនីតិវិធីនេះក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ. ទទួលបាននូវតម្លៃប្រកួតប្រជែង ដែលមានតម្លៃទាប។

គ- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធអាករ ទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ. មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបពិត និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

ឃ- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ. ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

៣- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ. គឺការលក់ទឹកស្អាត ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលពីការលក់ទឹកស្អាតនេះ បានចូលរួមចំណែកលើសពី៩០% នៃចំណូលសរុបនៅឆ្នាំ២០១៦ ហើយ រ.ទ.ស.ភ. ក៏ជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលអាចមានការកើនឡើងអាស្រ័យទៅ តាមចំនួនប្រជាពលរដ្ឋដូចជាការពង្រីករាជធានីភ្នំពេញ និងការធ្វើចំណាកស្រុករបស់ប្រជាជននៅតាមបណ្តាខេត្ត មករស់នៅក្នុងរាជធានីភ្នំពេញ។

៤- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

៤.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ. បានកត់ត្រាបញ្ជីគុណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ “ប្រាក់រៀល”។ ប្រតិបត្តិការជាប្តូររូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្តូររូបិយប័ណ្ណគោលតាមអត្រាប្តូរប្រាក់នាការលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្មនិងបំណុលរូបិយប័ណ្ណបរទេស ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។ រ.ទ.ស.ភ. ចំណេញលើអត្រាប្តូរប្រាក់ចំនួន ៣.១២១.៨១៦.០០០រៀល នៅឆ្នាំ២០១៦ នេះ។

៤.២- ផលប៉ះពាល់នៃអត្រាការប្រាក់

៤.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ ដូច្នេះ រ.ទ.ស.ភ. មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល១ឆ្នាំ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។



៤- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity) "ត"

៤.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ. មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅអត្រា ៦,៥០% ធនាគារពិភពលោក (WB) នៅអត្រា ៨,៥០% និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅអត្រា ៧,៣៥% ក្នុងមួយឆ្នាំ។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក ១,៣៥ ពិន្ទុ។ តែអត្រានេះមិនឲ្យទាបជាង ០,២៥% និងមិនខ្ពស់ជាង ៥,២១% ក្នុងឆ្នាំនោះទេ។ ហិរញ្ញប្បទាននេះនឹងត្រូវប្តូរទៅហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរ ចាប់ពីខែកញ្ញា ឆ្នាំ២០១៣។

៤.២.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ. ដែលអនុលោមទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឲ្យ រ.ទ.ស.ភ. ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែង ឬតម្លៃចរចា។ ទោះបីជាមានបម្រែបម្រួលនៃបរិមាណប្រើប្រាស់វត្ថុធាតុដើមក៏ដោយ វត្ថុធាតុសម្រាប់ការប្រព្រឹត្តកម្មទឹកមានចំណែកតូចបើប្រៀបធៀបនឹងការចំណាយដំណើរការនៅឆ្នាំនីមួយៗ។ គណៈគ្រប់គ្រងជឿជាក់ថា បម្រែបម្រួលនៃបរិមាណប្រើប្រាស់ នេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសឡើយ។

៥- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ. បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពី២០០១ រហូតដល់បច្ចុប្បន្ន ដោយមិនធ្វើការកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវចរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

៦- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានការជះឥទ្ធិពលពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- **ថ្លៃលក់ទឹកស្អាត៖** ដោយសារទឹកស្អាតជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាជនទូទាំងរាជធានីភ្នំពេញដូច្នេះតម្លៃនេះត្រូវបានកំណត់ដោយរដ្ឋាភិបាល។
- **ការពង្រីកផ្ទៃសេវា៖** ការពង្រីកផ្ទៃសេវាបន្ថែម ដើម្បីផ្គត់ផ្គង់ទឹកស្អាតត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ. ដែលអនុញ្ញាតឲ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ.។
- **ការពង្រីករាជធានីភ្នំពេញ៖** រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូល ២០ឃុំបន្ថែមទៀតទៅក្នុងតំបន់រាជធានីភ្នំពេញ ដែលធ្វើឲ្យផ្ទៃសេវារបស់ រ.ទ.ស.ភ. ក្នុងការផ្គត់ផ្គង់ទឹកស្អាតក៏ត្រូវពង្រីកបន្ថែម ដែរ។
- **ការត្រួតពិនិត្យរបស់ រ.ទ.ស.ភ. ក្នុងការផ្តល់ហិរញ្ញប្បទានទៅស្ថាប័នដទៃទៀត៖** រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវផ្តល់ហិរញ្ញប្បទាន ទៅរដ្ឋាករទឹកខេត្តពោធិ៍សាត់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក៏ត្រូវជាត្រូវស្នងអាណាព្យាបាលរបស់ រ.ទ.ស.ភ. ផងដែរ។
- **គោលនយោបាយពន្ធលើអចលនទ្រព្យ៖** ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យអនុវត្តនូវប្រកាសលេខ ៤៩៣ សហវ.បក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី " ការប្រមូលពន្ធលើអចលនទ្រព្យ " ។ អចលនទ្រព្យរបស់ រ.ទ.ស.ភ. គឺសម្រាប់បម្រើឲ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះត្រូវបានលើកលែងពន្ធតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ០០៦ សហវ.អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១។

ទោះបីជាមានការរឹតត្បិតដោយគោលនយោបាយខាងលើក៏ដោយ ក៏គណៈគ្រប់គ្រងព្យាយាមរក្សាទុកនូវគ្រប់មធ្យោបាយ ដើម្បីបង្កើនប្រាក់ចំណូលរបស់ រ.ទ.ស.ភ. ដើម្បីរក្សា និងធានាឲ្យបានចរភាពរបស់ រ.ទ.ស.ភ. ផងដែរ ដូចជាការបង្កើតនូវខ្សែសង្វាក់ធុរកិច្ចថ្មីសម្រាប់ រ.ទ.ស.ភ.។

ផ្នែកទី១០:

ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន

ក្នុងឆ្នាំ២០១៦ រ.ទ.ស.ភ. មានព័ត៌មានចាំបាច់សម្រាប់ការពារវិនិយោគិនដូចខាងក្រោម៖
ក្រុមប្រឹក្សាភិបាល បានជួបប្រជុំចំនួន០៦លើក ក្នុងឆ្នាំនេះ៖

១- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៩ អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៩ អាណត្តិទី៥ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៤:០០នាទីរៀង នៅទីបាត់ការប្រតិបត្តិ នៃ រ.ទ.ស.ភ. ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារ លម្អិតនៃរបាយការណ៍ ដែលបានធ្វើបទបង្ហាញដោយ មន្ត្រីជំនាញ រ.ទ.ស.ភ. រួចមក ក្រុមប្រឹក្សាភិបាលបានពិនិត្យ-សម្រេច ដូចខាងក្រោម៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី៤ ឆ្នាំ២០១៥ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ ដែលបានដេញថ្លៃ(០៨ករណី) ពីគ្រោះថ្លៃ(០៤ករណី) ស្ទង់តម្លៃ(០១ករណី) និងចុះកិច្ចសន្យាផ្ទាល់(០១ករណី) ដែលមានទឹកប្រាក់សរុបចំនួន ១.១៧២.៥៨៣,៣២ដុល្លារអាមេរិក និង ២៤៧.៩១៦.០០០រៀល។
- ៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៥ ដែលចំណាយទឹកប្រាក់សរុបចំនួន ៨៣២.៧១១.៦៥១រៀល។ ក្រុមប្រឹក្សាភិបាល បានអនុម័តលើគម្រោងសាងសង់អគារ ០១ខ្នង មាន០៥បន្ទប់ សម្រាប់សាលាបឋមសិក្សាចំការស្វាយ និងគម្រោងជីក និងស្តារស្រះទឹកក្នុងភូមិទួលសាង់រ៉ា និងអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្កើរ ខេត្តកែប ដោយប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ឆ្នាំ២០១៦។
- ៤- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារ ១០ខែ បូក ២ខែប៉ាន់ស្មាន ឆ្នាំ២០១៥ ដែលមានលទ្ធផល៖
 - ចំណូលសរុប ២២៥.៧៨៤.៤២៥.១០០រៀល
 - ចំណេញមុនបង់ពន្ធ ៦១.៩៦២.៣៦៦.៥០០រៀល
 - ចំណេញពិត ៤៩.៥៦៩.៨៩៣.០០០រៀលក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើផែនការត្រីមាសទី១ ឆ្នាំ២០១៦ ដូចខាងក្រោម៖
 - ចំណូលសរុប ៥១.២៦១.៦៩៦.០០០រៀល
 - ចំណេញមុនបង់ពន្ធ ១៤.៣៣៥.៥២៦.០០០រៀល
 - ចំណេញពិត ១១.៤៦៨.៤២២.០០០រៀល
- ៥- ឯកភាពជាគោលការណ៍លើ ការលុបចេញពីបញ្ជីឆ្នាំ២០១៥ នូវអចលនទ្រព្យខូចបាត់បង់គុណភាព និងធ្វើសំវិធានធនឃ្លាំងនូវសម្ភារមិនប្រើប្រាស់ និងប្រកាសលក់ឡើងវិញ។
- ៦- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លើយតបលើសំណើសុំរបស់ រ.ទ.ស.ភ. ដោយតម្រូវឲ្យ រ.ទ.ស.ភ. បន្តទូទាត់អាករលើតម្លៃបន្ថែមនូវរាល់ការផ្គត់ផ្គង់ទំនិញ និងសេវាសាងសង់ក្នុងស្រុកសម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធដំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ជាធម្មតាសិន។



- ៧- ក្រុមប្រឹក្សាភិបាលពិភាក្សាលើរបៀបវារៈទី៧ និងផ្សេងៗ (ចំណុច ខ) ដោយផ្តល់អនុសាសន៍ណែនាំឲ្យ រ.ទ.ស.ភ. រៀបចំលិខិតទៅសាលារាជធានីភ្នំពេញដែលជាម្ចាស់គម្រោង អំពីផលប៉ះពាល់របស់គម្រោងស្តារ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា លើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។
- ៨- ក្រុមប្រឹក្សាភិបាលអនុម័ត លើការបន្តអាណត្តិរបស់អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន និងអភិបាលឯករាជ្យជាសមាជិកក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ ។
- ៩- ក្រុមប្រឹក្សាភិបាលពិភាក្សាលើ ការបង្កើតគណៈកម្មាធិការវិនិយោគរបស់ក្រុមប្រឹក្សាភិបាល និងណែនាំឲ្យ រ.ទ.ស.ភ សិក្សានិងរៀបចំឯកសារ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំលើកក្រោយ។

១០- ផ្សេងៗ

- ក- ឯកភាពលើរបាយការណ៍សិក្សាលទ្ធភាពសម្រាប់ផ្គត់ផ្គង់ទឹកស្អាតរំលេច ខេត្តកំពត។
- ខ- ក្រុមប្រឹក្សាភិបាលពិភាក្សា និងផ្តល់អនុសាសន៍ណែនាំដូចក្នុងរបៀបវារៈទី៧។
- គ- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំអនុញ្ញាតឱ្យ រ.ទ.ស.ភ ទទួលបានការពន្យារពេលនៃរយៈពេលលើកទឹកចិត្តពន្ធដារតាមអនុក្រឹត្យលេខ ០១.អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ។
- ឃ- ក្រុមប្រឹក្សាភិបាលអនុម័តលើគម្រោងកាត់បន្ថយថាមពលក្រោមយន្តការផ្តល់ឥណទានរួមគ្នាសម្រាប់គម្រោងកាត់បន្ថយ CO₂។

២- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ អាណត្តិទី៥ របស់ រ.ទ.ស.ភ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ អាណត្តិទី៥ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង០៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបានធ្វើបទបង្ហាញដោយ មន្ត្រីជំនាញ រ.ទ.ស.ភ រួចមក ក្រុមប្រឹក្សាភិបាលបានពិនិត្យ-សម្រេច ដូចខាងក្រោម៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅអង្គភាពលទ្ធកម្ម។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ដែលបានដេញថ្លៃ(០៩ករណី) ពិគ្រោះថ្លៃ(០៥ករណី) និងចុះកិច្ចសន្យាផ្ទាល់(១ករណី) មានទឹកប្រាក់សរុបចំនួន ៤.២០៧.៩៧៣.៩៦៦រៀល និង ២៤៥.០០០ ដុល្លារអាមេរិក។
- ៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្ត នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ដែលចំណាយទឹកប្រាក់សរុបចំនួន ១៦៩.១២៣.៣៥០ រៀល ។ ក្រុមប្រឹក្សាភិបាល បានអនុម័តលើ៖
 - គម្រោងសាងសង់សាលាបឋមសិក្សា ភ្នំព្នា ស្រុកអង្គជ័យ ខេត្តកំពត
 - គម្រោងជីកស្រះទឹក ១កន្លែង នៅក្នុងស្រុកដំណាក់ចង្កើរ ខេត្តកែប
 - គម្រោងចំណាយជូនកងពលតូចអន្តរាគមន៍លេខ ៨
- ៤- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០១៦ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
 - ចំណូលសរុប ៥៣.០៥៩.៨៦៩.២០០រៀល
 - ចំណេញមុនបង់ពន្ធ ១៤.៤៧៣.៩០៤.៩៩២រៀល
 - ចំណេញពិត ១១.៥៧៩.១២៤.០១៤រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើផែនការត្រីមាសទី២ ឆ្នាំ២០១៦ ដូចខាងក្រោម៖

- ចំណូលសរុប ៥២.០០១.៤៨៦.០០០រៀល
- ចំណេញមុនបង់ពន្ធ ១៣.៧២៥.៤០៣.០០០រៀល
- ចំណេញពិត ១០.៩៨០.៣២៣.០០០រៀល

៥- ឯកភាពលើរបាយការណ៍លទ្ធផលហិរញ្ញវត្ថុឆ្នាំ២០១៥ (ក្រោយសវនកម្ម) ដែលទទួលបានប្រាក់ចំណេញចំនួន៥៦.៩៤៩.១៣១.០០០រៀល។

ក្រុមប្រឹក្សាភិបាលបានសម្រេចលើការបែងចែកប្រាក់ចំណេញ ប្រចាំឆ្នាំ២០១៥ ដូចខាងក្រោម៖

- បង្កើតភាគបម្រុងតាមច្បាប់ចំនួន ៥% មានទឹកប្រាក់ចំនួន ២.៨៤៧.៤៥៦.៥៥០រៀល
- បង្កើតភាគបម្រុងសេរីចំនួន ៥% មានទឹកប្រាក់ចំនួន ២.៨៤៧.៤៥៦.៥៥០រៀល
- ប្រាក់ចំណេញរក្សាទុក មានទឹកប្រាក់ចំនួន ៣៧.៩៨៤.៧២២.៥៧៤រៀល
- ភាគលាភជាសាច់ប្រាក់ សម្រាប់ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ ប្រចាំឆ្នាំ២០១៥៖
 - អនុបាតនៃការបែងចែកភាគលាភ ចំនួន ២៣.៣០%
 - ភាគលាភសរុបដែលត្រូវបែងចែក មានទឹកប្រាក់ចំនួន ១៣.២៦៩.៤៩៥.៣២៦រៀល
 - ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ចំនួន ១៥២,៥៧ រៀល/ភាគហ៊ុន
 - កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ៖ ០៨ មេសា ២០១៦
 - កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ៖ ១៨ មេសា ២០១៦

៦- សម្រេចលើកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៤ ៖

- កាលបរិច្ឆេទកំណត់ទុក (Record Date)៖ ១១ មេសា ២០១៦
- កាលបរិច្ឆេទកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី៤៖ ០២ ឧសភា ២០១៦
- ពេលវេលា៖ ម៉ោង ០៨:០០ ដល់ ម៉ោង ១១:០០
- ទីកន្លែងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី៤៖ សាលប្រជុំធំ (ស្នាក់ការដ្ឋានទឹកស្វយ័តក្រុងភ្នំពេញ)
- របៀបវារៈ៖ សំខាន់ៗ៖ របាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០១៥ និងទិសដៅអាជីវកម្មឆ្នាំ២០១៦

៧- ឯកភាពលើការចេញសេចក្តីប្រកាសជាសាធារណៈស្តីពី ការពន្យារអាណត្តិរបស់អភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន។

៨- ឯកភាពជាគោលការណ៍លើ ប្រាក់កម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។ រ.ទ.ស.ភ. ត្រូវបន្តអនុវត្តទៅតាមនីតិវិធី ដែលកំណត់ដោយច្បាប់ និងបញ្ញត្តិជាធរមាន។

៩- ឯកភាពជាគោលការណ៍លើ លិខិតគាំទ្រ (Comfort Letter) ចំពោះគម្រោងហិរញ្ញប្បទានផ្ទាល់លើកទី៤ រវាង រ.ទ.ស.ភ. និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)។ រ.ទ.ស.ភ. ត្រូវស្នើសុំការសម្រេចចុងក្រោយទៅក្រសួងអាណាព្យាបាលទាំងពីរ។

១០- ក្រុមប្រឹក្សាភិបាលសម្រេចលើ គម្រោងវិនិយោគសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅ ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ដោយប្រើប្រាស់មូលនិធិរបស់ រ.ទ.ស.ភ. ដែលមានតម្លៃគម្រោងប្រមាណជា ២លាន ដុល្លារអាមេរិក។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលផ្តល់អនុសាសន៍លើ ការទិញដីសម្រាប់សាងសង់រោងចក្រទឹកស្អាតថ្មី ដោយត្រូវស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។

៣- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១ អាណត្តិទី៥ របស់ រ.ទ.ស.ភ. ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ៖

រ.ទ.ស.ភ. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១ អាណត្តិទី៥ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើខ្លឹមសារលម្អិតនៃរបាយការណ៍បង្ហាញដោយ មន្ត្រីជំនាញ រ.ទ.ស.ភ. រួចមក ក្រុមប្រឹក្សាភិបាលបានពិនិត្យ-សម្រេច ដូចខាងក្រោម៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសេវាកម្មផ្ទៃក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានអាជីវកម្ម។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ដែលបានដេញថ្លៃ(១១ករណី) ពិគ្រោះថ្លៃ(០៣ករណី)មានទឹកប្រាក់សរុបចំនួន៥.៣២៩.៩២១.១១៤,៦៣រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័តលើគម្រោងលទ្ធកម្មកែតម្រូវសម្រាប់ធនាសទី២ ឆ្នាំ២០១៦ ដែលគ្រោងទឹកប្រាក់សរុបប្រមាណ ៥.៦៨៤លានរៀល។



៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ដែលចំណាយទឹកប្រាក់សរុបចំនួន ៥៦១.៥៩១.៦១០រៀល។ ក្រុមប្រឹក្សាភិបាល ក៏បានអនុម័តលើការដឹកអណ្តូងស្នប់ ចំនួន១២កន្លែង នៅក្នុងខណ្ឌព្រែកព្នៅ ដែលគ្រោងទឹកប្រាក់សរុបប្រមាណ ២៤.០០០ដុល្លារអាមេរិក។

៤- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារត្រីមាសទី២ ឆ្នាំ២០១៦ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

- ចំណូលសរុប ៥៣.៣៧៤.៦១៣.៨០០រៀល
- ចំណេញមុនបង់ពន្ធ ១៤.៩៤១.៤៥៨.៨០០រៀល
- ចំណេញពិត ១១.៩៥៤.៣៩២.១០០រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើផែនការត្រីមាសទី៣ ឆ្នាំ២០១៦ ដូចខាងក្រោម៖

- ចំណូលសរុប ៥០.៤៣២.៣៤៩.០០០រៀល
- ចំណេញមុនបង់ពន្ធ ១៣.៤៦០.៧៩២.០០០រៀល
- ចំណេញពិត ១០.៧៦៨.៦៣៦.០០០រៀល

៥- ក្រុមប្រឹក្សាភិបាលផ្តល់អនុសាសន៍ណែនាំឱ្យ រ.ទ.ស.ភ រៀបចំលិខិតជូនសាលារាជធានីភ្នំពេញ ស្តីពីផលប៉ះពាល់រវាង គម្រោងកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ ដើម្បីទាមទារសំណងពី ក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងនេះ។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានឯកភាពជាគោលការណ៍លើការជម្រះបញ្ជីសារពើភ័ណ្ឌរបស់ រ.ទ.ស.ភ. នូវ មធ្យោបាយដឹកជញ្ជូនចំនួន ១គ្រឿង ដោយអនុវត្តទៅតាមគោលការណ៍ និងនីតិវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៤- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០១៦ (ប្រជុំលើកទី២២) អាណត្តិទី៥ របស់ រ.ទ.ស.ភ. ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ អាណត្តិទី៥ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៩និង០០ នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់ លើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើ របៀបវារៈ៖

១. របាយការណ៍លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែលបានកំណត់អត្តសញ្ញាណហានិភ័យ និង ផលប៉ះពាល់ចំពោះ រ.ទ.ស.ភ ។
២. ការប្រើប្រាស់ថវិកាបដិភាគរបស់ រ.ទ.ស.ភ ចំនួន ៤៨៦.៨០០ដុល្លារអាមេរិក សម្រាប់គម្រោងកាត់បន្ថយថាមពល ក្រោមការផ្តល់ឥណទានរួមគ្នាសម្រាប់គម្រោងកាត់បន្ថយ CO₂។
៣. ការកសាងគម្រោងផែនការអាជីវកម្មរយៈពេលវែងត្រូវបញ្ចប់ឱ្យបានទាន់ពេលវេលា ដើម្បីស្នើសុំក្រុមប្រឹក្សាភិបាល ពិនិត្យ និងអនុម័ត។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលបានសម្រេចលើ កាលបរិច្ឆេទកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២៣ អាណត្តិទី៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០ នាទីព្រឹក។

៥- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២៣ អាណត្តិទី៥ របស់ រ.ទ.ស.ភ. ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២៣ អាណត្តិទី៥ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ០៨និង៣០ នាទីព្រឹក នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើ ខ្លឹមសារលម្អិត នៃរបាយការណ៍ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ. ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

- ១- ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសវនកម្មវ័ន្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ សាខាសេវាកម្មទឹកស្អាត និងអនាម័យ។
- ២- ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ដែលបានដេញថ្លៃ(២១ករណី) ពីគ្រោះថ្លៃ(១ករណី) មានទឹកប្រាក់សរុបចំនួន ២០.៨០៦.៩៧៧.១៧៦រៀល។ ក្រុមប្រឹក្សាភិបាលបានអនុម័ត លើគម្រោងកិច្ចលទ្ធកម្ម ឆ្នាំ២០១៧ មានទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ៦២.៦១៧លានរៀល (៥៨កញ្ចប់)។

៣- ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុបចំនួន ៧៨៥.៤៣៨.៨២២រៀល និងអនុម័ត-ឯកភាព លើគម្រោងផែនការចំណាយ ឆ្នាំ២០១៧ មានទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ២.៥៤០លានរៀល។

៤- ឯកភាពលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៦ (ដាក់ស្តង់ដារខែ+ប៉ាន់ស្មាន៤ខែ) ដូចខាងក្រោម៖

- ចំណូលសរុប ២១៣.៤៤៣.៥០៩.០០០រៀល
- ចំណេញមុនបង់ពន្ធ ៥៧.៥៨៨.១០៧.០០០រៀល
- ចំណេញពិត ៤៦.០៧០.៤៨៦.០០០រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពទាំងស្រុងលើគម្រោងផែនការ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ២៣៣.៣២០.១៧៣.០០០រៀល
- ចំណេញមុនបង់ពន្ធ ៦០.៩៦៩.៣៦២.០០០រៀល
- ចំណេញពិត ៤៨.៧៧៥.៤៩០.០០០រៀល

៦- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៤ ឆ្នាំ២០១៦ អាណត្តិទី៥ របស់ រ.ទ.ស.ក. ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ :

រ.ទ.ស.ក. បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី២៤ អាណត្តិទី៥ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីចាត់ការប្រតិបត្តិ រ.ទ.ស.ក.។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារ លម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ក ដោយបានផ្តល់មតិណែនាំ និង/ឬ សម្រេចលើរបៀបវារៈ៖

១. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារសេវាកម្មផ្ទៃក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដែលបានចុះសវនកម្មនៅ នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក។

២. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដែលបានធ្វើការដេញថ្លៃ (ឥករណ៍) និងពិគ្រោះថ្លៃ (ឥករណ៍) មានទឹកប្រាក់សរុបចំនួន ៥.៤៧៧.៨០៦.៨២៧,៨០រៀល។

៣. ឯកភាពលើរបាយការណ៍ស្តីពី ការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ដែលបានអនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុបចំនួន ៧២៩.៥៧០.៦៣០រៀល។ ក្រុមប្រឹក្សាភិបាលក៏បានអនុម័តលើការ សាងសង់អគារអប់រំកែប្រែ និងបន្សាបគ្រឿងញៀន គ្រោងទឹកប្រាក់សរុបប្រមាណ ៤២៥.៣១៨.០០០រៀល។

៤. ឯកភាពលើរបាយការណ៍ស្តីពី លទ្ធផលការងារ១០ខែ បូក២ខែប៉ាន់ស្មាន ឆ្នាំ២០១៦ដូចខាងក្រោម៖

- ចំណូលសរុប ២២១.៧៣៩.៧២៩.៣០០ រៀល
- ចំណេញមុនបង់ពន្ធ ៥៩.៩១៩.២១៣.៦០០ រៀល
- ចំណេញពិត ៤៧.៩៣៥.៣៧០.៩៦០ រៀល

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពលើផែនការត្រីមាសទី១ ឆ្នាំ២០១៧ ដូចខាងក្រោម៖

- ចំណូលសរុប ៥៦.៧០៥.៩៩៧.០០០ រៀល
- ចំណេញមុនបង់ពន្ធ ១៤.៨៣១.២៤៤.០០០ រៀល
- ចំណេញពិត ១១.៨៦៤.៩៩៥.០០០ រៀល

៥. ឯកភាពជាគោលការណ៍លើ ការលុបចេញពីបញ្ជីឆ្នាំ២០១៦ នូវអចនៈទ្រព្យខូច-បាត់បង់គុណភាព និងធ្វើសវិធានធន សន្និធិឃ្លាំងនូវសម្ភារមិនប្រើប្រាស់ និងប្រកាសលក់ឡើងវិញ ដោយអនុវត្តទៅតាមគោលការណ៍ និងនីតិវិធីរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៦. ឯកភាពជាគោលការណ៍លើ ជម្រើសទិញដីមួយកន្លែងទៀតសម្រាប់សាងសង់ស្ថានីយ៍បូមទឹកល្អក់បាក់ខែង។

៧. ឯកភាពជាគោលការណ៍លើ ការជួលសេវាខ្នងដី ដើម្បីពិនិត្យមើលស្ថានភាពដីបាតទន្លេនៅទីតាំងស្ថានីយ៍បូមទឹកល្អក់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតព្រែកតាសេក។

នៅក្នុងរបៀបវារៈផ្សេងៗ ក្រុមប្រឹក្សាភិបាលក៏បានណែនាំ រ.ទ.ស.ក. រៀបចំលិខិតជូនសាលារាជធានីភ្នំពេញ ស្តីពីផលប៉ះពាល់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញមកលើចំណាយដំណើរការសហគ្រាសរបស់ រ.ទ.ស.ក.។




ហត្ថលេខារបស់អភិបាល របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧
បានអាន និងឯកភាព



ហត្ថលេខា
សឹម ណារ៉ុន
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧
បានអាន និងឯកភាព



ហត្ថលេខា
ស៊ឹម ស៊ីថា
អភិបាល

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧
បានអាន និងឯកភាព



ហត្ថលេខា
សឹម ណារ៉ុន
អភិបាល

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧
បានអាន និងឯកភាព



ហត្ថលេខា
យួន ស្រេង
អភិបាល

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧
បានអាន និងឯកភាព



ហត្ថលេខា
ចិន ច័ន្ទ្រា
អភិបាល

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧
បានអាន និងឯកភាព



ហត្ថលេខា
ចាន យុនហ្វូង
អភិបាល

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧
បានអាន និងឯកភាព



ហត្ថលេខា
សេន សេនម៉ុក
អភិបាល

កាន់ច្រាន់ជេល
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ទទួលបានក្នុងឆ្នាំ ២០១៦





កាន់ច្រាន់

THE INTERNATIONAL SOCRATES AWARD

សៅឌីក្រុង Oxford ប្រទេសអង់គ្លេស
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)



: +៨៥៥(២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: WWW.PPWSA.COM.KH

អគារលេខ ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ